



ទាំងអស់គ្នា ពួកយើងផ្ដោត លើសពីការរំពឹងទុក

តាមរយៈការច្នៃប្រឌិត ផលិតផលហិរញ្ញវត្ថុផ្ដោតលើអតិថិជន
ដែលបំពេញតម្រូវការបច្ចុប្បន្ន និងអនាគតរបស់អ្នក។
ការសន្យារបស់យើងគឺផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ
ដ៏ងាយស្រួល និងសុវត្ថិភាពដែលសមស្របទៅនឹងការផ្តល់
សេវាកម្ម និងការគាំទ្រដ៏ល្អឥតខ្ចោះ នៅពេលដែលតម្រូវការ
របស់អ្នកមានការវិវត្តន៍។

របាយការណ៍ប្រចាំឆ្នាំ
២០២៣

មាតិកា

០១

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល និង ប្រធាននាយកប្រតិបត្តិ

- ០៣ សាររបស់ប្រធានក្រុមប្រឹក្សាភិបាល
- ០៥ សាររបស់ប្រធាននាយកប្រតិបត្តិ

០២

ទិដ្ឋភាពទូទៅ

- ០៩ អំពីធនាគារ ព្រីនស៍
- ១០ ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ
- ១៣ សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ ២០២៣
- ១៤ សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ
- ១៥ លទ្ធផលហិរញ្ញវត្ថុ
- ១៦ ជំហានជោគជ័យ
- ១៩ បណ្តាញការិយាល័យប្រតិបត្តិការ
- ២២ បណ្តាញអេធីអ៊ីម
- ២៤ ផលិតផល និងប្រមូលសិន
- ៣៤ ទិដ្ឋភាពធនធានមនុស្ស
- ៣៨ គម្រោងឌីជីថល
- ៣៩ គោលការណ៍ប្រតិបត្តិតាម

០៣

រចនាសម្ព័ន្ធធនាគារ

- ៤៣ រចនាសម្ព័ន្ធរបស់ស្ថាប័ន
- ៤៥ អភិបាលកិច្ចសាជីវកម្ម
- ៤៥ ភាគទុនិក
- ៤៦ ក្រុមប្រឹក្សាភិបាល
- ៥៣ ប្រវត្តិរូបថ្នាក់អភិបាល
- ៥៨ ប្រវត្តិរូបទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល
- ៥៩ ប្រវត្តិរូបថ្នាក់ដឹកនាំជាន់ខ្ពស់

០៤

ទំនួលខុសត្រូវសង្គម

- ៧៧ ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយ
ចីរភាព
- ៧៨ សកម្មភាពទំនួលខុសត្រូវសង្គម ២០២៣

០៥

ការទទួលស្គាល់នានា

- ៨៧ ព័ត៌មានស្ថាប័ន
- ៩១ ពានរង្វាន់ និងការទទួលស្គាល់

០៦

របាយការណ៍ហិរញ្ញវត្ថុ

- ៩៩ របាយការណ៍ក្រុមប្រឹក្សាភិបាល
- ១០៣ របាយការណ៍សវនករឯករាជ្យ
- ១០៧ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- ១០៨ របាយការណ៍ចំណេញ ឬខាត និងលទ្ធផល
លម្អិតផ្សេងៗ
- ១០៩ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
- ១១១ របាយការណ៍លំហូរសាច់ប្រាក់
- ១១៣ កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

09

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល និង ប្រធាននាយកប្រតិបត្តិ

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

០៣

សាររបស់ប្រធាននាយកប្រតិបត្តិ

០៥

សាររបស់ប្រធាន ក្រុមប្រឹក្សាភិបាល

អ្នកឧត្តា ចេន ហ៊ី

ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល

ក្នុងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ខ្ញុំមានមោទកភាព ក្នុងការនាំយកនូវសេចក្តីថ្លែងការណ៍អំពីទិដ្ឋភាពធនាគារ និងការវិវត្តនៃហិរញ្ញវត្ថុ ជូនចំពោះអតិថិជនដ៏មានតម្លៃ ដៃគូសហការ និងសាធារណជន។ ដំណើររបស់យើង នៅធនាគារ ព្រីនស៍ ត្រូវបានកត់សម្គាល់ដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះ ការបង្កើតថ្មី និងឧត្តមភាព ដោយយល់ដឹងពីសក្តានុពលផ្លាស់ប្តូរនៃធនាគារ ឌីជីថល ក្នុងការដោះស្រាយតម្រូវការនៃសកលភាវូបនីយកម្មដែលមានការ ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងក្នុង ការផ្តល់នូវដំណោះស្រាយធនាគារឌីជីថលដែលមានភាពងាយស្រួល និង រលូន កើតចេញពីការយល់ដឹងយ៉ាងខ្ជាប់ខ្ជួនអំពីការវិវត្តនៃតម្រូវការរបស់ អតិថិជនយើង ដោយធានាថាយើងរក្សាភាពពាក់ព័ន្ធ និងឈានមុខគេ។

នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាឌីជីថលផ្លាស់ប្តូរគ្រប់ទិដ្ឋភាព នៃជីវិតរបស់យើង យើងបានធ្វើការបណ្តាក់ទុនយ៉ាងច្រើនដើម្បីធានាថា វេទិកាឌីជីថលរបស់យើងមានលក្ខណៈវិចារណញ្ញាណ និងងាយ ស្រួលប្រើ ហើយរួមបញ្ចូលនូវស្តង់ដារសុវត្ថិភាព និងប្រសិទ្ធភាព ខ្ពស់បំផុត។ ការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិតឌីជីថលនេះ បង្កើតបានជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្ររបស់យើងក្នុង ការរក្សាភាពជាអ្នកដឹកនាំនៅក្នុងវិស័យធនាគារ ឌីជីថល។

ទោះជាយ៉ាងណាក៏ដោយ ចក្ខុវិស័យរបស់ យើងពង្រីកបានល្អលើសពីឧត្តមភាពឌីជីថល។ យើងផ្តល់តម្លៃស្ទើរៗគ្នានូវតម្លៃដែលមិនអាច កាត់ថ្លៃបាននៃវិធីសាស្ត្រធនាគារបែបប្រពៃណី និងមិនអាចជំនួសបាននៃអន្តរកម្មផ្ទាល់រវាង

បុគ្គលិកធនាគារ និងអតិថិជន។ នៅក្នុងពិភពលោកដែល កាន់តែពឹងផ្អែកលើប្រតិបត្តិការផ្ទាល់ខ្លួន ធនាគារ ព្រីនស៍ មានភាពលេចធ្លោដោយការរួមបញ្ចូលគ្នានូវប្រសិទ្ធភាពនៃ ធនាគារឌីជីថល ជាមួយនឹងភាពកក់ក្តៅ និងការយកចិត្ត ទុកដាក់ដោយផ្ទាល់នៃធនាគារបែបប្រពៃណី។ វិធីសាស្ត្រពីរ នេះគឺជាចំណុចស្នូលនៃបេសកកម្មរបស់យើង ដោយធានានូវ បទពិសោធន៍ផ្នែកធនាគារដ៏ទូលំទូលាយ ដែលសមស្របទៅ នឹងចំណង់ចំណូលចិត្ត និងតម្រូវការចម្រុះរបស់អតិថិជនរបស់ យើង។

សម្លឹងទៅអនាគត ធនាគារ ព្រីនស៍ មិនត្រឹមតែផ្ដោត លើភាពល្អឥតខ្ចោះក្នុងវិស័យធនាគារឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែ មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយអតិថិជនរបស់យើង ឱ្យសម្រេចបាននូវគោលដៅផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ ការ គូសបញ្ជាក់នូវមហិច្ឆិតានេះ គឺជាការប្តេជ្ញាចិត្តឥតដាក់ឈប់ឈររបស់ យើងក្នុងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ និងការច្នៃប្រឌិត លើគ្រប់ប្រតិបត្តិការអាជីវកម្មទាំងអស់របស់យើង។ គោលដៅ របស់យើងដែលត្រូវទទួលស្គាល់ថាជា “ធនាគារជម្រើសទីមួយ សម្រាប់ប្រជាជនកម្ពុជា” គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញា ចិត្តរបស់យើងចំពោះតម្លាភាព យុត្តិធម៌ និងឧត្តមភាពនៃ ប្រតិបត្តិការ ដោយព្យាយាមកំណត់ស្តង់ដារថ្មីៗនៅក្នុង ឧស្សាហកម្មធនាគារ។

និរន្តរភាព និងទំនួលខុសត្រូវសង្គមសាធារណៈ គឺជា មូលដ្ឋានគ្រឹះនៃទស្សនវិជ្ជារបស់យើង។ យើងទទួលស្គាល់ តួនាទីដ៏សំខាន់ដែលយើងដើរតួក្នុងរឿងរាងសេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជា ហើយដូច្នេះ យើងបានប្តេជ្ញាចិត្តចំពោះ គំនិតផ្តួចផ្តើមដែលជំរុញការផ្លាស់ប្តូរដ៏មានអត្ថន័យ ជំរុញការ អភិវឌ្ឍសហគមន៍ និងលើកកម្ពស់ការថែរក្សាបរិស្ថាន។ ការ ខិតខំប្រឹងប្រែងរបស់យើងក្នុងទិសដៅនេះឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់យើងចំពោះអនាគត ប្រកបដោយនិរន្តរភាព និងជំនឿរបស់យើងក្នុងការបង្កើតតម្លៃយូរអង្វែងសម្រាប់ សហគមន៍ និងភពផែនដីរបស់យើង។

ស្របពេលដែលយើងឈានចូលដល់ឆ្នាំ២០២៤ ខ្ញុំចង់ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការ រក្សាស្តង់ដារខ្ពស់បំផុតនៃឧត្តមភាព។ ជាមួយនឹងមូលដ្ឋាន ដើមទុនដ៏រឹងមាំ និងក្រុមការងារដែលមានចំណេះជំនាញ

វិជ្ជាជីវៈ យើងមានគុណសម្បត្តិពិសេស ដើម្បីផ្តល់នូវ ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងគួរ ឱ្យទុកចិត្ត ស្របតាមតម្រូវការរបស់អតិថិជនរបស់យើង។ ដំណើរឆ្ពោះទៅមុខ គឺជាការច្នៃប្រឌិតដ៏អចិន្ត្រៃយ៍មួយ ដោយ ស្វែងរកវិធីថ្មីៗដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន និង បង្កើនតម្លៃរបស់ពួកគេ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះ ធនាគារជាតិនៃកម្ពុជា ម្ចាស់ភាគហ៊ុនរបស់យើង គណៈ គ្រប់គ្រង បុគ្គលិក ដៃគូអាជីវកម្ម និងសំខាន់បំផុត អតិថិជន របស់យើងសម្រាប់ការគាំទ្រឥតឈប់ឈរ។ ទំនុកចិត្ត និង ភាពស្មោះត្រង់របស់អ្នក គឺជាកម្លាំងចលករនៅពីក្រោយ ការស្វែងរកឧត្តមភាពឥតឈប់ឈររបស់យើង។ រួមគ្នា យើង ប្តេជ្ញាសាងមូលដ្ឋាននៃការជឿទុកចិត្ត និងវិជ្ជាជីវៈរបស់យើង លើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជន និងអ្នក ពាក់ព័ន្ធរបស់យើង និងធានាបាននូវអនាគតជ័រជ័យ និង និរន្តរភាពសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។

សូមអរគុណសម្រាប់ការរួមជាផ្នែកដ៏សំខាន់មួយនៃ ដំណើររបស់យើង។





សាររបស់ប្រធាននាយកប្រតិបត្តិ

ជាមួយនឹងការដឹងគុណយ៉ាងជ្រាលជ្រៅ និងសមិទ្ធផល ខ្ញុំសូមបង្ហាញដោយមោទកភាពនូវរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ព្រីនស៍ សម្រាប់សារពើពន្ធបញ្ចប់ឆ្នាំ២០២៣។ រយៈពេលនៃសមិទ្ធផលដ៏វិសេសវិសាលនេះ និងភាពអត់ធន់មិនផ្លាស់ប្តូរនេះ គឺជាជំពូកដ៏សំខាន់មួយក្នុងការស្វែងរកឧត្តមភាពផ្នែកធនាគារ និងការពង្រឹងអំណាចសង្គមរបស់យើង។

ប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ធនាគារ ព្រីនស៍ បានបង្ហាញសមត្ថភាពសម្របខ្លួន និងកម្លាំងពិសេស។ ការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់យើងចំពោះការថ្លែងប្រខិត សេវាកម្មអតិថិជនប្រកបដោយគុណភាព និងកំណើនប្រកបដោយនិរន្តរភាពបានពង្រឹងដំណើររបស់យើងជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងតំបន់ និងបានរួមចំណែកដល់ការអនុវត្តហិរញ្ញវត្ថុដ៏រឹងមាំ ដែលពង្រឹងភាពជាអ្នកដឹកនាំទីផ្សាររបស់យើងបន្ថែមទៀត។

លោក ហ៊ិន សុរចនា

អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ

សមិទ្ធផលហិរញ្ញវត្ថុក្នុងឆ្នាំនេះឆ្លុះបញ្ចាំងពីដំណើរការដ៏រឹងមាំរបស់យើង បើទោះបីជាស្ថានភាពទីផ្សារមានភាពលំបាក និងមានការប្រកួតប្រជែងខ្លាំងក៏ដោយ។ ប្រាក់ចំណូលសុទ្ធរបស់យើងបានកើនឡើងយ៉ាងខ្លាំង ដែលជាសក្ខីភាពមួយចំពោះលំហូរប្រាក់ចំណូលចម្រុះរបស់យើង និងការអនុវត្តការគ្រប់គ្រងហានិភ័យប្រកបដោយភាពឆ្លាតវៃ។ ទ្រព្យសកម្មរបស់យើងបានកើនឡើងយ៉ាងខ្លាំង ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តដែលអតិថិជនរបស់យើងចំពោះធនាគារ។ លើសពីនេះ អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់យើងមានជាសុខភាពលើសពីតម្រូវការបទប្បញ្ញត្តិ ដោយបញ្ជាក់ពីស្ថិរភាព និងភាពធន់របស់យើង។

ការប្តេជ្ញាចិត្តរបស់យើងចំពោះការបង្កើតថ្មី បានជំរុញឱ្យយើងសម្រេចបាននូវការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងគំនិតផ្តួចផ្តើមលើការផ្លាស់ប្តូរឌីជីថល។ យើងបានដាក់ដំណើរការសេវាកម្មធនាគារឌីជីថលជាច្រើន ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ធនាគារប្រកបដោយភាពល្អ និងមានសុវត្ថិភាព។ ការវិនិយោគលើបច្ចេកវិទ្យារបស់យើងមិនត្រឹមតែបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសថ្មីសម្រាប់កំណើន និងការចូលរួមរបស់អតិថិជនផងដែរ។

និរន្តរភាព និងការចូលរួមសហគមន៍នៅតែជាស្នូលនៃក្រមសីលធម៌របស់យើង។ នៅឆ្នាំនេះ យើងបានបង្កើនការខិតខំប្រឹងប្រែងរបស់យើងទ្វេដង ក្នុងការគាំទ្រគម្រោងប្រកបដោយនិរន្តរភាព និងធ្វើឱ្យមានផលវិជ្ជមាននៅក្នុងសហគមន៍ដែលយើងធ្វើប្រតិបត្តិការ។ តាមរយៈកម្មវិធី និងភាពជាដៃគូចម្រុះ យើងប្តេជ្ញាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំរុញសហគ្រាសធុនតូច និងមធ្យម និងការលើកកម្ពស់ការអភិវឌ្ឍបរិស្ថាន។

សម្លឹងមើលទៅអនាគត យើងសាទរចំពោះការរំពឹងទុកជាមុនរបស់យើង។ យើងប្តេជ្ញាចិត្តចំពោះគោលដៅយុទ្ធសាស្ត្ររបស់យើងក្នុងការផ្តល់នូវតម្លៃដែលមិនអាចប្រៀបធៀបបានដល់អតិថិជនរបស់យើង ការវិនិយោគលើកម្លាំងពលកម្ម និងរួមចំណែកដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមនៃសហគមន៍របស់យើង។ យើងជឿជាក់ថា ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងការប្តេជ្ញាចិត្តរួមគ្នាពីក្រុមការងាររបស់យើង ធនាគារ ព្រីនស៍ នឹងសម្រេចបានភាពជោគជ័យបន្ថែមទៀត។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងដៃគូសហការរបស់យើងសម្រាប់ការជឿទុកចិត្ត និងការគាំទ្រគណប័ណ្ណរបស់យើងនឹងប្រឈមមុខនឹងអនាគតដោយសុទ្ធិដ៏និយម និងការប្តេជ្ញាចិត្តរួមគ្នា។

០២

ទិដ្ឋភាពទូទៅ

អំពីធនាគារ ព្រីនស៍	០៩
ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ	១០
សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ ២០២៣	១៣
សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ	១៤
លទ្ធផលហិរញ្ញវត្ថុ	១៥
ជំហានជោគជ័យ	១៦
បណ្តាញការិយាល័យប្រតិបត្តិការ	១៩
បណ្តាញអេធីអ៊ីម	២២
ផលិតផល និងប្រៀបធៀប	២៤
ទិដ្ឋភាពធនធានមនុស្ស	៣៤
គម្រោងឌីជីថល	៣៨
គោលការណ៍ប្រតិបត្តិតាម	៣៩

អំពីធនាគារ ព្រីនស៍

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៥ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយដែលមានឈ្មោះថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី “ ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារលេខ ធ ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ទីស្នាក់ការកណ្តាលស្ថិតនៅ ជាន់ទី១ ទី១៥ ទី១៨ អគារព្រីនស៍ ភ្នំពេញ ចោរើរ លេខ៤៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ធនាគារ ព្រីនស៍ ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនសាធារណៈមានកម្រិត ក្នុងបញ្ជីពាណិជ្ជកម្មលេខ ០០០១៤៦២៧ របស់ក្រសួងពាណិជ្ជកម្ម។

ធនាគារ ព្រីនស៍ ម.ក មានឆន្ទៈខ្ពស់ក្នុងការក្លាយជាធនាគារឌីជីថលឈានមុខគេនៅកម្ពុជា។ យុទ្ធសាស្ត្ររបស់យើងផ្តោតលើការដាក់ពង្រាយទីផ្សារឌីជីថល និងបច្ចេកវិទ្យាទំនើបៗ ដើម្បីផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។ បណ្តាញទាំងនេះត្រូវបានរចនាឡើងដើម្បីឱ្យមានទំនាក់ទំនងយ៉ាងស្រួល និងសុវត្ថិភាព ដោយធានាថាតម្រូវការធនាគាររបស់អតិថិជនរបស់យើងត្រូវបានបំពេញតាមស្តង់ដារសេវាកម្មខ្ពស់បំផុត។ ការប្តេជ្ញាចិត្តរបស់យើងបានពង្រីកលើសពីការរីកចំរើនផ្នែកបច្ចេកវិទ្យាដែលយើងកំពុងពង្រីកយ៉ាងសកម្មនូវភាពជាដៃគូយុទ្ធសាស្ត្រ និងពង្រឹងវត្តមានក្នុងស្រុក និងឆាកអន្តរជាតិ។ វិធីសាស្ត្រនេះមានគោលបំណងបង្កើតបទពិសោធន៍ផ្នែកធនាគារដ៏ទូលំទូលាយ និងរលូនសម្រាប់អតិថិជនរបស់យើង មិនថារយៈពេលវែង ឬថ្មីក៏ដោយ។

ចក្ខុវិស័យរបស់យើងគឺប្រកួតប្រជែងដោយផ្ទាល់ជាមួយធនាគារឈានមុខគេក្នុងប្រទេសកម្ពុជា ដោយសារយើងមានបំណងមិនត្រឹមតែទទួលបានការទទួលស្គាល់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាធនាគារអន្តរជាតិដែលមានជំហររឹងមាំផងដែរ។ មហិច្ឆតានេះត្រូវបានជំរុញដោយគណៈគ្រប់គ្រងដែលមានបទពិសោធន៍ និងក្រុមប្រឹក្សាភិបាលរបស់យើង ដែលខិតខំប្រឹងប្រែងក្នុងការដឹកនាំធនាគារ ព្រីនស៍ ដើម្បីក្លាយជាធនាគារផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អបំផុតនៅក្នុងតំបន់។

នៅចុងឆ្នាំ២០២៣ ធនាគារ ព្រីនស៍ បានបង្កើនវត្តមានដ៏រឹងមាំមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងសាខាចំនួន ៣៦ ក្នុងនោះមាន ១៣សាខា នៅរាជធានីភ្នំពេញ និង២៣សាខា នៅតាមបណ្តាខេត្តផ្សេងទៀត។ ក្រៅពីសាខា យើងក៏កំពុងបង្កើនលទ្ធភាពប្រើប្រាស់សេវាធនាគារដោយដាក់ឱ្យដំណើរការម៉ាស៊ីនដាក់ប្រាក់ និងដកប្រាក់ចំនួន ៨៥ទីតាំង ដែលរួមមានម៉ាស៊ីន ATM Drive-Thru ដំបូងគេក្នុងប្រទេស នេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះការបង្កើតថ្មី និងផ្តល់ភាពងាយស្រួលដល់អតិថិជន។

ដោយផ្តោតលើការច្នៃប្រឌិតបច្ចេកវិទ្យា ការពង្រីកយុទ្ធសាស្ត្រ និងសេវាកម្មផ្តោតលើអតិថិជន ធនាគារ ព្រីនស៍ កំពុងនៅលើវិថីមួយដ៏ប្រាកដប្រជា ក្នុងការកំណត់ឡើងវិញនូវបទពិសោធន៍លើសពីសេវាធនាគារនៅក្នុងប្រទេសកម្ពុជា។

ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ



ចក្ខុវិស័យ

“ក្លាយជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយរបស់អតិថិជនជាតិ”



បេសកកម្ម

“ជួយឱ្យអតិថិជនទទួលបានជោគជ័យតាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ”

គុណតម្លៃ

P

មានចំណង់ចំណូលចិត្តខ្ពស់
យើងចង់បាននូវឧត្តមភាព និងចង់ជួយអតិថិជនរបស់យើងឱ្យទទួលបានជោគជ័យ

ចំណង់ចំណូលចិត្តគឺជាអ្វីដែលយើងធ្វើចេញពីបេះដូង យើងពេញចិត្តនឹងជួយអតិថិជនរបស់យើងឱ្យទទួលបានជោគជ័យដោយធ្វើអ្វីដែលត្រឹមត្រូវជាទីច្នៃ គ្រប់ពេលទាំងអស់។ យើងមានគោលបំណងសម្រេចឱ្យបាននូវឧត្តមភាព ដោយដំណើរឆ្ពោះទៅមុខជាទីច្នៃ ភាពច្នៃប្រឌិត និងការកែលម្អ។ ទន្ទឹមនឹងនេះ យើងឱ្យតម្លៃ លើកស្ទួយ និងការពារយ៉ាងខ្លាំងនូវកេរ្តិ៍ឈ្មោះរបស់ធនាគារ ព្រីនស៍។

R

ផ្ដោតទៅលើលទ្ធផល
យើងចាប់ផ្ដើមធ្វើអ្វីមួយ ដោយគិតដល់លទ្ធផលចុងក្រោយ ជាមួយនឹងការដឹងអំពីភាពបន្ទាន់ និងការផ្ដោតលើការសម្រេចឱ្យបាននូវការងារដែលយើងចាប់ផ្ដើម

អតិថិជនរបស់យើងជឿជាក់លើយើងក្នុងការផ្តល់នូវដំណោះស្រាយដែលធ្វើឱ្យជីវិតរបស់ពួកគាត់ប្រសើរឡើង ហើយយើងក៏បានយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវនេះយ៉ាងហ្មត់ចត់។ យើងចាប់ផ្ដើមធ្វើអ្វីមួយ ដោយគិតដល់លទ្ធផលចុងក្រោយ ជាមួយនឹងការដឹងអំពីភាពបន្ទាន់ និងការផ្ដោតលើការសម្រេចឱ្យបាននូវការងារដែលចាំបាច់។ យើងរំពឹងនឹងយកល្អះលើបញ្ហាប្រឈមនានា ហើយតស៊ូក្នុងការស្វែងរកគោលដៅរបស់យើងជាក្រុមតែមួយ។

N

មានគំនិតច្នៃប្រឌិត
យើងឱ្យតម្លៃទៅលើរបៀបនៃការច្នៃប្រឌិត ដែលយើងធ្វើការពិសោធន៍នូវដំណោះស្រាយថ្មីៗ នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាពនិងការសហការគ្នា

យើងមិនចង់រីករាយត្រឹមអ្វីដែលយើងធ្លាប់បានធ្វើ និងទទួលយកស្ថានភាពដូចពីមុន ដោយធ្វើការងារតាមរបៀបដែលយើងតែងតែធ្លាប់ធ្វើនោះទេ។ យើងស្វែងរកការផ្សេងព្រេង និងសេរីភាពក្នុងការច្នៃប្រឌិតនូវដំណោះស្រាយរបស់យើង។ យើងឱ្យតម្លៃទៅលើរបៀបនៃការច្នៃប្រឌិត ដែលយើងធ្វើការពិសោធន៍នូវដំណោះស្រាយថ្មីៗនៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងការសហការគ្នា។ ជាមួយគ្នានេះដែរ យើងត្រូវមានវិន័យនៅពេលធ្វើការពិសោធន៍ និងមានទំនួលខុសត្រូវរៀងៗខ្លួនចំពោះលទ្ធផលចុងក្រោយ។

E

មានសហគ្រិនភាព
យើងមើលឃើញហួសពីស្ថានភាព និងធនធានបច្ចុប្បន្នរបស់យើង ហើយមានសេចក្ដីក្លាហានក្នុងការសម្រេចចិត្ត “ បាទ/ចាស ឬអត់ ”

យើងក្លាហាន និងហ៊ាន ប៉ុន្តែមិនមែនមិនចេះពិចារណានោះទេ។ យើងមិនខ្លាចក្នុងការប្រថុយ និងការធ្វើខុសនោះទេ។ យើងមានចក្ខុវិស័យក្នុងការមើលឃើញហួសពីស្ថានភាពបច្ចុប្បន្ន និងធនធានមានកំណត់នាពេលបច្ចុប្បន្នរបស់យើង ដើម្បីដឹងអំពីសក្តានុពលនៃការបណ្តាក់ទុនថ្មីៗ យើងមានភាពក្លាហានក្នុងការសម្រេចចិត្ត“បាទ/ចាស ឬអត់” ទោះបីជាពេលខ្លះគ្មានព័ត៌មានគ្រប់ទាំងអស់ក៏ដោយ។ ហើយសំខាន់បំផុត យើងមានកម្លាំងចិត្តដើម្បីបញ្ចប់អ្វីដែលយើងចាប់ផ្ដើម។

C

ចេះសហការគ្នា
យើងបង្កើតចំណងរឹងមាំ និងយូរអង្វែងជាមួយមិត្តរួមការងារ ដៃគូ និងអតិថិជន ដើម្បីរួមគ្នាជំរុញភាពជោគជ័យ

ធនាគារ ព្រីនស៍ ត្រូវបានបង្កើតឡើងដោយមនុស្សពិសេស ប៉ុន្តែមានតែតាមរយៈការធ្វើការជាក្រុមប៉ុណ្ណោះ ដែលយើងទទួលបានភាពអស្ចារ្យនេះ។ យើងភ្ជាប់និងកសាងទំនាក់ទំនងរឹងមាំនិងយូរអង្វែងជាមួយមិត្តរួមការងារ ដៃគូ និងអតិថិជនដើម្បីជំរុញភាពជោគជ័យ។ ដើម្បីធ្វើដូចនេះបាន យើងត្រូវរកសាងការជឿទុកចិត្តនិងស្វែងរកគោលដៅរួមគ្នាជាមួយសហការីរបស់យើង។

N

មានភាពច្នៃច្នូរ
យើងមានភាពស្មោះត្រង់ តម្លាភាព និងប្តេជ្ញាក្នុងការធ្វើអ្វីដែលល្អបំផុតសម្រាប់អតិថិជន និងធនាគាររបស់យើង

យើងត្រូវប្រតិបត្តិខ្លួនប្រកបដោយសុចរិតភាពចំពោះរាល់អ្វីទាំងអស់ដែលយើងធ្វើ ហើយកេរ្តិ៍ឈ្មោះរបស់យើងជាបុគ្គល និងក្នុងនាមជាក្រុមហ៊ុនមួយគឺមានសារៈសំខាន់បំផុត។ ពាក្យរបស់យើងគឺជាចំណងរបស់យើង យើងនិយាយអ្វីដែលយើងចង់និយាយ ហើយយើងធ្វើអ្វីដែលយើងនិយាយ។ យើងមិនមានភាពអត់ធ្មត់ចំពោះរឿងនយោបាយ របៀបរារាំងកំបាំង ឬអាកប្បកិរិយាបម្រើប្រយោជន៍ខ្លួនឯង។

សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ២០២៣

ធនាគារ ព្រីនស៍ ប្តេជ្ញាក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជា។ ធនាគារបានបន្តកែលម្អផលិតផល និងសេវាកម្មធនាគារ ដើម្បីបំពេញតម្រូវការផ្សេងៗរបស់អតិថិជន ហើយក៏បានផ្តោតសំខាន់លើទីតាំងសាខាយុទ្ធសាស្ត្រ ដើម្បីធានាបាននូវភាពងាយស្រួលក្នុងការផ្តល់សេវាកម្មជូនដល់អតិថិជនរបស់ខ្លួន។ គិតត្រឹម២០២៣ ធនាគារ ព្រីនស៍ មានសាខាចំនួន៣៦ និងម៉ាស៊ីនអេធីអ៊ីមចំនួន៨៥ នៅទូទាំងប្រទេស។

ធនាគារបានដាក់ដំណើរការផលិតផល និងសេវាកម្មថ្មីៗតាមនៅគ្រប់បណ្តាញរបស់ខ្លួន ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មល្អបំផុតតាមដែលអាចធ្វើទៅបាន និងគាំទ្រដល់កំណើននាពេលអនាគត។ ធនាគារ ព្រីនស៍ បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា ដើម្បីដាក់ឱ្យដំណើរការនូវផលិតផលសន្សំថ្មីមួយដែលមានឈ្មោះថា “គណនីសន្សំឆ្នាត” សម្រាប់អតិថិជនបុគ្គល។ គណនីនេះត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំងឱ្យស្របតាមគោលដៅនៃការសន្សំរបស់អតិថិជន និងផ្តល់អត្រាការប្រាក់ខ្ពស់ប្រចាំខែលើការសន្សំ ព្រមទាំងផ្តល់នូវការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃរហូតដល់ ៣០,០០០ ដុល្លារអាមេរិក។ លើសពីនេះ ធនាគារបាននឹងកំពុងសហការជាមួយក្រុមហ៊ុនសាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី ដើម្បីផ្តល់ប្រាក់កម្ចីពិសេសដល់អាជីវកម្មដែលមានស្ត្រីកម្ពុជាជាម្ចាស់សហគ្រិន។

ធនាគារ ព្រីនស៍ មានដើមទុនចុះបញ្ជីចំនួន ២៥០ លានដុល្លារអាមេរិក ដែលលើសពីតម្រូវការបទប្បញ្ញត្តិអប្បបរមា ៧៥ លានដុល្លារសម្រាប់ធនាគារពាណិជ្ជ។ ធនាគារមានទ្រព្យសកម្មសរុបចំនួន ៩៩៧ លានដុល្លារ និងផ្តល់ប្រាក់កម្ចីដល់អតិថិជនចំនួន ៧៣២ លានដុល្លារអាមេរិក និងប្រាក់បញ្ញើរបស់អតិថិជនចំនួន ៥៨៩ លានដុល្លារ។ ប្រាក់ចំណូលប្រតិបត្តិការរបស់ធនាគារគឺ ៧៧,៨ លានដុល្លារ ហើយប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធគឺ ៣,៦៨ លានដុល្លារ។ ដោយសារមូលដ្ឋានដើមទុនដ៏រឹងមាំ ធនាគារបានពង្រឹងជំហរហិរញ្ញវត្ថុរបស់ខ្លួន ហើយបានក្លាយជាធនាគារមួយក្នុងចំណោមធនាគារដែលមានដើមទុនខ្ពស់ និងរីកចម្រើនបំផុតនៅកម្ពុជា។

ធនាគារ ព្រីនស៍ បានទទួលពានរង្វាន់អន្តរជាតិចំនួន ១២ប្រភេទផ្សេងៗគ្នា ក្នុងឆ្នាំ២០២៣ ដូចជា “ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឆ្នាំ២០២៣” និង “ធនាគារល្អបំផុតសម្រាប់ទំនួលខុសត្រូវសង្គមសាជីវកម្មនៅកម្ពុជាឆ្នាំ២០២៣” ពីស្ថាប័នAsiamoney Awards “ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតនៅកម្ពុជាឆ្នាំ២០២៣” និង “កម្មវិធីសេវាធនាគារបុគ្គលដែលមានភាពច្នៃប្រឌិតបំផុតនៅកម្ពុជាឆ្នាំ២០២៣” ពីស្ថាប័ន Global Finance & Banking “ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតនៅកម្ពុជាឆ្នាំ២០២៣” ពីទស្សនាវដ្តី International Finance “ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតនៅកម្ពុជាឆ្នាំ២០២៣” ពីទស្សនាវដ្តី World Economic “ធនាគារពាណិជ្ជល្អបំផុត” និង “សេវាធនាគារបុគ្គលដែលមានភាពច្នៃប្រឌិតបំផុតនៅប្រទេសកម្ពុជា” ពី ស្ថាប័ន International Banker (ប្តូរឆ្នាំជាប់គ្នា) “ភាពជាអ្នកដឹកនាំក្នុងបរិមាណឥណទានសម្រាប់ឆ្នាំ២០២៣” និង “ភាពជាអ្នកដឹកនាំក្នុងកំណើនឥណទានសម្រាប់ឆ្នាំ២០២៣” ពីក្រុមហ៊ុនMastercard Awards “ភាពជាអ្នកដឹកនាំក្នុងអត្រាធ្វើឱ្យសកម្មឥណទានសម្រាប់ឆ្នាំ២០២៣” និង “ភាពជាអ្នកដឹកនាំក្នុងការចំណាយក្នុងមួយសកម្មប័ណ្ណឥណទានរីសានៅក្នុងផ្នែកសេវាធនាគារសម្បូរធនធានសម្រាប់ឆ្នាំ២០២៣” ពីក្រុមហ៊ុនវីសា។

ធនាគារ ព្រីនស៍ បានកំណត់ទិសដៅរបស់ខ្លួនដើម្បីក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជាតាមរយៈការខិតខំជាបន្តបន្ទាប់ដើម្បីឧត្តមភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ ធនាគារមានគោលបំណងបង្កើនការផ្លាស់ប្តូរបច្ចេកវិទ្យា ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព រហ័ស និងទាន់សម័យ។ តាមរយៈការពង្រឹងនិងលើកកម្ពស់អាជីវកម្មរបស់ខ្លួនដោយប្រុងប្រយ័ត្ន និងវិនិយោគលើបច្ចេកវិទ្យាចុងក្រោយបង្អស់ និងការច្នៃប្រឌិតផលិតផលធនាគារ ព្រីនស៍ ប្តេជ្ញាបំពេញតម្រូវការដែលកំពុងរីកចម្រើនរបស់អតិថិជន និងផ្តល់នូវសេវាកម្មល្អបំផុត។

សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ

ឆ្នាំបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ សូចនាករសមិទ្ធផលគន្លឹះ (%)	២០២៣	២០២២
ប្រាក់ចំណេញសុទ្ធផ្ទៀបនឹងទ្រព្យម្ចាស់	១,៣៦%	០,២៩%
ប្រាក់ចំណេញសុទ្ធផ្ទៀបនឹងទ្រព្យសរុប	០,៣៧%	០,០៨%
អនុបាតសាធនភាព	២៦,៨៥%	២៨,៨២%
អនុបាតក្របខ័ណ្ឌសន្ទនីយភាព	១៦០,៩១%	១១៩,៦៨%

លទ្ធផលហិរញ្ញវត្ថុ




ជំហានជោគជ័យ



២០២០



- គ្រឹះស្ថានមានសាខាសរុបចំនួន ៣១ ដែលដំណើរការនៅរាជធានីភ្នំពេញ និង ២១ខេត្ត
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១.០១១នាក់
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ៤.០៦២នាក់
- ដាក់ដំណើរការសាលារង់ចាំសេវាធនាគារអាទិភាព
- ដាក់ដំណើរការប័ណ្ណវិសា និងប័ណ្ណម៉ាស៊ីនកាត
- បញ្ចប់ការដាក់បញ្ចូលប្រព័ន្ធ ខេមប៊ូឌែនស៊ែរស្ទីច និង វីធើលដេរ
- ក្លាយជាសមាជិកផ្ទាល់នៃសភាទូទាត់ជាតិ
- ដាក់ដំណើរការសេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈ ធនាគារកសិករ (រូបិយប័ណ្ណ ដុល្លារអាមេរិក យូអ៊ីអិល និងថៃបាត)
- ដាក់ដំណើរការសេវា PRINCE Pay (ស្កេន QR កូដ)



- គ្រឹះស្ថានមានសាខាសរុបចំនួន ៣២ ដែលដំណើរការនៅរាជធានីភ្នំពេញ និង ២១ខេត្ត
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១.០៣៨នាក់
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ៥.១៣០នាក់
- សាលារង់ចាំសេវាធនាគារអាទិភាពមានចំនួន ០៣ទីតាំង
- ដាក់ដំណើរការគណនីលេខពិសេស
- ដាក់ដំណើរការគណនីត្រីស័រAccount
- ដាក់ដំណើរការមុខងារពិសេសអាំងប៉ារអេឡិចត្រូនិច
- ដាក់ដំណើរការមុខងារបង្កើតប័ណ្ណនិម្មិតវិសា និងប័ណ្ណនិម្មិតម៉ាស៊ីនកាត
- ដាក់ដំណើរការផ្តល់ជូនប័ណ្ណរហ័សវិសា និងប័ណ្ណរហ័សម៉ាស៊ីនកាត
- ដាក់ដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមប្រព័ន្ធទូទៅ SWIFT លើកម្មវិធីសេវាធនាគារតាមទូរស័ព្ទ (PRINCE Mobile app)
- ដាក់ដំណើរការសេវាទូទាត់តាមរយៈប្រព័ន្ធ KHQR
- ដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងកិច្ចការឥណទាន
- ដាក់ដំណើរការសេវាហិរញ្ញប្បទានពាណិជ្ជកម្ម
- ដាក់ដំណើរការកម្មវិធី PRINCE MobileBiz
- ដាក់ដំណើរការកម្មវិធី PRINCE Merchant
- ដាក់ដំណើរការម៉ាស៊ីនអេដអិម Drive-Through ដំបូងគេបង្អស់នៅកម្ពុជា
- ការធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍលើដោយបន្ថែមមុខងារថ្មីៗលើកម្មវិធី E-learning កម្មវិធី HRIS និងកម្មវិធី HR In The Pocket
- ដៃគូទូទាត់វិក្កយបត្រមាននៅលើកម្មវិធី PRINCE Mobile មានចំនួន ២៤
- ដៃគូអាជីវកម្ម PRINCE Pay មានចំនួន ១១.៧៤១ហាង

២០២១

២០២២




- គ្រឹះស្ថានមានសាខាសរុបចំនួន ៣៣ ដែលដំណើរការនៅរាជធានីភ្នំពេញ និង ២១ខេត្ត
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១.០៧៥នាក់
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ៦.៧៧០នាក់
- សាលារង់ចាំសេវាធនាគារអាទិភាព មានចំនួន ០៤ទីតាំង
- ដៃគូអាជីវកម្មសកម្មPRINCE Pay មានចំនួន ២២.១៣៦ (QRស្កេន)
- ដៃគូទូទាត់វិក្កយបត្រមាននៅលើកម្មវិធី PRINCE Mobile មានចំនួន ២៤
- សហការលើបេងកាស្តរេន ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា
- ដាក់ដំណើរការប័ណ្ណយូតិអាយ
- ដាក់ដំណើរការសេវាផ្ទេរប្រាក់Ria
- ដាក់ដំណើរការសេវាផ្ទេរប្រាក់MTA
- បន្តភាពជាដៃគូសហការជាមួយ រោងភាពយន្ត មេដើរស៊ីនេឆ្នេច
- ដាក់ដំណើរការផលិតផលប្រាក់បញ្ញើមានកាលកំណត់ទទួលបានការប្រាក់មុនកាលកំណត់
- ដាក់ដំណើរការឥណទានផ្ទាល់ខ្លួនគ្មានទ្រព្យធានា
- ដាក់ដំណើរការមុខងារKHQRផ្ទាល់ខ្លួន ដែលអាចទទួលបានប្រាក់ពីសមាជិកបាគង
- មុខងារទូទាត់សម្រាប់សេវាសាធារណៈ តាមរយៈទូរស័ព្ទ (ក្រសួងសាធារណការ និងដឹកជញ្ជូន)
- មុខងារទូទាត់សម្រាប់ថ្លៃបុព្វលាភ តាមរយៈទូរស័ព្ទ (សេវាធានារ៉ាប់រង អេ អាយ អេ CB និង People & Partners)



- សាខាប្រតិបត្តិការចំនួន ៣៦ នៅរាជធានីភ្នំពេញ និង ២១ខេត្ត
- បុគ្គលិកចំនួន ១.០១៥នាក់បានធ្វើការ
- អតិថិជនកម្ចី ៨.៣៦៥នាក់បានបម្រើ
- សាលារង់ចាំសេវាធនាគារអាទិភាព មានចំនួន ០៤ទីតាំង
- ដៃគូអាជីវកម្មសកម្មPRINCE Pay មានចំនួន ២៦.២៤៦ (QRស្កេន)
- ដៃគូទូទាត់វិក្កយបត្រមាននៅលើកម្មវិធី PRINCE Mobile មានចំនួន ២៧
- គណនីសន្សំឆ្នាំត្រូវបានដាក់ដំណើរការ
- ឥណទានរថយន្តត្រូវបានដាក់ដំណើរការ
- ដាក់ដំណើរការមុខងារថ្មីៗនៅលើកម្មវិធី PRINCE Mobile
- បង្កើតប័ណ្ណនិម្មិត UPI
- បង្កើតប័ណ្ណនិម្មិតដោយគ្មានប័ណ្ណប្លាស្ទិករឹង
- ភ្ជាប់គណនី
- ផ្លាស់ប្តូរដែនកំណត់ប័ណ្ណ
- របាយការណ៍អេឡិចត្រូនិក
- ធ្វើការទូទាត់បញ្ចូលទឹកប្រាក់សម្រាប់ ផ្លូវល្បឿនលឿនPPSHV
- ធ្វើបច្ចុប្បន្នភាពលើការទូទាត់របស់ EDC

២០២៣



បណ្តាញការិយាល័យប្រតិបត្តិការ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ ធនាគារ ព្រីនស៍ ម.ក មានសាខាប្រតិបត្តិការចំនួន ៣៦។

១. ធនាគារ ព្រីនស៍ ម.ក ទីស្នាក់ការកណ្តាល

អគារលេខ៤៤៥ ជាន់ទី១ ១៥ និង១៨ មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ២៣២ សង្កាត់បឹងព្រលិត ខណ្ឌឈមករា រាជធានីភ្នំពេញ

២. ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌជ្រោយចង្វារ - សង្កាត់ព្រែកលៀប

ផ្ទះលេខ៨ និង១០ ផ្លូវជាតិលេខ៦អា ភូមិខ្នុរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

៣. ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌឈមករា - សង្កាត់រាលរង់

អគារលេខអេស២-០១ ដីអូឡាំព្យាស៊ីដី មហាវិថីព្រះមុនីវង្ស (២១៧) និងវិថីទេពផន (១៨២) សង្កាត់រាលរង់ ខណ្ឌឈមករា រាជធានីភ្នំពេញ

៤. ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌចំការមន - សង្កាត់ទន្លេបាសាក់

ប្លុកអា-១ ដីឡូត៍លេខ៧១ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

៥. ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌច្បារអំពៅ - សង្កាត់និរោធន

អគារលេខ ២១៨-២១៨អា ផ្លូវជាតិលេខ១ ភូមិបូស្សីស្រស់ សង្កាត់និរោធន ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

៦. ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌចំការមន - សង្កាត់ផ្សារដើមថ្កូវ

ផ្ទះលេខ ៣៦៣ ផ្លូវ ២៧១ ភូមិ ៣ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ

៧. ធនាគារ ព្រីនស៍ ម.ក - សាខាខណ្ឌបឹងកេងកង - សង្កាត់ទួលស្វាយព្រៃទី១

ផ្ទះលេខ១៧៥ អា បេ សេ &ដេ មហាវិថីម៉ៅសេទុង ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

៨. ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌមានជ័យ-សង្កាត់ស្ទឹងមានជ័យទី២

ក្បាលដីលេខ២៩៥០ &២៩៥១ ផ្ទះលេខ៣២អា&៣៣អា មហាវិថីព្រះមុនីវង្ស ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

៩. ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌឫស្សីកែវ - សង្កាត់ទួលសង្កែទី២

ផ្ទះលេខ ២១១ អ៊ីសូឡូ ផ្លូវលេខ ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

១០. ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌពោធិ៍សែនជ័យ - សង្កាត់ចោមចៅទី៣

ផ្ទះលេខ ២១១១ ផ្លូវជាតិលេខ ៤ ភូមិព្រៃព្រីងខាងជើងទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

១១. ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌទួលគោក - សង្កាត់បឹងកក់ទី១

អគារដីខេ ស្តារ អ៊ិនធើណេស៊ីនណល ជាន់ផ្ទាល់ដី ផ្លូវលេខ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

១២. ធនាគារ ព្រីនស៍ ម.ក - ក្រុងតាខ្មៅ - សង្កាត់តាខ្មៅ

ផ្ទះលេខ៣៨អី០ ផ្លូវជាតិលេខ២១ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

១៣. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តបាត់ដំបង

ក្បាលដីលេខអា១២៤៦៩ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

១៤. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តសៀមរាប

ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

១៥. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ចាម

ក្បាលដីលេខ១២ ភូមិទី៤ សង្កាត់រាលរង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម

១៦. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តព្រះសីហនុ

ក្បាលដីលេខ២៣៣ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

១៧. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តព្រៃវែង

ក្បាលដីលេខ២៣៧ ភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង

១៨. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តស្វាយរៀង

ក្បាលដីលេខស.៧០០៩៣១៨(អា២ ០២៦៦) ភូមិសួនថ្មី សង្កាត់ព្រៃឆ្នាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

១៩. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តក្រចេះ

ភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ

២០. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តរតនគិរី

ក្បាលដីលេខ១០៥៣ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី

២១. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ស្ពឺ

ក្បាលដីលេខ ៨៨៤ ភូមិពាណិជ្ជកម្ម សង្កាត់ការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

២២. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តតាកែវ

ក្បាលដីលេខ ៧៩២ ភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ

២៣. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តព្រះវិហារ

ភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ

២៤. ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ឆ្នាំង

ក្បាលដីលេខ៨២ ០៩១៦ ភូមិឡូទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

២៥.ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ធំ

ក្បាលដីលេខ ១២០០ ភូមិកំពង់ធំ សង្កាត់កំពង់រទះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

២៦.ធនាគារ ព្រីនស៍ ម.ក - សង្កាត់ប៉ោយប៉ែត

ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

២៧.ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តត្បូងឃ្មុំ

ក្បាលដីលេខ ០៨១៩ ផ្លូវជាតិលេខ៧ ភូមិជើងឡុង សង្កាត់ស្នួង ក្រុងស្នួង ខេត្តត្បូងឃ្មុំ

២៨.ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តពោធិ៍សាត់

ក្បាលដីលេខ ០៥៣២ ផ្លូវជាតិ លេខ៥ ភូមិ ស្ថានីយ៍ សង្កាត់ស្វាយអាក់ ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់

២៩.ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តស្ទឹងត្រែង

ក្បាលដីលេខ៤៥ ផ្លូវលេខ៦៣ ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

៣០.ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តបន្ទាយមានជ័យ

ក្បាលដីលេខ AIII ១១៨៨ ផ្លូវជាតិលេខ ៦អា ភូមិ ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ

៣១.ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពត

ក្បាលដីលេខ អា១ ០៦៨៧ ផ្លូវសួនច្បារក្រុង ភូមិ ១ឧសភា សង្កាត់ កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

៣២.ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តមណ្ឌលគិរី

ក្បាលដីលេខ៦១៨ ភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

៣៣.ធនាគារ ព្រីនស៍ ម.ក - សង្កាត់ស្វាយដង្គំ

ក្បាលដីលេខ១៥២៦ មហាវិថីស៊ីវត្តា ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

៣៤.ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌសែនសុខ - សង្កាត់ទឹកថ្លា


ព្រីនស៍ អ៊ិនធើណេសិនណលផ្លាហ្សា អគារលេខ៦១៦ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

៣៥.ធនាគារ ព្រីនស៍ ម.ក សាខាស្រុកឈូក - ឃុំឈូក

ក្បាលដីលេខ ២៧៧១ & ២៨៣០ ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត

៣៦.ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌព្រែកព្នៅ - សង្កាត់សំរោង

ក្បាលដីលេខ ៨៩៨ & ៨៩៩ ភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ



បណ្តាញអេធីអឹម

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារ ព្រីនស៍ ម.ក មានទីតាំងម៉ាស៊ីនអេធីអឹមសរុបចំនួន ៨៥ ទីតាំង។

នៅរាជធានីភ្នំពេញ

១. ទីស្នាក់ការកណ្តាល

២. សាខាខណ្ឌជ្រោយចង្វារ - សង្កាត់ព្រែកលៀប

៣. សាខាខណ្ឌ៧មករា - សង្កាត់វាលវង់

៤. សាខាខណ្ឌចំការមន - សង្កាត់ទន្លេបាសាក់

៥. សាខាខណ្ឌច្បារអំពៅ - សង្កាត់និរោធ

៦. សាខាខណ្ឌចំការមន - សង្កាត់ផ្សារដើមថ្កូវ

៧. សាខាខណ្ឌបឹងកេងកង - សង្កាត់ទួលស្វាយព្រៃទី១

៨. សាខាខណ្ឌមានជ័យ - សង្កាត់ស្ទឹងមានជ័យទី២

៩. សាខាខណ្ឌឫស្សីកែវ - សង្កាត់ទួលសង្កែទី២

១០. សាខាខណ្ឌពោធិ៍សែនជ័យ - សង្កាត់ចោមចៅទី៣

១១. សាខាខណ្ឌទួលគោក - សង្កាត់បឹងកក់ទី១

១២.សាខាខណ្ឌសែនសុខ - សង្កាត់ទឹកថ្លា

១៣.សាខាខណ្ឌព្រែកព្នៅ – សង្កាត់សំរោង

១៤. អ៊ីអន សែនសុខ (ជាន់ផ្ទាល់ដី)

១៥. រង្វង់មូលទួលគោក

១៦. កោះពេជ្រ

១៧.ស្ថាយទ្រី ខុនដូ

១៨. ស្ថានីយ៍ប្រេងឥន្ធនៈPTT ផ្លូវជាតិលេខ៦A

១៩. ផ្សារទំនើបអ៊ីអន ភ្នំពេញ

២០. សាលាបឋមសិក្សាព្រះនរោត្តម

២១. ស្ថានីយ៍ប្រេងឥន្ធនៈតូកាល់ភ្នំពេញថ្មី

២២. ផ្សារទួលទំពូង

២៣. ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចផ្លូវ២៧១ កែងផ្លូវ៣៧១

២៤. Amazon Drive Thru

២៥. ប៉េងហ្គត យ៉ូរ៉ូ ផាក

២៦. ស្ថានីយ៍ប្រេងឥន្ធនៈតេលាទឹកថ្លា

២៧. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

២៨. ប៉េងហ្គត ដី ស្ដាព្រីមៀវ ផ្លូវលេខ៥៩៨

២៩. មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត

៣០. សណ្ឋាគារហ្គាឌិនស៊ីធី

៣១. ផ្សារគ្រួសារ ឈូកមាស

៣២. កុង ឆា បឹងកេងកង

៣៣. ស្ថានីយ៍ប្រេងឥន្ធនៈ តេលា ម៉ៅសេទុង

៣៤. អគារCity Tower

- ៣៥. ចំណាត់ថយន្តភ្នំពេញ
- ៣៦. ប្រៃសណីយ៍កម្ពុជា
- ៣៧. ជ្រោយចង្វារ ៦អា ផាក
- ៣៨. ស្ថានីយ៍ប្រេងឥន្ធនៈភីធីធី ២០០៤
- ៣៩. ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចស្ទឹងមានជ័យ
- ៤០. បេកស័ណ្ឌដល បឹងកេងកង

នៅតាមបណ្តាខេត្ត

- ៤៦. សាខាក្រុងតាខ្មៅ
- ៤៧. សាខាខេត្តបាត់ដំបង
- ៤៨. សាខាក្រុងសៀមរាប
- ៤៩. សាខាខេត្តសៀមរាប
- ៥០. សាខាខេត្តកំពង់ចាម
- ៥១. សាខាខេត្តព្រះសីហនុ
- ៥២. សាខាខេត្តព្រៃវែង
- ៥៣. សាខាខេត្តស្វាយរៀង
- ៥៤. សាខាខេត្តក្រចេះ
- ៥៥. សាខាខេត្តរតនគិរី
- ៥៦. សាខាខេត្តកំពង់ស្ពឺ
- ៥៧. សាខាខេត្តតាកែវ
- ៥៨. សាខាខេត្តព្រះវិហារ
- ៥៩. សាខាខេត្តកំពង់ឆ្នាំង
- ៦០. សាខាខេត្តកំពង់ធំ
- ៦១. សាខាក្រុងប៉ោយប៉ែត
- ៦២. សាខាខេត្តត្បូងឃ្មុំ
- ៦៣. សាខាខេត្តពោធិ៍សាត់
- ៦៤. សាខាខេត្តស្ទឹងត្រែង
- ៦៥. សាខាខេត្តបន្ទាយមានជ័យ
- ៦៦. សាខាខេត្តកំពត

- ៤១. ផ្សារទំនើប អ៊ីអនមានជ័យ (អ៊ិនអន៣)
- ៤២. បេប៊ីវើល
- ៤៣. មេដើរ អ៊ីអនម៉លភ្នំពេញ
- ៤៤. មេដើរ អ៊ីអនម៉លសែនសុខ
- ៤៥. ម៉ាត 7eleven ផ្សារកណ្តាល

- ៦៧. សាខាខេត្តមណ្ឌលគិរី
- ៦៨. សាខាស្រុកឈូក (កំពត)
- ៦៩. ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច តាខ្មៅ
- ៧០. យូឃែរ ហ្វាម៉ាផ្សារចាស់ - សៀមរាប
- ៧១. ឱសថស្ថាន ហុងហ្គត
- ៧២. ស្ទីតវីន ក្រុងព្រះសីហនុ ផ្សារទំនើប ព្រីនហ័រយូ
- ៧៣. អាផាតមិន Maverlinn សៀមរាប
- ៧៤. សណ្ឋាគារ ក្លាស់ស៊ី បាត់ដំបង
- ៧៥. សណ្ឋាគារ អែមប៊ី អង្គរ សៀមរាប
- ៧៦. ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចបាត់ដំបង
- ៧៧. កាស៊ីណូ និងសណ្ឋាគារ ជិនប៊ី
- ៧៨. សណ្ឋាគារ Jin Bei Artisan
- ៧៩. ផ្សារទំនើប អាប៊ី - សៀមរាប១
- ៨០. សណ្ឋាគារ Jin Bei Palace
- ៨១. បេប៊ី អោតឡេត ស៊ីរត្តា សៀមរាប
- ៨២. CCJ បារីត ស្វាយរៀង ១
- ៨៣. CCJ បារីត ស្វាយរៀង ២
- ៨៤. សណ្ឋាគារ White Sand
- ៨៥. ហាងមីលី

ផលិតផល និងប្រមូលសិន

ផលិតផល និងសេវាកម្មធនាគារបុគ្គល

យើងផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជនបុគ្គល។ ការផ្តល់ជូនផលិតផលរបស់យើងរួមមាន ប្រាក់កម្ចី ប្រាក់បញ្ញើ ប័ណ្ណទូទាត់ សេវាផ្ទេរប្រាក់ និងផលិតផលផ្សេងៗទៀត។ លើសពីនេះ យើងខិតខំផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតជូនអតិថិជនដោយបង្កើត និងកែលម្អផលិតផល និងសេវាកម្មរបស់យើងតាមរយៈវេទិកាឌីជីថល និងវេទិកាទីផ្សារផ្សេងៗ ដំណោះស្រាយការទូទាត់ និងការបើកដំណើរការសាខាថ្មីៗ។

• ឥណទានបុគ្គល

ការយកចិត្តទុកដាក់របស់យើងក្នុងការដោះស្រាយតម្រូវការដែលកំពុងមានការវិវត្តរបស់អតិថិជនរបស់យើងនៅតែមិនផ្លាស់ប្តូរ។ យើងបន្តធ្វើការដើម្បីកែលម្អការផ្តល់ជូនផលិតផលចម្បងរបស់យើង និងអនុវត្តគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រដើម្បីបង្កើនការទទួលបានរបស់អតិថិជន។ យើងបានផ្តោតលើការធ្វើបច្ចុប្បន្នភាពផលិតផលប្រាក់កម្ចីបុគ្គល ដែលមានស្រាប់របស់យើងដើម្បីផ្គូផ្គងតម្រូវការអតិថិជន ហើយយើងក៏បានណែនាំយុទ្ធនាការផ្សព្វផ្សាយដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញអតិថិជនគោលដៅរបស់យើង។

លើសពីនេះទៅទៀត យើងបានយល់ដឹងច្បាស់ពីតម្រូវការខ្ពស់សម្រាប់ដំណោះស្រាយការប្រើប្រាស់ឃានជំនិះដ៏ងាយស្រួល និងបំណងប្រាថ្នារបស់អតិថិជនក្នុងការធ្វើជាម្ចាស់រថយន្ត។ ដូច្នេះហើយ យើងបានបង្កើតផលិតផលកម្ចីរថយន្តដែលផ្តល់ជម្រើសហិរញ្ញវត្ថុមានភាពប្រកួតប្រជែង និងអត្រាការប្រាក់ទាប ដែលធ្វើឲ្យភាពជាម្ចាស់រថយន្តកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជនរបស់យើង។ ផលិតផលកម្ចីរថយន្តដែលទើបនឹងចេញថ្មីនេះ ត្រូវបានណែនាំនៅក្នុងខែធ្នូឆ្នាំ២០២៣ ពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រតម្រូវការឃានជំនិះរបស់អតិថិជនរបស់យើង។





• **ប្រាក់បញ្ញើ**

ធនាគារ ព្រីនស៍ ប្រើប្រាស់យុទ្ធនាការយុទ្ធសាស្ត្រ និងការផ្សព្វផ្សាយ ដើម្បីទាក់ទាញអតិថិជន។ ក្នុងការប្រារព្ធខួបលើកទី៨ របស់ខ្លួន ធនាគារបានដាក់ចេញនូវប្រូម៉ូសិន ដែលអតិថិជនដាក់ប្រាក់ចាប់ពី ៥.០០០ដុល្លារឡើងទៅ ទទួលបានអត្ថប្រយោជន៍បីយ៉ាងគឺ៖ ៥០០ពិន្ទុស្ទើនីង ៥ដុល្លារ ឬអត្រាការប្រាក់បន្ថែម ធានារ៉ាប់រងអាយុជីវិត និងកញ្ចប់ធ្វើដំណើរ។

ធនាគារ ព្រីនស៍ ផ្តល់អត្រាការប្រាក់ដ៏គួរឱ្យទាក់ទាញសម្រាប់ប្រាក់បញ្ញើមានកាលកំណត់ ជាមួយនឹងរយៈពេលខ្លីជាងគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀត។ សម្រាប់រយៈពេល ៦ខែ អត្រាការប្រាក់គឺ ៦% ក្នុងមួយឆ្នាំ។ សម្រាប់រយៈពេល ៨ខែ និង ៩ខែ អត្រាការប្រាក់គឺ ៦.៨៨% និង ៦.៩៩% ក្នុងមួយឆ្នាំ។ លើសពីនេះ ធនាគារបានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ដើម្បីផ្តល់ជូននូវផលិតផលប្រាក់បញ្ញើមានកាលកំណត់ពិសេសមួយដែលមានឈ្មោះថា គណនីសន្សំឆ្នាំ។ ផលិតផលនេះផ្តល់នូវអត្រាការប្រាក់សន្សំច្រើនជាងរហូតដល់ ១២% ក្នុងមួយឆ្នាំ និងរួមបញ្ចូលអត្ថប្រយោជន៍ធានារ៉ាប់រងលើការថែទាំសុខភាពជាមួយនឹងប្រាក់ធានារ៉ាប់រងរហូតដល់ ៣០.០០០ដុល្លារ។

គណនីប្រាក់បៀវត្សរ៍ក៏ត្រូវបានធ្វើបច្ចុប្បន្នភាពផងដែរ ដោយផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ជាងមុន ២.៧៥% ក្នុងមួយឆ្នាំ ជាពិសេសសម្រាប់អតិថិជនប្រាក់បៀវត្សរ៍។ ការផ្តល់ជូនពិសេសក៏ត្រូវបានផ្តល់ជូនផងដែរ សម្រាប់ការផ្ញើ និងទទួលប្រាក់ពីក្រៅប្រទេស។ អតិថិជនអាចប្រើសេវាផ្ទេរប្រាក់Ria ដើម្បីផ្ញើប្រាក់ទៅកាន់ប្រទេសអាស៊ានត្រឹមតែ ៣ដុល្លារក្នុងមួយប្រតិបត្តិការ។ លើសពីនេះ សម្រាប់ការផ្ទេរប្រាក់តាម SWIFT ធនាគារគិតកម្រៃសេវាទាបត្រឹម ០.១៣% សម្រាប់ការផ្ទេរប្រាក់ និង ០% សម្រាប់ការផ្ទេរចូល។

• **សេវាបែងកាសូរេន**

ធនាគារ ព្រីនស៍ ម.ក និងក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ធានារ៉ាប់រងអាយុជីវិត បានបង្កើតភាពជាដៃគូសហការក្នុងសេវាបែងកាសូរេន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ដែលជាសមិទ្ធផលដ៏សំខាន់មួយ។ ភាពជាដៃគូសហការនេះមានគោលបំណងផ្តល់ជូនអតិថិជននូវសេវាកម្មបញ្ចូលគ្នាមួយ ដែលមានភាពងាយស្រួល និងមានភាពចម្រុះនៃដំណោះស្រាយធនាគារ និងសេវាធានារ៉ាប់រងដែលមានគុណភាពខ្ពស់។

• **ផលិតផលប័ណ្ណទូទាត់ និងប្រូម៉ូសិន**



នៅឆ្នាំ២០២៣ យើងទទួលបានពានរង្វាន់ចំនួន៤ ពីក្រុមហ៊ុនវីសា និងក្រុមហ៊ុនម៉ាស្ទ័រកាត។ វីសាបានទទួលស្គាល់ភាពជាអ្នកដឹកនាំរបស់យើងក្នុងអត្រាការធ្វើឱ្យសកម្មភាពពាណិជ្ជកម្ម និងភាពជាអ្នកដឹកនាំក្នុងការចំណាយក្នុងមួយប័ណ្ណសកម្មសម្រាប់គណនីវីសា នៅក្នុងប្រភេទអតិថិជនសម្បូរធនធាន។ ទន្ទឹមនឹងនេះ ម៉ាស្ទ័រកាតបានផ្តល់ពានរង្វាន់ដល់យើងសម្រាប់ភាពជាអ្នកដឹកនាំរបស់យើងក្នុងបរិមាណគណនី និងភាពជាអ្នកដឹកនាំក្នុងកំណើនគណនី។

លើសពីនេះ យើងបានដាក់ចេញនូវប្រូម៉ូសិនផ្សេងៗ ដើម្បីផ្តល់អត្ថប្រយោជន៍ និងសិទ្ធិពិសេសបន្ថែមទៀតដល់ម្ចាស់ប័ណ្ណវីសា/ម៉ាស្ទ័រកាត និងUPI សម្រាប់អតិថិជនដែលមានស្រាប់ និងថ្មីៗ ប្រូម៉ូសិនទាំងនេះរួមមាន ការទទួលបានប្រាក់ត្រឡប់ការបញ្ចុះតម្លៃ ឬប័ណ្ណគូប៉ុងសាច់ប្រាក់ ដោយសហការជាមួយពាណិជ្ជករល្បីៗដូចជា ផ្សារទំនើបអ៊ីអេសម៉ិល អ៊ីអេសអេឡាញ AEON MaxValu Express ហាងMegadis ស្ថានីយ៍ប្រភេទភ្នំកាល់តិច រោងភាពយន្ត មេដើរ ស៊ីនេផ្លិច បាយ ស្អាត កម្មវិធីfoodpanda កម្មវិធីGrab Transport & Grab Food កម្មវិធីTADA Transport កម្មវិធីNham24 Taxi កម្មវិធីAgoda ហាងG2000 ហាងPho Sovanphum ហាងViva Fine Mexican & Khmer Cuisine ហាងSiem Reap City Lounge & Café ហាងAmigos Brazilian Steak House ហាងTexas Chicken ផ្លាហ្សា ព្រីមៀរ ឡញ ក្រុមហ៊ុនអាកាសចរណ៍Cambodia Angkor Air ក្រុមហ៊ុនអាកាសចរណ៍Malaysia Airlines ក្រុមហ៊ុនអាកាសចរណ៍Singapore Airlines និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

ប្រមូលនិ ជាមួយប័ណ្ណទូទាត់ ក្នុងឆ្នាំ២០២៣

- សន្សំបានរហូតដល់ ១.៥ដុល្លារលើការធ្វើដំណើររបស់អ្នកជាមួយ Nham24 Taxi ដោយទូទាត់ប្រាក់ជាមួយប័ណ្ណម៉ាស្ស័រកាតរបស់ធនាគារ ព្រីនស៍
- បញ្ចុះតម្លៃ ៦% ភ្លាមៗ សម្រាប់ការទូទាត់របស់អ្នកលើគេហទំព័រ Agoda ដោយប្រើប្រាស់ប័ណ្ណធនាគារ ព្រីនស៍
- ទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៥% លើសំបុត្រយន្តហោះប្រភេទEconomy និងបញ្ចុះតម្លៃរហូតដល់ ១០% លើសំបុត្រយន្តហោះ ប្រភេទBusiness ជាមួយក្រុមហ៊ុនMalaysia Airlines ដោយកក់សំបុត្រយន្តហោះរបស់អ្នកដោយប្រើប័ណ្ណម៉ាស្ស័រកាតធនាគារ ព្រីនស៍។
- ទទួលបានប្រាក់ត្រឡប់រហូតដល់ ២៣% ក្នុងមួយប្រតិបត្តិការ ឬច្រើនបំផុត ៣៣ដុល្លារ ក្នុងមួយខែ រាល់ពេលចាក់សាំងនៅស្ថានីយ៍ ប្រេងឥន្ធនៈកាល់តិច ទាំង៣៨ទីតាំងដោយទូទាត់ជាមួយប័ណ្ណម៉ាស្ស័រកាតធនាគារ ព្រីនស៍
- ទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៥% លើអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចរបស់អ្នកជាមួយនឹងប័ណ្ណវីសាធនាគារ ព្រីនស៍ នៅតាម បណ្តាភោជនីយដ្ឋានល្បីៗក្នុងទីក្រុង
- ទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៥% លើអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចរបស់អ្នកនៅ Amigos Brazilian Steak House ដោយទូទាត់ជាមួយនឹងប័ណ្ណវីសាធនាគារ ព្រីនស៍
- ទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៥% លើអាហារ និងភេសជ្ជៈនៅហ្វឺ សុរណ្ណភូមិ ដោយទូទាត់ជាមួយនឹងប័ណ្ណវីសាធនាគារ ព្រីនស៍
- ទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥% លើអាហារ និងភេសជ្ជៈសម្រាប់ការចំណាយយ៉ាងតិច ២០ដុល្លារ នៅរីវ៉ា អាហារម៉ូឌីណូ និងខ្មែរ ដោយទូទាត់ជាមួយនឹងប័ណ្ណវីសាធនាគារ ព្រីនស៍
- ទទួលបានការបញ្ចុះតម្លៃ2ដុល្លារភ្លាមៗ លើអាហារ និងភេសជ្ជៈសម្រាប់ការចំណាយយ៉ាងតិច ១៥ដុល្លារ នៅសៀមរាប ស៊ីធី ឡញ & កាហ្វេ ដោយទូទាត់ជាមួយនឹងប័ណ្ណវីសាធនាគារ ព្រីនស៍
- បញ្ចុះតម្លៃ ៥% ឬច្រើនបំផុត ៥ដុល្លារ ភ្លាមៗ ដោយទូទាត់ជាមួយប័ណ្ណUnionPay ធនាគារ ព្រីនស៍ នៅAEON MaxValu Express គ្រប់សាខា
- បញ្ចុះតម្លៃ ៥០% ភ្លាមៗ លើសំបុត្រកុនគ្រប់ប្រភេទ 2D/3D/VIP/IMAX/4DX ជារៀងរាល់ថ្ងៃ នៅគ្រប់សាខានៃរោងភាពយន្តមេដើរ ស៊ីនេឆ្លីច បាយស្នាត ដោយទូទាត់ជាមួយប័ណ្ណម៉ាស្ស័រកាតធនាគារ ព្រីនស៍
- ផ្តល់ជូនពិសេសសម្រាប់ថ្ងៃពុធ!
- ទទួលបានការបញ្ចុះតម្លៃ ៥០% ភ្លាមៗ សម្រាប់ការកម្ចីងPick Up នៅហាងរបស់អ្នកនៅលើ foodpanda app ដោយទូទាត់តាមរយៈ ប័ណ្ណវីសាធនាគារ ព្រីនស៍ ជាមួយប្រមូលនិ VISA4PU
- រីករាយនឹងការផ្តល់ជូនដ៏អស្ចារ្យ សម្រាប់ការទិញសម្លៀកបំពាក់ទាន់សម័យ នៅហាងG2000 ជាមួយប័ណ្ណវីសាធនាគារ ព្រីនស៍ ប្រភេទឆ្នាំ ទីនីម!
- ទទួលបានគូប៉ុង ២០ដុល្លារ សម្រាប់ការចំណាយយ៉ាងតិច ២០០ដុល្លារ
- ទទួលបានអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃពិសេសរបស់Grab រៀងរាល់ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ!

- រីករាយជាមួយការបញ្ចុះតម្លៃ ៣០% ភ្លាមៗដោយប្រើប័ណ្ណវីសាធនាគារ ព្រីនស៍ ទូទាត់ថ្លៃធ្វើដំណើរ និងធ្វើអីរ៉ាន់ របស់អ្នកនៅលើ កម្មវិធីGrab
- រីករាយជាមួយការបញ្ចុះតម្លៃពិសេស ២៥០បាត នៅផ្សារទំនើប Big C នៅពេលអ្នកទូទាត់ជាមួយប័ណ្ណUnionPay ធនាគារ ព្រីនស៍ របស់ អ្នក
- អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើរញឹកញាប់ដែលស្វែងរកបទពិសោធន៍ប្រកបដោយផាសុកភាព និងអារម្មណ៍ស្រស់ស្រាយ នៅ សាលផ្លាហ្សា ព្រីមៀ ឡញ
- ប្រើប័ណ្ណវីសាធនាគារ ព្រីនស៍ ទូទាត់ថ្លៃធ្វើដំណើររបស់អ្នកនៅលើកម្មវិធីTADA រៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីរីករាយ ជាមួយនឹងការបញ្ចុះតម្លៃ ៥០% ភ្លាមៗ ឬរហូតដល់ ៨,០០០រៀល
- អ្នកអាចរីករាយជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ ៤០% លើផលិតផលគ្រប់ប្រភេទនៅហាង Megadis គ្រប់សាខា ដោយ គ្រាន់តែទូទាត់ជាមួយប័ណ្ណធនាគារ ព្រីនស៍ ណាមួយរបស់អ្នក
- អ្នកអាចរីករាយនឹងការទទួលបានប្រាក់ត្រឡប់ ៥% ឬ ៥ដុល្លារក្នុងមួយប្រតិបត្តិការ នៅពេលអ្នកទូទាត់ជាមួយប័ណ្ណUnionPay ធនាគារ ព្រីនស៍របស់អ្នក នៅពេលធ្វើដំណើរកម្សាន្តនៅតាមបណ្តាប្រទេសអាស៊ាន
- អ្នកអាចរីករាយជាមួយការបញ្ចុះតម្លៃលើសំបុត្រយន្តហោះជាមួយប័ណ្ណម៉ាស្ស័រកាតធនាគារ ព្រីនស៍ សម្រាប់ការហោះហើរជាមួយក្រុមហ៊ុន Singapore Airlines ក្នុងតម្លៃទាបត្រឹម ២៥៧ដុល្លារ
- ទទួលបានការបញ្ចុះតម្លៃ ៤០០០រៀលភ្លាមៗ លើការកក់ការធ្វើដំណើររបស់អ្នកនៅលើកម្មវិធី Grab ហើយអាចរីករាយជាមួយការ បញ្ចុះតម្លៃនេះរហូតដល់ ១៥ ដង ដោយការបង់ប្រាក់ជាមួយប័ណ្ណវីសាធនាគារ ព្រីនស៍ គ្រប់ប្រភេទ
- ទទួលបានការបញ្ចុះតម្លៃ ៤០០០រៀលភ្លាមៗ លើការកក់ការធ្វើដំណើររបស់អ្នកនៅលើកម្មវិធី Grab ហើយអាចរីករាយជាមួយការ បញ្ចុះតម្លៃនេះរហូតដល់ ១៥ ដង ដោយការបង់ប្រាក់ជាមួយប័ណ្ណវីសាធនាគារ ព្រីនស៍ គ្រប់ប្រភេទ
- ទទួលបានការបញ្ចុះតម្លៃ ២ដុល្លារភ្លាមៗ រាល់ពេលអ្នកចំណាយ ៦ដុល្លារ ឬច្រើនជាងនេះលើការកុម្ចីងអាហារក្នុងកម្មវិធី foodpanda ដោយទូទាត់ប្រាក់ជាមួយនឹងប័ណ្ណម៉ាស្ស័រកាតធនាគារ ព្រីនស៍ គ្រប់ប្រភេទ ដោយប្រើលេខប្រមូលនិ MCPRINCE
- ចំណាយចាប់ពី ១៥,០០០រៀល បញ្ចុះតម្លៃ ១២,០០០រៀលភ្លាមៗ ដោយទូទាត់ជាមួយប័ណ្ណម៉ាស្ស័រកាតធនាគារ ព្រីនស៍ ហើយប្រើប្រមូលនិ “MAKH” នៅពេលអ្នកធ្វើការកម្ចីងអាហារនៅលើ Grab App
- ចំណាយចាប់ពី ២០,០០០រៀល បញ្ចុះតម្លៃ ១០,០០០រៀលភ្លាមៗ ដោយទូទាត់ជាមួយប័ណ្ណម៉ាស្ស័រកាតធនាគារ ព្រីនស៍ ហើយប្រើប្រមូលនិ “MAKH” នៅពេលអ្នកធ្វើការកម្ចីងអាហារនៅលើ Grab App
- អបអរសាទរហុណ្ណអុំទូក! បន្ថែមចំនួនដង
- លើការបញ្ចុះតម្លៃ ២ដុល្លារភ្លាមៗ សម្រាប់ការចំណាយពី ៦ដុល្លារ ឬច្រើនជាងនេះ រហូតដល់ ១៥ដង លើការកុម្ចីងអាហារ និងទំនិញផ្សេងៗ ក្នុងកម្មវិធី foodpanda ដោយទូទាត់ប្រាក់ជាមួយនឹងប័ណ្ណម៉ាស្ស័រកាតធនាគារ ព្រីនស៍ គ្រប់ប្រភេទ ដោយប្រើលេខប្រមូលនិ MCPRINCE
- នៅTexas Chicken ម្ចាស់ប័ណ្ណម៉ាស្ស័រកាតធនាគារ ព្រីនស៍ទាំងអស់ អាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ ២០% លើអាហារ និង ភេសជ្ជៈគ្រប់ប្រភេទ រួមទាំង ឈុតAla Carte និងCamboផងដែរ
- អ្នកអាចសន្សំបាន ៨% លើការកក់កន្លែងស្នាក់នៅរបស់អ្នកនៅលើរបបសាយ Agoda ដោយទូទាត់ជាមួយប័ណ្ណវីសា របស់ធនាគារ ព្រីនស៍

ផលិតផល និងសេវាកម្មអាជីវកម្ម

សេវាហិរញ្ញវត្ថុអាជីវកម្មរបស់ធនាគារ ព្រីនស៍ ផ្តល់ជូននូវផលិតផលធនាគារសាជីវកម្ម រួមមាន ការផ្តល់ប្រាក់កម្ចី និងប្រាក់បញ្ញើ។ ការផ្តល់ប្រាក់កម្ចីរួមមាន ប្រាក់កម្ចីមានកាលកំណត់ គណនាវិបារូប កម្ចីហិរញ្ញប្បទានពាណិជ្ជកម្មនិងសេវាកម្ម។ យើងបានចាប់ផ្តើមជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីប្រើប្រាស់គម្រោងទូទៅ និងផលប៉ុន្តែធានាសម្រាប់អតិថិជនរបស់យើងដែលមិនមានទ្រព្យបញ្ចាំគ្រប់គ្រាន់សម្រាប់កម្ចីរបស់ពួកគាត់។ លើសពីនេះ ផលិតផលប្រាក់បញ្ញើរបស់យើងមានគណនីមូលប្បទានប្រតិបត្តិអាជីវកម្ម និងគណនីអាជីវកម្មឆ្លើស និងសេវាកម្មអាជីវករ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុអតិថិជនរបស់យើង។ ជាមួយនឹងចក្ខុវិស័យរបស់យើង “ដើម្បីក្លាយជាស្ថាប័នហិរញ្ញវត្ថុនៃជម្រើសសម្រាប់អតិថិជនគោលដៅរបស់យើង” យើងបាននិងកំពុងផ្តល់ជូននូវយុទ្ធនាការ និងការផ្សព្វផ្សាយលើផលិតផលរបស់យើង ដើម្បីគាំទ្រដល់អតិថិជនរបស់យើងពីគ្រប់មាត្រដ្ឋាននៃអាជីវកម្ម ទាំងអាជីវកម្មខ្នាតតូច មធ្យម និងធំ ដើម្បីធានាថាពួកគេមានដំណោះស្រាយគ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។

• ឥណទានអាជីវកម្ម



យុទ្ធនាការបុរេហិរញ្ញប្បទានកម្ចីអាជីវកម្ម បានចាប់ផ្តើមដំណើរការថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣

យុទ្ធនាការបុរេហិរញ្ញប្បទានកម្ចីរបស់ធនាគារ ព្រីនស៍ បានផ្តល់ជូននូវអត្រាការប្រាក់ពិសេស និងផ្តល់ជូនចំនួនប្រាក់កម្ចីបន្ថែមដល់អតិថិជន ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់។

គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី (PGS1-WE) បានចាប់ផ្តើមដំណើរការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣

ការផ្តល់ជូនកម្ចីឥណទានអាជីវកម្មមានកាលកំណត់ ជាមួយគម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី (PGS1-WE) ដើម្បីគាំទ្រ និងលើកស្ទួយស្ត្រីឱ្យដំណើរការអាជីវកម្មរបស់ពួកគាត់ប្រកបដោយនិរន្តរភាពជាងមុន តាមរយៈមធ្យោបាយងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទានតាមរយៈធនាគារ ព្រីនស៍ ជាមួយនឹងលក្ខណៈពិសេសដែលមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ។



• ប្រាក់បញ្ញើអាជីវកម្ម

យើងផ្តល់ជូនប្រមូលសិនពិសេសក្នុងអំឡុងពេលបើកដំណើរការសាខាទឹកថ្លា និងស្រុកឈូករបស់យើង។ អតិថិជនគណនីមូលប្បទានប្រតិបត្តិអាជីវកម្ម និងគណនីអាជីវកម្មឆ្លើសថ្មីចំនួន៥០នាក់ដំបូង អាចទទួលបានប្រាក់ត្រឡប់ ៣% លើការដាក់ប្រាក់ដំបូងរបស់ពួកគេ (រហូតដល់ ៥០ដុល្លារ) សៀវភៅមូលប្បទានប្រតិបត្តិកម្មថ្មីមួយក្នុងមួយខែសម្រាប់រយៈពេល ១២ខែ និងការបញ្ចុះតម្លៃពិសេសរហូតដល់ ១.០០០ដុល្លារលើលេខគណនីពិសេស។

• សេវាហិរញ្ញប្បទានពាណិជ្ជកម្ម

ធនាគារ ព្រីនស៍ បានពង្រីកផលិតផលហិរញ្ញប្បទានពាណិជ្ជកម្មរបស់ខ្លួន និងបានណែនាំផលិតផលហិរញ្ញប្បទានពាណិជ្ជកម្ម ជាមួយនឹងគម្រោងCGCC។ សេវានេះត្រូវបានរចនាឡើងដើម្បីជួយដល់អតិថិជនពាណិជ្ជកម្មដែលខ្វះខាតទ្រព្យធានាដោយផ្តល់នូវកម្រិតឥណទានហិរញ្ញប្បទានពាណិជ្ជកម្មនៃប្រាក់កម្ចី ១០០% ធៀបនឹងតម្លៃទ្រព្យធានារបស់ពួកគេ។ បន្ថែមពីលើយុទ្ធនាការទីផ្សារដែលផ្តោតលើអតិថិជន ធនាគារផ្សព្វផ្សាយឥណទានអាជីវកម្ម គណនីអាជីវកម្ម និងផលិតផលហិរញ្ញប្បទានពាណិជ្ជកម្មតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងសាខារបស់ខ្លួន។

• សេវាអាជីវករ

គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីផ្សព្វផ្សាយពីសេវា KHQR របស់ធនាគារ ព្រីនស៍ រួមជាមួយនឹងការប្រកាសជាផ្លូវការរបស់ធនាគារជាតិនៃកម្ពុជាអំពីសេវាទូទាត់ប្រាក់ KHQR ។ វាក៏ជាការលើកទឹកចិត្តដល់អតិថិជនដែលមានស្រាប់របស់យើង និងប្រើប្រាស់ជាសារធារណៈ ហើយបានជ្រើសរើស PRINCE KHQR ជាជម្រើសដំបូងសម្រាប់បណ្តាញទូទាត់ និងអតិថិជនថ្មី និងអាជីវករថ្មី។

កិច្ចសហការជាមួយអាជីវករលើការបញ្ចុះតម្លៃពិសេស

ក្នុងឆ្នាំ២០២៣ ធនាគារ ព្រីនស៍ បានចាប់ផ្តើមជាមួយអាជីវករជិត ១៩.០០០នាក់។ ក្នុងចំណោមនោះ អាជីវករចំនួន ៩៥ បានផ្តល់ការបញ្ចុះតម្លៃពិសេសដល់អតិថិជនដែលធ្វើការទូទាត់ដោយប្រើ PRINCE KHQR ។ អាជីវករទាំងនេះមាន អាជីវកម្មប្រភេទ ផ្សេងៗគ្នាដូចជាហាងកាហ្វេ និងហាងនំប៉័ង ភោជនីយដ្ឋាន មន្ទីរពេទ្យ ហាងកែសម្អស់ ហាងអុបទិក សាលារៀន និងច្រើនទៀត។



សេវាធនាគារអាទិភាព

ធនាគារ ព្រីនស៍ បើកដំណើរការកន្លែងផ្តល់សេវាធនាគារអាទិភាពចំនួនបួននៅក្នុងរាជធានីភ្នំពេញ។ សាលសម្រាក អាទិភាពរបស់យើង ផ្តល់ជូននូវការស្វាគមន៍ ជាមួយបរិយាកាសប្រកបដោយជាសុភាព សម្រាប់អតិថិជន ធនាគារអាទិភាព។ ក្នុងនាមជាអតិថិជនធនាគារអាទិភាព អតិថិជននឹងទទួលបានកាដូស្វាគមន៍ភ្លាមៗនៅពេលបើកគណនី។ អតិថិជនក៏នឹងរីករាយ ជាមួយសេវាកម្មធនាគារផ្ទាល់ខ្លួនពីប្រធានទំនាក់ទំនងអតិថិជន របស់អ្នក និងការផ្តល់ជូនផ្តាច់មុខជាច្រើនផ្សេងទៀត ពីដៃគូក្នុង ស្រុក និងក្រៅស្រុករបស់យើងផងដែរ។ សម្រាប់ឆ្នាំ២០២៤ នាមមុខនេះ យើងនឹងដាក់ឱ្យដំណើរការផលិតផលសន្សំដាច់កំពូលថ្មី សម្រាប់តែអតិថិជនធនាគារអាទិភាព ដែលផ្តល់អត្រាការប្រាក់សម្រាប់ការសន្សំខ្ពស់ និងកញ្ចប់ធានារ៉ាប់រងរដ្ឋសាស្ត្ររហូតដល់ ១.៣២លានដុល្លារ។

សកម្មភាពទីផ្សារចុះធ្នាល់

ក្នុងឱកាសពិធីបុណ្យធំៗដូចជា បុណ្យចូលឆ្នាំចិន បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ធនាគារ ព្រីនស៍ មានសេចក្តីរំភើប រីករាយក្នុងការចូលរួមជាមួយសហគមន៍តាមរយៈការធ្វើសកម្មភាពទីផ្សារនៅផ្សារទំនើបអ៊ីអន ដែលជាផ្សារទំនើបដ៏ធំមួយក្នុងចំណោម មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ម៉ាក្ស៊ីកបំផុត។ សកម្មភាពទាំងនេះត្រូវបានរៀបចំឡើងដើម្បីនាំយកស្មារតីនៃពិធីបុណ្យនីមួយៗឱ្យមាន ភាពរស់រវើក ដោយផ្តល់ជូនអតិថិជនដែលចូលមកលេងតាមផ្សារទំនើបបទពិសោធន៍ធនាគារប្រកបដោយទំនាក់ទំនងល្អ និង ភាពរីករាយ។ នៅស្តង់ដែលរចនាយ៉ាងពិសេសរបស់យើង អ្នកទស្សនាអាចស្វែងយល់អំពីផលិតផល និងកម្មវិធីថ្មីៗបំផុតសម្រាប់ អតិថិជនរបស់យើង ចូលរួមក្នុងសកម្មភាពសប្បាយៗ និងថែមទាំងឈ្នះរង្វាន់ផ្តាច់មុខទៀតផង។ ក្នុងឱកាសនៃពិធីបុណ្យទាំងនេះ ផ្តល់ឱ្យយើងនូវឱកាសពិសេសមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់យើងដោយផ្ទាល់ ស្វែងយល់ពីតម្រូវការហិរញ្ញវត្ថុ របស់ពួកគេ និងផ្តល់ជូននូវដំណោះស្រាយធនាគារផ្ទាល់ខ្លួន ដែលអាចជួយធ្វើឱ្យការប្រារព្ធពិធីបុណ្យរបស់ពួកគេកាន់តែគួរឱ្យ ចងចាំ។

បន្ថែមពីលើពិធីបុណ្យតាមរដូវកាល ធនាគារ ព្រីនស៍ មានមោទនភាពក្នុងការពង្រីកវត្តមានរបស់ខ្លួនតាមរយៈការធ្វើឱ្យសកម្មស្តង់នៅក្នុងព្រឹត្តិការណ៍នានាដែលធនាគារបានឧបត្ថម្ភ។ សកម្មទាំងនេះ គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រការចូលរួមរបស់យើង ដែលអនុញ្ញាតឱ្យយើងឈានដល់ការផ្សព្វផ្សាយទៅកាន់ទស្សនិកជនចម្រុះ ដែលមានចំណាប់អារម្មណ៍ និងនៅតាមសហគមន៍ផ្សេងៗគ្នា។ មិនថាជាព្រឹត្តិការណ៍កីឡា សិក្ខាសាលាស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឬសន្និសីទធុរកិច្ច ក្រុមការងាររបស់យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីណែនាំអ្នកចូលរួមអំពីសេវាកម្មធនាគារប្រកបដោយភាពច្នៃប្រឌិតរបស់យើង និងបង្ហាញពីរបៀបដែលយើងអាចគាំទ្រដល់សេចក្តីប្រាថ្នាផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ ព្រឹត្តិការណ៍ទាំងនេះមិនត្រឹមតែអាចឱ្យយើងពង្រឹងទំនាក់ទំនងរបស់យើងជាមួយអតិថិជនដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងណែនាំធនាគារ ព្រីនស៍ ដល់អតិថិជនថ្មីដែលមានសក្តានុពលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះឧត្តមភាព ការបង្កើតថ្មី និងការគាំទ្រសហគមន៍។



ទិដ្ឋភាពធនធានមនុស្ស

ដៃគូអាជីវកម្មធនធានមនុស្ស ការទំនាក់ទំនងជាមួយបុគ្គលិក និងការអភិវឌ្ឍអង្គភាព

- **ដៃគូអាជីវកម្មធនធានមនុស្ស**

ក្រុមការងារ ដៃគូអាជីវកម្មធនធានមនុស្ស របស់យើងបាននឹងកំពុងពង្រឹងសមត្ថភាពរបស់ពួកគេឱ្យកាន់តែរឹងមាំក្នុងការជួយគាំទ្រក្រុមធុរកិច្ច ដើម្បីគ្រប់គ្រងបញ្ហារបស់បុគ្គលិកឱ្យកាន់តែមានប្រសិទ្ធភាព។ ពួកគេសម្រេចបាននូវគម្រោងអំពីបុគ្គលិកជាច្រើន រួមមានការរក្សាបុគ្គលិក ការចល័តនិងចាត់តាំងបុគ្គលិក ផែនការកែលម្អលទ្ធផលការងារបុគ្គលិក និងការទំនាក់ទំនងជាមួយបុគ្គលិក ដែលបានធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើងរវាងបុគ្គលិកនៅក្នុងក្រុម និងនៅទូទាំងធនាគារ។ យើងបានរចនាមូលដ្ឋានផ្សេងៗ ដើម្បីឱ្យការទំនាក់ទំនងជាមួយបុគ្គលិកកាន់តែប្រសើរ ជាពិសេស បុគ្គលិកនៅសាខា ដោយសារពួកគេជាចំណែកដ៏សំខាន់នៃប្រាក់ចំណូលរបស់ធនាគារ។

- **ការទំនាក់ទំនងជាមួយបុគ្គលិក**

ដូចដែលយើងបានចែករំលែកកាលពីដើមឆ្នាំ២០២៣ ធនាគាររបស់យើងបានវិនិយោគធនធានដើម្បី ពង្រឹងសមត្ថភាពបុគ្គលិកទាំងផ្នែកបច្ចេកទេស និងជំនាញទូទៅ ស្របពេលដែលធនាគារបន្តរក្សាការទំនាក់ទំនងជាមួយបុគ្គលិកតាមបណ្តាញសាខា និងការិយាល័យកណ្តាល រួមទាំងមានជំនួយពីក្រុមការងារដៃគូអាជីវកម្មធនធានមនុស្ស និងក្រុមការងារបណ្តុះបណ្តាល និងការអភិវឌ្ឍបុគ្គលិក។ សកម្មភាពទាំងនេះ មិនត្រឹមតែធ្វើឡើងពីសាខាមួយទៅសាខាមួយ ឬពីនាយកដ្ឋានរហូតដល់ផ្នែកនីមួយៗ ដើម្បីលើកទឹកចិត្ត មិនត្រឹមតែក្រុមបុគ្គលិកដែលមានស្នាដៃការងារលទ្ធផលល្អប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានបញ្ចូលនូវការប្រឹក្សាជាមួយបុគ្គល ដែលមានលទ្ធផលការងារមិនល្អផងដែរ។

- **ការអភិវឌ្ឍអង្គភាព**

ស្របពេលដែលយើងចំណាយធនធានដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សរបស់ធនាគារ យើងក៏បានវិនិយោគនូវពេលវេលា និងថាមពល ដើម្បីកែលម្អដំណើរការការងារផ្ទៃក្នុងផ្នែកធនធានមនុស្សផងដែរ ដូចជា ការអនុម័តសម្រាប់ការជ្រើសរើសបុគ្គលិក ការផ្ទេរ ការផ្សព្វផ្សាយ ការដកកំណែង ការដាក់ពាក្យសុំឈប់សម្រាក ច្បាប់សម្រាកបុគ្គលិកទើបចូលបម្រើការងារថ្មី កម្មវិធីតម្រង់ទិស គោលការណ៍ណែនាំអំពីការគ្រប់គ្រងការងារ ការសម្ភាសន៍បុគ្គលិកដែលនឹងលាឈប់ និងដំណើរការរក្សាឯកសារបុគ្គលិក។

នាយកដ្ឋានបណ្តុះបណ្តាលនិងការអភិវឌ្ឍបុគ្គលិក

នៅធនាគារ ព្រីនស៍ ការអភិវឌ្ឍបុគ្គលិកតែងតែងារៀបរារៈការងារសំខាន់មួយរបស់យើង។ យើងប្តេជ្ញាក្នុងការវិនិយោគលើការបណ្តុះបណ្តាល និងការអភិវឌ្ឍជាប្រចាំ ដើម្បីបំពាក់ឱ្យបុគ្គលិករបស់យើងនូវចំណេះដឹង និងជំនាញចាំបាច់ ដើម្បីផ្តល់សេវាកម្មអតិថិជនដ៏ល្អអស្ចារ្យ ជំរុញកំណើនអាជីវកម្មរបស់ធនាគារ និងអភិវឌ្ឍអាជីពរបស់ពួកគេជាមួយយើង។

នៅឆ្នាំ២០២៣ យើងបានបន្តកសាង និងពង្រឹងសមត្ថភាព និងកម្រិតស្តង់ដារសមត្ថភាពធនធានមនុស្ស តាមរយៈការអភិវឌ្ឍនិងផ្តល់នូវវគ្គបណ្តុះបណ្តាលផ្សេងៗទៅដល់បុគ្គលិករបស់យើង។ ដូចរាល់ឆ្នាំ វគ្គបណ្តុះបណ្តាលអំពីផលិតផលថ្មីៗ និងផលិតផលដែលមានស្រាប់ សុទ្ធតែស្ថិតនៅក្នុងបញ្ជីអាទិភាពរបស់យើង សម្រាប់បុគ្គលិកផ្នែកលក់ ដើម្បីពង្រឹង និងបង្កើនចំណេះដឹងអំពីផលិតផល ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តដល់អតិថិជនរបស់យើង។ ក្នុងចំណោមវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីផលិតផល កម្មវិធីបណ្តុះបណ្តាលអំពីគុណភាពឥណទាន បង្កើតឡើងដើម្បីជួយបុគ្គលិកផ្នែកលក់ក្នុងការពង្រឹងការយល់ដឹងអំពីគោលនយោបាយ ដំណើរការ និងការវិភាគឥណទាន ដើម្បីធានាបានថា ធនាគារ ព្រីនស៍អាចផ្តល់ប្រាក់កម្ចីដល់អតិថិជនត្រឹមត្រូវប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។

ដូចគ្នាផងដែរ យើងបានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលថ្មីៗជាច្រើនដូចជា កម្មវិធីបណ្តុះបណ្តាលប្រឹក្សាសេវាហិរញ្ញវត្ថុចល័ត (MFC) កម្មវិធីបណ្តុះបណ្តាលឥណទាន កម្មវិធីបណ្តុះបណ្តាលការលក់តាមទូរស័ព្ទ និងកម្មវិធីបណ្តុះបណ្តាលការលក់ប្រកបដោយភាពវៃឆ្លាត។ កម្មវិធីទាំងនេះត្រូវបានចាត់ថ្នាក់ក្រោមផ្នែកកម្មវិធីធនាគារស្នូលរបស់យើង ក្នុងគោលបំណងផ្តល់ឱ្យបុគ្គលិកនូវចំណេះដឹង និងជំនាញចាំបាច់ ដើម្បីបំពេញតួនាទីរបស់ពួកគេប្រកបដោយប្រសិទ្ធភាព និងគាំទ្រគោលដៅអាជីវកម្ម។

លើសពីនេះ យើងបានចុះឈ្មោះនិយោជិតផ្នែកឥណទានចំនួន ៩៤នាក់ សម្រាប់វិញ្ញាបនប័ត្រប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវក្រុមទី២ ហើយយើងទទួលបានលទ្ធផលដ៏អស្ចារ្យ ១០០%នៃបុគ្គលិកដែលបានចុះឈ្មោះ គឺបានប្រឡងជាប់ទាំងអស់។ យើងកំពុងដើរតាមផែនការត្រូវ ដើម្បីធានាថា បុគ្គលិកដែលពាក់ព័ន្ធរបស់យើងនឹងបញ្ចប់កម្មវិធីបណ្តុះបណ្តាលចាំបាច់នេះនៅចុងឆ្នាំ២០២៤ យោងតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

លើសពីនេះ យើងបានបន្តកម្មវិធីប្រចាំធនាគារ ភាពជាអ្នកដឹកនាំ ដែលមានឈ្មោះថា “Prince Bank LEAP (Leadership Excellence And Performance)” បន្ទាប់ពីបានដាក់ឱ្យដំណើរការតាំងពីខែកក្កដាឆ្នាំមុន។ នៅឆ្នាំ២០២៣ យើងបានផ្តល់កម្មវិធីភាពជាអ្នកដឹកនាំកម្រិត១ (កម្មវិធីអ្នកគ្រប់គ្រងលើកដំបូង) ដល់ប្រធានក្រុមចំនួន ១៣១នាក់ និងកម្មវិធីភាពជាអ្នកដឹកនាំកម្រិត២ (ការដឹកនាំអ្នកគ្រប់គ្រង) ដល់អ្នកគ្រប់គ្រងកម្រិតកណ្តាលចំនួន ៥២ ។

ដើម្បីពង្រឹងគុណភាពនៃការជ្រើសរើសបុគ្គលិក យើងបានណែនាំកម្មវិធី Hiring Skills for Manager ដល់អ្នកគ្រប់គ្រងដើម្បីបង្កើនសមត្ថភាពរបស់ពួកគេក្នុងការធ្វើការសម្ភាសន៍ និងជ្រើសរើសមនុស្សប្រកបដោយប្រសិទ្ធភាព។ ដូចគ្នានេះដែរ យើងក៏បានផ្តល់នូវកម្មវិធី Train-The-Trainer Program ដល់គ្រូបណ្តុះបណ្តាលរបស់យើង ដើម្បីផ្តល់ជូនដល់បុគ្គលិករបស់យើងនូវគុណភាពនៃការបណ្តុះបណ្តាលជាបន្តបន្ទាប់។

ជាចុងក្រោយ នាយកដ្ឋានបណ្តុះបណ្តាលនិងការអភិវឌ្ឍបុគ្គលិក បានសហការជាមួយនាយកដ្ឋានដៃគូអាជីវកម្មធនធានមនុស្ស ដើម្បីរៀបចំវគ្គសិក្សា ១៥រគ្គ នៃការតភ្ជាប់រវាងបុគ្គលិក និងវប្បធម៌ទាំង ១១ផ្នែក និង ២៣សាខាទូទាំងប្រទេស។

ប្រាក់សំណង និងអត្ថប្រយោជន៍បុគ្គលិក

ក្នុងនាមជានិយោជកដែលល្អបំផុតមួយ ធនាគារ ព្រីនស៍ នៅតែរក្សាគោលជំហរដ៏រឹងមាំរបស់ខ្លួន ដែលជាស្ថាប័នឈានមុខមួយ ដែលផ្តល់កញ្ចប់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ដ៏ទាក់ទាញដល់បុគ្គលិក បើទោះបីជាមានផលប៉ះពាល់ខ្លះពីការរីករាលដាលជំងឺកូវីដ១៩ និងកំណើនយឺតយ៉ាវនៃសេដ្ឋកិច្ចក្នុងប្រទេស ក៏ដោយ។

នៅក្នុងឆ្នាំ២០២៣ យើងបានធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រធនធានមនុស្សរបស់យើង ដោយឆ្ពោះទៅកាន់ការផ្ដោតលើលទ្ធផលជាចម្បង ដើម្បីធានាថា ធនាគារយើងនៅតែអាចបន្តប្រកួតប្រជែងបាននៅក្នុងបរិយាកាស ដែលមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងវិស័យធនាគារ។ គោលការណ៍ស្តីពីប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ និងបុគ្គលិកផ្នែកលក់ ត្រូវបានកែលម្អនៅក្នុងឆ្នាំ២០២៣ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ប្រព័ន្ធប្រាក់រង្វាន់ផ្នែកតាមលទ្ធផលដ៏រឹងមាំ និងប្រកបដោយថាមវន្ត។

យើងតែងតែយកចិត្តទុកដាក់ពីសុខុមាលភាព និងសុខភាពរបស់បុគ្គលិកយើងជានិច្ច។ ធនាគារ ព្រីនស៍ ផ្តល់ការធានារ៉ាប់រងសុខភាព ធានារ៉ាប់រងអាយុជីវិត និងការស្នើសុំទូទាត់ថ្លៃចំណាយព្យាបាលជំងឺ ដែលមិនតម្រូវសម្រាកនៅពេទ្យរបស់បុគ្គលិក និងផ្តល់ការធានារ៉ាប់រងសុខភាពចំពោះអ្នកស្ថិតក្នុងបន្ទុកបុគ្គលិក។ នាយកដ្ឋានធនធានមនុស្ស និងវប្បធម៌បានផ្តួចផ្តើមបង្កើត PRINCE Fun Run និង WALK Group ដើម្បីផ្សព្វផ្សាយ និងជំរុញបុគ្គលិករបស់យើងរស់នៅប្រកបដោយសុខភាពល្អតាមរយៈការហាត់ប្រាណឱ្យបានទៀងទាត់ និងចូលរួមសកម្មភាពសប្បាយៗដូចជា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ជាដើម។ យើងក៏បានរៀបចំសិក្ខាសាលាតាមអនឡាញស្តីពី ជំងឺក្រពះពោះវៀន និងវិធីការពារដល់បុគ្គលិករបស់យើងផងដែរ។

ការជ្រើសរើសបុគ្គលិក និងការគ្រប់គ្រងលទ្ធផលការងារ

- **ការជ្រើសរើសបុគ្គលិក**

ដើម្បីធានាថា យើងអាចគាំទ្រអាជីវកម្មបានទាន់ពេលវេលាជាមួយនឹងវិធីសាស្ត្រត្រឹមត្រូវ ការវិភាគអំពីដំណើរការជ្រើសរើសបុគ្គលិកត្រូវបានធ្វើឡើងដើម្បីកំណត់ការសម្រួល និងកែលម្អ។ យើងបានធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងកម្រិតសេវាកម្មជាមធ្យម (SLA) ត្រឹម ៣៦ថ្ងៃធ្វើការ។ ជាលទ្ធផលនៅឆ្នាំ២០២៣ ពេលវេលាជាមធ្យមគឺ ត្រឹម ៣០ថ្ងៃធ្វើការ បើប្រៀបធៀបទៅនឹង SLA ៣៦ថ្ងៃ។

ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនៃការជ្រើសរើសបុគ្គលិកអោយកាន់តែរហ័ស យើងក៏បានកែលម្អកម្រិតនៃការអនុម័តសម្រាប់ការជ្រើសរើសបុគ្គលិកផងដែរ ដើម្បីធ្វើឱ្យរកាន់តែច្បាស់ និងងាយស្រួលសម្រាប់ការអនុវត្ត។

ធនាគារនឹងបន្តពង្រីកអាជីវកម្មរបស់ខ្លួន ហើយថែមទាំងទាក់ទាញអ្នកដែលមានជំនាញ និងសម្បូរបែបពីមជ្ឈដ្ឋាននានា ព្រមទាំងអនុវត្តយុទ្ធសាស្ត្រទាញយកបេក្ខជនដែលមានទេពកោសល្យយ៉ាងសកម្ម ដើម្បីបំពេញមុខតំណែងទំនេរសរុបចំនួន ៣០៨។

បន្ទាប់ពីក្លាយជាធនាគារពាណិជ្ជពេញលេញក្នុងខែកក្កដា ឆ្នាំ២០១៨ មក ធនាគារ ព្រីនស៍បាននឹងកំពុងផ្ដោតលើម៉ាកយីហោនិយោជក ដែលយើងមានបំណងធ្វើជានិយោជកនៃជម្រើសលំដាប់ មិនត្រឹមតែសម្រាប់នៅក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់អាស៊ី និងជុំវិញពិភពលោកជាមួយនឹងការដឹកនាំដ៏អស្ចារ្យរួមជាមួយការផ្តួចផ្តើមគំនិតដែលធ្វើអោយធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់ HR ចំនួន ២ ក្នុងឆ្នាំ២០២៣ ។



ពានរង្វាន់យីហោនិយោជកកម្ពុជាល្អបំផុតក្នុងឆ្នាំ២០២៣
ក្នុងខែមករា ឆ្នាំ២០២៣

ពានរង្វាន់ឧត្តមភាពធនធានមនុស្សសកល ពានរង្វាន់សម្រាប់
ការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ល្អបំផុត
ក្នុងខែកុម្ភៈ ឆ្នាំ២០២៣

ជាមួយនិងការផ្តួចផ្តើមថ្មីនៃម៉ាកយីហោការងារ យើងបានបង្កើត Career@prince តាមរយៈតេឡេក្រាម ដែលយើងចំណាយពេលត្រឹម ៦ខែ ដើម្បីទទួលបានចំនួនអ្នកគាំទ្រដល់ ៣.០០០នាក់។ ជាការតបស្នងវិញ យើងបានបង្កើនចំនួនបេក្ខជនដើម្បីបំពេញចន្លោះការងាររបស់យើង និងបានបម្រុងទុកក្រុមបេក្ខជនបន្ថែមទៀតសម្រាប់តួនាទីជំនួស។ សំខាន់ជាងនេះទៅទៀត ការផ្សព្វផ្សាយនេះក៏ផ្តល់នូវសក្តានុពលក្នុងការជំរុញបេក្ខជនអោយចូលរួមក្នុងព្រឹត្តិការណ៍ជ្រើសរើសបុគ្គលិករបស់យើង ដូចជា ពិព័រណ៍ការងារ ការសម្ភាសន៍ការងារនៅនឹងកន្លែងជាដើម។

• **ការគ្រប់គ្រងលទ្ធផលការងារ**

ដើម្បីគាំទ្រដល់ការរីកចម្រើនជាយុទ្ធសាស្ត្ររបស់ធនាគារក្នុងឆ្នាំ២០២៣ ការកំណត់ និងការវាយតម្លៃ KPI ប្រចាំឆ្នាំត្រូវបានកែសម្រួលដើម្បីធ្វើឱ្យកាន់តែត្រឹមត្រូវទៅកាន់ការអនុវត្តជាក់ស្តែង ស្តង់ដារ និងសមស្របទៅនឹងយុទ្ធសាស្ត្រអាជីវកម្ម។ ការកំណត់ KPI ត្រូវតែអនុវត្តតាម វិធីសាស្ត្រ SMART ដែលធានាថា បុគ្គលិកទាំងអស់កំណត់ KPIs ត្រឹមត្រូវ ដែលមិនត្រឹមតែផ្តល់លទ្ធផលដល់បុគ្គលិកម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាជីវកម្មផងដែរ។ ដើម្បីធានាថា និយោជិកអាចធ្វើតាមវិធីសាស្ត្ររបស់យើង យើងក៏បានបំពាក់ឱ្យពួកគេជាមួយនឹងការចែករំលែកចំណេះដឹងអំពីមូលហេតុ និងរបៀបធ្វើការរបស់ពួកគេដោយមានការគាំទ្របន្ថែមពីនាយកដ្ឋានបណ្តុះបណ្តាល និងអភិវឌ្ឍន៍បុគ្គលិកផ្ទៃក្នុងរបស់យើង រួមជាមួយនឹងដៃគូអាជីវកម្មធនធានមនុស្ស (HRBPs) ។

ការវាយតម្លៃប្រចាំឆ្នាំគឺជា របៀបរារាំងសំខាន់មួយដើម្បីផ្តោតលើអ្វីដែលយើងត្រូវធានានូវតម្លាភាព ក៏ដូចជាដើម្បីស្របតាមការគ្រប់គ្រងលទ្ធផលការងារដោយផ្អែកទៅលើលទ្ធផលជាចំបង។ យើងបានកែប្រែមាត្រដ្ឋានពិន្ទុរបស់យើង ដើម្បីស្របទៅតាមប្រតិបត្តិការ និងលទ្ធផលធនាគារ និងបុគ្គលម្នាក់ៗ។ បន្ទាប់ពីយុទ្ធសាស្ត្រថ្មីនៃការកែប្រែមាត្រដ្ឋានពិន្ទុ អ្នកគ្រប់គ្រងផ្ទាល់នឹងត្រូវទទួលខុសត្រូវចំពោះការអនុវត្តរបស់និយោជិត ដោយផ្តល់ការបង្ខិត ការត្រួតពិនិត្យយ៉ាងរឹងមាំលើការអនុវត្តប្រចាំថ្ងៃ ជាពិសេស បន្តចែករំលែកមតិស្តាប់នាដើម្បីលទ្ធផលការងារកាន់តែប្រសើរឡើង។

ដោយសារធនាគារ ត្រូវស័ក្តិសមផ្តោតលើការគ្រប់គ្រងលទ្ធផលការងារ ដោយផ្អែកទៅលើលទ្ធផលជាចំបង យើងក៏បានកែសម្រួលយុទ្ធសាស្ត្ររបស់យើងក្នុងការផ្តល់រង្វាន់ដល់អ្នកមានលទ្ធផលល្អ និងមានលទ្ធផលខ្ពស់ ខណៈដែលផែនការកែលម្អ (PIP) សម្រាប់អ្នកមានលទ្ធផលខ្សោយ និងការជូនដំណឹងអំពីការសម្រេចចិត្តទៅអ្នកមិនមានលទ្ធផលល្អ (PNP) ក៏ត្រូវបានបំពេញបន្ថែម។

ជាមួយនឹងភាពប្រសើរឡើងទាំងអស់នោះ ៩៩% នៃនិយោជិតដែលត្រូវបានជ្រើសរើសក្នុងឆ្នាំ២០២៣ បានឆ្លងកាត់ការងារសាកល្បងដោយជោគជ័យ នេះគឺជាលទ្ធផលដ៏កត់សំគាល់មួយ។

គម្រោងឌីជីថល

នៅឆ្នាំ២០២៣ កម្មវិធីPRINCE Mobile បានទទួលការផ្លាស់ប្តូរដ៏សំខាន់មួយ មិនត្រឹមតែការកែលម្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់ឡើងវិញនូវបទពិសោធន៍ធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជាផងដែរ។ ជំរុញដោយការប្តេជ្ញាចិត្តក្នុងការពង្រឹងផ្នែកហិរញ្ញវត្ថុ និងការច្នៃប្រឌិត កម្មវិធីPRINCE Mobile បានបោះជំហានដ៏អស្ចារ្យក្នុងការដាក់អ្នកប្រើប្រាស់ឱ្យគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេទាំងស្រុង។ របាយការណ៍នេះបង្ហាញពីរបៀបដែលដំណោះស្រាយឌីជីថលរបស់កម្មវិធីPRINCE Mobile មិនត្រឹមតែធ្វើឱ្យសេវាធនាគារមានភាពរលូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងអនាគតប្រកបដោយនិរន្តរភាពថែមទៀត។

ខាងក្រោមនេះជាលក្ខណៈពិសេសដែលយើងបានណែនាំ៖

- បទពិសោធន៍អ្នកប្រើប្រាស់កាន់តែប្រសើរឡើង៖ កម្មវិធីPRINCE Mobile V1.50 មានការរចនាបែបទំនើបទាន់សម័យ ដែលធ្វើអោយការរុករកកាន់តែមានភាពរិចរាងពេញលេញ និងភាពរីករាយ។
- ការគ្រប់គ្រងប័ណ្ណដែលប្រសើរឡើង៖ អ្នកប្រើប្រាស់អាចភ្ជាប់គណនីរហូតដល់បួន ជាមួយប័ណ្ណឥណទាន កំណត់ដែនកំណត់ចំណាយ និងផ្លាស់ប្តូរលេខសម្ងាត់ ទាំងអស់នៅលើកម្មវិធី!
- សេរីភាពលើប័ណ្ណនិម្មិត៖ រីករាយជាមួយភាពងាយស្រួលនៃការទូទាត់តាមអ៊ីនធឺណែតដោយប្រើប័ណ្ណនិម្មិត ទោះបីជាមិនមានប័ណ្ណជួសជុលក៏ដោយ។
- ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុសម្រាប់ទាំងអស់គ្នា៖ ឥឡូវនេះម្ចាស់គណនីរួមអាចធ្វើការទូទាត់ដោយឯករាជ្យ តាមKHQR ជំរុញការទទួលខុសត្រូវរួមគ្នា និងស្វ័យភាពហិរញ្ញវត្ថុ។
- ភាពងាយស្រួល និងការកាត់បន្ថយក្រដាស៖ អ្នកប្រើប្រាស់អាចទាញយករបាយការណ៍គណនីតាមពេលវេលាជាក់ស្តែងជាទម្រង់ PDF ដែលអាចចូលប្រើប្រាស់បានគ្រប់ពេលគ្រប់ទីកន្លែង។
- ការទូទាត់វិក្កយបត្រ & PPO៖ អ្នកប្រើប្រាស់អាចបង់វិក្កយបត្រដោយងាយស្រួលជាមួយនឹងការទូទាត់តាមពេលវេលាជាក់ស្តែងរួមបញ្ចូលគ្នាទៅកាន់ដៃគូផ្សេងៗ រួមទាំងសេវាកម្មរដ្ឋាភិបាល និងអ្នកចេញវិក្កយបត្រសំខាន់ៗផងដែរ។ មុខងារទូទាត់ទាំងនេះរួមមានការទូទាត់ទៅផ្លូវលេឿនលឿនភ្នំពេញ-ព្រះសីហនុ អគ្គិសនីកម្ពុជា (EDC) តាមពេលវេលាជាក់ស្តែងចំណាត់ថយន្ត L2R និងផ្សេងៗទៀត។
- ការសន្សំឆ្លាត៖ អ្នកប្រើប្រាស់អាចគ្រប់គ្រងគណនីសន្សំឆ្លាតដោយផ្ទាល់នៅលើកម្មវិធី។ ពួកគេអាចមើលព័ត៌មានលម្អិតបញ្ចូលទឹកប្រាក់ក្នុងគណនីរបស់ពួកគេ និងទទួលបានការជូនដំណឹងងាយស្រួលនៅក្នុងដៃរបស់ពួកគេ។

យើងជឿជាក់លើការពង្រឹងសមត្ថភាពប្រើប្រាស់របស់អតិថិជនច្រើនជាង ហើយប្តេជ្ញាចិត្តឆ្ពោះទៅរករដ្ឋភាពប្រកបដោយនិរន្តរភាព។ កម្មវិធីធនាគារកាត់បន្ថយការប្រើប្រាស់ក្រដាស និងផលប៉ះពាល់បរិស្ថានដោយការសម្រួលដំណើរការផ្ទៃក្នុង។

ខាងក្រោមនេះជាជំហានដែលយើងបានធ្វើដើម្បីធានាការទទួលខុសត្រូវផ្នែកបរិស្ថាន៖

- សេវាកម្ម Flexi៖ បដិវត្តន៍នៃដំណើរការស្វាគមន៍អតិថិជនរបស់កម្មវិធីPRINCE Bank លុបបំបាត់ភាពស្មុគស្មាញ។ ពួកគេបានបង្កើនភាពងាយស្រួលបន្ថែមទៀតដោយណែនាំការបើកគណនីក្រៅបណ្តាញតាមរយៈTablets ។

- ការផ្លាស់ប្តូរឌីជីថល៖ កម្មវិធីPRINCE Bank បានអនុវត្តដំណោះស្រាយផ្ទៃក្នុង ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ នេះរួមបញ្ចូលទាំងប្រព័ន្ធ eForm ដែលត្រូវបានកែលម្អជាមួយនឹងលក្ខណៈពិសេសដូចជាការផ្លាស់ប្តូរសំណើលំហូរ កំណត់ហេតុ ឆ្ពោះ និងមជ្ឈមណ្ឌលចែករំលែកទម្រង់ថ្មី។ លើសពីនេះ ប្រព័ន្ធទូទាត់ eProcess ដែលប្រសើរឡើងរបស់ពួកគេ ផ្តល់នូវរបាយការណ៍ដ៏ទូលំទូលាយសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែប្រសើរឡើង។ ទីបំផុត ពួកគេក៏បានបើកដំណើរការ PRINCE Wiki ដែលជាគេហទំព័រដែលបុគ្គលិកធនាគារ ព្រីនស៍ ទាំងអស់អាចចូលមើលព័ត៌មាន និងបច្ចុប្បន្នភាពទាំងអស់។

ដោយផ្ដោតលើការពង្រឹងអ្នកប្រើប្រាស់ ការដាក់បញ្ចូលហិរញ្ញវត្ថុ និងការទទួលខុសត្រូវផ្នែកបរិស្ថាន កម្មវិធីPRINCE Mobile កំពុងកំណត់ឡើងវិញនូវទិដ្ឋភាពធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ពួកគេប្តេជ្ញាចិត្តក្នុងការបង្កើតថ្មីជាបន្តបន្ទាប់ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏រឹងមាំ និងងាយស្រួលប្រើសម្រាប់ប្រទេសជាតិ។

គោលការណ៍ប្រតិបត្តិតាម

ដើម្បីអនុលោមតាមច្បាប់និងបទបញ្ជាជាធរមាន បទដ្ឋានវិជ្ជាជីវៈ និងក្រមសីលធម៌ និងដើម្បីធានាថាធនាគារអនុលោមបានពេញលេញ ធនាគារ ព្រីនស៍ ម.ក បានបង្កើតគោលនយោបាយអនុលោមតាម ស្របតាមប្រកាស ស្តីពី ការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីជួយអ្នកគ្រប់គ្រងនិងក្រុមប្រឹក្សាភិបាលក្នុងការកំណត់ វាស់វែង តាមដាន និងគ្រប់គ្រងហានិភ័យមិនអនុលោមតាមច្បាប់ និងលើកកម្ពស់ការគ្រប់គ្រងធនាគារឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលចេញដោយធនាគារជាតិនៃកម្ពុជា។

គោលនយោបាយនេះមានគោលបំណងបង្ហាញពីនីតិវិធីរបស់ធនាគារដែលកំណត់ទៅលើមុខងារប្រតិបត្តិតាម ដែលមានសារៈសំខាន់ក្នុងការកំណត់ រាយតម្លៃ និងបង្ហាញពីភាពអនុលោមតាម និងបង្ហាញពីហានិភ័យដែលទាក់ទងនឹងបទបញ្ញត្តិនានា។ គោលនយោបាយនេះនឹងជួយដល់ ធនាគារ ព្រីនស៍ ម.ក ក្នុងការកាត់បន្ថយ និងលុបបំបាត់ហានិភ័យនៃការបំពានទៅលើច្បាប់ បទប្បញ្ញត្តិ និង ក្រមសីលធម៌។

ការប្រឆាំងការ សម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអារុធមហាប្រល័យ (AML, CFT និង CPF)

ធនាគារ ព្រីនស៍ ម.ក មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអារុធមហាប្រល័យ “AML, CFT និង CPF” ដោយបង្កើតគោលនយោបាយ AML, CFT និង CPF ដើម្បីការពារធនាគារ ព្រីនស៍ ម.ក ពីការប្រព្រឹត្តិដោយចេតនា ឬដោយអចេតនាទាក់ទងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអារុធមហាប្រល័យ ដោយអនុលោមតាមច្បាប់ និងប្រកាសស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអារុធមហាប្រល័យ។ លើសពីនេះ ធនាគារបានវិនិយោគទៅលើប្រព័ន្ធបច្ចេកវិទ្យាដែលមានឈ្មោះថា “CORAL iSEM AML / CFT System” ដែលធ្វើស្វ័យប្រវត្តិកម្មការងារត្រួតពិនិត្យ និងធានាប្រសិទ្ធភាពនៃការកាត់បន្ថយហានិភ័យ និងការការពារការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអារុធមហាប្រល័យ។

សំខាន់ជាងនេះទៅទៀត ធនាគារមានកម្មវិធីបណ្តុះបណ្តាល ទាំងបុគ្គលិកថ្មី និងបុគ្គលិកដែលមានស្រាប់ ជាពិសេសបុគ្គលិកប្រតិបត្តិការទាំងអស់ត្រូវចូលរួមវគ្គបណ្តុះបណ្តាល AML, CFT និង CPF ក្នុងមួយឆ្នាំម្តង និងឆ្លងកាត់ការប្រលងសាកល្បងក្រោយការបណ្តុះបណ្តាល។ តម្រូវការនៃការបណ្តុះបណ្តាលនេះគឺជាយុទ្ធសាស្ត្រអនុលោមភាពមួយ ដើម្បីពង្រឹងការអប់រំ និងការយល់ដឹងរបស់បុគ្គលិកអំពី AML, CFT និង CPF ដែលជាការរារាំងដ៏សំខាន់ចំពោះការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់សេវាកម្ម និងផលិតផលរបស់ធនាគារដោយមិនត្រឹមត្រូវ។

គោលនយោបាយវិស្សលប្តូរវិង

ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការប្រព្រឹត្តិអាកប្បកិរិយាមិនសមរម្យ ឬសកម្មភាពអសីលធម៌ណាមួយដែលអាចនឹងកើតឡើងគ្រប់ពេល និងដើម្បីអនុវត្តស្របតាមប្រកាសស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ធនាគារ ព្រីនស៍ ម.ក បានបង្កើតគោលនយោបាយវិស្សលប្តូរវិង ដើម្បីកំណត់អ្នកទទួលខុសត្រូវ និងទទួលព័ត៌មានពីនិយោជិតដែលមានបញ្ហាធ្ងន់ធ្ងរតាមរយៈការបង្កើតបណ្តាញទំនាក់ទំនងសុវត្ថិភាពដែលនេះជួយឱ្យនិយោជិតអាចធ្វើការរាយការណ៍អំពី បញ្ហាធ្ងន់ធ្ងរទាក់ទងនឹងការអនុវត្តអាកប្បកិរិយាមិនសមរម្យដែលអាចនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សកម្មភាពរបស់ធនាគារ។


គោលនយោបាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់និយោជិតឱ្យលើកឡើងពី បញ្ហាធ្ងន់ធ្ងរនៅខាងក្នុងដោយគ្មានការភ័យខ្លាចការសងសឹក ជាមួយនឹងការទទួលខុសត្រូវ និងប្រសិទ្ធភាពជាជាងការមើលទៅលើបញ្ហាឬរាយការណ៍ទៅខាងក្រៅ។ គោលនយោបាយនេះក៏នឹងជួយដល់គណៈគ្រប់គ្រងក្នុងការចាត់វិធានការដោះស្រាយ ឬការពារការប្រព្រឹត្តមិនត្រឹមត្រូវណាមួយឱ្យបានទាន់ពេលវេលា។ ជាការសំខាន់ផងដែរ ដែលការអនុវត្តគោលនយោបាយនេះត្រូវធ្វើឡើងដោយមានតម្លាភាពនិងទំនួលខុសត្រូវ (ដូច្នេះនិយោជិតទុកចិត្តលើដំណើរការនេះ) ដែលធានានូវការសម្ងាត់របស់អ្នករាយការណ៍ និងព័ត៌មានដែលបានរាយការណ៍។

០៣

រចនាសម្ព័ន្ធធនាគារ

រចនាសម្ព័ន្ធរបស់ស្ថាប័ន	៤៣
អភិបាលកិច្ចសាធារណៈ	៤៥
ភាគទុនិក	៤៥
ក្រុមប្រឹក្សាភិបាល	៤៦
ប្រតិភូបញ្ជាក់អភិបាល	៥៣
ប្រតិភូបទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល	៥៨
ប្រតិភូបញ្ជាក់ដឹកនាំជាន់ខ្ពស់	៥៩

រចនាសម្ព័ន្ធរបស់ស្ថាប័ន



អភិបាលកិច្ចសាជីវកម្ម

ធនាគារយល់ច្បាស់ពីសារប្រយោជន៍របស់អភិបាលកិច្ច ដែលមានប្រសិទ្ធភាពចំពោះដំណើរការដ៏ត្រឹមត្រូវសម្រាប់ធនាគារ។ ដូច្នេះ ធនាគារ ព្រីនស៍ ម.ក បានជ្រើសយកការអនុវត្តដ៏ប្រសើររបស់អភិបាលកិច្ចសាជីវកម្មក្នុងវិស័យធនាគារ ជាមួយនឹងយន្តការពិនិត្យ និងសមតុល្យដែលក្រុមប្រឹក្សាភិបាលពិនិត្យប្រតិបត្តិការធុរកិច្ច ដែលដំណើរការដោយគណៈគ្រប់គ្រង។ ធនាគារ ព្រីនស៍ ម.ក បានរៀបចំនូវរចនាសម្ព័ន្ធក្នុងការធានាឱ្យបាននូវការបែងចែកនូវតួនាទីរវាងមុខងាររបស់ធុរកិច្ច ដែលគ្រប់គ្រងផ្ទាល់លើប្រតិបត្តិការធុរកិច្ច និងមុខងារត្រួតពិនិត្យរួមមានផ្នែកប្រតិបត្តិតាម និងហានិភ័យដែលពិនិត្យដេញដោលដោយឯករាជ្យលើមុខងារធុរកិច្ច និងរាយការណ៍ផ្ទាល់ទៅគណៈកម្មការដែលស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាល (Board Committee) ដែលរួមមានគណៈកម្មការហានិភ័យ និងផលិតផលថ្មី និងគណៈកម្មការសរនកម្ម និងប្រតិបត្តិតាម។ លើសពីនេះ មុខងារសរនកម្មផ្ទៃក្នុងធ្វើការធានាដោយត្រួតពិនិត្យមើលលើការគ្រប់គ្រងរបស់មុខងារធុរកិច្ច និងពិនិត្យផ្នែកប្រតិបត្តិតាម និងហានិភ័យ ហើយរាយការណ៍ផ្ទាល់ជូនគណៈកម្មការដែលស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាល(Board Committee) តាមរយៈគណៈកម្មការសរនកម្ម និងប្រតិបត្តិតាម។

ក្រមសីលធម៌

ជំនឿទុកចិត្តដែលអតិថិជន និងសាធារណៈជនមានចំពោះធនាគារ គឺសំខាន់សម្រាប់កំណើនជាបន្តបន្ទាប់ និងភាពជោគជ័យរបស់ ធនាគារ។ ធនាគារ ព្រីនស៍ ម.ក ប្រតិបត្តិយ៉ាងសកម្ម និងអនុលោមតាមក្រមសីលធម៌រួមមាន អភិបាល បុគ្គលិក អ្នកចុះកិច្ចសន្យា និងអ្នកផ្គត់ផ្គង់ដែលតម្រូវឱ្យទទួលស្គាល់ និងអនុវត្តនូវក្រមសីលធម៌របស់ធនាគារ ព្រីនស៍ ម.ក និងតម្រូវឱ្យប្រតិបត្តិតាមយ៉ាងតឹងរឹង។

ភាគទុនិក

បច្ចុប្បន្ន ធនាគារ ព្រីនស៍ ម.ក មានភាគទុនិកចំនួន ០២រូប។

អ្នកឧកញ៉ា ចេន ហ៊ឺ ជាពលរដ្ឋកម្ពុជា និងជាភាគទុនិកដែលមានទុនច្រើនបំផុតនៃធនាគារ ព្រីនស៍ ម.ក។ ក្នុងនាមជាភាគទុនិក លោកចូលរួមក្នុងដំណើរការសម្រេចចិត្តស្នូលរបស់ធនាគារ រួមមានបង្កើនដើមទុនចុះបញ្ជី និងពង្រីកប្រតិបត្តិការធុរកិច្ចលើទីផ្សារ។

លោក ហុយ ឆាយ ជាពលរដ្ឋកម្ពុជា និងជាភាគទុនិកម្នាក់ទៀតរបស់ធនាគារ ព្រីនស៍ ម.ក។ លោកជាសហគ្រិនពូកែមួយរូបជាមួយជំនាញក្នុងការធ្វើវិនិយោគក្នុងវិស័យផ្សេងៗដូចជា អចលនៈទ្រព្យ សណ្ឋាគារ រមណីយដ្ឋាន ការគ្រប់គ្រង និងអភិវឌ្ឍភោជនីយដ្ឋាន បច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងវិស័យដឹកជញ្ជូន។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសមាជិកចំនួន ៦នាក់ ហើយក្នុងនោះ ៣រូបជា អភិបាលឯករាជ្យ ហើយអភិបាលទាំងអស់ត្រូវតែងតាំងដោយភាគទុនិក។

ក្រុមប្រឹក្សាភិបាលជាស្ថាប័នដែលធ្វើការសម្រេចចិត្តចុងក្រោយគេ លើកលែងលើបញ្ហាមួយចំនួន ដែលតម្រូវឱ្យមានការយល់ព្រមពីភាគទុនិកដូចដែលបានចែងក្នុងលក្ខន្តិកៈក្រុមហ៊ុន និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវទាំងស្រុងលើការដឹកនាំ គ្រប់គ្រង ចង្អុលបង្ហាញ និងពិនិត្យលើដំណើរប្រតិបត្តិការទាំងមូលរបស់ធនាគារ ព្រមទាំងពង្រឹងនូវស្តង់ដារគណនេយ្យភាព ដើម្បីឱ្យគណៈគ្រប់គ្រងប្រតិបត្តិទូទំនួលខុសត្រូវប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ក្រុមប្រឹក្សាភិបាលជួបប្រជុំរៀងរាល់ត្រីមាស និងជួបប្រជុំនៅពេលណាមួយផ្សេងទៀតប្រសិនបើក្រុមប្រឹក្សាភិបាលយល់ថាចាំបាច់ ហើយក្រុមប្រឹក្សាភិបាលអនុវត្តវិធីសាស្ត្រនៃការធ្វើសេចក្តីសម្រេចរួមលើគ្រប់ការវិនិច្ឆ័យទាំងអស់។

ជាមួយនឹងកិច្ចប្រឹងប្រែងនេះក្រុមប្រឹក្សាភិបាលទទួលបានអត្ថប្រយោជន៍ពីចំណេះដឹងដ៏ស៊ីជម្រៅ និងការរួមចំណែកពីសំណាក់អភិបាលនីមួយៗ នៅគ្រប់វិស័យទាំងអស់របស់ធុរកិច្ច និងប្រតិបត្តិការរបស់ធនាគារ។ បន្ថែមលើទេពកោសល្យជំនាញដ៏ទូលំទូលាយរបស់អភិបាលទាំងអស់ អភិបាលឯករាជ្យក៏ផ្តល់នូវការវិនិច្ឆ័យឯករាជ្យលើការពិភាក្សាពីបញ្ហាគន្លឹះទាក់ទងនឹងយុទ្ធសាស្ត្រ ការធ្វើសរនកម្ម ដំណើរប្រតិបត្តិការ និងហានិភ័យ។

ក្រុមប្រឹក្សាភិបាល តែងតែធានាបានលើការប្រតិបត្តិតាមនិយ័តកម្មដែលបានកំណត់ដោយច្បាប់ និងបទបញ្ញត្តិ ជាពិសេសទាក់ទងទៅនឹងប្រកាសទាំងអស់ដែលបានដាក់ចេញដោយធនាគារជាតិកម្ពុជា (NBC)។

ក្នុងន័យនេះ រចនាសម្ព័ន្ធ និងសមាសភាពនៃក្រុមប្រឹក្សាភិបាល គឺស្របតាមលក្ខខណ្ឌតម្រូវការរបស់ធនាគារជាតិ។ នេះដើម្បីធានាឱ្យបានថាធនាគារ ទទួលប្រយោជន៍ពីសមតុល្យលើសមត្ថកិច្ច បង្កើនគណនេយ្យភាព និងសមត្ថភាពឱ្យប្រសើរឡើងសម្រាប់ការសម្រេចចិត្តប្រកបដោយភាពឯករាជ្យ។

ក្រុមប្រឹក្សាភិបាលជឿជាក់ថា អភិបាលកិច្ចសាជីវកម្មដ៏រឹងមាំ គឺជាកត្តាដ៏សំខាន់ និងមានអត្ថប្រយោជន៍ក្នុងការអនុវត្តបេសកកម្មរបស់ធនាគារដោយជោគជ័យ។ ក្របខណ្ឌអភិបាលកិច្ចរបស់ធនាគារ ត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើមូលដ្ឋាននៃគោលការណ៍របស់ប្រកាសលេខ ធ-៧-០៨-២១១ ស្តីពីអភិបាលកិច្ចនៅតាមបណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ (ប្រកាសស្តីពីអភិបាលកិច្ច) ប្រកាសលេខ ធ៧-០៨-២១២ ប្រ.ក ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្របសម្រាប់បុគ្គលដាក់ពាក្យស្នើសុំ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងប្រកាសលេខធ៧-១០-១៧២ ប្រ.ក ស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១០ (ប្រកាសស្តីពីការត្រួតពិនិត្យផ្ទៃក្នុង) ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ជាមួយនឹងការអនុវត្តនៃអភិបាលកិច្ចសាជីវកម្មជាអន្តរជាតិ និងមានលក្ខណៈល្អប្រសើរ។

គណៈកម្មការជាន់ខ្ពស់បីត្រូវបង្កើតឡើងដូចខាងក្រោម៖

គណៈកម្មការសរនកម្ម និងប្រតិបត្តិតាម

សមាសភាព

- | | |
|----------------------------|--|
| • លោក ចេន សំវិសុទ្ធ | ជាប្រធាន (អភិបាលឯករាជ្យ មិនប្រតិបត្តិ) |
| • លោក Muhammad Bin Ibrahim | ជាសមាជិក (អភិបាលឯករាជ្យ មិនប្រតិបត្តិ) |
| • លោក ហុយ ឆាយ | ជាសមាជិក |

ក្នុងនាម និងទំនួលខុសត្រូវ

ក. ដំណើរការផ្ទៃក្នុង និងការគ្រប់គ្រង

- ១. អនុម័តលើគោលការណ៍ គោលនយោបាយ ដំណើរការ និងក្របខណ្ឌត្រួតពិនិត្យសម្រាប់ការគ្រប់គ្រងប្រតិបត្តិការធុរកិច្ចរបស់ធនាគារ។
- ២. ពិនិត្យលើភាពត្រឹមត្រូវនៃការត្រួតពិនិត្យផ្ទៃក្នុង រួមទាំងត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិកិច្ច ដែលបង្កើតឡើងដោយគណៈគ្រប់គ្រងធនាគារ។
- ៣. គណៈកម្មការសវនកម្មនិងប្រតិបត្តិកិច្ច ត្រូវធានាថាការពិនិត្យមើលប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង គឺត្រូវធ្វើជាប្រចាំ។
- ៤. ពិនិត្យលើការប្រតិបត្តិកិច្ចរបស់បទបញ្ញត្តិ និងក្រមសីលធម៌របស់ធនាគារ។ ពិចារណាលើគំហើញសំខាន់ៗដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតផ្ទៃក្នុងណាមួយក្នុងការគ្រប់គ្រងភាពទន់ខ្សោយ ការបន្លំ ឬការប្រព្រឹត្តក្រមអសីលធម៌ និងការឆ្លើយតបរបស់គណៈគ្រប់គ្រង (ក្នុងករណីអវត្តមានរបស់គណៈគ្រប់គ្រង)។
- ៥. ដឹកនាំអង្គភាពដែលពាក់ព័ន្ធដើម្បីធ្វើបច្ចុប្បន្នភាព គណៈកម្មការសវនកម្មនិងប្រតិបត្តិកិច្ច ហើយផ្តល់យោបល់ពីផលដែលអាចកើតមានឡើង ឬកើតមានជាក់ស្តែងនៃការផ្លាស់ប្តូរនិយ័តកម្ម។
- ៦. ផ្តល់អនុសាសន៍ត្រឹមត្រូវ ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមានដែលចំណុចខាងលើអាចកើតមានចំពោះប្រតិបត្តិការធនាគារ ឬប្រើប្រាស់កាលានុវត្តន៍ភាពដែលផ្តល់ឱ្យ។

ខ. របាយការណ៍ហិរញ្ញវត្ថុ

ពិនិត្យលើដំណើរនៃការធ្វើរបាយការណ៍ និងការប្រកាសព័ត៌មានហិរញ្ញវត្ថុ ដើម្បីប្រាកដថារបាយការណ៍ហិរញ្ញវត្ថុគឺត្រឹមត្រូវគ្រប់គ្រាន់ និងប្រកបដោយភាពជឿជាក់។ ទាំងនេះរួមមាន៖

- ១. ពិនិត្យគោលនយោបាយគណនេយ្យ។
- ២. ពិនិត្យបញ្ជាចម្បងៗនៃរបាយការណ៍ និងការវិនិច្ឆ័យដើម្បីធានាឱ្យបាននូវសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុ។
- ៣. រាយការណ៍ជូនក្រុមប្រឹក្សាភិបាលជាបន្ទាន់ នូវបញ្ហាទាំងអស់ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុ។
- ៤. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំមុនការដាក់ជូនក្រុមប្រឹក្សាភិបាលដោយផ្តោតសំខាន់លើ៖

- ការផ្លាស់ប្តូរទាំងឡាយណាដែលអាចកើតមានឡើងចំពោះគោលនយោបាយ និងគោលការណ៍គណនេយ្យ។
- ការចុះបញ្ជីគណនេយ្យចម្បងៗដោយផ្អែកលើការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។
- ភាពមិនត្រឹមត្រូវ ប្រសិនបើមានក្នុងសេចក្តីព្រាងនៃរបាយការណ៍សវនកម្ម។
- ការកែតម្រូវសំខាន់ៗដែលកើតចេញពីការធ្វើសវនកម្ម។
- លិខិតតំណាងទៅកាន់សវនករ។
- សេចក្តីសន្និដ្ឋានពីកង្វល់។
- ការប្រតិបត្តិកិច្ចស្តង់ដារគណនេយ្យ។
- ការប្រតិបត្តិកិច្ចលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និងបញ្ញត្តិស្តីពីរបាយការណ៍ហិរញ្ញវត្ថុ។
- ប្រតិបត្តិការរាងកាយពាក់ព័ន្ធ តួយ៉ាង ប្រតិបត្តិការជាមួយភាគីជុំវិញម៉ាកយីហោ ឬគណៈគ្រប់គ្រង បណ្តាក្រុមហ៊ុនពាក់ព័ន្ធដទៃទៀត ឬសាច់ញាតិ ។ល។ ដែលអាចបង្កឱ្យមានទំនាស់ផលប្រយោជន៍នាពេលអនាគត។

គ. សវនកម្មដោយសវនករឯករាជ្យ

- ១. ពិនិត្យទំហំការងារ និងតម្លៃប្រសិទ្ធភាពរបស់សវនកម្ម និងឯករាជ្យភាព និងអព្យាក្រឹតភាពរបស់សវនករឯករាជ្យ។ ដោយសវនករផ្តល់សេវាកម្មច្រើនផងដែរ ក្រៅពីសេវាកម្មសវនកម្ម។ គណៈកម្មការសវនកម្ម និងប្រតិបត្តិកិច្ច គួររក្សានូវទំហំនៃសេវាកម្មក្រោមការត្រួតពិនិត្យ ការរិះរកតុល្យភាពលើការរក្សាអព្យាក្រឹតភាព និងតម្លៃនៃការចំណាយ។
- ២. ផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាលលើការតែងតាំង ការតែងតាំងសារជាថ្មី និងការដកតំណែងសវនករឯករាជ្យ ព្រមទាំងអនុម័តយល់ព្រមលើកម្រៃ និងខ្លឹមសារនៃកិច្ចសន្យាជាមួយនឹងសវនករឯករាជ្យ។
- ៣. ពិនិត្យលទ្ធផលនៃការធ្វើសវនកម្មជាមួយនឹងសវនករឯករាជ្យ ដោយពិចារណាលើលិខិតពីគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសវនករឯករាជ្យ និងចម្លើយតបរបស់គណៈគ្រប់គ្រងចំពោះការរកឃើញ និងការផ្តល់អនុសាសន៍។

ឃ. សវនកម្មផ្ទៃក្នុង

- ១. ពិនិត្យនូវទំហំសកម្មភាព និងប្រសិទ្ធភាពរបស់មុខងារសវនកម្មផ្ទៃក្នុង។
- ២. ពិនិត្យផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ និងធានាថាមុខងារសវនកម្មផ្ទៃក្នុងមានធនធានគ្រប់គ្រាន់ និងមានសិទ្ធិចូលយកព័ត៌មានរបស់ស្ថាប័ន។
- ៣. ពិនិត្យរបាយការណ៍ប្រចាំត្រីមាស និងអនុសាសន៍ពីសវនករផ្ទៃក្នុង ហើយធានាឱ្យបាននូវវិធានការត្រឹមត្រូវចំណាត់ការដោយគណៈគ្រប់គ្រងស្របតាមកាលកំណត់។
- ៤. ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលលើការតែងតាំងឬការដកតំណែងនាយកប្រតិបត្តិទទួលបន្ទុកលើមុខងារសវនកម្មផ្ទៃក្នុង។
- ៥. ពិនិត្យឡើងវិញការរកឃើញនៃការស៊ើបអង្កេតផ្ទៃក្នុង ដោយសវនករផ្ទៃក្នុងលើបញ្ហាសង្ស័យដែលពាក់ព័ន្ធនឹងការបន្ត ភាពមិនប្រក្រតី និងភាពបរាជ័យនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងលើបញ្ហាចម្បង និងការរាយការណ៍ជូនក្រុមប្រឹក្សាភិបាល។

ង. ការងារប្រតិបត្តិតាម

- ១. តាមដាន និង ត្រួតពិនិត្យជាប្រចាំ នូវការអនុវត្តតាមច្បាប់ និងបទដ្ឋានគតិយុត្ត ដែលត្រូវអនុវត្តចំពោះអាជីវកម្ម និងប្រតិបត្តិការរបស់ធនាគារ រួមមានប៉ុន្តែមិនកម្រិតត្រឹមតែ ការត្រួតពិនិត្យលើការប្រឆាំងនឹងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម និងត្រូវរាយការណ៍ជូនក្រុមប្រឹក្សាភិបាលឱ្យបានទៀងទាត់ចំពោះរាល់បញ្ហាដែលមិនបានអនុវត្តតាម ដោយភ្ជាប់មកជាមួយនឹងការផ្តល់មតិយោបល់ ឬ សកម្មភាពដែលត្រូវកែតម្រូវ។
- ២. ត្រួតពិនិត្យប្រតិបត្តិការជាមួយនឹងសម្ព័ន្ធព្យាបាល និង ស្ថានភាពទំនាស់ផលប្រយោជន៍ ដែលអាចកើតមានឡើងនៅក្នុងធនាគារ រួមមាន ប្រតិបត្តិការ នីតិវិធី ឬ វិធីក្នុងការអនុវត្តសក្ខីភាពដែលអាចជាចំណោទសួរដល់សុចរិតភាពរបស់គណៈគ្រប់គ្រង។

ច. ផ្សេងៗ

- ១. សម្របសម្រួលជាមួយគណៈកម្មការហានិភ័យនិងផលិតផលថ្មី ដើម្បីធានាថាផែនការសង្គ្រោះធុរកិច្ចត្រូវបានអនុវត្តដោយប្រសិទ្ធភាព។
- ២. ប្រតិបត្តិការតួនាទី និងសកម្មភាពផ្សេងៗដែលក្រុមប្រឹក្សាភិបាលពិចារណាថាសាកសមក្នុងខ្លឹមសារយោង។

គណៈកម្មការហានិភ័យ និងផលិតផលថ្មី

សមាសភាព	
- លោក Muhammad Bin Ibrahim - លោក ស៊ឹម ហ៊ុយឈ័ង - លោក ហុយ ឆាយ	- ជាប្រធាន (អភិបាលឯករាជ្យ មិនប្រតិបត្តិ) - ជាសមាជិក (អភិបាលឯករាជ្យ មិនប្រតិបត្តិ) - ជាសមាជិក
តួនាទី និងទំនួលខុសត្រូវ	

ក. ហានិភ័យ

- ១. ពិនិត្យឡើងវិញនូវរបាយការណ៍របស់គណៈគ្រប់គ្រងដែលលម្អិតពីភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពទាំងស្រុងនៃមុខងារគ្រប់គ្រងហានិភ័យរបស់ធនាគារ និងការអនុវត្តដោយគណៈគ្រប់គ្រង ហើយនិងរបាយការណ៍លើការត្រួតពិនិត្យផ្ទៃក្នុងអនុសាសន៍ និងបញ្ជាក់ពីវិធានការត្រឹមត្រូវដែលបានធ្វើចំណាត់ការ។
- ២. ពិនិត្យឡើងវិញនូវទស្សនវិជ្ជាលើហានិភ័យ ក្របខណ្ឌ យុទ្ធសាស្ត្រ និងគោលនយោបាយដែលបានណែនាំដោយគណៈគ្រប់គ្រង ដោយធានានូវការប្រតិបត្តិតាមគោលនយោបាយ និងលក្ខណៈហានិភ័យទូទៅរបស់ស្ថាប័ន។ ហានិភ័យក្នុងនាយកដ្ឋាន រួមមានហានិភ័យទីផ្សារ ហានិភ័យឥណទាន ហានិភ័យសន្ទនីយភាព ហានិភ័យប្រតិបត្តិការ និងហានិភ័យពាណិជ្ជកម្ម។
- ៣. ពិនិត្យឡើងវិញភាពគ្រប់គ្រាន់នៃការធានារ៉ាប់រង។
- ៤. ពិនិត្យឡើងវិញការកំណត់អត្តសញ្ញាណ និងវិធីសាស្ត្ររាស់រងហានិភ័យ។
- ៥. មានការយកចិត្តទុកដាក់ខ្ពស់លើគោលការណ៍អភិបាលកិច្ច និងក្រមប្រតិបត្តិល្អឥតខ្ចោះ។

- ៦. លម្អិតលើចំណុចដែលត្រូវបោះផ្សាយក្នុងរបាយការណ៍ប្រចាំឆ្នាំពាក់ព័ន្ធនឹងសកម្មភាពរបស់គណៈកម្មការហានិភ័យរួមបញ្ចូលទាំងក្របខណ្ឌហានិភ័យ និងវិធីសាស្ត្រ។
- ៧. ទទួលយកដំបូន្មានឯករាជ្យពីខាងក្រៅជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ប្រសិនបើចាំបាច់។
- ៨. បង្កើតអនុគណៈកម្មការហានិភ័យចេញពីសមាជិកភាពរបស់ខ្លួន ដើម្បីដោះស្រាយទិដ្ឋភាពដាក់លាក់នៃភារកិច្ចរបស់ខ្លួន។
- ៩. ពិនិត្យ និងរាយការណ៍លើភាពគ្រប់គ្រាន់នៃគោលនយោបាយគ្រប់គ្រងហានិភ័យ និងក្របខ័ណ្ឌក្នុងការកំណត់អត្តសញ្ញាណការរាស់ស្ទង់ និងការតាមដាន ការគ្រប់គ្រងលើហានិភ័យ និងវិសាលភាពដែលការធ្វើប្រតិបត្តិការមានប្រសិទ្ធភាព។
- ១០. ធានាថាទស្សនៈ ធនធាន និងប្រព័ន្ធត្រូវបានដាក់សម្រាប់ការគ្រប់គ្រងហានិភ័យ ឧទាហរណ៍៖ ធានាថាបុគ្គលិកមានទំនួលខុសត្រូវសម្រាប់អនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ និងអនុវត្តតួនាទីទាំងនោះដោយឯករាជ្យតាមសកម្មភាពហានិភ័យដើមរបស់ធនាគារ។
- ១១. ត្រួតពិនិត្យឡើងវិញនូវរបាយការណ៍តាមពេលវេលាពីនាយកដ្ឋានគ្រប់គ្រងហានិភ័យអំពីហានិភ័យដែលបានដាក់ជូនសមាសភាពមុខងារហានិភ័យ និងសកម្មគ្រប់គ្រងហានិភ័យ។

ខ. ផលិតផលថ្មី

- ១. ពិនិត្យឡើងវិញ និងណែនាំផលិតផលថ្មី រួមបញ្ចូលតែមិនកំណត់នូវមុខងារ បញ្ញត្តិ និងលក្ខខណ្ឌ យុទ្ធសាស្ត្រ និងផ្នែកគោលដៅ ក៏ដូចជាយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ គោលនយោបាយ និងភាពទ្រាំទ្រហានិភ័យសម្រាប់ការយល់ព្រមរបស់គណៈកម្មការហានិភ័យ និងផលិតផលថ្មី និងការអនុម័តរបស់ក្រុមប្រឹក្សាភិបាល។
- ២. តាមដាន និងត្រួតពិនិត្យការអនុវត្តរបស់ផលិតផលថ្មីដែលបានណែនាំទៅកាន់អតិថិជន និងធានាថាផលិតផលដែលបានណែនាំនោះមានភាពស៊ីសង្វាក់គ្នានឹងយុទ្ធសាស្ត្រគោលដៅរយៈពេលវែង និងរយៈពេលខ្លីដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។
- ៣. ដើម្បីតាមដាន និងរាយការណ៍លើលក្ខខណ្ឌអាជីវកម្ម និងការអភិវឌ្ឍក្នុងទីផ្សារហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋានកំពុងរីកចម្រើននិងរាយការណ៍ផលប៉ះពាល់ដែលកើតចេញពីការផ្លាស់ប្តូរនៃច្បាប់ និងបទប្បញ្ញត្តិ។

គណៈកម្មការ ការតែងតាំង និង ប្រាក់ឈ្នួល

សមាសភាព	
- លោក ស៊ឹម ហ៊ុយឈ័ង - លោក ហុយ ឆាយ - លោក ចេន សំវិសុទ្ធ	- ជាប្រធាន (អភិបាលឯករាជ្យ មិនប្រតិបត្តិ) - ជាសមាជិក - ជាសមាជិក (អភិបាលឯករាជ្យ មិនប្រតិបត្តិ)
តួនាទី និងទំនួលខុសត្រូវ	

- ក. ដើម្បីបង្កើតតម្រូវការអប្បបរមាសម្រាប់ក្រុមប្រឹក្សាភិបាល ដូចជា តម្រូវឲ្យមានជំនាញចម្រុះ បទពិសោធន៍ លក្ខណៈសម្បត្តិ និងសមត្ថភាពស្នូលដែលតម្រូវឲ្យមានសម្រាប់ធ្វើជាអភិបាល។
- ខ. ដើម្បីបង្កើតតម្រូវការអប្បបរមាសម្រាប់នាយកប្រតិបត្តិ និងសម្រាប់សមាជិកគណៈកម្មការប្រតិបត្តិ និង
- គ. ដើម្បីបង្កើតយន្តការសម្រាប់រាយការណ៍ជាផ្លូវការលើប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាភិបាលទាំងមូល និងការចូលរួមចំណែករបស់អភិបាលនីមួយៗលើប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាភិបាល ការចូលរួមចំណែករបស់អនុគណៈកម្មការនានារបស់ក្រុមប្រឹក្សាភិបាល និងការអនុវត្តការងាររបស់នាយកប្រតិបត្តិ និងសមាជិករបស់គណៈកម្មការប្រតិបត្តិនានា និង
- ឃ. ដើម្បីផ្តល់យោបល់ណែនាំ និងរាយការណ៍លើអ្នកដែលត្រូវតែងតាំងសម្រាប់ភាពជាអភិបាល សមាជិកគណៈកម្មការនៃក្រុមប្រឹក្សាភិបាល ក៏ដូចជាអ្នកដែលត្រូវតែងតាំងសម្រាប់ធ្វើជានាយកប្រតិបត្តិ និងសមាជិករបស់គណៈកម្មការប្រតិបត្តិ។
- ង. ដើម្បីរាយការណ៍លើអភិបាលសម្រាប់ការតែងតាំងធ្វើជាអភិបាលឡើងវិញ មុននឹងដាក់ពាក្យស្នើសុំការយល់ព្រមពីធនាគារជាតិនៃកម្ពុជា (NBC) ។
- ច. ដើម្បីត្រួតពិនិត្យសមាសភាពទូទៅនៃក្រុមប្រឹក្សាភិបាល ទាក់ទងនឹងភាពសមរម្យនៃទំហំ និងជំនាញ និងសមាភាពរវាងអភិបាលប្រតិបត្តិ អភិបាលមិនប្រតិបត្តិ និងអភិបាលឯករាជ្យ តាមរយៈការការពិនិត្យឡើងវិញប្រចាំឆ្នាំ។
- ឆ. ដើម្បីត្រួតពិនិត្យលើការតែងតាំង ផែនការបន្តរេនរបស់គណៈគ្រប់គ្រង និងការរាយការណ៍លើការអនុវត្តការងាររបស់គណៈគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ និង
- ជ. ដើម្បីផ្តល់យោបល់អំពីក្របខណ្ឌនៃប្រាក់ឈ្នួលរបស់អភិបាល នាយកប្រតិបត្តិ និងគណៈគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ សម្រាប់ទទួលបានការអនុម័តយល់ព្រមពីក្រុមប្រឹក្សាភិបាល ។
- ឈ. ដើម្បីផ្តល់យោបល់លើកញ្ចប់ប្រាក់ឈ្នួលដាក់លាក់សម្រាប់អភិបាលប្រតិបត្តិ នាយកប្រតិបត្តិ និងសមាជិកគណៈកម្មការប្រតិបត្តិ។

គណៈកម្មការប្រតិបត្តិ

តួនាទី និងទំនួលខុសត្រូវ

គណៈកម្មាធិការប្រតិបត្តិ (EXCO) មានតួនាទីជាអ្នកធ្វើសេចក្តីសម្រេចចិត្តខ្ពស់បំផុតក្នុងកម្រិតគណៈគ្រប់គ្រងរបស់ធនាគារ។ លើសពីនេះគណៈកម្មាធិការគ្រប់គ្រងរបស់ធនាគារ គឺជាគណៈកម្មាធិការបន្ថែមដែលត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលក្នុងការបំពេញភារកិច្ច និងទំនួលខុសត្រូវរបស់គណៈកម្មាធិការប្រតិបត្តិ។ គណៈកម្មាធិការទាំងនោះរួមមាន គណៈកម្មាធិការយុទ្ធសាស្ត្រ គណៈកម្មាធិការធនធានមនុស្ស (HRC) គណៈកម្មាធិការ គ្រប់គ្រងហានិភ័យ (RMC) គណៈកម្មាធិការឥណទាន (CC) គណៈកម្មាធិការត្រួតពិនិត្យគុណភាពឥណទាន (CQC) គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និង អកម្ម (ALCO) និង គណៈកម្មាធិការគ្រប់គ្រងគម្រោងបច្ចេកវិទ្យា (TSC)។

នៅកម្រិតគណៈគ្រប់គ្រងប្រតិបត្តិ សមាសភាពគណៈកម្មការរួមមាន៖

- ១. **លោក ហ៊ិន សុរេនា** ប្រធាននាយកប្រតិបត្តិ ៖ ជាប្រធានគណៈកម្មការប្រតិបត្តិ
- ២. **លោក Looi Kok Soon** អនុប្រធាននាយកប្រតិបត្តិ ៖ ជាសមាជិក
- ៣. **លោក Ngow E Van** នាយកប្រតិបត្តិធនធានមនុស្សនិងវប្បធម៌ ៖ ជាសមាជិក
- ៤. **លោក Liong Khai Sim** នាយកប្រតិបត្តិហិរញ្ញវត្ថុ ៖ ជាសមាជិក
- ៥. **លោក ឡេង សេងឡុន** នាយកប្រតិបត្តិប្រតិបត្តិការ ៖ ជាសមាជិក
- ៦. **លោកស្រី ប៉េង លីយ៉ា** នាយិកានាយកដ្ឋានសេវាធនាគារអាជីវកម្មនិងសេវាអាទិភាព ៖ ជាសមាជិក
- ៧. **លោកស្រី កែវ រស់និស្ស័យ** នាយិកានាយកដ្ឋានកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន ៖ ជាសមាជិក
- ៨. **លោកស្រី សៀ សុខលីន** នាយិកានាយកដ្ឋានប្រតិបត្តិតាម ៖ ជាសមាជិក
- ៩. **លោក Khoo Hun Khim** នាយកប្រតិបត្តិព័ត៌មានវិទ្យា ៖ ជាសមាជិក
- ១០. **លោក លី បញ្ញា** នាយកនាយកដ្ឋានសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល ៖ ជាសមាជិក
- ១១. **លោកស្រី តៃ មុយនី** នាយិកានាយកដ្ឋានគ្រប់គ្រងសាខា ៖ ជាសមាជិក
- ១២. **កញ្ញា ហាំង ហ៊ុយ** នាយិកានាយកដ្ឋានគ្រប់គ្រងឥណទាន ៖ ជាសមាជិក
- ១៣. **លោក អ៊ុង ពិសី** នាយកនាយកដ្ឋានគ្រប់គ្រងសេវាបច្ចេកវិទ្យា ៖ ជាសមាជិក
- ១៤. **លោក Lim Eng Keat** នាយកនាយកដ្ឋានគ្រប់គ្រងការទំនាក់ទំនងសាជីវកម្ម ៖ ជាសមាជិក
- ១៥. **លោកស្រី លាង សុខឡាង** នាយិកានាយកដ្ឋានគ្រប់គ្រងការផ្លាស់ប្តូរនិងទិន្នន័យ ៖ ជាសមាជិក
- ១៦. **លោក គី រណ្ណរដ្ឋ** នាយកនាយកដ្ឋានសេវាធនាគារឌីជីថល ៖ ជាសមាជិក
- ១៧. **លោកស្រី គង់ សុនីត្រាវ៉ាន់យ៉ា** នាយិកាស្តីទីនាយកដ្ឋានគ្រប់គ្រងហានិភ័យ ៖ ជាសមាជិក

ប្រវត្តិបង្កាក់អភិបាល



អ្នកឧកញ៉ា ចេន ហ្សឺ
ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា ចេន ហ្សឺ គឺជាម្ចាស់ភាគហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ ព្រីនស៍ ម.ក។ អ្នកឧកញ៉ាចូលរួមក្នុងការសម្រេចចិត្តលើយុទ្ធសាស្ត្រសំខាន់ៗទាក់ទងនឹងការបង្កើន និងការពង្រីកប្រតិបត្តិការអាជីវកម្មជាដើម។

បន្ថែមពីលើការវិនិយោគក្នុងវិស័យធនាគារ អ្នកឧកញ៉ា ចេន ហ្សឺ ក៏បានវិនិយោគទៅលើវិស័យ ផ្សេងៗ ជាច្រើនផងដែរ។ អ្នកឧកញ៉ាបានវិនិយោគទៅលើវិស័យអចលនទ្រព្យដូចជា សេវាកុបតែងសំណង់អគារ សណ្ឋាគារ ការអភិវឌ្ឍអចលនទ្រព្យ និងការគ្រប់គ្រងអចលនទ្រព្យ។

ចំពោះអាជីវកម្មពាក់ព័ន្ធនឹងវិស័យប្រព័ន្ធផ្សព្វផ្សាយ អ្នកឧកញ៉ាវិនិយោគលើក្រុមហ៊ុនភ្នាក់ងារទីផ្សារ និងការផ្គត់ផ្គង់សេវាអ៊ីនធឺណេត។

អ្នកឧកញ៉ា ចេន ហ្សឺ ក៏បានវិនិយោគក្នុងអាជីវកម្មផ្តល់សេវាកម្ម ដល់ការគ្រប់គ្រងនាករកំសាន្ត ផ្សារទំនិញលក់រាយ សេវាលម្អសួនច្បារ និងការវិនិយោគមូលធនឯកជនជាដើម។



លោក ហុយ ឆាយ
ម្ចាស់ភាគហ៊ុន និងអនុប្រធានក្រុមប្រឹក្សាភិបាល

បន្ទាប់ពីបានចូលរួមក្នុងវិស័យឯកជនជាច្រើនឆ្នាំ លោកបានសម្រេចផ្តួចផ្តើមបង្កើតពាណិជ្ជកម្មផ្ទាល់ខ្លួន ដោយសហការជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតក្នុងអំឡុងដើមឆ្នាំ២០១០។ នៅអំឡុងពេលប៉ុន្មានឆ្នាំដំបូង លោកផ្តោតជាពិសេសលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ ដោយទទួលបានការគាំទ្រខ្ពស់ពីដៃគូវិនិយោគ លោកបានពង្រីកការវិនិយោគលើ វិស័យមួយចំនួនទៀត ជាពិសេសវិស័យហិរញ្ញវត្ថុ។ លោកបានបង្កើត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាមួយនឹងគោលដៅនៃការបង្កើតធនាគារពាណិជ្ជដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ។

លោកជាពាណិជ្ជករ ដែលមានទស្សនវិស័យវែងឆ្ងាយ យល់ច្បាស់ពីសក្តានុពលសេដ្ឋកិច្ចពាក់ព័ន្ធនឹងអាជីវកម្មគ្រប់ប្រភេទ និងចេះចាប់យកឱកាសដែលហុចឱ្យ។ លើសពីនេះ លោកយល់ច្បាស់ពីបរិយាកាសពាណិជ្ជកម្មក្នុងស្រុក និងសក្តានុពលជំនួញដែលមានក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក មានអាជីវកម្មដទៃផ្សេងទៀត នៅក្នុងវិស័យទីផ្សារ សេវាកម្មបោះពុម្ព សេវាអ៊ីនធឺណេត ការចែកចាយទំនិញប្រើប្រាស់រហ័ស និងវិនិយោគលើអចលនទ្រព្យ។



លោក ហ៊ីន សុរចនា

អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ

លោក ហ៊ីន សុរចនា ជាអភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ ព្រមទាំងជាសមាជិកស្ថាបនិកម្នាក់នៃធនាគារ ព្រីនស៍ ម.ក ផងដែរ។ លោក ហ៊ីន សុរចនា មានបទពិសោធន៍ជាង១០ឆ្នាំ នៅក្នុងវិស័យធានារ៉ាប់រង វិស័យអប់រំ និងធនាគារ។ លោកមានទស្សនវិស័យដ៏អស្ចារ្យសម្រាប់ធនាគារ ព្រីនស៍ ម.ក និង ផ្ដោតសំខាន់ទៅលើយុទ្ធសាស្ត្រ និង ការគ្រប់គ្រងចំពោះធនាគារ ដើម្បីឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត។

លោក ទទួលបានបរិញ្ញបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអន្តរជាតិពីសាលា Audencia-School of Business នៅទីក្រុងNantes ប្រទេសបារាំង។



លោក ចេន សំរិសុទ្ធ

អភិបាលឯករាជ្យ មិនប្រតិបត្តិ

លោក ចេន សំរិសុទ្ធ គឺជាអភិបាលឯករាជ្យ មិនប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក។ លោកធ្លាប់ជាសាស្ត្រាចារ្យផ្នែកគណនេយ្យ និងពន្ធដារសម្រាប់សាកលវិទ្យាល័យនានានៅកម្ពុជា និងនៅប្រទេសបារាំង។

លោកមិនត្រឹមតែជាសាស្ត្រាចារ្យម្នាក់ប៉ុណ្ណោះទេ លោកក៏ជាអភិបាល និងម្ចាស់ក្រុមហ៊ុនដ៏ជោគជ័យរបស់ក្រុមហ៊ុន AT&B Consulting Co., Ltd ដែលផ្តល់សេវាពិគ្រោះយោបល់/សេវាកម្មពន្ធដារ សេវាកម្ម និងបណ្តុះបណ្តាលផ្នែកគណនេយ្យផងដែរ។ លោកក៏ធ្លាប់ជានាយក ផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Meas Development Holding Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងគ្រឹះស្ថានដែលទាក់ទងនឹងចំណីអាហារផ្សេងៗផងដែរ។ បច្ចុប្បន្ន លោក ជាអភិបាលឯករាជ្យនៃហ្វេរ៉េន អ៊ិនស្តីតុ ម.ក ផងដែរ។

លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅភ្នំពេញ សញ្ញាបត្របរិញ្ញាបត្រផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យន័រតុន និង សញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីវិទ្យាស្ថាន Asian Institute of Technology (AIT) នៅទីក្រុងបាងកក ប្រទេសថៃ។ លោកក៏បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពីIAE នៅសាកលវិទ្យាល័យ Université Pierre Mendes-Grenoble 2 ប្រទេសបារាំងផងដែរ។



លោក ស៊ីម ហ៊ុយឈ័ង

អភិបាលឯករាជ្យ មិនប្រតិបត្តិ

លោក ស៊ីម ហ៊ុយឈ័ង ជាអភិបាលឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ការងារជាង២០ឆ្នាំ លើវិស័យគណនេយ្យ ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងផ្ទៃក្នុង និងផ្នែកធនាគារពីស្ថាប័នហិរញ្ញវត្ថុជាច្រើនក្នុងប្រទេសកម្ពុជា។

លោក ទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច នៅរាជបណ្ឌិតសភាកម្ពុជា។ បន្ថែមលើនេះ លោកក៏ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ដែលផ្តោតលើផ្នែកហិរញ្ញវត្ថុអន្តរជាតិ ពីសាលាពាណិជ្ជកម្មអន្តរជាតិដ៏ល្បីល្បាញ គឺសាកលវិទ្យាល័យ Brandeis នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។

លោក ហ៊ុយឈ័ង ក៏ជាគណនេយ្យករដែលទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈពីសមាគមគណនេយ្យករ Association of Chartered Certified Accountants (ACCA) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

ប្រវត្តិបទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល



លោក Tan Sri Muhammad Bin Ibrahim គឺជាអភិបាលឯករាជ្យមិនប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក។ លោក មានបទពិសោធន៍ជាង៣០ឆ្នាំ ក្នុងវិស័យធនាគារ ធានារ៉ាប់រង ហិរញ្ញវត្ថុ គោលនយោបាយរូបិយវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។ នៅ ឆ្នាំ២០១០ លោក Tan Sri Muhammad ត្រូវបានតែងតាំងជាទេសាភិបាលរងនៃធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ី (Bank Negara Malaysia)។ បន្ទាប់ពីបានបំពេញតួនាទីជាទេសាភិបាលរងចំនួនពីរអាណត្តិរួចមក លោក Tan Sri Muhammad ត្រូវបានតែងតាំងជាទេសាភិបាលទី៨ នៃធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ី ចាប់ពីខែឧសភា ឆ្នាំ២០១៦ រហូតដល់ខែមិថុនា ឆ្នាំ២០១៨។ ក្នុងអំឡុងពេលបំពេញការងារ នៅធនាគារកណ្តាល លោកបានដឹកនាំគ្រួសត្រាយបង្កើតនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ជាច្រើន រួមទាំងការដឹកនាំក្រុមការងារដើម្បីធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ការរៀបចំគោលនយោបាយរូបិយវត្ថុ ស្ថិរភាពហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង ការប្តូររូបិយប័ណ្ណបរទេស ការរៀបចំបទប្បញ្ញត្តិ និងការត្រួតពិនិត្យធនាគារ ប្រតិបត្តិការវិនិយោគ ការគ្រប់គ្រង ទុនបម្រុងអន្តរជាតិ និងទីផ្សារហិរញ្ញវត្ថុ។

ក្នុងតួនាទីជាទេសាភិបាល លោក Tan Sri Muhammad បានធ្វើការពង្រឹង និងផ្សព្វផ្សាយសេវាហិរញ្ញវត្ថុ ដល់ សាធារណៈជនម៉ាឡេស៊ី ពាក់ព័ន្ធការអប់រំផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ។ លោកបានជ្រោមជ្រែងការប្រើ ប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងដាក់បច្ចេកវិទ្យាហិរញ្ញវត្ថុជាប្រភេទនៃគោលដៅមុខគេ។ មិនតែប៉ុណ្ណោះ លោក Tan Sri Muhammad ក៏បានជំរុញការយល់ដឹងអំពីក្រមសីលធម៌ និងការអប់រំរយៈពេលវែង សំដៅជម្រុញឲ្យការអនុវត្តក្នុងវិស័យ ហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈខ្ពស់។

យោងលើជំនាញរបស់លោក លោកTan Sri Muhammad ត្រូវបានអញ្ជើញឱ្យធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្រុម ហ៊ុនផ្សេងៗ រួមមានជាអាទិ៍ ក្រុមហ៊ុនPetronas ក្រុមហ៊ុនMalaysian Deposit Insurance Corporation ជាប្រធាន ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានAsian Institute of Finance ទីភ្នាក់ងារthe Financed Accreditation Agency អាជ្ញាធរLabuan Financial Services Authority និងមជ្ឈមណ្ឌលInternational Centre for Education in Islamic Finance។

បច្ចុប្បន្ន លោកជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន GDEX Berhad និង Hexstar Technology Solutions Berhad ផងដែរ ។

លោក Tan Sri Muhammad ជាគណនេយ្យករជំនាញនៃវិទ្យាស្ថានគណនេយ្យកម៉ាឡេស៊ី(Malaysian Institute of Accountant) ព្រមទាំងជាអ្នកជំនាញវិជ្ជាជីវៈធនាគារម្នាក់ផងដែរ។ លោកទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាល សាធារណៈនៅសាកលវិទ្យាល័យ Harvard និងសញ្ញាបត្រអនុបណ្ឌិតផ្នែក Science in Islamic Banking and Finance នៅសាកលវិទ្យាល័យInternational Islamic University។



លោក Lor Chee Leng គឺជាទីប្រឹក្សាជាន់ខ្ពស់របស់ធនាគារ ព្រីនស៍ ម.ក។ លោក Lor Chee Leng បានបង្កើត កំណត់ត្រាបទពិសោធន៍ដ៏ល្អជាង ៣០ឆ្នាំ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនាមជាធនាគារិកជាន់ខ្ពស់ដោយផ្តោតយ៉ាងខ្លាំងលើ យុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរប្រែប្រួលធ្វើអាជីវកម្ម ការគ្រប់គ្រងហានិភ័យនិងអភិបាលកិច្ចសាជីវកម្ម ការរៀបចំស្ថាប័ន និងការអភិវឌ្ឍ ធនធានមនុស្ស ។

បច្ចុប្បន្ននេះ លោកក៏ជាទីប្រឹក្សារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជាផងដែរ។

ក្នុងចំណោមជំនាញវិជ្ជាជីវៈសំខាន់ផ្សេងៗគ្នា លោកធ្លាប់ជានាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ាគីអិលស៊ីនៅប្រទេស កម្ពុជា និងមុនពេលនោះ លោកជានាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រុប EON Bank Group នៅប្រទេសម៉ាឡេស៊ី ហើយលោកក៏ធ្លាប់ ជានាយក សេវាធនាគារអតិថិជននៃធនាគារ RHB ប្រចាំប្រទេសម៉ាឡេស៊ី មុនពេលចូលរួមជាមួយ Hewlett Packard ជានា យកប្រតិបត្តិទូទាំងពិភពលោក ផ្នែកដំណោះស្រាយធនាគារ។ លោក Lor Chee Leng ធ្លាប់ជាអភិបាលគ្រប់គ្រងនៅធនាគារ DBS ប្រទេសសិង្ហបុរីអស់រយៈពេល ១៧ឆ្នាំ ដោយឆ្លងកាត់តំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្សេងៗគ្នាលើប្រតិបត្តិការធនាគារទាំង នៅក្នុងប្រទេសសិង្ហបុរី និងប្រទេសថៃ ។

ក្នុងអាជីពរបស់គាត់ លោកបានចូលរួមនៅក្នុងវិស័យធនាគារ និងបច្ចេកវិទ្យា ដែលបានដឹកនាំអាជីវកម្មនៅប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងចិនផងដែរ។

ក្នុងនាមជាអ្នកតស៊ូមតិដ៏ខ្លាំងក្លានៃការផ្លាស់ប្តូរផ្នែកឌីជីថល និងការច្នៃប្រឌិតនៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុក្នុងតំបន់ បច្ចុប្បន្នលោកមានមុខងារនិងតួនាទីជាអ្នកផ្តល់ប្រឹក្សាយោបល់ដល់ប្រតិបត្តិការផ្សេងៗក្នុងវិស័យនេះ។

ប្រវត្តិរូបថ្នាក់ដឹកនាំជាន់ខ្ពស់



លោក គី រណ្ណរដ្ឋ | នាយក ធនាគារឌីជីថល

លោក Ngow E Van | នាយកប្រតិបត្តិ ធនធានមនុស្ស និងរបៀបធ្វើការ

លោក លី បញ្ញា | នាយក សេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល

លោក Alex Lim Eng Keat | នាយក ទំនាក់ទំនងសាជីវកម្ម និងទីផ្សារ

លោក កែវ រុដ្ឋី | នាយកប្រតិបត្តិ សេវាកម្មផ្ទៃក្នុង

លោក Looi Kok Soon | អនុប្រធាននាយកប្រតិបត្តិ

លោក ហ៊ិន សុរចនា | អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ

លោក Khoo Hun Khim (Remy) | នាយកប្រតិបត្តិ ព័ត៌មានវិទ្យា

លោក Liong Khai Sim | នាយកប្រតិបត្តិ ហិរញ្ញវត្ថុ

លោក Lee Kok Seng (Eric) | នាយក សេវាកម្មហិរញ្ញវត្ថុរថយន្ត

លោក ឡេង សេងឡន | នាយកប្រតិបត្តិ ប្រតិបត្តិការ

លោក អ៊ុង ពិសី | នាយក សេវាកម្មបច្ចេកវិទ្យា

អ្នកស្រី គង់ សុនីត្រាវ៉ាន់យ៉ា | នាយិកា គ្រប់គ្រងហានិភ័យ

លោកស្រី កែវ រស់និស្ស័យ | នាយិកា កិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន

លោកស្រី សៀ សុខលីន | នាយិកា ប្រតិបត្តិតាម

លោកស្រី តៃ មុយនី | នាយិកា គ្រប់គ្រងសាខា

លោកស្រី លាង សុខឡាង | នាយិកា បំប្លែង និងគ្រប់គ្រងទិន្នន័យ

កញ្ញា ហាំង ហ៊ុយ | នាយិកា គ្រប់គ្រងឥណទាន

លោកស្រី ប៉េង លីយ៉ា | នាយិកា សេវាកម្មធនាគារអាជីវកម្ម និងសេវាធនាគារអាទិភាព



លោក ហ៊ីង សុរា

អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ

លោកជាអភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ នៃ ធនាគារ ព្រីនស៍ ម.ក ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ។ លោកមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ព្រមទាំងមានយុទ្ធសាស្ត្រ អនុវត្តជាក់ស្តែង ដើម្បីគ្រប់គ្រង និងដឹកនាំ ធនាគារ ព្រីនស៍ ឱ្យរីកចម្រើន គួរឱ្យកត់សម្គាល់។ លោកមានបទពិសោធន៍ ជាង១០ឆ្នាំ ក្នុងតួនាទីជា អ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងវិស័យធានារ៉ាប់រង និងធនាគារ ។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ពីអន្តរជាតិផ្នែកគ្រប់គ្រង (International Master in Management) ពីសាលា Audencia – School of Business ក្នុងទីក្រុង Nantes ប្រទេស បារាំង និង បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៣។

លោក LOOI KOK SOON

អនុប្រធាននាយកប្រតិបត្តិ

លោក Kok Soon (KS) មានបទពិសោធន៍ជាង ៣០ឆ្នាំ ជា ធនាគារិក និងសហគ្រិននៅអាស៊ីអាគ្នេយ៍។ លោកបានកាន់មុខតំណែង ផ្សេងៗក្នុងការចែកចាយ និងប្រតិបត្តិការនៅធនាគារ OCBC ប្រទេស ម៉ាឡេស៊ី ធនាគារ EON ប្រទេសម៉ាឡេស៊ី និងធនាគារ Standard Chartered ក្នុងតំបន់អាស៊ីអាគ្នេយ៍ (EA) មុនពេលដឹកនាំអាជីវកម្ម ផ្ទាល់ខ្លួន លើថាមពលកើតឡើងវិញរបស់គាត់។

ដូចដែលបានដឹងហើយថា លោក Kok Soon បានកសាង អាជីពធនាគាររបស់គាត់ជាមួយធនាគារ OCBC ប្រទេសម៉ាឡេស៊ី ដែលជាកន្លែងដែលលោកបានចំណាយពេល ១៦ឆ្នាំ ហើយក្រោយមក ចូលរួមជាមួយធនាគារ EON Bhd ជាកន្លែងដែលលោកបានផ្លាស់ប្តូរ បណ្តាញសាខា ដែលផ្តោតលើការលក់ និងសេវាកម្ម។ នៅធនាគារ Standard Chartered លោកទទួលខុសត្រូវក្នុងការដឹកនាំ និង គ្រប់គ្រងសាខាចំនួន ១២៣ ជាមួយនឹងស្ថានីយសេវាកម្មខ្លួនឯងចំនួន ៦០០ នៅទូទាំងអាស៊ីអាគ្នេយ៍។ បន្ទាប់មកគាត់បានបន្តក្លាយជា សហគ្រិននៅឆ្នាំ២០១៥ ដោយចាប់ផ្តើមអាជីវកម្មថាមពលកើត ឡើងវិញ។

លោក Kok Soon ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច (គណនេយ្យ) ពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី ខាងត្បូង។



លោក LIONG KHAI SIM

នាយកប្រតិបត្តិ ហិរញ្ញវត្ថុ

លោក Liong Khai Sim គឺជាធនាគារិកដែលមានបទពិសោធន៍ រយៈពេល ៣៥ឆ្នាំ នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុនៅទូទាំងប្រទេសម៉ាឡេស៊ី និងកម្ពុជា។ ដោយបានធ្វើការនៅក្នុងប្រទេសកម្ពុជាពីឆ្នាំ ២០១២-២០១៨ លោក Khai Sim បានគ្រលប់មកវិញ ហើយត្រៀមខ្លួនរួចជាស្រេចក្នុង ការប្រើប្រាស់ជំនាញស្នូល និងចំណេះដឹងក្នុងស្រុកដែលគ្របដណ្តប់លើ វិស័យសំខាន់ៗនៃធនាគារពាណិជ្ជ។

កាលពីមុន លោក Khai Sim បានកាន់តួនាទីហិរញ្ញវត្ថុជាន់ខ្ពស់ នៅក្នុងក្រុមហ៊ុន Maybank Group, Maybank (Cambodia) PLC, Panda Commercial Bank PLC និងតួនាទីផ្សេងៗក្នុងការផ្តល់កម្ចី ពាណិជ្ជកម្ម និងការគ្រប់គ្រងសាខានៅក្នុង Maybank Group។ លោក Khai Sim បាននាំមកជាមួយគាត់នូវបទពិសោធន៍ជាច្រើនឆ្នាំក្នុងមុខងារ ទាំងអាជីវកម្ម និងមុខងារជំនួយ ដូចជាការផ្តល់កម្ចីធនាគារ ការគ្រប់គ្រង សាខា ការគ្រប់គ្រងការលក់ ហិរញ្ញវត្ថុស្នូល ប្រតិបត្តិការ និងសវនកម្ម។ លើសពីនេះ ការលាតត្រដាងពីការងារផ្សេងៗរបស់គាត់បានបំពាក់ឱ្យគាត់ នូវភាពជាអ្នកដឹកនាំ ការផ្លាស់ប្តូរ និងជំនាញគ្រប់គ្រងដើម្បីគ្រប់គ្រងធនធាន ដើម្បីអនុវត្តគម្រោង និងផ្តល់លទ្ធផលនៃអង្គភាព។

គាត់ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Hull ចក្រភពអង់គ្លេស។ បរិញ្ញាបត្រពាណិជ្ជកម្ម (ជាមួយនឹងគុណសម្បត្តិ) ពីសាកលវិទ្យាល័យ New South Wales នៃ ប្រទេសអូស្ត្រាលី; និង Certified Credit Professional (CCP) ពី វិទ្យាស្ថាន Bankers Malaysia ។

គាត់ក៏ជាសមាជិកនៃ CPA អូស្ត្រាលី និងជាសមាជិករបស់វិទ្យាស្ថានគណនេយ្យករ នៃប្រទេសម៉ាឡេស៊ី។



លោក កែវ រុដ្ឋី

នាយកប្រតិបត្តិ សវនកម្មផ្ទៃក្នុង

បច្ចុប្បន្ន លោកជានាយកប្រតិបត្តិ សវនកម្មផ្ទៃក្នុងរបស់ធនាគារ ព្រីនស៍ ម.ក។ មុនពេលចូលរួមជាមួយ ធនាគារ ព្រីនស៍ ម.ក លោកទទួលបានបទពិសោធន៍យ៉ាងទូលំទូលាយ ជាង៩ឆ្នាំ ដែលធ្វើការក្នុងសមត្ថភាពផ្សេងៗ រួមទាំងសវនកម្មផ្ទៃក្នុងជាន់ខ្ពស់ អ្នកគ្រប់គ្រង និងជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង។ ជំនាញវិជ្ជាជីវៈរបស់គាត់បានពង្រីកទៅផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ការស៊ើបអង្កេត និងផ្នែកពាក់ព័ន្ធផ្សេងទៀតជាមួយនឹងបទពិសោធន៍សរុបដែលមានរយៈពេល ជាង១០ឆ្នាំ។

លោក កែវ រុដ្ឋី បានបញ្ចប់ថ្នាក់អនុបណ្ឌិតចំនួន ៣ រួមមានអនុបណ្ឌិតគណនេយ្យ និង អនុបណ្ឌិតសវនកម្ម ពីវិទ្យាស្ថានវ៉ាន់ដាកណនេយ្យ (ប្រទេសកម្ពុជា) និង អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម-ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យពាណិជ្ជកម្មនិងហិរញ្ញវត្ថុ (ប្រទេសស្វីស)។ លោកក៏ទទួលបានសញ្ញាបត្រក្រោយបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Wale (ចក្រភពអង់គ្លេស) ក្នុងឆ្នាំ ២០០៨ ផងដែរ។ ស្របពេលបំពេញការងារពីមួយឆ្នាំទៅមួយឆ្នាំ លោកបានឆ្លៀតពេលសិក្សាស្រាវជ្រាវបន្ថែម ដោយទទួលបាននូវវិញ្ញាបនបត្រជំនាញផ្សេងៗពីស្ថាប័នអន្តរជាតិជាច្រើនទៀតដូចជា CND, WVTS, CCII, GCMA, QIA, CAME, FCPA, CFIP, CAIP, CBFA, CFE, CIA ជាដើម។



លោក ឡេង សេងឡាន

នាយកប្រតិបត្តិ ប្រតិបត្តិការ

បច្ចុប្បន្ន លោកជានាយកប្រតិបត្តិ ប្រតិបត្តិការរបស់ធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ ជាង១៧ឆ្នាំ ក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ធានារ៉ាប់រង និងទីផ្សារភាគហ៊ុន/មូលបត្រពីធនាគារឈានមុខក្នុងស្រុកជាច្រើន។ លោកមានជំនាញយ៉ាងប្រសប់ផ្នែកគ្រប់គ្រង និងបង្កើតកម្មវិធីប្រព័ន្ធដូចជា ការគ្រប់គ្រងសាខា ការគ្រប់គ្រងហានិភ័យ និងសារពើពន្ធជាដើម។

លោក ឡេង សេងឡាន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ចំនួន ២ និងថ្នាក់បរិញ្ញាបត្រចំនួន ២ ផងដែរ។ ទីមួយ គឺអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសាលាគ្រប់គ្រង ESCP-EAP European នៅប្រទេសបារាំង និង ទីពីរ គឺអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីវិទ្យាស្ថានអាស៊ីបច្ចេកវិទ្យា (AIT) នៅប្រទេសថៃផងដែរ។ ចំណែកថ្នាក់បរិញ្ញាបត្រ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០៥ និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យន័រតុន ក្នុងឆ្នាំ២០១០។



លោក NGOW E VAN

នាយកប្រតិបត្តិ ធនធានមនុស្ស និងវប្បធម៌

លោក Evan ជានាយកប្រតិបត្តិ ធនធានមនុស្ស និងវប្បធម៌នៅធនាគារ ព្រីនស៍ ម.ក។ លោក Evan គឺជាអ្នកអភិវឌ្ឍន៍ និងជាអ្នកដឹកនាំធនធានមនុស្ស ដែលមានបទពិសោធន៍ជាអ្នកដឹកនាំជាង២៥ឆ្នាំ ក្នុងតួនាទីសាមីរកម្ម ប្រឹក្សាយោបល់ និងគ្រូបង្វឹក។ ការងាររបស់លោកពាក់ព័ន្ធនឹងយុទ្ធសាស្ត្រការធ្វើអន្តរាគមន៍ និងការបង្កប់នូវវប្បធម៌ដែលមានប្រសិទ្ធភាពខ្ពស់នៅក្នុងស្ថាប័ននានា ដោយបង្កើតកម្មវិធីដើម្បីគាំទ្រទាំងប្រព័ន្ធសាមីរកម្ម និងផ្គត់ផ្គង់ និងអាកប្បកិរិយាបុគ្គល។

ក្នុងនាមជាអ្នកឯកទេសផ្នែកទំនាក់ទំនងដ៏ល្បី លោក Evan បានជួយស្ថាប័ននានាបង្កើតកម្មវិធីយុទ្ធសាស្ត្រភាពជាអ្នកដឹកនាំ និងកម្មវិធីអន្តរាគមន៍ជាក្រុម ដោយមានគោលបំណងក្នុងការទាញយកពីលទ្ធផលផ្ទាល់ខ្លួនរហូតដល់លទ្ធផលសាមីរកម្ម ដូចជា ការលើកទឹកចិត្ត ជម្លោះ ភាពឆ្លាតវៃកិច្ចសាស្ត្រ ការសម្រេចចិត្ត វប្បធម៌ភាពជាអ្នកដឹកនាំ ការទំនាក់ទំនង ការបន្តតំណែង កំណើន និងការអនុវត្ត។

លោក Evan បានបង្អើក និងបណ្តុះបណ្តាលអ្នកដឹកនាំសាមីរកម្មជាច្រើននៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំង GLCs TTLCs MNCs និង SMEs ដូចជា KWAP ក្រុមហ៊ុនដឹកជញ្ជូន American Express ធនាគារ OCBC និង ធនាគារ RHB នៅប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។ គាត់បានទទួលបរិញ្ញាបត្រផ្នែកអប់រំ (TESL) ពីសាកលវិទ្យាល័យម៉ាឡាយ៉ា និងអនុបណ្ឌិតសិល្បៈ (ភាសាវិទ្យាអនុវត្ត) ពីសាកលវិទ្យាល័យ Curtin University of Technology ប្រទេសអូស្ត្រាលី។



លោក KHOO HUN KHIM (REMY)

នាយកប្រតិបត្តិ ព័ត៌មានវិទ្យា

លោក Remy Khoo ជានាយកប្រតិបត្តិព័ត៌មានវិទ្យានៃ ធនាគារ ព្រីនស៍ ម.ក គ្រប់គ្រងផ្នែកបច្ចេកវិទ្យា និងឌីជីថល ជាមួយនឹងបទពិសោធន៍ ជាង២០ឆ្នាំលើផ្នែកព័ត៌មានវិទ្យា ទូរគមនាគមន៍ និងសេវាកម្មហិរញ្ញវត្ថុ។

ដោយមានសក្តានុពលខ្លាំងក្នុងការបង្កើនជីវិតតាមរយៈបច្ចេកវិទ្យា Remy បានកាន់មុខតំណែងជាអ្នកដឹកនាំជាច្រើននៅក្នុងវិស័យឌីជីថល ពេញមួយអាជីពរបស់គាត់ពីការពង្រីកបណ្តាញជំនួសបង់ប្រាក់ជាមុននៅ Maxis ដើម្បីជំរុញការច្នៃប្រឌិតឌីជីថលនៅធនាគារ មេឃប៊ែង ដោយជួយ ចាប់ផ្តើមការទូទាត់ QR, eKYC, MAE e-wallet និងការរីកលូតលាស់ អ៊ីនធឺណិត Maybank2u & សេវាកម្មធនាគារតាមទូរស័ព្ទដល់អ្នកប្រើ ប្រាស់ ឯលាននាក់ មុនពេលដំណើរការអាជីវកម្មឌីជីថលលក់រាយនៅ AmBank ។

Remy បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រ (Forestry) ពី Universiti Putra Malaysia (UPM)។



លោកស្រី តៃ មុយនី

នាយិកា គ្រប់គ្រងសាខា

លោកស្រី មុយនីជានាយិកា គ្រប់គ្រងសាខានៅធនាគារ ព្រីនស៍ ម.ក។ គាត់មើលការខុសត្រូវលើប្រតិបត្តិការ និងអាជីវកម្មរបស់ធនាគារ ព្រីនស៍ នៅតាមសាខានានា។ ជាដើមចាស់ម្នាក់ក្នុងវិស័យធនាគារ លោកស្រី មុយនី មានបទពិសោធន៍ជំនាញ ជាង១៥ឆ្នាំ ក្នុងវិស័យធនាគារទាំងធនាគារ អន្តរជាតិ និងធនាគារក្នុងតំបន់។ ជំនាញចម្បងរបស់លោកស្រី រួមមាន សេវាកម្មធនាគារលក់រាយ និងធនាគារពាណិជ្ជកម្ម ក៏ដូចជាការវិភាគហានិភ័យ គណនេយ្យ និងការគ្រប់គ្រងទំនាក់ទំនងសេវាកម្មជាមួយអតិថិជនអាទិភាព។

លោកស្រី តៃ មុយនី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រង ពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយលោកស្រីក៏បានបញ្ចប់សញ្ញាបត្រថ្នាក់ភាសាអង់គ្លេស និងចិនក្នុង ផងដែរ។



លោកស្រី ប៉េង លីយ៉ា

នាយិកា សេវាកម្មធនាគារអាជីវកម្ម និង សេវាធនាគារអាទិភាព

លោកស្រី ប៉េង លីយ៉ា ជានាយិកា សេវាធនាគារអាជីវកម្ម និង សេវាធនាគារអាទិភាព របស់ធនាគារ ព្រីនស៍ ម.ក។ លោកស្រី លីយ៉ា ទទួលបន្ទុកផ្នែកអាជីវកម្មសាជីវកម្មរបស់ធនាគារ ព្រីនស៍ ដែល រួមមានផ្នែកគ្រប់គ្រងផលប័ត្រគណនេយ្យ ប្រាក់បញ្ញើ ការអភិវឌ្ឍន៍ ផលិតផល សេវាកម្មអាជីវកម្ម និងគណនេយ្យហិរញ្ញប្បទានពាណិជ្ជកម្ម ក្នុងចំណោមផលិតផល និងសេវាកម្មផ្សេងៗទៀតរបស់ធនាគារ ព្រីនស៍។ លោកស្រី ក៏ទទួលបន្ទុកផ្នែកសេវាធនាគារអាទិភាពផង ដែរ។ មុនពេលលោកស្រីត្រូវបានតែងតាំងជា នាយិកា នៃអគ្គនាយក ដ្ឋានសេវាកម្មធនាគារអាជីវកម្ម និងសេវាធនាគារអាទិភាព លោកស្រី ក៏បានបំពេញតួនាទីជា នាយិកា នៃនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុ សម្រាប់អតិថិជនបុគ្គល នៃធនាគារ ព្រីនស៍ ម.ក អស់រយៈពេលជាង ៤ឆ្នាំ ដោយទទួលបន្ទុកផ្នែកអភិវឌ្ឍន៍យុទ្ធសាស្ត្រទីផ្សារ ការផ្តួចផ្តើម ផ្នែកអភិវឌ្ឍន៍ផលិតផល រួមទាំងអាជីវកម្មបើកកាស្តរេន និងសេវា ប័ណ្ណទូទាត់របស់ធនាគារ។

លោកស្រី មានបទពិសោធន៍ជាង ១៦ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ដោយឆ្លងកាត់នូវការទទួលបន្ទុកក្នុងតួនាទីជាច្រើននៃការ ដឹកនាំអភិវឌ្ឍន៍យុទ្ធសាស្ត្រទីផ្សារ និងការផ្តួចផ្តើមផ្នែកអភិវឌ្ឍន៍ផលិត ផល និងសេវាកម្មជាច្រើន។ មុនពេលចូលរួមជាមួយធនាគារ ព្រីនស៍ ម.ក លោកស្រី លីយ៉ា បានកាន់មុខតំណែងផ្សេងៗនៅធនាគារ ហុង លីអុង (ខេមបូឌា) គីអិលស៊ី និង ធនាគារ រីង ខេមបូឌា។

លោកស្រី ទទួលបានសញ្ញាបត្រគណនេយ្យពីក្លោងចូរ ប្រទេសចិន និងបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ ន័រតុន។ លើសពីនេះទៀត លោកស្រីមានគុណវុឌ្ឍិសិក្សាយ៉ាងទូលំទូលាយនៅក្នុងភាសាអង់គ្លេស រួមមានសញ្ញាបត្រពីសាកល វិទ្យាល័យបញ្ញាសាស្ត្រ និងថ្នាក់ភាសាអង់គ្លេសសម្រាប់មុខជំនួញជាច្រើនទៀតដែលផ្តល់ជូនដោយគ្រឹះស្ថានអប់រំឈានមុខគេនៅ កម្ពុជាដូចជាវិទ្យាស្ថានភាសាបរទេស (IFL) និងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ (ACE)។





លោក អ៊ុង ពិសី

នាយក សេវាកម្មបច្ចេកវិទ្យា

លោក អ៊ុង ពិសី ជានាយកសេវាកម្មបច្ចេកវិទ្យា នៅធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ការងារជំនាញជាង ១៤ឆ្នាំ ក្នុងវិស័យធនាគារ ដោយក្នុងនោះលោកបានធ្វើការបន្លាស់ប្តូរប្រព័ន្ធធនាគារស្នូល រៀបចំប្រព័ន្ធសន្តិសុខបណ្តាញ កិច្ចស្រាវជ្រាវ ការអនុវត្តគម្រោងនានា ដូចជា ការរៀបចំផែនការយុទ្ធសាស្ត្រ ជាដើម។

លោកបានចំណាយពេល ៨១០០ឆ្នាំ ធ្វើការនៅធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា។ នៅក្នុងការងាររបស់គាត់នៅទីនោះ គាត់បានចូលរួមក្នុងការដំឡើងប្រព័ន្ធបច្ចេកវិទ្យា និងរៀបចំក្រុមដើម្បីបំពេញតាមចក្ខុវិស័យរបស់ធនាគារ។

នៅខែធ្នូ ឆ្នាំ២០១៨ លោកបានចាប់ផ្តើមការងារនៅធនាគារ ព្រីនស៍ ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យា។ បច្ចុប្បន្ននេះ លោកបាននិងកំពុងទទួលបន្ទុកផ្នែកសំខាន់ៗនៃប្រព័ន្ធឈានមុខគេ ដូចជាប្រព័ន្ធធនាគារស្នូល ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ការពង្រីកប្រព័ន្ធអេឌីអឹម និងអភិវឌ្ឍគម្រោងកត្តាប្រព័ន្ធជំរុញរបស់ធនាគារ។

លោក ពិសី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មពីសាកលវិទ្យាល័យភ្នំពេញនៃកម្ពុជា និងទទួលបានវិញ្ញាបនបត្រពីសាកលវិទ្យាល័យ Oracle, Efma, Saïd Business School, សាកលវិទ្យាល័យ Oxford, និងសាកលវិទ្យាល័យជាតិនៃសិង្ហបុរីជំនាញធុរកិច្ចនៃឧត្តមសិក្សា។



លោក លី បញ្ញា

នាយក សេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល

លោក លី បញ្ញា ជានាយក សេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល នៅធនាគារ ព្រីនស៍ ម.ក។ គាត់មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យអាជីវកម្មលក់រាយរបស់ធនាគារចាប់ពីប្រាក់បញ្ញើកម្ចីទិញផ្ទះ ប្រាក់កម្ចីរថយន្ត ប្រាក់កម្ចីផ្ទាល់ខ្លួន និងប័ណ្ណឥណទាន។

លោកមានបទពិសោធន៍ ជាង១២ឆ្នាំ នៅក្នុងឧស្សាហកម្មនិងវិស័យមួយចំនួន រួមទាំងវិស័យធនាគារនិងហិរញ្ញវត្ថុ វិស័យអប់រំ វិស័យអាជីវកម្ម និងសហគ្រិនភាព។

លោកបានទទួលការអប់រំនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងចក្រភពអង់គ្លេស ហើយទទួលបានបរិញ្ញាបត្រកិត្តិយសថ្នាក់ខ្ពស់បំផុត ផ្នែកភាសាអង់គ្លេស/ភាសាវិទ្យា ជាមួយនឹងជំនាញគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Sunderland នាចក្រភពអង់គ្លេស។



កញ្ញា ហាំង ហ៊ុយ

នាយិកា គ្រប់គ្រងឥណទាន

កញ្ញា ហាំង ហ៊ុយ ជានាយិកាគ្រប់គ្រងឥណទាននៅធនាគារ ព្រីនស៍ ម.ក។ កញ្ញា មានបទពិសោធន៍ ច្រើនជាង១០ឆ្នាំ ក្នុងវិស័យធនាគារ ដែលផ្តោតខ្លាំងលើការវិភាគហានិភ័យឥណទាន។ ជាពិសេស កញ្ញា ទទួលបានការទទួលស្គាល់សម្រាប់ជំនាញនៃការវាយតម្លៃឥណទាន ដោយ Moody's Analytics ផងដែរ។ កញ្ញា ហ៊ុយ មានជំនាញខាងការវិភាគអាជីវកម្ម និងហិរញ្ញវត្ថុ ការកំណត់អត្តសញ្ញាណហានិភ័យ និងការវាយតម្លៃឥណទាន អនុលោមតាមបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា ទាំងប្រាក់កម្ចីអាជីវកម្មខ្នាតតូច មធ្យម និងសាជីវកម្ម។

កញ្ញា ហ៊ុយ ទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។



លោកស្រី សៀ សុខលីន

នាយិកា ប្រតិបត្តិកម្ម

លោកស្រីជានាយិកា ប្រតិបត្តិកម្ម នៅធនាគារ ព្រីនស៍ ម.ក។ លោកស្រីមានបទពិសោធន៍ ជាង២០ឆ្នាំ ក្នុងវិស័យធនាគារហើយបានកាន់ តួនាទីគ្រប់គ្រងក្នុងផ្នែកមួយចំនួនដូចជា សវនកម្មផ្ទៃក្នុង គណនេយ្យ ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិកម្ម។

លើសពីនេះទៀត ជំនាញដែលមាន លោកស្រីបានបន្តពង្រីក ដល់ ការអភិវឌ្ឍប្រព័ន្ធនៃការប្រឆាំងការសម្អាតប្រាក់ AML និងហិរញ្ញប្បទាន ភេរវកម្ម CFT ផងដែរ។

លោកស្រី សៀ សុខលីន ទទួលបានបរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ បច្ចុប្បន្នលោកស្រី កំពុងបន្តការសិក្សាយកសញ្ញាបត្រ ACCA នៅសាលា CamEd Business School។ លោកស្រី បាន ទទួលវិញ្ញាបនបត្រអនុលោមតាមវិវរណៈពី IBF និងវិញ្ញាបនបត្រអន្តរជាតិ ICA ក្នុងការប្រឆាំងការលាងលុយកខ្វក់ នៃចក្រភពអង់គ្លេស។ លោកស្រី បានទទួលវិញ្ញាបនបត្រនៃការចូលរួមសម្រាប់ការគ្រប់គ្រងហានិភ័យ ESG ក្រោមភាពជាដៃគូកម្មវិធីថាមពលកាបូនទាបអាស៊ានជាមួយ NBC នៃ កម្ពុជា ឆ្នាំ២០២២។

លោកស្រី កែវ រស់និស្ស័យ

នាយិកា កិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន

លោកស្រី មានតួនាទីជា នាយិកា កិច្ចការច្បាប់ និងលេខាធិការ ក្រុមហ៊ុន នៅធនាគារ ព្រីនស៍ ម.ក។ លោកស្រី មានបទពិសោធន៍យ៉ាង ទូលំទូលាយ ក្នុងការគ្រប់គ្រងសាធារណៈកម្ម និងពាណិជ្ជកម្ម ប្រតិបត្តិការ អចលនទ្រព្យ និងបញ្ហាវិវាទ។ លោកស្រី បានផ្តល់ការប្រឹក្សា ស្តីពីយុទ្ធសា ស្ត្រផ្សេងៗ នៃការហាត់ចូលទីផ្សារ និងការចាកចេញ រួមទាំងការបង្កើត ក្រុមហ៊ុន និងអភិបាលកិច្ច សាធារណៈ រចនាសម្ព័ន្ធនៃការទិញយក អចលនទ្រព្យ ការចរចា សេចក្តីព្រាង និងការរៀបចំកិច្ចព្រមព្រៀងលក់ និង ទិញដីធ្លី ការអភិវឌ្ឍន៍ដីធ្លីនិងខុនដូដា ដើម។

លោកស្រី បានធ្វើការពិនិត្យឡើងវិញនូវឯកសារអចលនទ្រព្យសម្រាប់ ការផ្តល់រយៈពេលខ្លីនិងវែង និងបានធ្វើការប្រឹក្សាយោបល់ដល់អតិថិជនអំពី វិវាទរដ្ឋប្បវេណីនិងព្រហ្មទណ្ឌ ជាអាជ្ញាកណ្តាល និងបញ្ហាផ្សេងទៀតដែល ទាក់ទងនឹងបញ្ហាវិវាទ។

លោកស្រី កែវ រស់និស្ស័យ បានបញ្ចប់បរិញ្ញាបត្រពីសាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បរិញ្ញាបត្រ ជាន់ខ្ពស់ពីសាកលវិទ្យាល័យ Lumière Lyon 2 នៃប្រទេសបារាំង និង បណ្ឌិតផ្នែកច្បាប់ ពីសាកលវិទ្យាល័យ Florida នៃសហរដ្ឋអាមេរិក។



លោក ALEX LIM ENG KEAT

នាយក ទំនាក់ទំនងសាធារណៈ និងទីផ្សារ

លោក Alex គឺជានាយក ទំនាក់ទំនងសាធារណៈ និងទីផ្សារ នៅ ធនាគារ ព្រីនស៍ ម.ក។ លោកជាអ្នកជំនាញផ្នែកទីផ្សារ និងទំនាក់ទំនង ដែលមានបទពិសោធន៍ការងារ ជាង២០ឆ្នាំ ក្នុងវិស័យធនាគារ ការ អភិវឌ្ឍអចលនទ្រព្យ និងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម។ បទពិសោធន៍ របស់លោកគ្របដណ្តប់យ៉ាងស៊ីជម្រៅនៅទូទាំងទីផ្សារ នៅក្នុងប្រទេស ម៉ាឡេស៊ី សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី។

លោកបានចាប់ផ្តើមការងារទំនាក់ទំនង រយៈពេលជាច្រើនឆ្នាំ ក្នុងការបង្កើតស្លោកយីហោ (branding) ការផ្សាយពាណិជ្ជកម្ម ការ គ្រប់គ្រងទំនាក់ទំនងអតិថិជន ការធ្វើទីផ្សារដោយផ្ទាល់ ការបង្កើត ទូរទស្សន៍ និងការធ្វើឱ្យសកម្មនៅក្នុងទីភ្នាក់ងារអន្តរជាតិដូចជា Ogilvy, Euro RSCG, Young & Rubicam និង Draft-Lowe មុនពេល ងាកទៅរកផ្នែកខាងអតិថិជនក្នុងវិស័យធនាគារ នៅធនាគារ អ អេច ប៊ី និងធនាគារ ហុងកុង។ បន្ទាប់មកលោកចូលរួមជាមួយ KSK Berhad ដែលជាក្រុមហ៊ុនកាន់កាប់ការវិនិយោគផ្តោតលើការធានា រ៉ាប់រងទូទៅ ការអភិវឌ្ឍអចលនទ្រព្យ បដិសណ្ឋារកិច្ច និង Insurtech & Autotech។ ថ្មីៗនេះ លោកធ្វើការជាមួយអ្នកអភិវឌ្ឍអចលនទ្រព្យ ចំនួនពីរនាក់ ដែលមានគម្រោងចាប់ពីឆ្នេរសមុទ្រ រហូតដល់ ទីក្រុង ហើយរហូតទៅដល់ការអភិវឌ្ឍចម្រុះ រួមមានអាគារស្នាក់នៅ។

លោក Alex បានបញ្ចប់ថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ Bath ចក្រភពអង់គ្លេស និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ (BSC) ពីសា កលវិទ្យាល័យ Campbell សហរដ្ឋអាមេរិក។ លើសពីនេះទៀត លោក គឺជាអ្នកទីផ្សារ ដែលបានទទួលស្គាល់ដោយវិទ្យាស្ថានទីផ្សារ ឆាតទើវែត ចក្រភពអង់គ្លេសដែលនៅទីនោះ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកទីផ្សារ។ លោកក៏ទទួលបានវិញ្ញាបនបត្រ ផ្នែកទំនាក់ទំនងសាធារណៈពីវិទ្យាស្ថានទំនាក់ទំនងសាធារណៈ ប្រទេសម៉ាឡេស៊ី ផងដែរ។



លោកស្រី លាង សុខឡាង
នាយិកា បំប្លែង និងគ្រប់គ្រងទិន្នន័យ

លោកស្រី លាង សុខឡាង គឺជានាយិកា បំប្លែង និងគ្រប់គ្រងទិន្នន័យ នៅធនាគារ ព្រីនស៍ ម.ក។ លោកស្រី គឺជាអ្នកសំរេចសម្រួលការផ្លាស់ប្តូរអាជីវកម្ម បច្ចេកវិទ្យា និងដំណោះស្រាយ និងដំណើរការឌីជីថល (RPA). ព្រមទាំងការគិតទុកជាមុននូវការផ្លាស់ប្តូរ និងឧបសគ្គផងដែរ។ លោកស្រីមានតួនាទីត្រួតពិនិត្យមុខងារជាច្រើនដែលទាក់ទងនឹងទិន្នន័យ ដែលរួមមានការគ្រប់គ្រងទិន្នន័យ ការធានាគុណភាពទិន្នន័យ និងការបង្កើតយុទ្ធសាស្ត្រទិន្នន័យ។

លោកស្រី សុខឡាង មានបទពិសោធន៍ ជាង២០ឆ្នាំ ក្នុងផ្នែកព័ត៌មានវិទ្យាធនាគារ។ សមត្ថភាពសំខាន់របស់លោកស្រី គឺការវិភាគ និងកែលម្អដំណោះស្រាយធនាគារដោយផ្អែកលើនិន្នាការ និងវិជ្ជាជីវៈ។ លោកស្រី ប្រើប្រាស់សមត្ថភាពយ៉ាងពេញលេញ ដើម្បីគាំទ្រដំណើរការអាជីវកម្ម។ ហើយកែលម្អមុខងារទិន្នន័យ ដោយប្រើបច្ចេកទេសវិភាគ ដើម្បីដោះស្រាយបញ្ហាអាជីវកម្ម និងឱកាស។

លោកស្រី ទទួលបានបរិញ្ញាបត្រប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



អ្នកស្រី គង់ សុនីត្រារ៉ាន់យ៉ា
នាយិកា គ្រប់គ្រងហានិភ័យ

បច្ចុប្បន្ន អ្នកស្រី ជានាយិកា គ្រប់គ្រងហានិភ័យ នៅធនាគារ ព្រីនស៍ ម.ក។ គាត់មានបទពិសោធន៍ ១០ឆ្នាំ ក្នុងវិស័យធនាគារ និងធានារ៉ាប់រង។ គាត់ក៏មានបទពិសោធន៍ជាមួយនឹងការគ្រប់គ្រងគម្រោង រដ្ឋធីតាវិភាគអភិវឌ្ឍន៍ប្រព័ន្ធ (SDLC) ការវិភាគអាជីវកម្ម ការវិភាគផលប៉ុន្តែ ការធានាគុណភាព ការគ្រប់គ្រងប្រតិបត្តិការសាខា និងការគ្រប់គ្រងហានិភ័យ។ មុនពេលចូលរួមជាមួយធនាគារ ព្រីនស៍ គាត់ធ្លាប់ធ្វើការនៅធនាគារ ហុង លី អុង និងក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ។

អ្នកស្រី បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកធនាគារ ធានារ៉ាប់រង និងការគ្រប់គ្រងហានិភ័យពីសាកលវិទ្យាល័យបញ្ញាជាតិ (២០១៤) ប្រទេសកម្ពុជា ជាមួយនឹងបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ (២០១២) ពីសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

គាត់ក៏បានបញ្ចប់កម្មវិធីដែលមានវិញ្ញាបនបត្របញ្ជាក់ជំនាញក្នុងការគ្រប់គ្រងហានិភ័យ (CERM ក្នុងឆ្នាំ២០២១) តាមអ៊ិនធើណិត ពីសាលា Frankfurt School of Business ប្រទេសអាល្លឺម៉ង់។





លោក LEE KOK SENG (ERIC)

នាយក សេវាកម្មហិរញ្ញវត្ថុរថយន្ត

លោក Eric នាំមកនូវបទពិសោធន៍ ២៥ឆ្នាំ នៅក្នុងវិស័យធនាគារ គួបផ្សំនឹងបទពិសោធន៍ ១០ឆ្នាំ ក្នុងការគ្រប់គ្រងម៉ាករថយន្ត ហើយឥឡូវនេះ គាត់ គឺជាប្រធានផ្នែកសេវាកម្មហិរញ្ញវត្ថុរថយន្តនៅធនាគារ នៅធនាគារ ព្រីនស៍ ម.ក កម្ពុជា។

គាត់បានចាប់ផ្តើមអាជីពធនាគាររបស់គាត់ជាមន្ត្រីឥណទាន ហើយ បានកាន់មុខតំណែងផ្សេងៗក្នុងការលក់ និងប្រតិបត្តិការ មុនពេលក្លាយជា ប្រធានផ្នែកហិរញ្ញវត្ថុរថយន្ត - ដំបូងនៅធនាគារ EON Bank បន្ទាប់មកគឺ ធនាគារ Hong Leong ។ ក្នុងនាមជាប្រធានផ្នែកហិរញ្ញវត្ថុរថយន្ត លោក គ្រប់គ្រងអាជីវកម្មប្រាក់កម្ចីរថយន្តធំជាងគេទីបីក្នុងចំណោមស្ថាប័ន ហិរញ្ញវត្ថុម៉ាឡេស៊ីដែលមានទឹកប្រាក់ចំនួន ៤,៨ពាន់លានដុល្លារ។ នៅពេល ចាកចេញពីវិស័យធនាគារ លោក Eric បានគ្រប់គ្រងផ្នែកលក់រថយន្ត និង សេវាកម្មចែកចាយសម្រាប់រថយន្តម៉ាកល្បីៗនៅអឺរ៉ុប និងជប៉ុនអស់រយៈពេល មួយទសវត្សរ៍ រួមមាន Volkswagen, Toyota, Mazda និង Proton ។

លោក Eric ទទួលបានសញ្ញាប័ត្ររងផ្នែកគ្រប់គ្រងធុរកិច្ច ពី វិទ្យាស្ថានបណ្តុះបណ្តាល និងអភិវឌ្ឍន៍នៃមហាវិទ្យាល័យ ម៉ាឡេស៊ីហើយ គាត់ក៏ជាអ្នកជំនាញឥណទានដែលមានការបញ្ជាក់ (CCP) ដោយវិទ្យាស្ថាន Bankers Malaysia ផងដែរ។



លោក ឆី រណ្ណរដ្ឋ

នាយក ធនាគារឌីជីថល

លោក រណ្ណរដ្ឋ ជាអ្នកជំនាញប្រតិបត្តិផ្នែកធនាគារ ជាមួយបទ ពិសោធន៍ការងារទាំងក្នុងស្រុក និងក្រៅស្រុកជាងមួយទសវត្សរ៍។ បច្ចុប្បន្ន លោកមានតួនាទីជា នាយក ធនាគារឌីជីថល នៅធនាគារ ព្រីនស៍ ម.ក ដែលនាំមកនូវចំណេះដឹងបច្ចេកទេសយ៉ាងទូលំទូលាយទៅលើប្រព័ន្ធស្នូល របស់ធនាគារ និងបទពិសោធន៍អតិថិជន។ គាត់ក៏មានបទពិសោធន៍ ជាមួយនឹងបច្ចេកវិទ្យាជឿនលឿនចុងក្រោយបង្អស់នៅក្នុង AI និង Big Data ដែលគាត់បានបង្កើត ប្រព័ន្ធ វិភាគព្យាករណ៍ទិន្នន័យ និង ប្រព័ន្ធ វិភាគភាពមិនប្រក្រតី ដែលហៅថា smart factory ជាមួយនិយោជកមុន របស់គាត់។ លោកមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្កើតថ្មី និងការពេញចិត្តរបស់អតិថិជន។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកល វិទ្យាល័យកម្ពុជា និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មពីសាកលវិទ្យាល័យ ជាតិ Gyeongsang ក្នុងប្រទេសកូរ៉េខាងត្បូង។

លោក រណ្ណរដ្ឋ ស្នាត់ជំនាញភាសាអង់គ្លេស និងកូរ៉េ។

០៤

ទំនួលខុសត្រូវសង្គម

ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុ
ប្រកបដោយចីរភាព

៧៧

សកម្មភាពទំនួលខុសត្រូវសង្គម ២០២៣

៧៨

ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព

ក្នុងនាមជាសមាជិកនៃសមាគមធនាគារនៅកម្ពុជា (ABC) ធនាគារ ព្រីនស៍ ម.ក បានអនុម័តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៃកម្ពុជា។ ការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះអាចជួយធនាគារកាត់បន្ថយហានិភ័យនៃការវិនិយោគ និងស្វែងរកឱកាសអាជីវកម្មថ្មីៗ ខណៈពេលដែលរក្សាបរិស្ថាន និងគាំទ្រសហគមន៍មូលដ្ឋាន។

ដើម្បីគាំទ្រដល់ការសម្រេចចិត្តអាជីវកម្មរបស់យើងនៅគ្រប់កម្រិត និងផ្តល់ក្របខ័ណ្ឌសម្រាប់ដោះស្រាយជាមួយឱកាសអាជីវកម្ម និងហានិភ័យក្នុងបរិបទនៃផលប៉ះពាល់ប្រកបដោយនិរន្តរភាព យើងបានបង្កើតក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដែលរួមមានគោលនយោបាយទូទៅ គោលនយោបាយស្នូលចំនួនបួន គោលនយោបាយប្រធានបទពីរ និងគោលនយោបាយវិស័យស៊ីបច្ចេកទេសប្រាំបួន។ គោលនយោបាយនីមួយៗរៀបរាប់អំពីបញ្ហាបរិស្ថាន និងសង្គមសំខាន់ៗ ការប្តេជ្ញាចិត្តនៃដំណោះស្រាយរបស់យើង និងអ្វីដែលយើងរំពឹងថាអតិថិជន និងដៃគូអាជីវកម្មរបស់យើងនឹងធ្វើ។

នីតិវិធីគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមក៏ត្រូវបានអនុវត្តផងដែរ ដើម្បីផ្តល់ការណែនាំជាជំហានៗលើការកំណត់អត្តសញ្ញាណ ការវាយតម្លៃ និងការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម។ រួមជាមួយនឹងការបញ្ចូលហានិភ័យបរិស្ថាន និងសង្គមនៅក្នុងដំណើរការធានា និងលទ្ធកម្មរបស់យើង យើងប្តេជ្ញាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្ន ការអភិវឌ្ឍ ការកសាងសមត្ថភាព និងការយល់ដឹងទាក់ទងនឹងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព បង្កើតគោលនយោបាយហិរញ្ញវត្ថុបែកចែក ដើម្បីផ្តល់នូវផលិតផល និងសេវាកម្មដែលមានតម្លៃសមរម្យសម្រាប់ថាមពលកើតឡើងវិញ និងនវានុវត្តន៍បៃតង ព្រមទាំងកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសង្គម។

គោលការណ៍ហិរញ្ញវត្ថុនិរន្តរភាពទាំងប្រាំបួនរួមមានដូចតទៅ៖



សកម្មភាពទំនួលខុសត្រូវសង្គម ២០២៣

សុខភាព

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទានដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ បានសហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីផ្តល់ការពិនិត្យសុខភាពទូទៅដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋប្រមាណ ១០.០០០នាក់នៅក្នុងខេត្តក្បុងឃុំ និងខេត្តកំពង់ចាម។ បុគ្គលិកដែលខិតខំប្រឹងប្រែងរបស់យើងបានផ្តល់ការគាំទ្រ និងជំនួយពិសេសដល់ប្រជាពលរដ្ឋទាំងអស់ដែលបានមកព្យាបាល។ យើងប្តេជ្ញាធ្វើឱ្យមានផលប៉ះពាល់ជាវិជ្ជមានលើសហគមន៍ដែលយើងបម្រើ ហើយការចូលរួមរបស់យើងនៅក្នុងគំនិតផ្តួចផ្តើមសុខភាពនេះ គឺគ្រាន់តែជាឧទាហរណ៍មួយនៃគំនិតផ្តួចផ្តើមប៉ុណ្ណោះ។ តាមរយៈការផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងការចែកអំណោយ យើងសង្ឃឹមថានឹងបំផុស និងលើកទឹកចិត្តអ្នកស្រុកឱ្យផ្តល់អាទិភាពដល់សុខភាព និងសុខុមាលភាពរបស់ពួកគេ។



កីឡា

បន្តការឧបត្ថម្ភដល់ក្លឹបបាល់ទាត់វិសាខា

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ របស់ធនាគារ ព្រីនស៍ លោក ហ៊ុន សុរេន្ទ្រ និងកញ្ញា អ៊ូ បញ្ញាសុភិស្វា នាឯកាគ្រប់គ្រងក្លឹបបាល់ទាត់វិសាខា បានចុះអនុស្សរណៈនៅកីឡដ្ឋាន ព្រីនស៍។ ពិធីនេះ មានការអញ្ជើញចូលរួមជាសាក្សីដោយ លោកជំទាវ កែ សួនសុភី រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ព្រីនស៍ ក្លឹប បាល់ទាត់វិសាខា និងតំណាងប្រព័ន្ធផ្សព្វផ្សាយនានា។ កិច្ចព្រមព្រៀងនេះមានគោលបំណងពង្រឹងភាពជាដៃគូរវាងស្ថាប័ន ទាំងពីរ និងគាំទ្រវិស័យបាល់ទាត់នៅកម្ពុជា និងក្លឹបបាល់ទាត់វិសាខា។ ការឧបត្ថម្ភជាថ្មីគឺសម្រាប់រដូវកាល ២០២៣-២០២៥ ហើយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាធារណៈរបស់ធនាគារសម្រាប់ឧត្តមភាពកីឡា។



ការឧបត្ថម្ភដល់ការប្រកួតពានរង្វាន់ Soccer League ឆ្នាំ២០២៣

ធនាគារ ព្រីនស៍ មានកិត្តិយសក្នុងការក្លាយជាអ្នក ឧបត្ថម្ភធំនៃការប្រកួតពានរង្វាន់ Soccer League ឆ្នាំ២០២៣ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ នេះជាលើក ទីពីររបស់យើងដែលបានឧបត្ថម្ភព្រឹត្តិការណ៍ដ៏មានកិត្យានុភាព នេះ។ យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញ យុវជនកម្ពុជាជាច្រើនបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលមាន សារៈសំខាន់ចំពោះការអភិវឌ្ឍនៃវិស័យកីឡានៅកម្ពុជា។



ការឧបត្ថម្ភដល់ការប្រកួតឧបលើកទី១០ របស់ក្លឹបរាយកូនហ្គោល ហ្គាឌិន ស៊ីធី និងរក្ខត្តដ្ឋម្រះជើងឯកក្លឹប

ធនាគារ ព្រីនស៍ មានសេចក្តីសោមនស្សរីករាយជាអនេក ដែលបានចូលរួមជាអ្នកឧបត្ថម្ភឆ្នាំទី១១ នៅក្នុងកម្មវិធីឧបលើក ទី១០ របស់ក្លឹបរាយកូនហ្គោល ហ្គាឌិន ស៊ីធី និងការប្រកួតរក្ខត្តដ្ឋម្រះជើងឯកក្លឹប ដែលបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣។ យើងពិតជាមានភាពសប្បាយរីករាយខ្លាំងដែលបានចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ ដែលបាន ប្រមូលផ្តុំនូវអ្នកស្រឡាញ់ចូលចិត្ត និងកីឡាកររាយកូនហ្គោលអាជីពមកជួបជុំគ្នា នៅលើវាលស្មៅពណ៌បៃតង ពេញដោយភាពរួស រាយរាក់ទាក់ និងមិត្តភាព។



ការឧបត្ថម្ភដល់ការប្រកួតរាយកូនហ្គោលមិត្តភាពការទូត-ពាណិជ្ជកម្ម

ធនាគារ ព្រីនស៍ មានកិត្តិយសដែលបានចូលរួមជាអ្នកឧបត្ថម្ភឆ្នាំទី១១ក្នុងកម្មវិធី “ការប្រកួតរាយកូនហ្គោលមិត្តភាព ការទូត-ធុរកិច្ច” នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅក្លឹបរាយកូនហ្គោល ហ្គាឌិន ស៊ីធី។ កម្មវិធីនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការលើកកម្ពស់ទំនាក់ទំនងការទូតសេដ្ឋកិច្ច និងជំរុញទំនាក់ទំនង កាន់តែរឹងមាំរវាងវិស័យសាធារណៈ វិស័យឯកជន និងវិស័យធុរកិច្ច ព្រមទាំងផ្តល់នូវឱកាសដ៏ល្អក្នុងការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម ការ វិនិយោគ និងសុច្ឆន្ទៈនៅកម្ពុជា។ នៅធនាគារ ព្រីនស៍ យើងប្តេជ្ញាជំរុញកំណើន និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ហើយយើង សង្ឃឹមថា យើងអាចទាំយកនូវផលប្រយោជន៍ដ៏មានន័យ តាមរយៈគំនិតផ្តួចផ្តើមដ៏គួរឱ្យស្ងប់ស្ងែងនេះ។



ការឧបត្ថម្ភដល់ការប្រកួតរាយកូនហ្គោល Red Hornet Chairman Cup ២០២៣ - Drive for Charity Edition

ធនាគារ ព្រីនស៍ មានកិត្តិយសដែលបានឧបត្ថម្ភលើការប្រកួតកីឡារាយកូនហ្គោល “Red Hornet Chairman Cup ២០២៣- Drive for Charity Edition” នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្លឹបកីឡារាយកូនហ្គោល ហ្គាឌិន ស៊ីធី។ គោលបំណងនៃការប្រកួតនេះ គឺដើម្បីលើកកម្ពស់ភាពស្និទ្ធស្នាលរវាងកីឡាកររាយកូនហ្គោល និងគាំទ្រដល់សហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គមសាធារណៈ។ ថវិកាដែលទទួលបានពីកម្មវិធីនៃអង្គភាពថវិកា នឹងត្រូវប្រើប្រាស់ដល់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មិននិងសង្គ្រោះជនពិការដោយសារមិន (CMAA)។



ការឧបត្ថម្ភដល់ការប្រកួតរាយកូនហ្គោល IMG TROPHY ឆ្នាំ២០២៣

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ធនាគារ ព្រីនស៍ ម.ក មានកិត្តិយសបានចូលរួមជាអ្នកឧបត្ថម្ភកម្រិតផ្លូវទីនីមួយៗ ក្នុងការប្រកួតរាយកូនហ្គោល IMG TROPHY ២០២៣ ដែលរៀបចំដោយក្លឹបរាយកូនហ្គោល ហ្គាឌិន ស៊ីធី ហើយឆ្នាំនេះក៏ជាឆ្នាំទី៤ ដែលធនាគារ ព្រីនស៍ បានរួមចំណែកគាំទ្រក្នុងការប្រកួតនេះផងដែរ។ ពានរង្វាន់ IMG Trophy ២០២៣ បានផ្តល់លទ្ធភាពដល់កីឡាកររាយកូនហ្គោលមកពីគ្រប់វិស័យ និងគ្រប់ជាតិសាសន៍ចូលរួមក្នុងការប្រកួតរាយកូនហ្គោល និងជម្រុញដល់ការកសាងមិត្តភាពក៏ដូចជាពង្រឹងទំនាក់ទំនងផងដែរ។



ឧបត្ថម្ភដល់កីឡាការនីតចម្ងាយកម្ពុជា ប៊ូ សំណាង

ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាការនី ប៊ូ សំណាង ដែលជាកីឡាការនីតចម្ងាយបានឈ្នះបេះដូងមនុស្សរាប់លាននាក់ ដោយសារស្មារតីតស៊ូ និងការប្តេជ្ញាចិត្តក្នុងការបន្តរត់រហូតដល់ចប់ការប្រកួតក្នុងវិញ្ញាសា ៥.០០០ម៉ែត្រ។ ធនាគារ ព្រីនស៍ បានដឹងពីរឿងរ៉ាវជីវិត និងការតស៊ូផ្នែកហិរញ្ញវត្ថុរបស់នាង ហើយបានឧបត្ថម្ភនាងអស់រយៈពេល២ឆ្នាំ ដើម្បីផ្គត់ផ្គង់ការចំណាយលើការរស់នៅ អាហារូបត្ថម្ភ និងការបណ្តុះបណ្តាល។ ការឧបត្ថម្ភនេះគឺជាផ្នែកមួយនៃគម្រោងទំនួលខុសត្រូវសង្គមសាធារណៈកម្ពុជាពាន់លានរៀលរបស់ធនាគារ ព្រីនស៍ ដែលមានគោលបំណងជួយដល់អត្តពលិកដែលមានទេពកោសល្យ និងវិស័យកីឡា។



ការអប់រំ

ធនាគារ ព្រីនស៍ ម.ក បានឧបត្ថម្ភ AIESEC នៅវត្តភ្នំ ក្នុងនាមជាអ្នកឧបត្ថម្ភដោយមិន សម្រាប់សំណើសិក្ខាសាលាក្រោមប្រធានបទ “ផ្សព្វផ្សាយប្រចាំថ្ងៃ” នៅសាលាយុវជន។ ចក្ខុវិស័យនៅពីក្រោយការផ្តួចផ្តើមគំនិតនេះ គឺដើម្បីធ្វើឱ្យជំនាញភាពជាអ្នកដឹកនាំរបស់យុវជនសកម្មដោយការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងការយល់ដឹងពីសហគមន៍ និងការកសាងសមត្ថភាពរបស់ពួកគេក្នុងការស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាដោយដាក់គំនិតរបស់ពួកគេទៅក្នុងគំនិតនៃការបង្កើតអាជីវកម្ម។ កម្មវិធី និងគម្រោងដែលពួកគេកំពុងដំណើរការ ខិតខំអភិវឌ្ឍយុវជនទាំងក្នុងស្រុក និងក្រៅស្រុក តាមរយៈបរិយាកាសការងារជាក់ស្តែង និងការធ្វើការងារជាក្រុម។ ការឧបត្ថម្ភនេះធ្វើឡើងក្រោមបង្គោលអប់រំនៃគោលការណ៍ណែនាំទំនួលខុសត្រូវសង្គម។ តាមរយៈការប្រើប្រាស់ការឧបត្ថម្ភនេះ យើងមានគោលបំណងបង្កើនការយល់ដឹង និងកសាងរូបភាពសាធារណៈ/ម៉ាកយីហោរបស់ធនាគារ ព្រីនស៍។

ធុរកិច្ច និងហិរញ្ញវត្ថុ

ការឧបត្ថម្ភធនាគារជាតិនៃកម្ពុជា ក្នុងឱកាសឧបលើកទី៤៣ នៃការដាក់ឱ្យប្រើប្រាស់ឡើងវិញនូវប្រាក់រៀល



ធនាគារ ព្រីនស៍ បានបន្តការគាំទ្ររបស់ខ្លួនដល់ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍នេះ។ ក្នុងការផ្សព្វផ្សាយ និងគាំទ្រការប្រើប្រាស់រូបិយប័ណ្ណជាតិរបស់យើង - ប្រាក់រៀល យើង ផ្តល់ជូនអត្រាការប្រាក់សន្សំពិសេសលើគណនីប្រាក់រៀលជាមួយនឹង ការប្រាក់បន្ថែមសម្រាប់អតិថិជនដ៏មានតម្លៃរបស់យើង។ ធនាគារ ក៏បានចូលរួមជាមួយធនាគារជាតិនៃកម្ពុជា សម្រាប់សិក្ខាសាលា “ប្រាក់រៀល អក្ខរកម្មហិរញ្ញវត្ថុ និងបាគង” និងកម្មវិធីបង្ហាញផ្លូវទិក ប្រាក់រៀលទៅកាន់ខេត្តមួយចំនួនដូចជា កំពង់ស្ពឺ ព្រះសីហនុ កំពង់ធំ ជាដើម។

ការឧបត្ថម្ភកម្មវិធីពានរង្វាន់សហគ្រិនជាតិ ២០២៣

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារ ព្រីនស៍ បានបន្តគាំទ្រដល់កម្មវិធីពានរង្វាន់សហគ្រិនជាតិ ២០២៣ (NEA) ដែលរៀបចំដោយវិទ្យាស្ថានជាតិសហគ្រិនភាព (NIEI) និងសហគ្រាសខ្មែរ (KE)។ ព្រឹត្តិការណ៍ NEA មាន គោលបំណងជួយដល់សហគ្រិនកម្ពុជា ដោយអនុញ្ញាតឱ្យ ពួកគេផ្លាស់ប្តូរចំណេះដឹង ទទួលបានបទពិសោធន៍ បង្កើត ទំនាក់ទំនង និងពង្រីកអាជីវកម្មរបស់ពួកគេ។

ក្នុងនាមជាអ្នកឧបត្ថម្ភដ៏រស់រវើក NEA សម្រាប់ឆ្នាំទីពីរ ជាប់ៗគ្នា ធនាគារ ព្រីនស៍ មានកិត្តិយសជាផ្នែកនៃគំនិត ផ្តួចផ្តើមដ៏មានអត្ថន័យនេះ។ យើងជឿជាក់ថា ភាពជាដៃគូរវាង វិស័យសាធារណៈ វិស័យឯកជន និងសហគ្រិនក្នុងស្រុកអាច រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃ ប្រទេសរបស់យើង។



ការឧបត្ថម្ភដល់ការតាំងពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២៣ ជាមួយ សភាពាណិជ្ជកម្មកម្ពុជា (CCC)

ធនាគារ ព្រីនស៍ បានចូលរួមជាអ្នកឧបត្ថម្ភមាសនៅក្នុងពិព័រណ៍ពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ និងគាំទ្រសហគ្រាសធុនតូច និងមធ្យម អាជីវកម្មសិប្បកម្ម/ឧប និងម្ចាស់អាជីវកម្មនៅក្នុងខេត្តបាត់ដំបង និងខេត្តជុំរិញ។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា (CCC) ដើម្បីភ្ជាប់អាជីវកម្មទាំងនេះ និងជួយផ្សព្វផ្សាយផលិតផលរបស់ពួកគេនៅក្នុងទីផ្សារកម្ពុជា។

ការឧបត្ថម្ភដល់ទិវាសន្សំប្រាក់អាស៊ាន រៀបចំដោយធនាគារជាតិនៃកម្ពុជា

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ធនាគារ ព្រីនស៍ មានកិត្តិយសបានចូលរួមជាអ្នកឧបត្ថម្ភមាសនៃទិវាសន្សំប្រាក់អាស៊ាន ប្រចាំឆ្នាំ ដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) ធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ។ ពិធីនេះធ្វើឡើងនៅសួនសាធារណៈមួយតាមដងទន្លេស្ទឹងសែន ក្នុងខេត្តកំពង់ធំ។ កម្មវិធីនេះ ចូលរួមយ៉ាងពិសេសដោយ ភ្ញៀវកិត្តិយសរួមមាន ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក វ៉ត្ល សោភ័ណ អនុប្រធានសមាគមធនាគារ កម្ពុជា លោក សុខ រឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត កំពង់ធំ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះមានគោលបំណងលើកកម្ពស់ និងអប់រំប្រជាជនអំពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង របៀបសន្សំប្រាក់។ ធនាគារ ព្រីនស៍ បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជាក្នុងការ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើងនូវបរិយាប័ន្នហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា។



០៥

ការទទួលស្គាល់នានា

ព័ត៌មានស្ថាប័ន

៨៧

ពានរង្វាន់ និងការទទួលស្គាល់

៩១

ព័ត៌មានស្ថាប័ន

សម្ពោធសាខាថ្មីទី៣៤ - ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌសែនសុខ - សង្កាត់ទឹកថ្លា

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារ ព្រីនស៍ បានសម្ពោធជាផ្លូវការនូវសាខាថ្មីទី៣៤ គឺ ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌសែនសុខ - សង្កាត់ទឹកថ្លា! សាខាថ្មីរបស់យើង ត្រូវបានរៀបចំឡើងដើម្បីផ្តល់ជូនអ្នកនូវសេវាកម្មធនាគារប្រកបដោយវិជ្ជាជីវៈ និងទាន់សម័យ។ មិនថាអ្នកត្រូវការបើកគណនីថ្មី ឬធ្វើប្រតិបត្តិការធនាគារណាមួយទេ ក្រុមការងាររបស់យើងគឺត្រៀមខ្លួនជាស្រេចដើម្បីបម្រើអ្នក។ យើងសូមអញ្ជើញអ្នកមកកាន់សាខាថ្មីរបស់យើង និងទទួលបានបទពិសោធន៍សេវាកម្មកំពូលរបស់យើង។ ដើម្បីជាការថ្លែងអំណរគុណ អតិថិជនថ្មីដែលបើកគណនីជាមួយយើងនឹងទទួលបានការផ្តល់ជូន និងកាដូពិសេស។



សម្ពោធសាខាថ្មីទី៣៥ - ធនាគារ ព្រីនស៍ ម.ក សាខាស្រុកឈូក (ខេត្តកំពត)

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ សាខាថ្មីទី៣៥ របស់យើង គឺ ធនាគារ ព្រីនស៍ ម.ក សាខាស្រុកឈូក (ខេត្តកំពត) បានបើកដំណើរការអាជីវកម្មជាផ្លូវការហើយ! យើងប្តេជ្ញាផ្តល់ជូនអ្នកនូវសេវាកម្មធនាគារប្រកបដោយវិជ្ជាជីវៈ និងទាន់សម័យនៅទីតាំងថ្មីនេះ។ ជាការផ្តល់ជូនស្វាគមន៍យ៉ាងពិសេស អតិថិជនថ្មីដែលបើកគណនីជាមួយធនាគារ ព្រីនស៍ នឹងទទួលបានការផ្តល់ជូនពិសេស និងកាដូពិសេស។



សម្ពោធសាខាថ្មីទី៣៦ - ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌព្រែកព្នៅ (ភូមិសំរោង)

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សាខាថ្មីទី៣៦ របស់យើងគឺ ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌព្រែកព្នៅ (ភូមិសំរោង) បានចាប់បើកដំណើរការអាជីវកម្មជាផ្លូវការហើយ! ក្រុមការងាររបស់យើងប្តេជ្ញាផ្តល់សេវាកម្មធនាគារលំដាប់កំពូល ដែលមានជំនាញវិជ្ជាជីវៈ និងល្អនូវអតិថិជនទាំងអស់របស់យើង។ ប៉ុន្តែនោះមិនមែនទាំងអស់ទេ! យើងមានកម្មវិធីពិសេស និងអំណោយដ៏អស្ចារ្យមួយចំនួនសម្រាប់អតិថិជនថ្មីទាំងអស់ដែលបើកគណនីថ្មី ស្នើប័ណ្ណទូទាត់ថ្មី ឬចុះឈ្មោះធ្វើជាអាជីវករព្រីនស៍ជាមួយយើង។



ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសមាគមវិនិយោគិន នរោត្តម និងអភិវឌ្ឍន៍ និងក្រុមហ៊ុន ID Capital

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ ព្រីនស៍ ម.ក និងសមាគមវិនិយោគិននរោត្តម និងអភិវឌ្ឍន៍ (IDI) ព្រមទាំងក្រុមហ៊ុន ID Capital (IDC) បានភ្ជាប់ភាពជាដៃគូសហការ ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានកាន់តែប្រសើរឡើងដល់សហគ្រិនកម្ពុជា និងម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិកនៃសមាគម IDI និង IDC សម្រាប់កំណើនអាជីវកម្មនៅវិស័យឧស្សាហកម្មនីមួយៗ ដោយគាំទ្រការច្នៃប្រឌិតនៃអាជីវកម្ម។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខារវាង លោក ហ៊ិន សុរេនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC នៅការិយាល័យកណ្តាលរបស់ធនាគារ ព្រីនស៍ ដែលមានទីតាំងនៅអគារព្រីនស៍ ភ្នំពេញ ថ្ងៃនេះ។



ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយសាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ ព្រីនស៍ ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បាន សហការ លើគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រី ដែលធនាគារ ព្រីនស៍ នឹងដើរតួជាស្ថាប័នផ្តល់ឥណទាន ដើម្បីផ្តល់ប្រាក់កម្ចីដល់សហគ្រាសដែលគ្រប់គ្រងដោយស្ត្រី ជាមួយអត្រាការប្រាក់ទាក់ទាញ និងរយៈពេលឥណទានរហូតដល់ ៦ ឆ្នាំ ដោយមាន CGCC ជាសហគ្រាសសាធារណៈ ដែលផ្តល់ការធានារហូតដល់ ៨០%នៃទំហំឥណទានលើកម្ចីអាជីវកម្ម។

កិច្ចព្រមព្រៀងគម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្ត្រីនេះ ត្រូវបានចុះហត្ថលេខារវាង លោក ហ៊ិន សុរេនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងលោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដោយមានការចូលរួមជាសក្ខីភាពពីសំណាក់ លោកជំទាវ ឧកញ៉ា កែវ ម៉ុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) និងសមាជិកក្រុមប្រឹក្សាភិបាលចំនួនប្រាំបួននៃសមាគមសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ព្រីនស៍ និងសាជីវកម្មធានាឥណទានកម្ពុជា។



ពានរង្វាន់ និងការទទួលស្គាល់

ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់ដោយពានរង្វាន់ជាច្រើនពីស្ថាប័នអន្តរជាតិដ៏មានកិត្យានុភាព វិសាលភាពនៃការបង្កើតថ្មី ធនធានមនុស្ស អភិបាលកិច្ចសាជីវកម្ម ទំនួលខុសត្រូវសង្គមសាជីវកម្ម និងវិស័យធនាគារពាណិជ្ជ។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូននូវសេវាកម្មធនាគារដ៏ល្អបំផុត និងការផ្តល់អាទិភាពដល់សុខុមាលភាពរបស់បុគ្គលិករបស់យើងត្រូវបានបញ្ជាក់យ៉ាងខ្លាំងតាមរយៈសមិទ្ធផលទាំងនេះ។ ការទទួលស្គាល់ទាំងនេះ គឺជាសក្ខីភាពដ៏មានអានុភាពមួយចំពោះការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូររបស់យើង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីឱ្យធនាគារ ព្រីនស៍ ក្លាយជាអ្នកនាំមុខនៅក្នុងទិដ្ឋភាពធនាគារពាណិជ្ជរបស់កម្ពុជា។ សមិទ្ធផលទាំងនេះគឺជាលទ្ធផលផ្ទាល់នៃកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដែលមិនអាចប្រៀបធៀបបានរបស់ក្រុមការងារទាំងមូលរបស់យើងនៅធនាគារ ព្រីនស៍ រួមជាមួយនឹងដៃគូអាជីវកម្មដ៏គួរឱ្យគោរពរបស់យើង។ ដោយមានការលើកទឹកចិត្តពីពានរង្វាន់ដ៏មានកិត្តិយសទាំងនេះ យើងសន្យាថានឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទៀត ដោយទទួលបានការគាំទ្រយ៉ាងខ្ជាប់ខ្ជួនពីអតិថិជន និងដៃគូអាជីវកម្មរបស់យើង។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការគាំទ្រ និងការជឿជាក់ឥតងាករេរបស់លោកអ្នកមកលើយើង។ យើងមានសេចក្តីរំភើបក្នុងការច្នៃប្រឌិត និងណែនាំផលិតផល ព្រមទាំងសេវាកម្មទំនើបបំផុត ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុនាពេលអនាគតរបស់លោកអ្នក។

ពានរង្វាន់ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៣
កាលបរិច្ឆេទ៖ ខែសីហា ឆ្នាំ២០២៣
ពីស្ថាប័ន៖ Asiamoney

ធនាគារ ព្រីនស៍ បានទទួលរង្វាន់ “ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឆ្នាំ២០២៣” ពី Asiamoney Awards ជាថ្មីម្តងទៀត។ នេះជាលើកទីពីររបស់យើងដែលបានទទួលកិត្តិយសនេះ ដែលបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាកម្មធនាគារពិសេសដល់សហគ្រាសធុនតូច និងមធ្យម។



ពានរង្វាន់ធនាគារពាណិជ្ជល្អបំផុតប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៣
កាលបរិច្ឆេទ៖ ខែសីហា ឆ្នាំ ២០២៣
ពីស្ថាប័ន៖ International Banker

អស់រយៈពេលបួនឆ្នាំជាប់ៗគ្នា ធនាគារ ព្រីនស៍ ត្រូវបានផ្តល់កិត្តិយសដោយពានរង្វាន់កិត្តិយស ដែលបញ្ជាក់ពីភាពជាអ្នកដឹកនាំ និងមុខតំណែងលេចធ្លោនៅក្នុងសហគមន៍ហិរញ្ញវត្ថុកម្ពុជា។ ការទទួលស្គាល់នេះបង្ហាញពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ធនាគារក្នុងការរៀបចំអនាគតនៃធនាគារនៅកម្ពុជា និងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដែលអតិថិជនពេញចិត្ត។ ការយកចិត្តទុកដាក់របស់ធនាគារក្នុងការផ្តល់នូវបទពិសោធន៍ធនាគារប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយភាពច្នៃប្រឌិត គឺបង្ហាញឱ្យឃើញនៅក្នុងប្រភេទនៃផលិតផល និងសេវាកម្មដ៏សាមញ្ញ ងាយស្រួល និងមានសុវត្ថិភាព។



ពានរង្វាន់ធនាគារល្អបំផុតសម្រាប់ទំនួលខុសត្រូវសង្គមសាជីវកម្មប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៣
កាលបរិច្ឆេទ៖ ខែសីហា ឆ្នាំ២០២៣
ពីស្ថាប័ន៖ Asiamoney

ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការក្លាយជាពលរដ្ឋសាជីវកម្មប្រកបដោយការទទួលខុសត្រូវ ធនាគារ ព្រីនស៍ បានដាក់សកម្មភាពទំនួលខុសត្រូវសង្គមជាអាទិភាពចម្បងមួយក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាព ការអភិវឌ្ឍសហគមន៍ និងបញ្ចូលវិស្វាននៅកម្ពុជា។ វិស័យសំខាន់ៗទាំងបីនេះត្រូវបានដឹកនាំដោយគោលការណ៍បរិស្ថាន និរន្តរភាព និងអភិបាលកិច្ច (ESG) ដែលមានសារៈសំខាន់ក្នុងយុទ្ធសាស្ត្រសាជីវកម្ម និងការរួមចំណែករបស់យើងចំពោះកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានរបស់កម្ពុជា។ យើងមានមោទនភាពក្នុងការឈ្នះពានរង្វាន់នេះសម្រាប់កម្ពុជា។



ពានរង្វាន់ការច្នៃប្រឌិតល្អបំផុតនៅក្នុងសេវាធនាគារបុគ្គលប្រចាំប្រទេស កម្ពុជាឆ្នាំ២០២៣

កាលបរិច្ឆេទ៖ ខែសីហា ឆ្នាំ ២០២៣

ពិស្តារ៖ International Banker

សម្រាប់ឆ្នាំទី៤ ជាប់ៗគ្នា ធនាគារត្រូវបានទទួលស្គាល់ជាមួយនឹង ពានរង្វាន់ការច្នៃប្រឌិតល្អបំផុតនៅក្នុងសេវាធនាគារបុគ្គល។ ប័ណ្ណសរសើរដ៏ មានកិត្យានុភាពនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងមិនចេះ ឆ្កើយហត់របស់ធនាគារ និងការប្តេជ្ញាចិត្តឥតអាករក្នុងការវិនិយោគលើ បច្ចេកវិទ្យាធនាគារឌីជីថលដ៏ទំនើប ក៏ដូចជាការអភិវឌ្ឍផលិតផល និង សេវាកម្មប្រកបដោយភាពច្នៃប្រឌិតដែលបំពេញតម្រូវការចម្រុះរបស់អតិថិជន របស់ខ្លួន។ តាមរយៈការប្រើប្រាស់ធនធានដ៏ទំនើបទាំងនេះ ធនាគារអាចផ្តល់ ជូនអតិថិជនរបស់ខ្លួន នូវបទពិសោធន៍ធនាគារប្រកបដោយភាពរលូន ងាយ ស្រួល និងមានសុវត្ថិភាព ដោយមិនគិតពីទីតាំងរបស់ពួកគេ ឬពេលវេលានោះ ឡើយ។



ពានរង្វាន់ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតប្រចាំប្រទេស កម្ពុជា២០២៣

កាលបរិច្ឆេទ៖ ខែកក្កដា ឆ្នាំ២០២៣

ពិស្តារ៖ Global Banking & Finance

ធនាគារ ព្រីនស៍ បានទទួលរង្វាន់ធនាគារអភិបាលកិច្ចសាជីវកម្ម ល្អបំផុតប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៣ សម្រាប់ការប្តេជ្ញាចិត្តឥតអាករ របស់យើងចំពោះអភិបាលកិច្ចសាជីវកម្ម។ សមិទ្ធផលទាំងនេះបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់យើងចំពោះគណនេយ្យភាព តម្លាភាព យុត្តិធម៌ ការទទួលខុសត្រូវ និងការគ្រប់គ្រងហានិភ័យ។ ភាពជោគជ័យរបស់យើង ត្រូវបានសន្មតថាបានមកពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល និង គណៈគ្រប់គ្រងដែលមានសមត្ថភាព ដែលបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការរីកចម្រើនរបស់ធនាគារ។ យើងនឹងតស៊ូក្នុងការរកប្រាក់ចំណូល និងរក្សានូវទំនុកចិត្ត និងទំនុកចិត្តរបស់អ្នកពាក់ព័ន្ធរបស់យើង ខណៈពេល ដែលផ្តល់នូវតម្លៃប្រកបដោយនិរន្តរភាពដល់អតិថិជនរបស់យើង និង សហគមន៍កាន់តែទូលំទូលាយ។



ពានរង្វាន់កម្មវិធីធនាគារបុគ្គលមានភាពច្នៃប្រឌិតបំផុតប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៣

កាលបរិច្ឆេទ៖ ខែកក្កដា ឆ្នាំ២០២៣

ពិស្តារ៖ Global Banking & Finance

ប័ណ្ណសរសើរនេះ គឺជាសក្ខីភាពមួយចំពោះការយកចិត្តទុកដាក់របស់យើងក្នុង ការផ្តល់នូវដំណោះស្រាយធនាគារឈានមុខគេដែលបំពេញតម្រូវការរបស់អតិថិជន សម័យទំនើបរបស់យើង។ កម្មវិធីរបស់យើងត្រូវបានចនាឡើងសម្រាប់ភាពងាយស្រួល នៃការប្រើប្រាស់ ផ្តល់ជូននូវការចូលប្រើគណនីភ្លាមៗ ប្រតិបត្តិការក្នុងពេលជាក់ស្តែង និងការយល់ដឹងអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលទាំងអស់នៅក្នុងចំណុចប្រទាក់សុវត្ថិភាព និងវិចារណញ្ញាណ។ យើងច្នៃប្រឌិតឥតឈប់ឈរ បន្ថែមមុខងារថ្មីៗ ដើម្បីបង្កើន បទពិសោធន៍អ្នកប្រើប្រាស់ និងសុវត្ថិភាព ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុង ការកំណត់ឡើងវិញនូវទិដ្ឋភាពធនាគារនៅកម្ពុជា។ ពានរង្វាន់នេះឆ្លុះបញ្ចាំងពីការខិតខំ ប្រឹងប្រែងជាបន្តបន្ទាប់របស់យើងក្នុងការផ្តល់នូវឧត្តមភាព និងការច្នៃប្រឌិតក្នុងវិស័យ ហិរញ្ញវត្ថុ។



ពានរង្វាន់ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៣

កាលបរិច្ឆេទ៖ ខែកក្កដា ឆ្នាំ២០២៣

ពិស្តារ៖ International Finance Magazine

ពានរង្វាន់នេះបង្ហាញពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ក្នុង ការអនុវត្តរចនាសម្ព័ន្ធអភិបាលកិច្ចដ៏រឹងមាំ ដោយធានាថារាល់ការសម្រេចចិត្ត និងសកម្មភាពស្របតាមផលប្រយោជន៍ល្អបំផុតរបស់អ្នកពាក់ព័ន្ធរបស់ពួកគេ រួមទាំងអតិថិជន បុគ្គលិក និងសហគមន៍ទូលំទូលាយ។ តាមរយៈការផ្តល់ អាទិភាពដល់អភិបាលកិច្ចសាជីវកម្ម ធនាគារ ព្រីនស៍ មិនត្រឹមតែបានកំណត់ ស្តង់ដារសម្រាប់ឧត្តមភាពធនាគារនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តផងដែរ។ ការទទួលស្គាល់នេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តឥតអាកររបស់ ធនាគារក្នុងការរក្សានូវស្តង់ដារខ្ពស់បំផុតនៃការប្រព្រឹត្តិ និងតួនាទីរបស់ខ្លួនក្នុង ការលើកកម្ពស់ទិដ្ឋភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងវិបុលភាពនៅ កម្ពុជា។



ពានរង្វាន់ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតប្រចាំកម្ពុជា ឆ្នាំ២០២៣

កាលបរិច្ឆេទ៖ ខែកញ្ញា ឆ្នាំ ២០២៣

ពិស្តារ៖ World Economic Magazine

ប័ណ្ណសរសើរដ៏មានកិត្យានុភាពនេះទទួលស្គាល់ការប្តេជ្ញាចិត្តដ៏ឆ្លើយតបរបស់ធនាគារចំពោះតម្លាភាព ការអនុវត្តប្រកបដោយក្រមសីលធម៌ និងក្របខ័ណ្ឌអភិបាលកិច្ចដ៏រឹងមាំដែលធានានូវគណនេយ្យភាពនៅគ្រប់កម្រិតទាំងអស់។ តាមរយៈការប្រកាន់ខ្ជាប់នូវការអនុវត្តល្អបំផុតជាអន្តរជាតិ និងវិធីសាស្ត្រសកម្មចំពោះអភិបាលកិច្ចសាជីវកម្ម ធនាគារ ព្រីនស៍ នៅតែបន្តកំណត់ស្តង់ដារសម្រាប់ឧត្តមភាព ជំរុញការរៀបចំកិច្ចខិតខំបំណេរមាតិកា វិនិយោគិន អតិថិជន និងសហគមន៍ដែលខ្លួនបម្រើ។



ពានរង្វាន់ភាពជាអ្នកដឹកនាំក្នុងអត្រាធ្វើឱ្យសកម្មគណនេយ្យសម្រាប់ឆ្នាំ២០២៣ និងភាពជាអ្នកដឹកនាំក្នុងការចំណាយក្នុងមួយប័ណ្ណសកម្មសម្រាប់ឥណទានរ៉ែសា នៅក្នុងផ្នែកអតិថិជនសម្បូរធនធាន សម្រាប់ឆ្នាំ២០២៣

កាលបរិច្ឆេទ៖ ខែកុម្ភៈ ឆ្នាំ២០២៤

ពិស្តារ៖ ក្រុមហ៊ុនរ៉ែសា

នេះជាឆ្នាំទីពីរជាប់ៗគ្នាដែលយើងបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពទាំងនេះពីក្រុមហ៊ុនរ៉ែសា ដែលជាក្រុមហ៊ុនទូទាត់ប្រាក់ និងបច្ចេកវិទ្យាឈានមុខគេលើពិភពលោក។ រង្វាន់ទាំងនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការផ្សព្វផ្សាយ និងផ្តល់អត្ថប្រយោជន៍ក្នុងការលើកទឹកចិត្តដល់អតិថិជនក្នុងការចំណាយជាមួយប័ណ្ណរ៉ែសាធនាគារ ព្រីនស៍ របស់ពួកគេ។

ពានរង្វាន់ភាពជាអ្នកដឹកនាំក្នុងបរិមាណឥណទានសម្រាប់ឆ្នាំ២០២៣ និងភាពជាអ្នកដឹកនាំក្នុងកំណើនឥណទានសម្រាប់ឆ្នាំ២០២៣

កាលបរិច្ឆេទ៖ ខែធ្នូ ឆ្នាំ២០២៣

ពិស្តារ៖ ក្រុមហ៊ុនម៉ាស៊ីនរ៉ែសា

ពានរង្វាន់ទាំងនេះ គឺជាការទទួលស្គាល់ពីការអនុវត្តដ៏ឆ្លើយតបរបស់ធនាគារ ព្រីនស៍ក្នុងបរិមាណឥណទាន និងកំណើនឥណទាន និងភាពជាអ្នកដឹកនាំ និងការច្នៃប្រឌិតរបស់ខ្លួននៅក្នុងឧស្សាហកម្មឥណទាន។



ពានរង្វាន់ម៉ាកយីហោនិយោជកល្អបំផុតនៅកម្ពុជាឆ្នាំ២០២៣

កាលបរិច្ឆេទ៖ ខែមករា ឆ្នាំ២០២៣

ពិស្តារ៖ World HRD Congress

ការទទួលស្គាល់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះឧត្តមភាពក្នុងការលើកកម្ពស់វប្បធម៌ការងារដ៏ឆ្លើយតប ជំរុញការច្នៃប្រឌិត និងការអនុវត្តការអនុវត្តភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព ដែលជំរុញកម្លាំងពលកម្មរបស់ខ្លួន។ ការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ក្នុងការបង្កើតបរិយាកាសគាំទ្រ និងស្នាហាប់សម្រាប់បុគ្គលិករបស់ខ្លួនបានកំណត់រាងឱ្យដាច់ពីគ្នាក្នុងនាមជាអ្នកនាំមុខគេក្នុងឧស្សាហកម្មនេះ ដោយទទួលបានរង្វាន់ដ៏គួរឱ្យគោរពនេះ។

ពានរង្វាន់ពិភពលោកធនធានមនុស្សឆ្នើម២០២៣ សម្រាប់ “ឧត្តមភាពក្នុងការសិក្សា និងការអភិវឌ្ឍ”

កាលបរិច្ឆេទ៖ ខែមីនា ឆ្នាំ២០២២

ពិស្តារ៖ World HRD Congress

ពានរង្វាន់នេះទទួលស្គាល់ពីសមិទ្ធផលឆ្លើយតបរបស់ធនាគារ ព្រីនស៍ ក្នុងការលើកកម្ពស់ និងអនុវត្តគំនិតផ្តួចផ្តើមសិក្សា និងអភិវឌ្ឍន៍។ ការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ក្នុងការជំរុញបរិយាកាសដែលបុគ្គលិកត្រូវបានលើកទឹកចិត្តឱ្យបង្កើនជំនាញ ចំណេះដឹង និងសមត្ថភាពរបស់ពួកគេ ជាចុងក្រោយរួមចំណែកដល់ភាពជោគជ័យ និងការប្រកួតប្រជែងជារួមរបស់ស្ថាប័ន។



០៦

របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ក្រុមប្រឹក្សាភិបាល ៩៩

របាយការណ៍សវនករឯករាជ្យ ១០៣

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ១០៧

របាយការណ៍ចំណេញ ឬខាត និងលទ្ធផល
លម្អិតផ្សេងៗ ១០៨

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន ១០៩

របាយការណ៍លំហូរសាច់ប្រាក់ ១១១

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ១១៣

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ធនាគារ ព្រីនស៍ ម.ក ហៅកាត់ថា (“ធនាគារ”) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។

អំពីធនាគារ

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក មានឈ្មោះថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាក្រុមហ៊ុនឯកជន ទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មមីក្រូ ហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៤៦២៧ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ចេញ ដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា (“ធនាគារជាតិ” ឬ “ធនាគារកណ្តាល”) បាន ផ្តល់អាជ្ញាប័ណ្ណឱ្យធនាគារ ដើម្បីក្លាយជាធនាគារពាណិជ្ជឯកជន និងបានប្តូរ នាមករណ៍ក្រុមហ៊ុនទៅជា ធនាគារ ព្រីនស៍ ម.ក។ ប្រតិបត្តិ ការនេះក៏ត្រូវបានទទួលស្គាល់ និងត្រូវបានអនុម័តជាផ្លូវការដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាកម្មផ្នែកធនាគារជាច្រើនប្រភេទ ដែលពាក់ព័ន្ធនឹងវិស័យ ហិរញ្ញវត្ថុ។

លទ្ធផលប្រតិបត្តិការ និងភាគលាភ

លទ្ធផលហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានបង្ហាញក្នុងរបាយការណ៍ ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី១០៨។

ក្នុងអំឡុងការិយបរិច្ឆេទ មិនមានការប្រកាស ឬការបង់ភាគលាភទេ។

ដើមទុន

ធនាគារមានដើមទុនសរុបចំនួន ២៥០ លានដុល្លារអាមេរិក ជាមួយនឹងសន្លឹកហ៊ុនធម្មតាចំនួន ២៥០.០០០ សន្លឹកហ៊ុន ដែល មានតម្លៃចារឹក ១.០០០ ដុល្លារអាមេរិកក្នុងមួយសន្លឹកហ៊ុន។

គណនាទាន និងបុរេប្រទានអាក្រក់ និងគណនាទានសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យពាក់ ព័ន្ធទៅនឹងការជម្រះគណនាទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី និងការធ្វើសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពី ឱនភាពតម្លៃ ហើយបានយល់ស្របថារាល់គណនាទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និង បានកត់ត្រាសំវិធានធនពេញលេញសម្រាប់ការខាតបង់លើគណនាទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈ ណាមួយដែលនាំឱ្យសមតុល្យគណនាទាន និងបុរេប្រទានអាក្រក់ ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនសម្រាប់ការខាតបង់ ដែលបណ្តាលមកពីឱនភាពតម្លៃក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បី បញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាតាមតម្លៃបញ្ជី គណនេយ្យរបស់ធនាគារ ត្រូវបានកត់ត្រាបន្ថយឱ្យស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈ ណាមួយដែលបណ្តាលឱ្យតម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- ក. ពុំមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទដោយសារការដាក់បញ្ចាំ សម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- ខ. ពុំមានបំណុលយថាហេតុណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទក្រៅពីបំណុលផ្សេងៗ នៅក្នុងដំណើរការអាជីវកម្មធម្មតារបស់ធនាគារនោះទេ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬ អាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែបន្ទាប់ពីចុងការិយបរិច្ឆេទ ដែលនឹងឬអាចនឹងមានផលប៉ះពាល់ជា សារវន្តដល់ លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដែលដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានរែកញែកនៅ ក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យសមតុល្យដែលបាន បង្ហាញក្នុងរបាយការណ៍ ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទនេះ មិនមានរងនូវផល ប៉ះពាល់ ជាសារវន្តពីគណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។ តាមមតិរបស់ក្រុមប្រឹក្សា ភិបាល នៅចន្លោះពេលរវាងចុងការិយបរិច្ឆេទមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានគណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលទំនងជាមានផលប៉ះពាល់ដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ក្នុងការិយ បរិច្ឆេទបច្ចុប្បន្នដែលរបាយការណ៍នេះ ត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល របស់ធនាគារនៅក្នុងអំឡុងការិយបរិច្ឆេទ និងគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

លោក ចេន ហ៊ឺ	ប្រធានក្រុមប្រឹក្សាភិបាល
លោក ហុយ ឆាយ	អនុប្រធានក្រុមប្រឹក្សាភិបាល និងអភិបាល
លោក ហ៊ិន សុរចនា	ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រង
លោក ចេន សំរិសុទ្ធ	អភិបាលឯករាជ្យ
លោក ស៊ីម ហ៊ុយឈ័ង	អភិបាលឯករាជ្យ
លោក MUHAMMAD BIN IBRAHIM	អភិបាលឯករាជ្យ

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវក្នុងការបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុ បង្ហាញភាពត្រឹមត្រូវនូវគ្រប់ទិដ្ឋភាព ជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល៖

- ១) អនុម័តគោលនយោបាយគណនេយ្យឱ្យបានសមស្រប តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា (“CIFRSs”) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រុងប្រយ័ត្ន ហើយបន្ទាប់មកធ្វើការអនុវត្តគោលនយោបាយទាំងនេះឱ្យមានសង្គតិភាព
- ២) អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មាន របស់ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬក៏ប្រសិនបើមានការប្រាសចាកណាមួយ ក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបានបង្ហាញ ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ៣) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រូកពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
- ៤) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានករណី សន្មតសមរម្យ ថាធនាគារនឹងមិនអាចបន្តកិច្ចប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- ៥) គ្រប់គ្រង និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពល ដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវប្រាកដថារាល់ការសម្រេចចិត្ត និង/ឬ សេចក្តីណែនាំនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ធនាគារ ហើយក៏ត្រូវចាត់វិធានការឱ្យសមស្របដើម្បីទប់ស្កាត់ និងរកឱ្យឃើញការភ្លៃបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល អះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយនឹងកំណត់សម្គាល់ទាំងឡាយ បានបង្ហាញនូវគ្រប់ទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាជំនួសឱ្យក្រុមប្រឹក្សាភិបាល និងយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក ហ៊ិន សុរចនា

ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រង

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិកធនាគារ ព្រីនស៍ ម.ក

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.កហៅកាត់ថា (“ធនាគារ”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិត ផ្សេងៗរបាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលរួមមានគោលនយោបាយគណនេយ្យសារវន្ត ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀតដែលបានបង្ហាញនៅទំព័រទី ១០៧ ដល់ ១៩២។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។

មូលដ្ឋានការបញ្ចេញមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានឯករាជ្យភាពពីធនាគារ ស្របតាមតម្រូវការក្រមសីលធម៌ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញតាមក្របខ័ណ្ឌទំនួលខុសត្រូវក្រមសីលធម៌ផ្សេងៗ ស្របតាមតម្រូវការទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀត ដែលបានបញ្ចេញមតិសវនកម្មនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ថារបាយការណ៍នោះជាសារវន្តមានភាពត្រឹមត្រូវ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរាប់បញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ ដែលភ្ជាប់ជាមួយនឹងរបាយការណ៍សវនកររបស់យើងខ្ញុំ ដែលទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកររបស់យើងខ្ញុំឡើយ។ ចំណែកឯរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគាររំពឹងថានឹងផ្តល់ឱ្យយើងខ្ញុំក្រោយកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។

មតិរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំក៏មិនបានបញ្ចេញការសន្និដ្ឋានដាក់លាក់បន្ថែមលើនេះដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្តឬទេ។ ប្រសិនបើការអានព័ត៌មាន ផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម អាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម CIFRSs ហើយនឹងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជៀសផុតពីការបង្ហាញខុសជាសារវន្តដោយសារតែការភ្លេងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

ក្រុមប្រឹក្សាភិបាលមានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំគឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការភ្លេងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផលគឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថាគ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការភ្លេងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្តនៅពេលដែលការភ្លេងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នាមានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈជាតុនិយមក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏បាន៖

- ធ្វើការកំណត់ និងរាយការណ៍នូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គងដោយសារតែការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្ម ដែលទទួលបានធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់ជាសារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឱ្យធនាគារបញ្ឈប់នូវនិរន្តរភាពនៃអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញរចនាសម្ព័ន្ធ និងខ្លឹមសារទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ចំពោះកត្តាពាក់ព័ន្ធពីសវនកម្មរួមមានជាអាទិ៍ វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាសវនកម្មជាសារវន្តរួមបញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន **អេហ្វអាយអាយ & អ៊ីសូស៊ីអេត**



សេង ចាន់ថន

ដៃគូសវនករ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៦	២៧.៨៨៣.៧២៥	១១៣.៩០៥.០១៧	១៨.៨១៦.៨៣៣	៧៧.៤៦៨.៩០១
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារភណ្តាល	៧	៥៣.៧២៣.១១៧	២១៩.៤៥៨.៩៣៣	៧៥.២៨២.៦៦៦	៣០៩.៩៣៨.៧៣៦
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ	៨	៣៦.១៧៩.៥០១	១៤៧.៧៩៣.២៦២	៦៦.០៥៨.៧៣៦	២៧១.៩៦៣.៨១៦
ឥណទាន និងបុរេប្រទាន	៩	៧៣២.៣២៨.៦៨២	២.៩៩១.៥៦២.៦៦៦	៧០៩.៣០៣.៨៩៦	២.៩២០.២០៤.១៤០
វិនិយោគលើមូលបត្រ	១០	៤៦.២២៤.៥២១	១៨៨.៨២៧.១៦៨	៤៦.១១០.២៤០	១៨៩.៨៣៥.៨៥៨
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិជាមួយធនាគារភណ្តាល	១១	៦៩.២៧៩.៣២៦	២៨៣.០០៦.០៤៧	៦៩.៣២១.៧៤២	២៨៥.៣៩៧.៦១២
ទ្រព្យសកម្មផ្សេងៗ	១២	១១.៥០៤.៥៣៦	៤៦.៩៩៦.០៣០	៦.៨៨១.៩៥៧	២៨.៣៣៣.០១៧
ទ្រព្យសម្បត្តិ និងបរិក្ខារ	១៣	៤.២៨០.៩៣៣	១៧.៤៨៧.៦១១	៥.៤៥២.៨០៤	២២.៤៤៩.១៩៤
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	១៤	១០.០៩៩.៩១៦	៤១.២៥៨.១៥៧	១១.៨៤២.៨៧០	៤៨.៧៥៧.០៩៦
ទ្រព្យសកម្មអរូបី	១៥	៥.៧០៨.៦៤៦	២៣.៣១៩.៨១៩	៦.១២០.១១៥	២៥.១៩៦.៥១៣
ពន្ធពន្យារជាទ្រព្យសកម្ម	-	-	-	១៣៦.៨៨៥	៥៦៣.៥៥៦
ទ្រព្យសកម្មសរុប		៩៩៧.២១២.៩០៣	៤.០៧៣.៦១៤.៧១០	១.០១៥.៣២៨.៧៤៤	៤.១៨០.១០៨.៤៣៩
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើពីអតិថិជន	១៦	៥៨៩.៨៦៣.៤៨២	២.៤០៩.៥៩២.៣២៤	៦១១.៦៨៧.៩១៩	២.៥១៨.៣១៩.១៦៣
ប្រាក់កម្ចី	១៧	១១៤.៦៥៣.០៣០	៤៦៨.៣៥៧.៦២៨	១១១.៧៩៦.០៤២	៤៦០.២៦៤.៣០៥
បំណុលភកិសន្យា	១៤	១២.១៩៦.២២៤	៤៩.៨២១.៥៧៥	១៣.៨០៥.៣៨៩	៥៦.៨៣១.៧៨៧
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	១៨	-	-	៥៦២.២៦៧	២.៣១៤.៨៥៣
អត្ថប្រយោជន៍និយោជិត	១៩	១៨.៤៩១	៧៥.៥៣៦	៣២.២៨៤	១៣២.៩១៣
បំណុលផ្សេងៗ	២០	៨.០៧០.៤៤៥	៣២.៩៦៧.៧៦៨	១០.១៤០.៦៦៥	៤១.៧៤៩.១១៨
ពន្ធពន្យារជាបំណុល	២១	១.៤១៧.១៧៣	៥.៧៨៩.១៥២	-	-
បំណុលសរុប		៧២៦.២១៨.៨៤៥	២.៩៦៦.៦០៣.៩៨៣	៧៤៨.០២៤.៥៦៦	៣.០៧៩.៦១៧.១៣៩
មូលធន					
ដើមទុន	២២	២៥០.០០០.០០០	១.០២៩.២៥០.០០០	២៥០.០០០.០០០	១.០២៩.២៥០.០០០
វិភាគទានដើមទុន	២២	១២.៦៦៩.៧៨៣	៥២.១៦១.៤៩៧	១២.៦៦៩.៧៨៣	៥២.១៦១.៤៩៧
ប្រាក់ខាតបង្គរ		(២៦.២៨៦.៥៥០)	(១០៧.៨០៩.៦៥០)	(៨.៩១៣.៩០៦)	(៣៦.៣៧១.៧៨៩)
ទុនបម្រុងតាមបទប្បញ្ញត្តិ		៣៤.៦១០.៨២៥	១៤១.៧៦៩.៨៦០	១៣.៥៤៨.៣០១	៥៥.២០២.៨៨៦
ទុនបម្រុងផ្សេងៗ		-	(៨.៣៦០.៩៨០)	-	២៤៤.១០៦
មូលធនសរុប		២៧០.៩៩៤.០៥៨	១.១០៧.០១០.៧២៧	២៦៧.៣០៤.១៧៨	១.១០០.៤៩១.៣០០
		-	-	-	-
បំណុល និងមូលធនសរុប		៩៩៧.២១២.៩០៣	៤.០៧៣.៦១៤.៧១០	១.០១៥.៣២៨.៧៤៤	៤.១៨០.១០៨.៤៣៩

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)
ចំណូលការប្រាក់	២៣	៧១.៨៣០.១៣៧	២៩៥.២២១.៨៦៣	៥៨.០៨៥.២១៩	២៣៧.៣៩៤.២៩០
ចំណាយការប្រាក់	២៣	(២៧.៧១៨.៦២៥)	(១១៣.៩២៣.៥៤៩)	(២២.២៦៩.៧៣៧)	(៩១.០១៦.៤១៥)
ចំណូលការប្រាក់សុទ្ធ	២៣	៤៤.១១១.៥១២	១៨១.២៩៨.៣១៤	៣៥.៨១៥.៤៨២	១៤៦.៣៧៧.៨៧៥
ចំណូលកម្រៃសេវា និងកម្រៃជើងសារ	២៤	៥.១៨៧.០៦៣	២១.៣១៨.៨២៩	៣.១១៩.០៧៨	១២.៧៤៧.៦៧២
ចំណាយកម្រៃសេវា និងកម្រៃជើងសារ	២៤	(១៤១.០២០)	(៥៧៩.៥៩២)	(១៥២.៩៥០)	(៦២៥.១០៧)
ចំណូលកម្រៃសេវា និងកម្រៃជើងសារសុទ្ធ	២៤	៥.០៤៦.០៤៣	២០.៧៣៩.២៣៧	២.៩៦៦.១២៨	១២.១២២.៥៦៥
ចំណូលប្រតិបត្តិការផ្សេងៗ		២០៧.៥២២	៨៥២.៩១៥	១៩៧.៦៣៧	៨០៧.៧៤២
ចំណេញ/(ខាត)ផ្សេងៗ - សុទ្ធ	២៥	៦០២.៥៣៦	២.៤៧៦.៤២៣	(៦៣១.០៥២)	(២.៥៧៩.១១០)
ចំណូល/(ខាត)ប្រតិបត្តិការផ្សេងៗសរុប		៨១០.០៥៨	៣.៣២៩.៣៣៨	(៤៣៣.៤១៥)	(១.៧៧១.៣៦៨)
ឱនភាពតម្លៃឥណទាន- សុទ្ធ	២៦	(១២.៧២១.៦១៧)	(៥២.២៨៩.៨៤៥)	(៤.២២១.៦៨១)	(១៧.២៥៤.០១០)
ខាតប្រតិបត្តិការផ្សេងៗសុទ្ធ		(១១.៩១១.៥៥៩)	(៤៨.៩៥៦.៥០៧)	(៤.៦៥៥.០៩៦)	(១៩.០២៥.៣៧៨)
ចំណាយលើនិយោជិត	២៧	(១៧.០៧៨.៣៦៦)	(៧០.១៩២.០៨៤)	(១៧.២២៩.៣២១)	(៧០.៤១៦.២៣៥)
វិសស្សទ្រព្យសកម្មរូបី និងអរូបី	២៨	(៥.២០៣.៣២៥)	(២១.៣៨៥.៦៦៤)	(៥.៤៤៣.២៨៤)	(២២.២៤៦.៧០០)
ចំណាយប្រតិបត្តិការផ្សេងៗ	២៩	(៩.៧៣០.៣១៧)	(៣៩.៩៩១.៦០៥)	(៩.០៧៧.៧៦៥)	(៣៧.១០០.៨២៧)
ចំណេញមុនអតពន្ធលើប្រាក់ចំណេញ		៥.២៣៣.៩៨៨	២១.៥១១.៦៩១	២.៣៧៦.១៤៤	៩.៧១១.៣០០
ចំណាយពន្ធលើប្រាក់ចំណេញ	៣០	(១.៥៥៤.០៥៨)	(៦.៣៨៧.១៧៨)	(១.៥៩៥.១៦២)	(៦.៥១៩.៤២៧)
ប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ		៣.៦៧៩.៩៣០	១៥.១២៤.៥១៣	៧៨០.៩៨២	៣.១៩១.៨៧៣
លទ្ធផលលម្អិតផ្សេងៗ៖					
ខ្ទង់គណនីដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុង					
ចំណេញ-ខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៨.៦០៥.០៨៦)	-	១៨២.៦០៤
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		៣.៦៧៩.៩៣០	៦.៥១៩.៤២៧	៧៨០.៩៨២	៣.៣៧៤.៤៧៧
ចំណេញដែលបានបែងចែកទៅ៖					
ម្ចាស់ធនាគារ		<u>៣.៦៧៩.៩៣០</u>	<u>១៥.១២៤.៥១៣</u>	<u>៧៨០.៩៨២</u>	<u>៣.១៩១.៨៧៣</u>
លទ្ធផលលម្អិតដែលបានបែងចែកទៅ៖					
ម្ចាស់ធនាគារ		<u>៣.៦៧៩.៩៣០</u>	<u>៦.៥១៩.៤២៧</u>	<u>៧៨០.៩៨២</u>	<u>៣.៣៧៤.៤៧៧</u>

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដែលជាបស្ច័រសម្គាល់ធនាគារ											
	ដើមទុន		វិភាគទានដើមទុន		ខាតបង្គរ		ទុនបម្រុងតាមបទប្បញ្ញត្តិ		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២៥០.០០០.០០០	១.០២៩.២៥០.០០០	១២.៦៦៩.៧៨៣	៥២.១៦១.៤៩៧	(៨.៩១៣.៩០៦)	(៣៦.៣៦៧.១៨៩)	១៣.៥៤៨.៣០១	៥៥.២០២.៨៨៦	-	២៤៤.១០៦	២៦៧.៣០៤.១៧៨	១.១០០.៤៩១.៣០០
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	៣.៦៧៩.៩៣០	១៥.១២៤.៥១៣	-	-	-	-	៣.៦៧៩.៩៣០	១៥.១២៤.៥១៣
ខាតលម្អិតផ្សេងៗ	-	-	-	-	-	-	-	-	-	(៨.៦០៥.០៨៦)	-	(៨.៦០៥.០៨៦)
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	៣.៦៧៩.៩៣០	១៥.១២៤.៥១៣	-	-	-	(៨.៦០៥.០៨៦)	៣.៦៧៩.៩៣០	៦.៥១៩.៤២៧
ប្រតិបត្តិការជាមួយភាគទុនិកដែលទទួលស្គាល់ផ្ទាល់ក្នុងមូលធន៖												
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	(២១.០៦២.៥២៤)	(៨៦.៥៦៦.៩៧៤)	២១.០៦២.៥២៤	៨៦.៥៦៦.៩៧៤	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	៩.៩៥០	-	-	-	-	-	៩.៩៥០	-
ប្រតិបត្តិការសរុបជាមួយភាគទុនិក	-	-	-	-	(២១.០៥២.៥៧៤)	(៨៦.៥៦៦.៩៧៤)	២១.០៦២.៥២៤	៨៦.៥៦៦.៩៧៤	-	-	៩.៩៥០	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២៥០.០០០.០០០	១.០២៩.២៥០.០០០	១២.៦៦៩.៧៨៣	៥២.១៦១.៤៩៧	(២១.០៥២.៥៥០)	(១០៧.៨០៩.៦៥០)	៣៤.៦១០.៨២៥	១៤១.៧៦៩.៨៦០	-	(៨.៣៦០.៩៨០)	២៧០.៩៩៤.០៥៨	១.១០៧.០១០.៧២៧
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២៥០.០០០.០០០	១.០១៨.៥០០.០០០	១២.៦៦៩.៧៨៣	៥១.៦១៦.៦៩៦	(៣.០២១.១៤៥)	(១២.២៩០.០១៨)	៦.៨៧៦.១៥៩	២៧.៩៣៣.៨៤២	-	៦១.៥០២	២៦៦.៥២៤.៧៩៧	១.០៨៥.៨២២.០២២
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	៧៨០.៩៨២	៣.១៩១.៨៧៣	-	-	-	-	៧៨០.៩៨២	៣.១៩១.៨៧៣
ចំណូលលម្អិតផ្សេងៗ	-	-	-	-	-	-	-	-	-	១៨២.៦០៤	-	១៨២.៦០៤
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	៧៨០.៩៨២	៣.១៩១.៨៧៣	-	-	-	១៨២.៦០៤	៧៨០.៩៨២	៣.៣៧៤.៤៧៧

	ដែលជាបស្ច័រសម្គាល់ធនាគារ											
	ដើមទុន		វិភាគទានដើមទុន		ខាតបង្គរ		ទុនបម្រុងតាមបទប្បញ្ញត្តិ		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)
ប្រតិបត្តិការជាមួយភាគទុនិកដែលទទួលស្គាល់ផ្ទាល់ក្នុងមូលធន៖												
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	(៦.៦៧២.១៤២)	(២៧.២៦៩.០៤៤)	៦.៦៧២.១៤២	២៧.២៦៩.០៤៤	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១០.៧៥០.០០០	-	៥៤៤.៨០១	(១.៦០១)	-	-	-	-	-	(១.៦០១)	១១.២៩៤.៨០១
ប្រតិបត្តិការសរុបជាមួយភាគទុនិក	-	១០.៧៥០.០០០	-	៥៤៤.៨០១	(៦.៦៧៣.៧៤៣)	(២៧.២៦៩.០៤៤)	៦.៦៧២.១៤២	២៧.២៦៩.០៤៤	-	-	(១.៦០១)	១១.២៩៤.៨០១
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២៥០.០០០.០០០	១.០២៩.២៥០.០០០	១២.៦៦៩.៧៨៣	៥២.១៦១.៤៩៧	(៨.៩១៣.៩០៦)	(៣៦.៣៦៧.១៨៩)	១៣.៥៤៨.៣០១	៥៥.២០២.៨៨៦	-	២៤៤.១០៦	២៦៧.៣០៤.១៧៨	១.១០០.៤៩១.៣០០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		៣.៦៧៩.៩៣០	១៥.១២៤.៥១៣	៧៨០.៩៨២	៣.១៩១.៨៧៣
និយ័តការសម្រាប់៖					
ចំណាយពន្ធលើប្រាក់ចំណេញ	៣០	១.៥៥៤.០៥៨	៦.៣៨៧.១៧៨	១.៥៩៥.១៦២	៦.៥១៩.៤២៧
រំលស់-ទ្រព្យសកម្មរូបី	១៣	១.៩៧០.៥៩៧	៨.០៩៩.១៥៤	២.៥៣១.៩២៨	១០.៣៤៧.៩៩០
រំលស់-ទ្រព្យសកម្មអរូបី	១៥	៨៤០.៣០០	៣.៤៥៣.៦៣៣	៧៦៤.៩៣២	៣.១២៦.២៧៧
រំលស់-សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	១៤	២.៣៩២.៤២៨	៩.៨៣២.៨៧៩	២.១៤៦.៤២៤	៨.៧៧២.៤៣៥
ការខាតបង់ឥណទានដែលរំពឹងទុក៖					
ឥណទាន និងបុរេប្រទាន		១២.៦៦៧.៤៦៨	៥២.០៦៣.២៩៣	៤.១៣៥.១៦០	១៦.៩០០.៣៩៩
កិច្ចសន្យាឥណទាន និងការធានាហិរញ្ញវត្ថុ		៨០.៤៧២	៣៣០.៧៤០	៦៤.០៣៤	២៦១.៧០៧
សមតុល្យជាមួយធនាគារផ្សេងៗ		(៣៩.២៨១)	(១៦១.៤៤៥)	៦.១៣២	២៥.០៦១
វិនិយោគលើមូលបត្រ		-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ		១២.៩៥៨	៥៣.២៥៧	១២.១២១	៤៩.៥៣៩
បុរេប្រទានផ្សេងៗ		-	-	៤.២៣៤	១៧.៣០៤
ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបីលក់ចេញ/ជម្រះចេញពីបញ្ជី		១២.៨០៣	៥២.៦២០	១.៦២៥	៦.៦៤១
ចំណាយការប្រាក់លើបំណុលកតិសន្យា		៨៩៣.០៣៥	៣.៦៧០.៣៧៤	៩២៧.០២៧	៣.៧៨៨.៧៩៩
បន្ទុកហិរញ្ញវត្ថុលើវិភាគទានដើមទុន		២.៦២៩.១៤៥	១០.៨០៥.៧៨៦	៤.៨៨៩.២៩៨	១៩.៩៨២.៥៦១
សំវិធានធនលើអត្ថប្រយោជន៍និយោជិត		៦០៣.៣៩៩	២.៤៧៩.៩៧០	៧៦៦.៩០៥	៣.១៣៤.៣៤១
បម្រែបម្រួលនូវ៖					
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ		៤២.៤១៦	១៧៤.៣៣០	(១១.២០៦.០៨៧)	(៤៥.៧៩៩.២៧៨)
សមតុល្យជាមួយធនាគារផ្សេងៗ		១៤.០២៧.២៥៧	៥៧.៦៥២.០២៦	(៤១.៦៦០.១៤១)	(១៧០.២៦៤.៩៩៦)

	កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
សមតុល្យជាមួយធនាគារកណ្តាល		(៤០០.០០០)	(១.៦៤៤.០០០)	១៥.៥២៩.៥៧៨	៦៣.៤៦៩.៣៨៥
ឥណទាន និងបុរេប្រទាន		(៣៥.៦៩២.២៥៤)	(១៤៦.៦៩៥.១៦៤)	(២៣២.៦៩០.៩៥១)	(៩៥១.០០៧.៩១៧)
ទ្រព្យសកម្មផ្សេងៗ		(៤.៦៣៥.៥៣៧)	(១៩.០៥២.០៥៧)	(២.២៩០.៣៨៦)	(៩.៣៦០.៨០៨)
ប្រាក់បញ្ញើពីអតិថិជន		(២១.៨២៤.៤៣៧)	(៨៩.៦៩៨.៤៣៦)	២១៧.៣៦៩.៣៦៤	៨៨៨.៣៨៨.៥៩១
អត្ថប្រយោជន៍និយោជិត		(៦១៧.១៩២)	(២.៥៣៦.៦៥៩)	(៧៨៩.៨៤៩)	(៣.២២៩.១១៣)
បំណុលផ្សេងៗ		(២.១៤៨.៣៧៣)	(៨.៨២៩.៨១៣)	(៣.១១៧.៤៤០)	(១២.៧៤០.៩៧៧)
សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		(២៣.៩៥០.៨០៨)	(៩៨.៤៣៧.៨២១)	(៤០.២២៩.៩៤៨)	(១៦៤.៤១៩.៧៩៩)
ពន្ធលើប្រាក់ចំណេញដែលបានទូទាត់		(៥៦២.២៦៧)	(២.៣១០.៩១៧)	(១.៦៧៥.៩៣១)	(៦.៨៤៩.៥៣០)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		(២៤.៥១៣.០៧៥)	(១០០.៧៤៨.៧៣៨)	(៤១.៩០៥.៨៧៩)	(១៧១.២៦៩.៣២៩)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ទិញទ្រព្យសម្បត្តិ និងបរិក្ខារ		(៨១១.៥២៩)	(៣.៣៣៥.៣៨៤)	(២.០០៧.០៥០)	(៨.២០២.៨១៣)
ទិញទ្រព្យសកម្មអរូបី		(៤២៨.៨៣១)	(១.៧៦២.៤៩៥)	(២៧១.២០៨)	(១.១០៨.៤២៧)
សាច់ប្រាក់បានទទួលពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១.៣២៣	៥.៤៣៨	១.១៩៩	៤.៩០០
វិនិយោគលើមូលបត្រ		(១១៤.២៨១)	(៤៦៩.៦៩៥)	(៣១.០៣១.៧៨១)	(១២៦.៨២៦.៨៨៩)
សាច់ប្រាក់សុទ្ធបានប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(១.៣៥៣.៣១៨)	(៥.៥៦២.១៣២)	(៣៣.៣០៨.៨៤០)	(១៣៦.១៣៣.២២៩)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ					
ការទូទាត់សងប្រាក់កម្ចី		២២៧.៨៤៣	៩៣៦.៤៣៥	(១០.៥០៥.៩៣៦)	(៤២.៩៣៧.៧៦០)
ការទូទាត់ទូរការដកចេញប្រាក់ដើមនៃបំណុលកតិសន្យា និងចំណាយការប្រាក់		(៣.១៥១.២៦៦)	(១២.៩៥១.៧០៣)	(២.៦១៨.៤១៦)	(១០.៧០១.៤៦៦)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញវត្ថុ		(២.៩២៣.៤២៣)	(១២.០១៤.២៦៨)	(១៣.១២៤.៣៧២)	(៥៣.៦៣៩.២២៦)
ការថយចុះសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(២៨.៧៨៩.៨១៦)	(១១៨.៣២៦.១៤២)	(៨៨.៣៣៩.០៧១)	(៣៦១.០៤១.៧៨៤)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី១ ខែមករា		១១៤.៤៨៣.៥៧៨	៤៧១.៣២៩.៨៩០	២០២.៨២២.៦៤៩	៨២៦.២៩៩.៤៧២
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(២.៩៤៣.៧៣០)	-	៦.០៧១.២០២
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៣១	៨៥.៦៩៣.៧៦២	៣៥០.០៥៩.០១៨	១១៤.៤៨៣.៥៧៨	៤៧១.៣២៨.៨៨០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣

១. អំពីធនាគារ

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក (ហៅកាត់ថា“ធនាគារ”) មានឈ្មោះថា ព្រីនស៍ ហ្វាយនែន គីអិលស៊ី ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រ ចុះបញ្ជីលេខ ០០០១៤៦២៧ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា (“ធនាគារជាតិ” ឬ “ធនាគារកណ្តាល”) បានផ្តល់អាជ្ញាប័ណ្ណឱ្យធនាគារ ដើម្បីក្លាយជាធនាគារពាណិជ្ជកម្មឯកជន និងបានប្តូរនាមករណ៍ក្រុមហ៊ុនទៅជា ធនាគារ ព្រីនស៍ ម.ក។ ប្រតិបត្តិការនេះក៏ត្រូវបានទទួលស្គាល់ និងត្រូវបានអនុម័តជាផ្លូវការ ដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាផ្នែកធនាគារជាច្រើនប្រភេទ និងសេវាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អគារព្រីនស៍ភ្នំពេញថោវី ដែលស្ថិតនៅអគារលេខ ៤៤៥ ជាន់ទី១ ជាន់ទី១៥ និងជាន់ទី១៨ មហាវិថីព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលិត ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារ មាននិយោជិតសរុបចំនួន ១.០៥១នាក់។ (២០២២៖១.០៧៥នាក់)។

២. ក្របខណ្ឌរបាយការណ៍ហិរញ្ញវត្ថុ និងមូលដ្ឋាននៃការរៀបចំ និងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ

២.១. របាយការណ៍អនុលោមភាពតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”)។ CIFRSs ដូចគ្នាទៅនឹងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (“IFRSs”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាគណនេយ្យអន្តរជាតិ (“IASB”) ពីព្រោះ IFRSs ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាគណនេយ្យជាតិ បច្ចុប្បន្នជានិយ័តករគណនេយ្យ និងសវនកម្ម ដោយគ្មានការកែប្រែ CIFRSs ឡើយ។

២.២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ត្រូវបានរៀបចំឡើងដោយអនុលោមតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានរាស់វែងតាមតម្លៃសមស្របនៅចុងបញ្ចប់កាលបរិច្ឆេទរបាយការណ៍នីមួយៗ ដូចដែលបានបកស្រាយនៅក្នុងគោលនយោបាយគណនេយ្យសារវន្តដូចខាងក្រោម។ ថ្លៃដើមប្រវត្តិសាស្ត្រ ជាទូទៅផ្អែកទៅលើតម្លៃសមស្របរបស់តម្លៃតបស្នង ដែលបានផ្តល់ឱ្យនៅក្នុងការដោះដូរទំនិញ និងសេវាកម្ម។

តម្លៃសមស្រប គឺជាតម្លៃដែលនឹងត្រូវទទួលបានពីការលក់ទ្រព្យសកម្ម ឬបានទូទាត់ដើម្បីផ្ទេរបំណុលនៅក្នុងប្រតិបត្តិការសមស្របរវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទនៃការរាស់វែង ដោយមិនគិតថាតម្លៃនោះអាចសង្កេតបានដោយផ្ទាល់ ឬត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់បច្ចេកទេសរាយការណ៍តម្លៃផ្សេងទៀតឡើយ។ ក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃ ទ្រព្យសកម្ម និងបំណុល ធនាគារគិតពីលក្ខណៈនៃទ្រព្យសកម្ម ឬបំណុល ប្រសិនបើអ្នកចូលរួមទីផ្សារអាច

នឹងគិតពីលក្ខណៈទាំងនោះនៅពេលដែលកំណត់តម្លៃនៃទ្រព្យសកម្ម និងបំណុលនៅកាលបរិច្ឆេទនៃការរាស់វែង។ តម្លៃសមស្រប សម្រាប់ការរាស់វែង និង/ឬ ក្នុងគោលបំណងដាក់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមត្រូវបានកំណត់តាមមូលដ្ឋាន ទាំងនោះ។

បន្ថែមពីនេះទៀត ក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ ការរាស់វែងនៃតម្លៃសមស្រប គឺត្រូវបានធ្វើ ចំណាត់ថ្នាក់ទៅជាកម្រិតទី១ កម្រិត២ និងកម្រិតទី៣ ផ្អែកទៅលើកម្រិតនៃធាតុចូលដើម្បីរាស់វែងតម្លៃសមស្របដែលអាចសង្កេតបានរួមទាំងធាតុចូលសំខាន់ៗដើម្បីរាស់វែងតម្លៃសមស្របទាំងអស់ដែលបានពិពណ៌នាដូចខាងក្រោម៖

- កម្រិតទី១ ធាតុចូល គឺជាសម្រង់តម្លៃ (មិនមានកែប្រែ) នៅក្នុងទីផ្សារសកម្មរបស់ទ្រព្យសកម្ម និង បំណុលដែលសហគ្រាសអាចទទួលបាននៅកាលបរិច្ឆេទនៃការរាស់វែង
- កម្រិតទី២ ធាតុចូលក្រៅពីសម្រង់តម្លៃ រួមបញ្ចូលនៅក្នុងកម្រិតទី១ ដែលអាចសង្កេតបានទៅលើទ្រព្យសកម្ម ឬបំណុល មិនថាដោយផ្ទាល់ ឬដោយប្រយោល និង
- កម្រិតទី៣ ធាតុចូល គឺជាធាតុចូលទាំងឡាយណាដែលមិនអាចសង្កេតបានរបស់ទ្រព្យសកម្ម ឬបំណុល។

២.៣. មូលដ្ឋាននៃការដាក់បញ្ចូលគ្នា

របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់ស្នាក់ការកណ្តាល និងសាខាទាំង ៣៦ របស់ធនាគារ បន្ទាប់ពីការបំបាត់សមតុល្យ និងប្រតិបត្តិការរបស់អន្តរសាខាសំខាន់ៗ។

២.៤. ការបង្កត់ត្ថលេខ

ត្ថលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្កត់តាមចំនួនដុល្លារអាមេរិកដែលជិតបំផុត និងជាពាន់រៀលសម្រាប់ប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល។

៣. ការអនុម័តស្តង់ដារថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួល

ក). ស្តង់ដារថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួលហើយមានប្រសិទ្ធភាពក្នុងការិយបរិច្ឆេទ

ធនាគារបានអនុវត្តតាមស្តង់ដារគណនេយ្យ និងមានការបកស្រាយនូវស្តង់ដារទាំងនោះ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួល និងបានធ្វើការបកស្រាយនោះ ត្រូវបានរាយការណ៍ថា អាចអនុវត្តបានចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានដូចខាងក្រោម៖

- CIFRS ១៧ កិច្ចសន្យាធានារ៉ាប់រង
- វិសោធនកម្មលើ CIFRS ១៧ “កិច្ចសន្យាធានារ៉ាប់រង” (វិសោធនកម្មលើ IFRS ១៧ និង CIFRS ៤)
- ការបង្ហាញគោលនយោបាយគណនេយ្យ (វិសោធនកម្មលើ CIAS ១ និង CIFRS Practice Statement ២)
- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ (វិសោធនកម្មលើ CIAS ៨ គោលនយោបាយគណនេយ្យសារវន្ត ការផ្លាស់ប្តូរលើការប៉ាន់ស្មានគណនេយ្យ និងកំហុសឆ្គង)
- ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ (វិសោធនកម្មលើ CIAS ១២)
- កំណែទម្រង់ពន្ធអន្តរជាតិ - គោលការណ៍គំរូពីរ (វិសោធនកម្មលើ CIAS ១២)

- គណៈគ្រប់គ្រងបានរាយការណ៍ថា ការអនុម័តស្តង់ដារគណនេយ្យខាងក្រោម មិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឡើយ។
- កំណែទម្រង់អត្រាការប្រាក់ — ដំណាក់កាលទី២ (វិសោធនកម្មលើ CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ CIFRS ៧ ឧបករណ៍ហិរញ្ញវត្ថុ CIFRS ៤ កិច្ចសន្យាធានារ៉ាប់រង និងCIFRS ១៦) ត្រូវបានរាយការណ៍ថាមិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ។
- ការបន្ថែមការលើកលែងបណ្តោះអាសន្នពីការអនុវត្ត CIFRS ៩ (វិសោធនកម្មលើ CIFRS ៤)

ខ). ស្តង់ដារថ្មី និងស្តង់ដារគណនេយ្យដែលបានកែសម្រួលមិនទាន់មានប្រសិទ្ធភាព

នៅកាលបរិច្ឆេទនៃការអនុម័តរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារដែលបានកែសម្រួលខាងក្រោម ត្រូវបានចេញផ្សាយបន្ថែមមិនទាន់មានប្រសិទ្ធភាព ហើយត្រូវបានរាយការណ៍ថាមិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ៖

- បំណុលភតិសន្យា លើការលក់ និងជួលត្រឡប់ (វិសោធនកម្មលើ CIFRS ១៦ ភតិសន្យា)
- ការធ្វើចំណាត់ថ្នាក់លើបំណុលជាបំណុលពេលខ្លី ឬរយៈពេលវែង និងបំណុលជាបំណុលពេលវែងជាមួយភតិកាសញ្ញា (វិសោធនកម្មលើ IAS ១ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ)
- ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ IAS ៧ សេចក្តីថ្លែងការណ៍នៃលំហូរសាច់ប្រាក់ និង IFRS ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការបង្ហាញ)
- កង្វះលទ្ធភាពផ្លាស់ប្តូរ (វិសោធនកម្មទៅ IAS ២១ ឥទ្ធិពលនៃការផ្លាស់ប្តូរអត្រាប្តូរប្រាក់បរទេស)

៤. គោលនយោបាយគណនេយ្យសារវន្ត

គោលនយោបាយគណនេយ្យសារវន្ត ដែលបានយកមកប្រើនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ គឺត្រូវបានបង្ហាញដូចខាងក្រោម។ គោលនយោបាយទាំងនេះ ត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពនៅរាល់កាលបរិច្ឆេទដែលបានបង្ហាញ លើកលែងតែមានការបង្ហាញផ្សេងពីនេះ។

៤.១. ការប្តូររូបិយប័ណ្ណបរទេស

ក). រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលធនាគារប្រើក្នុងកិច្ចប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណមុខងារ”)។ ប្រាក់ដុល្លារ-អាមេរិកឆ្លុះបញ្ចាំងខ្លីសារសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងស្ថានភាពជាមូលដ្ឋានរបស់ធនាគារ។ ដូចនេះ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

ខ). ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់ទាសបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណ ដែលកើតមកពីការទូទាត់ប្រតិបត្តិការទាំងនេះ និងពីបម្រែបម្រួលអត្រាប្តូរប្រាក់នៅចុងការិយបរិច្ឆេទរបស់ទ្រព្យសកម្ម និងបំណុលរូបិយវត្ថុទាន់ដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានទទួលស្គាល់នៅក្នុងចំណេញឬខាត។

គ). ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម តម្រូវឱ្យមានការកត់ត្រាប្តូរសមតុល្យសាច់ប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងលំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាមធ្យមប្រចាំឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានដាក់បង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានប្តូរដោយប្រើអត្រាថ្ងៃបិទបញ្ជីនាការបរិច្ឆេទរបាយការណ៍។ លម្អៀងពីការប្តូរនៃប្រតិបត្តិការមូលធនភាគទុនិក ត្រូវបានកត់ត្រាផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗ ត្រូវបានទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ។

ធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២២។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ អត្រាមធ្យមសម្រាប់ឆ្នាំ ២០២៣ គឺ ១ដុល្លារអាមេរិកស្មើនឹង ៤.១១០ រៀល (២០២២៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៨៧ រៀល) ហើយអត្រាចុងគ្រាគឺ ១ដុល្លារអាមេរិកស្មើនឹង ៤.០៨៥ រៀល (២០២២៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.១១៧ រៀល)។

៤.២. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃប្រាក់បញ្ញើ និងប្រាក់តម្កល់តម្កល់មិនរឹតត្បិតនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីដែលមានរយៈពេលកំណត់បីខែ ឬតិចជាងបីខែ ដែលធនាគារអាចមានលទ្ធភាពពេញលេញក្នុងការដកសាច់ប្រាក់ក្នុងគោលបំណងទូទៅនៅពេលចាំបាច់ និងមានហានិភ័យបម្រែបម្រួលតម្លៃតិចតួច។

៤.៣. ទ្រព្យសកម្មហិរញ្ញវត្ថុ

ក). ចំណាត់ថ្នាក់

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរាស់វែងតាមរំលស់ថ្លៃដើម រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន វិនិយោគលើមូលបត្រ និងទ្រព្យសកម្មជាក់លាក់ផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និង លក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន តាមថ្លៃដើមបានរំលស់ ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងពីរ ហើយមិនត្រូវបានកំណត់ក្នុងតម្លៃសមស្របតាមរយៈប្រាក់ចំណេញ និងខាត (“FVPL”) ដូចខាងក្រោម៖

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុង កិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទដាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ ដែលជាការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង ទៅលើសមតុល្យប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

ឧបករណ៍បំណុលត្រូវបានរាស់វែងតាមតម្លៃសមស្រប ក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ (“FVOCI”) លុះត្រាតែវាបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់តាម FVPL៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានរក្សាក្រោមគំរូអាជីវកម្មក្នុងគោលបំណងទាំងការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្ម និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទដាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ ដែលជាការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង ទៅលើសមតុល្យប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

ការទទួលស្គាល់ដំបូងនៃការវិនិយោគមូលធន ដែលមិនត្រូវបានកាន់កាប់សម្រាប់ការធ្វើប្រតិបត្តិការធនាគារអាចជ្រើសរើសដោយមិនអាចដកហូតវិញ ដើម្បីបង្ហាញការផ្លាស់ប្តូរជាបន្តបន្ទាប់នៃតម្លៃសមស្របនៅក្នុងរបាយការណ៍ លទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះ គឺធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ត្រូវបានធ្វើចំណាត់ថ្នាក់ជា FVPL។

លើសពីនេះទៀត ធនាគារអាចកំណត់ឡើងវិញនូវការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមតម្រូវការដែលត្រូវរាស់វែងតាមរំលស់ថ្លៃដើម ឬនៅ FVOCI ដូចនៅ FVPL ប្រសិនបើការធ្វើដូច្នេះអាចលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យណាមួយ ដែលអាចកើតឡើង ។

ខ). ការទទួលស្គាល់ និងការលប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដំបូង ដោយតម្លៃសមស្រប។ ចំណាយប្រតិបត្តិការដែលចូលរួម ដោយផ្ទាល់ក្នុងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ (ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុ នៅតម្លៃសមស្រប តាមរយៈចំណេញ ឬខាត) ត្រូវបានបូកបន្ថែម ឬបានដកចេញពីតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលសមស្របក្នុងការទទួលស្គាល់ដំបូង។ ចំណាយប្រតិបត្តិការចូលរួមដោយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ដោយតម្លៃសមស្របតាមរយៈចំណេញ ឬខាត គឺត្រូវបានទទួលស្គាល់ភ្លាមនៅក្នុងចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគេលប់ទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលលំហូរសាច់ប្រាក់ពី ទ្រព្យសកម្ម នោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយធនាគារបានផ្ទេរនូវរាល់ហានិភ័យជាសារវន្ត និងភាពជាម្ចាស់ទាំងអស់។ ចំណេញ ឬខាតពីការលប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានរាស់វែងតាមរំលស់ថ្លៃដើម ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលប់ទទួលស្គាល់។

គ). ការរាស់វែង

នាពេលទទួលស្គាល់លើកដំបូង ធនាគាររាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប បូកបន្ថែមជាមួយនឹង ចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានរាស់វែងតាមតម្លៃសមស្របក្នុងចំណេញ ឬខាត (FVPL)។ ចំណាយប្រតិបត្តិការនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានយោងតាម FVPL ត្រូវបានកត់ត្រាជាចំណាយក្នុងចំណេញ ឬខាត។ បន្ទាប់ពីមានការទទួលស្គាល់ដំបូង សំវិធានធន សម្រាប់ការថយចុះតម្លៃឥណទានរំពឹងទុក (“ECL”) ត្រូវបានទទួលស្គាល់សម្រាប់ទ្រព្យសកម្មដែលត្រូវបានរាស់វែងតាម រំលស់ថ្លៃដើម ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវបានកត់ត្រាក្នុងចំណេញ ឬខាត នៅពេលទ្រព្យសកម្មមួយ ត្រូវបានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានជាប់និស្សន្ទ ត្រូវបានគេគិតទៅលើចំនួនរបស់វាទាំងស្រុង នៅពេលធ្វើការកំណត់លំហូរសាច់ប្រាក់របស់វាសម្រាប់ការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង។

ឧបករណ៍បំណុល

ការរាស់វែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និង លក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ ធនាគារធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួនជាទ្រព្យសកម្ម ហិរញ្ញវត្ថុដែលបានរាស់វែងតាមរំលស់ថ្លៃដើម។

រំលស់ថ្លៃដើម៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលលំហូរសាច់ប្រាក់នោះ គឺជាការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង ត្រូវបានរាស់វែងតាមរំលស់ថ្លៃដើម។ សមតុល្យយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវតាមសំវិធានធននៃការខាតបង់ឥណទានរំពឹងទុកដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះ ត្រូវបានដាក់បញ្ចូលនៅក្នុងរបាយការណ៍ចំណេញ ឬខាតដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

ឃ). ការធ្វើចំណាត់ថ្នាក់ឡើងវិញលើទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារធ្វើចំណាត់ថ្នាក់ឡើងវិញលើទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មរបស់ខ្លួនមានការប្រែប្រួល។

ង). ឱនភាពតម្លៃ

ធនាគាររាយកម្លៃការខាតបង់ឥណទានរំពឹងទុក (ECL) តាមមូលដ្ឋានរំពឹងទុកថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍ទ្រព្យរបស់ខ្លួនដែលរាស់វែងតាមរំលស់ថ្លៃដើម និងតាម FVOCI ព្រមទាំងហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន (រួមទាំងឥណទានវិបារូបន៍ និងហ្វាស៊ីលីធីអាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការរាស់វែង ECL ឆ្លុះបញ្ចាំងពី៖

- ចំនួនដែលមិនលម្អៀង និងចំនួនដែលបានថ្លឹងប្រឡាយប៊ីលីដី ដែលត្រូវបានកំណត់ដោយធ្វើការរាយកម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- តម្លៃពេលវេលា និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌនាពេលអនាគត។

ធនាគារបានអនុវត្តវិធីសាស្ត្របីដំណាក់កាល ចំពោះការរាស់វែងការខាតបង់ឥណទានរំពឹងទុក ECL សម្រាប់ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលដែលរាស់វែងតាមរំលស់ថ្លៃដើម និង
- កិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីធីអាចប្រើប្រាស់ ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

អនុវត្តវិធីសាស្ត្របីដំណាក់កាលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការកត់ត្រាលើកដំបូង៖

(ក) ដំណាក់កាលទី ១៖ ECL ១២ខែ

ដំណាក់កាលទី១ រួមបញ្ចូលនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ចាប់តាំងពីមានការទទួលស្គាល់លើកដំបូង ឬមានហានិភ័យឥណទានកម្រិតទាប នាកាលបរិច្ឆេទរាយការណ៍។ ECL ១២ខែ ត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនាតាមសមតុល្យយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(ខ) ដំណាក់កាលទី២ ៖ ECL ពេញមួយអាយុកាល – ឥណទានមិនមានឱនភាពតម្លៃ

ដំណាក់កាលទី២ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានកំណើនហានិភ័យឥណទានជាសារវន្តចាប់តាំងពីមានការទទួលស្គាល់ដំបូង (លើកលែងតែមានហានិភ័យឥណទានទាបនាកាលបរិច្ឆេទរាយការណ៍) ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញពីឱនភាពតម្លៃនោះទេ។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនា តាមសមតុល្យយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(គ) ដំណាក់កាលទី៣ ៖ ECL ពេញមួយអាយុកាល –ឥណទានមានឱនភាពតម្លៃ

ដំណាក់កាលទី៣ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃនាកាលបរិច្ឆេទរាយការណ៍។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមសមតុល្យយោងដុលសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចរចាឡើងវិញ ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយថ្មី ដោយសារតែមានបញ្ហាផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី នោះការរាយកម្លៃត្រូវបានធ្វើឡើងថាតើទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះ គួរត្រូវបានដកហូត ហើយ ECL ត្រូវបានរាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំនូវការស្តារឡើងវិញដែលរំពឹងទុក នឹងមិនបណ្តាលឱ្យមានការទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់នោះ លំហូរសាច់ប្រាក់ដែលបានរំពឹងទុក ដែលកើតចេញពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ត្រូវបានរួមបញ្ចូលក្នុងការគណនាកង្វះសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលរំពឹងទុកនឹងនាំឱ្យបាត់បង់ការទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របដែលបានរំពឹងទុកនៃទ្រព្យសកម្មថ្មី ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ហើយត្រូវបានឈប់ទទួលស្គាល់។ សមតុល្យនេះ ត្រូវបានរួមបញ្ចូលក្នុងការគណនាការខ្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ដែលត្រូវបានធ្វើអប្បហារចាប់ពីថ្ងៃដែលរំពឹងទុកនៃការទទួលស្គាល់រហូតដល់កាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំលេខ ៨៧-០២១-២៣១៤ ស្តីពីការធ្វើចំណាត់ថ្នាក់ និងការធ្វើសំវិធានធនឥណទានស្តារឡើងវិញ។ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សិក្ខាសាលាមួយរវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ ត្រូវបានប្រារព្ធឡើងក្រោមសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃ កម្ពុជា ដើម្បីជួយដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ ក្នុងការអនុវត្តសារាចររបស់ពួកគេ និងដើម្បីពិភាក្សាអំពីបញ្ហាជាក់ស្តែងពាក់ព័ន្ធផ្សេងទៀត។ បន្ទាប់ពីសិក្ខាសាលានេះ ធនាគារជាតិនៃកម្ពុជាបានជូនដំណឹងដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ តាមរយៈលិខិតលេខ ៨៧-០២២-១១៧ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីការពន្យារពេលនៃការបញ្ជូនរបាយការណ៍ប្រចាំខែរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ និងការផ្លាស់ប្តូរទិន្នន័យហិរញ្ញវត្ថុ ដែលត្រូវប្រើនៅ ខែមករា ឆ្នាំ២០២២ ក្នុងចំណោមផ្សេងទៀត។

៤.៤. បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅពេលដែលធនាគារក្លាយជាភាគីមួយ នៅក្នុងការផ្តល់កិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរបស់ធនាគាររួមមាន ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុជាក់លាក់ផ្សេងៗ។

បំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្របដកចំណាយប្រតិបត្តិការ សម្រាប់រាល់បំណុលហិរញ្ញវត្ថុទាំងអស់ដែលមិនរាស់វែងតាមតម្លៃសមស្របតាមចំណេញ ឬខាត។

បំណុលហិរញ្ញវត្ថុដែលមិនត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្របក្នុងចំណេញ ឬខាត ត្រូវបានរាស់វែងតាមថ្លៃដើម បានរំលស់។ បំណុលហិរញ្ញវត្ថុដែលត្រូវបានរាស់វែងតាមរំលស់ថ្លៃដើម មានដូចជាប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី និងបំណុលជាក់លាក់ផ្សេងៗ។

ចំពោះប្រាក់កម្ចីពីភាគទុនិកដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារមានដូចជាប្រាក់កម្ចី ត្រូវបានកត់ត្រាលើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់នាពេលអនាគត និងធ្វើអប្បហារតាមអត្រាការប្រាក់លើទីផ្សារនៃប្រាក់កម្ចី ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ភាពខុសគ្នារវាងសមតុល្យសាច់ប្រាក់បានទទួល និងតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់នាពេលអនាគត ត្រូវបានទទួលស្គាល់ជាវិភាគទានដើមទុននៅក្នុងមូលធន។

បំណុលហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានបង្វិលអស់ ឬបើមិនដូច្នោះទេវាត្រូវបានព្រមព្រៀងឱ្យបញ្ឈប់ការសងប្រាក់តទៅទៀត។

៤.៥. កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

កិច្ចសន្យាផ្តល់ឥណទាន (រួមមានឥណទានវិបារូបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីដ៍អាចប្រើប្រាស់ឡើងវិញ) ដែលធនាគារបានផ្តល់ ត្រូវបានវាស់វែងតាមចំនួនសំវិធានធនបាត់បង់។ ធនាគារមិនបានផ្តល់កិច្ចសន្យាផ្តល់ ឥណទានណាមួយ ដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារទេ ឬកិច្ចសន្យាដែលអាចត្រូវបានទូទាត់ជាសាច់ប្រាក់ សុទ្ធ ឬតាមរយៈការផ្តល់ ឬការចេញឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន (រួមមានឥណទានវិបារូបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីដ៍អាចប្រើប្រាស់ឡើងវិញ) ការខាតបង់ឥណទានរំពឹងទុកត្រូវបានកត់ត្រាជាសំវិធានធន (ដែលត្រូវបានដាក់បង្ហាញក្នុងបំណុល ផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាដែលរួមបញ្ចូលទាំងឥណទាន និងកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ហើយដែលធនាគារមិនអាចកំណត់ការខាតបង់ឥណទានរំពឹងទុកដាច់ដោយឡែក តាមកិច្ចសន្យាឥណទានដែលមិនទាន់ដកប្រាក់ ត្រូវបានទទួលស្គាល់រួមគ្នាក្នុងសំវិធានធនឥណទានបាត់បង់។ ក្នុងករណីការខាតបង់ឥណទានរំពឹងទុកដែលរួមបញ្ចូលគ្នាលើសពីសមតុល្យយោងដុលរបស់ឥណទាន នោះការខាតបង់ឥណទានដែលបានរំពឹងទុកត្រូវបានទទួលស្គាល់សំវិធានធន។

កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ គឺជាកិច្ចសន្យាទាំងឡាយណាដែលតម្រូវឱ្យអ្នកចេញផ្សាយការធានា ធ្វើការទូទាត់ជាក់លាក់មួយដើម្បីផ្តល់សំណងទៅអ្នកកាន់កាប់ ចំពោះការខាតបង់ដែលកើតមានឡើង ដោយសារកូនបំណុលណាមួយ មិនបានសងបំណុលនៅពេលដល់ថ្ងៃកំណត់ ដោយអនុលោមទៅតាមលក្ខខណ្ឌនៃឧបករណ៍បំណុលនោះ។ ការធានាផ្នែកហិរញ្ញវត្ថុប្រភេទនេះ គឺត្រូវបានផ្តល់ឱ្យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គភាពផ្សេងៗ ជំនួសគ្រឹះស្ថានទាំងនេះ ដើម្បីធានាលើឥណទាន ឥណទានវិបារូបន៍ និងហ្វាស៊ីលីដ៍ធនាគារផ្សេងៗ។

ការធានាផ្នែកហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់លើកដំបូងក្នុងរបាយការណ៍ហិរញ្ញវត្ថុ តាមតម្លៃសមស្របនាកាលបរិច្ឆេទដែលផ្តល់ការធានានោះ។ ការធានាត្រូវបានព្រមព្រៀងតាមលក្ខខណ្ឌជំហោងដៃ និងតម្លៃបុព្វលាភដែលបានព្រមព្រៀងមានចំនួនប្រហាក់ប្រហែលនឹងតម្លៃនៃកាតព្វកិច្ចក្នុងការធានា។ បុព្វលាភដែលត្រូវទទួលនាពេលអនាគត មិនត្រូវបានទទួលស្គាល់នោះទេ។ បន្ទាប់មកកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមចំនួនណាមួយដែលខ្ពស់ជាងគេរវាងចំនួនដែលត្រូវបានកំណត់ដោយផ្អែកទៅតាមគំរូការខាតបង់ឥណទានដែលបានរំពឹងទុកក្រោម CIFRS ៩ស្តីពី ‘ឧបករណ៍ហិរញ្ញវត្ថុ’ និងចំនួនដែលត្រូវបានទទួលស្គាល់លើកដំបូងដកនឹងសមតុល្យសាច់ប្រាក់ចំណូលបង្គរ ដែលត្រូវបានទទួលស្គាល់ដោយផ្អែកទៅតាមគោលការណ៍របស់ CIFRS ១៥ ស្តីពី ‘ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជន’ទៅតាមការសមស្រប។

ការប៉ាន់ស្មានត្រូវបានកំណត់ដោយផ្អែកទៅតាមបទពិសោធន៍នៃប្រតិបត្តិការប្រហាក់ប្រហែលគ្នា និងប្រវត្តិនៃការខាតបង់ក្នុងត្រីកោណមក និងបូកបន្ថែមជាមួយនឹងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។ ចំណូលកម្រៃសាហ៊ុយដែលរកបានត្រូវបានទទួលស្គាល់តាមមូលដ្ឋានថេរ អាស្រ័យទៅតាមអាយុកាលនៃការធានានោះ។

កំណើនបំណុលដែលពាក់ព័ន្ធនឹងការធានា ត្រូវបានរាយការណ៍នៅក្នុងចំណេញ ឬខាត ក្នុងខ្ទង់ចំណាយប្រតិបត្តិការ។

៤.៦. ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយសមតុល្យសាច់ប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងសមតុល្យសាច់ប្រាក់ដែលបានទទួលស្គាល់ ហើយធនាគារមានបំណងនឹងទូទាត់តាមមូលដ្ឋានសមតុល្យសាច់ប្រាក់សុទ្ធ ឬមានបំណងកត់ត្រាជាទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

៤.៧. ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ។ ថ្លៃដើមប្រវត្តិសាស្ត្ររួមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយដោយផ្ទាល់ក្នុងការទិញទ្រព្យនោះ។

ចំណាយបន្ទាប់បន្សំផ្សេងៗត្រូវបានទទួលស្គាល់ទៅក្នុងសមតុល្យយោងនៃទ្រព្យនោះ ឬត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះ នឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងគួរឱ្យជឿជាក់បានតែប៉ុណ្ណោះ។ រាល់ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍ ចំណេញ ឬខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះកើតឡើង។

សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេរហូតទាល់តែវារួចរាល់សម្រាប់ប្រើប្រាស់។ ការដករំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានគណនា ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមទៅនឹងតម្លៃសំណល់របស់វា អាស្រ័យទៅតាមអាយុកាលប្រើ ប្រាស់ប៉ាន់ស្មាននៃទ្រព្យនោះ ដូចខាងក្រោម៖

រយៈពេលរំលស់គិតជាឆ្នាំ	
ការកែលម្អលើទ្រព្យជួល	រយៈពេលដែលខ្លីជាងរវាងចំរើនវេលាគតិសន្យា និងអាយុកាលសេដ្ឋកិច្ចរបស់វាចំនួន ១០ ឆ្នាំ
យានយន្ត	៤ឆ្នាំ - ៨ឆ្នាំ
បរិក្ខារកុំព្យូទ័រ	៤ឆ្នាំ
គ្រឿងសង្ហារឹម និងបរិក្ខារ	៤ឆ្នាំ

អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មត្រូវបានត្រួតពិនិត្យ និងកែតម្រូវតាមការសមស្រប នាកាលបរិច្ឆេទរាយការណ៍។

សមតុល្យយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន វាត្រូវបានកត់ត្រាបន្ថយតាមរយៈឱ្យនៅត្រឹមតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានទទួលពីការលក់ និងសមតុល្យយោង ហើយត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

៤.៨. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលរួមមានអាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រលើប្រព័ន្ធធនាគារដែលបានទិញចំណាយពាក់ព័ន្ធផ្សេងៗនិងកម្មវិធីផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់បង្គរ និងការខាតបណ្តាលមកពីឱនភាពតម្លៃ។ អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។ ថ្លៃដើមត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ថេរលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានទុករបស់វាក្នុង រយៈពេល១០ឆ្នាំ។ ទ្រព្យសកម្មអរូបី កំពុងដំណើរការមិនត្រូវបានធ្វើរំលស់ទេ រហូតទាល់តែវារួចរាល់សម្រាប់ប្រើប្រាស់។

ចំណាយនានាពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

៤.៩. ឱនភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នៅចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ ធនាគាររាយតម្លៃថាមានភស្តុតាងណាមួយដែលបង្ហាញថាមានទ្រព្យសកម្មរូបី និងទ្រព្យសកម្មអរូបីដែលអាចប្រឈមនឹងឱនភាពតម្លៃ។ ប្រសិនបើមានការចង្អុលបង្ហាញបែបនេះ សមតុល្យសាច់ប្រាក់ ដែលអាចស្រង់មកវិញបានរបស់ទ្រព្យសកម្ម គឺត្រូវបានប៉ាន់ស្មាន ដើម្បីកំណត់ពីវិសាលភាពនៃឱនភាពតម្លៃ ប្រសិនបើមាន។ នៅពេលដែលមិនអាចប៉ាន់ស្មានសមតុល្យសាច់ប្រាក់ដែលអាចស្តារមកវិញបាននៃទ្រព្យសកម្មដាច់ដោយឡែក ធនាគារប៉ាន់ស្មានសមតុល្យសាច់ប្រាក់ដែលអាចស្តារមកវិញបាននៃឯកតាបង្កើតសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ នៅពេលដែលមានមូលដ្ឋានសមហេតុផល និងសមស្របនៃការបែងចែកអាចកំណត់ អត្ថសញ្ញាណបាន ទ្រព្យសកម្មគឺត្រូវបានបែងចែកឯកតាបង្កើតសាច់ប្រាក់ ឬបើមិនដូច្នោះទេទ្រព្យសកម្មទាំងនោះត្រូវបានបែងចែកទៅជាផ្នែក តូចបំផុតរបស់ឯកតាបង្កើតសាច់ប្រាក់សម្រាប់មូលដ្ឋានសមហេតុផល និងសមស្របនៃការបែងចែកអាចត្រូវបានកំណត់ អត្ថសញ្ញាណ។

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកឱនភាពតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាសមតុល្យយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីឱនភាពតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងសមតុល្យយោងនៃទ្រព្យនោះ ធៀបជាមួយសមតុល្យដែលអាចស្រង់មកវិញបាន។ សមតុល្យដែលអាចស្រង់មកវិញ បានគឺជាសមតុល្យមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកឱនភាពតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ឯកតាបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុក្រៅពីមូលនិធិពាណិជ្ជកម្មដែលមានឱនភាពតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកត់ត្រាត្រឡប់ឱនភាពតម្លៃ នៅរៀងរាល់ចុងការិយបរិច្ឆេទនៃការរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីឱនភាពតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរយៈពេលមុនត្រូវបានរាយតម្លៃក្នុងចំណេញឬខាតក្នុងការិយបរិច្ឆេទ សម្រាប់ការចង្អុលបង្ហាញថា ការខាតបង់ត្រូវបានថយចុះ ឬមិនកើតមានឡើងទៀតទេ។ ឱនភាពតម្លៃ គឺត្រូវបានកត់ត្រាបញ្ជ្រាសមកវិញ ប្រសិនបើមានការផ្លាស់ប្តូរនៅក្នុងការប៉ាន់ស្មានតម្លៃ ដែលត្រូវបានប្រើដើម្បីកំណត់សមតុល្យ ដែលអាចទទួលយកបានមកវិញ។ ការកត់ត្រាបញ្ជ្រាសនៃការខាតបង់ដែលបណ្តាលមកពីឱនភាពតម្លៃ ត្រូវបានទទួលស្គាល់តែក្នុងវិសាលភាព ដែលសមតុល្យយោងនៃទ្រព្យសកម្មមិនលើសពីសមតុល្យយោងដែលបានកំណត់កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាតដែលបណ្តាលមកពីឱនភាពតម្លៃ។ ការកត់ត្រាបញ្ជ្រាសមកវិញនៃឱនភាពតម្លៃនេះ ត្រូវបានទទួលស្គាល់ថាជាប្រាក់ចំណូលនៅក្នុងរបាយការណ៍ចំណេញ ឬខាត។

៤.១០. ភតិសន្យា

ធនាគារជាតិភិកៈ

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគាររាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យាប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយ ក្នុងរយៈពេលណាមួយជាថ្ងៃនឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យា ជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យលើថ្លៃឈ្នួលដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចរចាឡើងវិញតាមមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗពីគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភតិបតីនោះទេ។ ទ្រព្យសកម្មភតិសន្យា អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងជាបំណុលពាក់ព័ន្ធ នាកាលបរិច្ឆេទដែលទ្រព្យសកម្មភតិសន្យា មានភាពរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានរាស់វែងដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

ក). បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធនៃការទូទាត់ភតិសន្យាថេរ (រួមទាំងការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យារពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការរាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បហារ ដោយប្រើអត្រាជាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់ មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងធនាគារភតិកៈត្រូវបានប្រើប្រាស់អត្រាប្រាក់កម្ចីបន្ថែម ហើយវាគឺជាអត្រាដែលភតិកៈនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាប្រាក់កម្ចីបន្ថែម ធនាគារអាចធ្វើទៅបានដោយប្រើហិរញ្ញប្បទានភាគីទីបីដែលទទួលបានពី ភាគីអ្នកជួលនីមួយៗ គឺជាចំណុចចាប់ផ្តើម ហើយកែតម្រូវលើការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញប្បទានចាប់តាំងពី ហិរញ្ញប្បទានភាគីទីបីទទួលបាន។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានកត់ត្រា ជាបន្ទុកក្នុងចំណេញ ឬខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួន សមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

ខ). សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មត្រូវបានរាស់វែងដំបូងតាមថ្ងៃដើម ដែលរួមមាន៖

- សមតុល្យសាច់ប្រាក់នៃការរាស់វែងដំបូងលើបំណុលភតិសន្យា
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទ ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីភតិសន្យា
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរលើរយៈពេលណាមួយដែលខ្លីជាងគេរវាងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងដាក់លាក់ដី សមហេតុផលក្នុងការទិញនោះ សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មនោះ ត្រូវបានដករំលស់លើអាយុកាលប្រើប្រាស់នៃមូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ត្រូវបានរាស់វែងតាមថ្លៃដើមដករំលស់ និងឱនភាពតម្លៃបង្គរ។

គ). ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលមានរយៈពេលខ្លី ត្រូវបានទទួលស្គាល់តាមមូលដ្ឋានថេរនៅក្នុង ចំណេញ ឬខាត។ ភតិសន្យារយៈពេលខ្លី គឺជាភតិសន្យាទាំងឡាយណាដែលមានរយៈពេលជួល១២ខែ ឬតិចជាង១២ខែ។

៤.១១. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញគឺជាចំនួនប្រាក់ពន្ធ ត្រូវបង់លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្នផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលទ្រព្យសកម្ម និងបំណុលពន្ធពន្យារ ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន និងការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណេញក្នុងគ្រាត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកជំនាកាលបរិច្ឆេទរាយការណ៍ នៅក្នុងប្រទេសដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។

ពន្ធពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុលលើចំនួនលម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងសមតុល្យយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារត្រូវបាន កំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកជំនាកាលបរិច្ឆេទ រាយការណ៍។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធ នាពេលអនាគតដែលមានភាពលម្អៀងបណ្តោះអាសន្ននោះ អាចយកមកប្រើប្រាស់បាន។ ទ្រព្យសកម្មពន្ធពន្យារត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ហើយត្រូវបានកាត់បន្ថយទៅតាមចំនួន ដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធ ត្រូវបានកត់ត្រា។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានកាត់កងជាមួយនឹងបំណុលពន្ធពន្យារ ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងបំណុលពន្ធក្នុងឆ្នាំជាមួយនឹងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ហើយប្រសិនបើវាទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ដោយអាជ្ញាធរពន្ធដារតែមួយ ទៅលើអង្គភាពជាប់ពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានកត់ត្រានៅក្នុងចំណេញ ឬខាត លើកលែងតែការពាក់ព័ន្ធជាមួយនឹងខ្ទង់ផ្សេងៗដែលបានកត់ត្រាផ្ទាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ឬក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានកត់ត្រាក្នុងលទ្ធផលលម្អិតផ្សេងៗ ឬត្រូវបានកត់ត្រាដោយផ្ទាល់ក្នុងមូលធនដែរ។

៤.១២. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ហើយវាទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយសមតុល្យត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធន ត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការរាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយ ការប្រាក់។

ពិន្ទុលើអតិថិជនភក្តីភាព

ធនាគារទទួលស្គាល់ការធ្វើសំវិធានធនលើការផ្តល់ពិន្ទុអតិថិជនភក្តីភាពជាប្រចាំខែ ដែលត្រូវបានរាស់វែងដោយផ្អែកលើសមតុល្យសមមូលជាដុល្លារអាមេរិកនៃពិន្ទុសរុប ដែលអតិថិជនទទួលបានពីប្រតិបត្តិការ។ សមតុល្យដែលបានទទួលស្គាល់ ត្រូវបានបញ្ចូលទៅក្នុងគណនីអតិថិជនក្នុងខែបន្ទាប់។ ការធ្វើសំវិធានធនលើការផ្តល់ពិន្ទុអតិថិជនភក្តីភាព ត្រូវបានទទួលស្គាល់ថាជាបំណុលផ្សេងទៀតនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

៤.១៣. ទុនបម្រុងតាមបទប្បញ្ញត្តិ

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់អនុលោមទៅតាមប្រកាសលេខ ៨៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី “ចំណាត់ថ្នាក់ហានិភ័យគណនា និងសំវិធានធនលើអ៊ីមតែរមិន”។ ប្រសិនបើសំវិធានធនតាមច្បាប់បង្គរ មានចំនួនខ្ពស់ជាងឱនភាពតម្លៃបង្គរផ្អែកតាម CIFRS ៩ នោះ ‘ការបំពេញបន្ថែម - topping up’ នឹងត្រូវបានកត់ត្រា ជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្គរមានចំនួនស្មើគ្នា ឬទាបជាងឱនភាពតម្លៃបង្គរដែលផ្អែកតាម CIFRS ៩។ ទុនបម្រុងតាមច្បាប់ត្រូវបានតម្កល់ទុកមួយឡែក ជាទ្រទាប់ដើមទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

៤.១៤. អត្ថប្រយោជន៍និយោជិត

ក). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានកត់ត្រាបង្គរ ក្នុងឆ្នាំដែលនិយោជិតបានបម្រើការងារឱ្យធនាគារ។

ខ). អត្ថប្រយោជន៍និយោជិតរយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោង ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាស តម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិតដែលមានកិច្ចសន្យាការងារ មិនមានរយៈពេលកំណត់ដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្សប្រចាំ ខែរបស់និយោជិត និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ ៦ ខែម្តងនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧.៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។
- ទាក់ទងនឹងសេចក្តីជូនដំណឹងលេខ ០១៨/២០ ក.ប/ស.ជ.ណ.ខ.ល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការពន្យារពេលក្នុងការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០។ យោងតាមអនុស្សរណៈរបស់ ធនាគារលេខ ០២៣/HRS/២០២០ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចក្នុងការបន្តទូទាត់នូវប្រាក់បំណាច់អតីតភាពការងារសម្រាប់ឆ្នាំ២០២០ ជូននិយោជិតទាំងអស់ ដែលកំពុងបន្តកិច្ចសន្យាមិនមាន រយៈពេលកំណត់ទៅតាមកាលវិភាគដែលបានកំណត់ដោយក្រសួង គឺនៅក្នុងខែមិថុនា និងខែធ្នូ ឆ្នាំ២០២០ រៀងគ្នា។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវ បានកត់ត្រាបង្កក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។

ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ត្រូវបានចាត់ថ្នាក់ជាអត្ថប្រយោជន៍និយោជិតរយៈពេលវែង។ បំណុលប្រាក់រំលឹកអតីតភាពការងារ ត្រូវបានកត់ត្រាតាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់នាការលើបរិច្ឆេទរាយការណ៍ដោយប្រើវិធីសាស្ត្រ projected unit credit ដើម្បីធ្វើការប៉ាន់ស្មានឱ្យបានកាន់តែល្អនូវតម្លៃចុងក្រោយដែល ធនាគារត្រូវបង់ឱ្យនិយោជិត ជាថ្នូរនឹងការបម្រើការងារឱ្យធនាគារក្នុងពេលបច្ចុប្បន្ន និងក្នុងឆ្នាំកន្លងមក។ តម្លៃបច្ចុប្បន្ននៃការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បហារលើសមតុល្យសាច់ប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់បំណុលនោះ។

៤.១៥. ចំណូល និងចំណាយការប្រាក់

ចំណូល និងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលរាស់វែងតាមរំលស់ថ្លៃដើម ត្រូវបានទទួលស្គាល់ក្នុង “ចំណូលការប្រាក់” និង “ចំណាយការប្រាក់” ក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនារំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុ មួយឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បហារដាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាន ឬបង្កាន់ដៃទទួលប្រាក់ ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសមស្រប ចំពោះសមតុល្យយោងសន្ទូរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាព ធនាគារបានកត់ត្រារាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយហើយរា ជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាននាពេលអនាគតទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះសមតុល្យយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial assets - POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទាន លើកដំបូង ត្រូវបានអនុវត្តចំពោះរំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានឱនភាពតម្លៃមួយផ្នែកធំ (ឬ ‘ដំណាក់កាលទី៣’) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពចំពោះរំលស់ថ្លៃដើមរបស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតឥណទានរំពឹងទុក)។

៤.១៦. ចំណូលកម្រៃសេវា និងកម្រៃជើងសា

ចំណូលកម្រៃសេវា និងកម្រៃជើងសា ត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមតំរូវលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានផ្ទេរក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេលវេលាណាមួយ)។

កម្រៃសេវាក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ត្រូវបានកត់ត្រាដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

៤.១៧. ប្រតិបត្តិការរបស់សម្ព័ន្ធហិរញ្ញវត្ថុ

ប្រតិបត្តិការរបស់សម្ព័ន្ធហិរញ្ញវត្ថុ គឺជាការផ្ទេរធនធាន សេវាកម្ម ឬកាតព្វកិច្ចរវាងធនាគារ និងបុគ្គលពាក់ព័ន្ធដោយមិនគិតថាតើតម្លៃត្រូវបានដាក់បន្ទុកឬទេ។

ភាគីនីមួយៗ ត្រូវបានចាត់ទុកសម្ព័ន្ធហិរញ្ញវត្ថុ ប្រសិនបើភាគីមួយ គ្រប់គ្រង ចូលរួមគ្រប់គ្រង ឬមានឥទ្ធិពលខ្លាំងទៅលើភាគីម្ខាងទៀតក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ។ អង្គភាពដែលមានផែនការអត្ថប្រយោជន៍ក្រោយពេលបញ្ចប់កិច្ចសន្យាការងារ សម្រាប់និយោជិត និងគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ ក៏ត្រូវបានចាត់ទុកជាភាគីពាក់ព័ន្ធផងដែរ។

៤.១៨. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍

ធនាគារកំណត់ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍ថា ព្រឹត្តិការណ៍នោះអំណោយផល និងមិនអំណោយផលដែលកើតឡើងរវាងចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទដែលរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យចេញផ្សាយ។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ទាំងនោះដែលផ្តល់នូវភស្តុតាងនៃស្ថានភាពដែលបានកើតឡើងនៅចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍។ ព្រឹត្តិការណ៍ ដែលមិនអាចកែប្រែបានបន្ទាប់ពីចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទៅលើ របាយការណ៍ហិរញ្ញវត្ថុប្រសិនបើវាមានភាពជាសារវន្ត។

៥. ការប៉ាន់ស្មានគណនេយ្យជាក់លាក់ ការសន្មត និងការវិនិច្ឆ័យ

ធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ដើម្បីធ្វើឱ្យមាតិកាព័ត៌មាននៃការប៉ាន់ស្មានកាន់តែ មានភាពល្អប្រសើរឡើងធាតុអថេរជាក់លាក់សំខាន់ៗដែលជាធាតុធ្វើឱ្យមានការប៉ះពាល់ជាសារវន្តចំពោះលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានធ្វើតេស្តរកភាពងាយប្រែប្រួលរបស់វាចំពោះបម្រែបម្រួលប៉ារ៉ាម៉ែត្រមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតចំពោះសមតុល្យយោងរបស់ទ្រព្យសកម្ម និងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបាន កត់សម្គាល់ដូចខាងក្រោម៖

៥.១. ការសន្មតគណនេយ្យជាក់លាក់ ក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

ខាងក្រោមនេះ គឺជាសន្មតគណនេយ្យជាក់លាក់ ក្រៅពីការវិនិច្ឆ័យលើការប៉ាន់ស្មាន (ដែលត្រូវបានបង្ហាញដាច់ដោយឡែក ដូចខាងក្រោម) ដែលក្រុមប្រឹក្សាភិបាលបានអនុវត្តនៅក្នុងដំណើរការនៃការអនុវត្តគោលនយោបាយគណនេយ្យរបស់ធនាគារ ហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចំនួនដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក). រូបិយប័ណ្ណមុខងារ

ដោយផ្អែកលើខ្លឹមសារសេដ្ឋកិច្ចនៃកាលៈទេសៈជាមូលដ្ឋានទាក់ទងទៅនឹងធនាគារ គណៈគ្រប់គ្រង បានកំណត់ រូបិយប័ណ្ណមុខងាររបស់ធនាគារជាប្រាក់ដុល្លារអាមេរិក។ ដុល្លារអាមេរិកគឺជារូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បង ដែលធនាគារដំណើរការ ហើយវាជារូបិយប័ណ្ណដែលមានឥទ្ធិពលសំខាន់ទៅលើឥណទានទៅឱ្យអតិថិជន និងចំណូលការប្រាក់។

ខ). ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារប្រើគំរូនិងការសន្មតផ្សេងៗគ្នាក្នុងការប៉ាន់ស្មាន ECL។ ការវិនិច្ឆ័យត្រូវបានអនុវត្តក្នុងការកំណត់គំរូ សមស្របបំផុតសម្រាប់ប្រភេទទ្រព្យសកម្មនីមួយៗក៏ដូចជាសម្រាប់កំណត់ការសន្មត ដែលបានប្រើនៅក្នុងគំរូទាំងនេះរួមទាំងការសន្មតដែលទាក់ទងនឹងកត្តាដែលបង្កឱ្យមានហានិភ័យនៃហានិភ័យឥណទាន។

គ). ការខាតបង់ឥណទានដែលបានរំពឹងទុកទៅលើទ្រព្យសកម្មហិរញ្ញវត្ថុតាមរំលស់ថ្លៃដើម

ការខាតបង់ឥណទានដែលបានរំពឹងទុក សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរស់រវង់តាមរំលស់ថ្លៃដើមតម្រូវឱ្យមានការប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតសំខាន់ៗអំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងដំណើរការ ឥណទាន (ឧទាហរណ៍លទ្ធភាពអតិថិជនទុកខាននិងការខាតបង់លទ្ធផល) ។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការរស់រវង់ ECL ផងដែរ ដូចជា៖

- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានជាក់លាក់
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការរស់រវង់ ECL
- ការបង្កើតចំនួនសេណារីយ៉ូ និងការថ្លឹងពាក់ព័ន្ធ សម្រាប់ពេលអនាគត ចំពោះប្រភេទនៃផលិតផល/ទីផ្សារនីមួយៗ និង ECL ដែលពាក់ព័ន្ធ
- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីរស់រវង់ECL។

៥.២. ប្រភពសំខាន់ៗសម្រាប់ការប៉ាន់ស្មានមិនជាក់លាក់

ព័ត៌មានអំពីការប៉ាន់ស្មានមិនជាក់លាក់សំខាន់ៗ ដែលមានផលប៉ះពាល់ខ្លាំងបំផុតទៅលើចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានបង្ហាញដូចខាងក្រោម៖

ក). ការគណនាសំវិធានធននៃការខាតបង់

នៅពេលរស់រវង់លើការខាតបង់ឥណទានដែលបានរំពឹងទុក ធនាគារបង្កើតនូវចំនួន និងការរស់រវង់ដែលទាក់ទងទៅនឹងសេណារីយ៉ូទៅថ្ងៃអនាគត សម្រាប់ប្រភេទផលិតផលនីមួយៗ និងកំណត់ព័ត៌មានទៅថ្ងៃអនាគតដែល ពាក់ព័ន្ធទៅនឹងសេណារីយ៉ូនីមួយៗ។ ធនាគារប្រើប្រាស់ព័ត៌មានថ្ងៃអនាគតដែលសមហេតុផល និងអាចគាំទ្រ ដែលអាស្រ័យទៅលើការសន្មតសម្រាប់ការប្រែប្រួលនាពេលអនាគតនៃភាពខុសគ្នារបស់កាតាលិករសេដ្ឋកិច្ច ហើយរបៀបដែលកាតាលិករទាំងនេះមានផលប៉ះពាល់ទៅវិញទៅមក។

ការខាតបង់ដែលមិនអាចទូទាត់បាន (Loss given default) គឺជាការប៉ាន់ស្មាននៃការខាតបង់ដែលបានកើតឡើងលើលទ្ធភាពលើការ ទូទាត់សង។ វាផ្អែកទៅលើភាពខុសគ្នានៃលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានគ្រោងទុក ហើយអ្នកឱ្យខ្ចីរំពឹងថា នឹងទទួលបាន ដោយគិតពីលំហូរសាច់ប្រាក់ពីរតួបញ្ចាំ និងការពង្រឹងគុណភាពឥណទាន។

ប្រូបាប៊ីលីតេនៃការគ្មានលទ្ធភាពសង(Probability of Default) គឺជាការបញ្ចូលដ៏សំខាន់ក្នុងការរស់ ECL ។ ប្រូបាប៊ីលីតេនៃការដែលគ្មានលទ្ធភាពសង គឺជាការប៉ាន់ស្មានដែលដូចគ្នាទៅនឹងការដែលគ្មានលទ្ធភាពសង ខកខានក្នុងសងត្រឡប់តាមពេលវេលាកំណត់ ការគណនាដែលរួមបញ្ចូលទាំងទិន្នន័យប្រវត្តិសាស្ត្រ ការសន្មត និងការរំពឹងទុកនៃស្ថានភាពនាពេលអនាគត។

មេរោគកូរ៉ូណា និងផលប៉ះពាល់លើ ECL

គណៈគ្រប់គ្រងផ្តល់នូវការប៉ាន់ប្រមាណដ៏ល្អបំផុតរបស់ខ្លួនលើលទ្ធផលដែលអាចកើតមាននៃជំងឺកូវីដ-១៩ លើធនាគារ ទោះបីជាយ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណនេះអាចផ្លាស់ប្តូរជាសារវន្ត នៅពេលដែលព្រឹត្តិការណ៍នេះបានកើតឡើង។ ក្នុងករណីដែលផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ឬអូសបន្លាយជាងការរំពឹងទុកនៅក្នុងសេណារីយ៉ូ វានឹងជះឥទ្ធិពលដែលត្រូវគ្នាលើ ECL ទីតាំងហិរញ្ញវត្ថុ និងដំណើរការរបស់ធនាគារ។

គណៈគ្រប់គ្រង ក៏បានគិតគូរពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដោយ៖

- ក). ការរួមបញ្ចូលព័ត៌មានថ្ងៃអនាគតដោយប្រើប្រាស់ការវិភាគ regression ក្នុងការគណនាប្រូបាប៊ីលីតេសម្រាប់ការគណនា ECL និង
- ខ). ការផ្លាស់ប្តូរដំណាក់កាលរបស់អតិថិជន ពី ដំណាក់កាលទី១ ដល់ដំណាក់កាលទី២ សម្រាប់អតិថិជនដែលមានការកើនឡើងហានិភ័យឥណទាន។
- គ). ការផ្លាស់ប្តូរដំណាក់កាលរបស់អតិថិជន ពី ដំណាក់កាលទី២ ដល់ដំណាក់កាលទី៣ សម្រាប់អតិថិជនដែលមានភស្តុតាងជាក់លាក់ពីឱនភាពឥណទាន។

ខ). អត្ថប្រយោជន៍និយោជិតរយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចការងារទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួន ដែល ត្រូវបានកំណត់ដោយមូលដ្ឋានមួយ ដែលប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបាន ប្រើប្រាស់ក្នុងការកំណត់ ចំណាយចុងក្រោយសម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ រួមមានអត្រា បម្រែបម្រួលអត្រាលាវៃងរបស់និយោជិត និងអត្រាអប្បហារ។ បម្រែបម្រួលណាមួយក្នុងការសន្មតទាំងនេះ នឹង ធ្វើឱ្យមានផលប៉ះពាល់លើតម្លៃយោងរបស់កាតព្វកិច្ចការងារទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

គ). លក្ខខណ្ឌភតិសន្យា

ក្នុងការកំណត់លក្ខខណ្ឌភតិសន្យា គណៈគ្រប់គ្រង ពិចារណាទៅលើភាពជាក់ស្តែង និងលក្ខខណ្ឌ ទាំងអស់ ដែលបង្កើតឱ្យមានការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ដើម្បីអនុវត្តជម្រើសក្នុងការបន្តការជួល ឬជម្រើស មិនបន្តការជួល។ ជម្រើសក្នុងការបន្តការជួល (ឬ រយៈពេលបន្ទាប់ពីជម្រើសបញ្ឈប់ការជួល) ត្រូវបានរួមបញ្ចូល នៅក្នុងលក្ខខណ្ឌភតិសន្យា ប្រសិនបើភតិសន្យានោះមានភាពជាក់លាក់សមហេតុផល សម្រាប់ការបន្តការជួល (ឬ មិនបញ្ឈប់តែប៉ុណ្ណោះ)។

ឃ). ពន្ធលើប្រាក់ចំណេញ

ប្រព័ន្ធពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានបែងចែកជាច្រើនប្រភេទ និងមានការផ្លាស់ប្តូរច្បាប់ជា រឿយៗ ដែលជាទូទៅមានលក្ខណៈមិនច្បាស់លាស់ផ្ទុយគ្នា និងអាស្រ័យទៅលើការបកស្រាយ។ ពន្ធជា ប្រធានបទ ត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារជាច្រើន ដែលមានសិទ្ធិស្របច្បាប់ក្នុងការកំណត់ប្រាក់ពិន័យ ទណ្ឌកម្ម និងការពិន័យជាការប្រាក់។

កត្តាទាំងនេះ អាចធ្វើឱ្យមានហានិភ័យពន្ធរបស់ធនាគារជាសារវន្ត។ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ពួកគេ បាន យល់ដឹងពីច្បាប់ពន្ធដែលពាក់ព័ន្ធ និងបានធ្វើការគិតបំណុលពន្ធដោយផ្អែកលើការបកស្រាយរបស់ពួកគេ ស្របតាមច្បាប់ពន្ធបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក្តី ប្រសិនបើលទ្ធផលពន្ធចុងក្រោយនៃករណីនេះមានភាព ខុសគ្នាពីការកត់ត្រាដំបូងភាពខុសគ្នាបែបនេះនឹងមានផលប៉ះពាល់ដល់សំវិធានធនពន្ធលើប្រាក់ចំណេញ និង ពន្ធពន្យារនៅក្នុងអំឡុងគ្រាដែលការ សម្រេចនេះ ត្រូវបានធ្វើឡើង។

ង). ពន្ធពន្យារជាទ្រព្យសកម្ម

ធនាគារធ្វើការត្រួតពិនិត្យឡើងវិញនូវសមតុល្យយោង នៅចុងបញ្ចប់ការិយបរិច្ឆេទនីមួយៗនៃរបាយការណ៍ ហើយកាត់បន្ថយទ្រព្យសកម្មពន្ធពន្យារទៅលើវិសាលភាពរបស់ពន្ធនេះ ដែលមិនមានប្រសិទ្ធភាពសម្រាប់ ប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ និងដែលអាចប្រើប្រាស់បានសម្រាប់ទ្រព្យសកម្មពន្ធពន្យារទាំងស្រុង ឬមួយ ផ្នែក។ ទោះបីជាយ៉ាងណា មិនមានការធានាដែលធនាគារអាចបង្កើតប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ដែល និង ត្រូវបានប្រើប្រាស់សម្រាប់បង្ហាញទ្រព្យសកម្មពន្ធពន្យារទាំងស្រុង ឬមួយផ្នែកនោះទេ។

ច). ការប៉ាន់ស្មានអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម

អាយុកាលប្រើប្រាស់ទ្រព្យសកម្មរបស់ធនាគារ ជាមួយនឹងអាយុកាលច្បាស់លាស់ត្រូវបានប៉ាន់ស្មាន ផ្អែកលើ រយៈពេលដែលទ្រព្យសម្បត្តិត្រូវបានគេរំពឹងថាអាចប្រើបាន។ អាយុកាលប្រើប្រាស់នៃទ្រព្យសម្បត្តិ និង បរិក្ខាររបស់ធនាគារដែលបានប៉ាន់ស្មាន និងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាង ទៀងទាត់ ហើយត្រូវបានធ្វើបច្ចុប្បន្នភាពប្រសិនបើការប៉ាន់ស្មានខុសពីការប៉ាន់ស្មានកន្លងមក ដោយសារតែ រូបរាង និងគុណភាព ភាពហួសសម័យនៃបច្ចេកវិទ្យា និងពាណិជ្ជកម្ម រួមទាំងច្បាប់ ឬកម្រិតនៃការប្រើប្រាស់នៃ ទ្រព្យសកម្មរបស់ធនាគារ។ បន្ថែមពីនេះ ការប៉ាន់ស្មានអាយុកាលនៃការប្រើប្រាស់ គឺផ្អែកភាពស្រដៀងគ្នានៃ ទ្រព្យសកម្មទាំងនោះ។ ទោះបីជាយ៉ាងណាក៏ ដោយវាអាចទៅរួចដែលលទ្ធផលនាពេលអនាគតនៃប្រតិបត្តិ ការដែលអាចមានផលប៉ះពាល់ជាសារវន្ត ដោយផ្លាស់ប្តូរការប៉ាន់ស្មានដែលបានកើតឡើងដោយសារផ្លាស់ប្តូរ កត្តាទាំងឡាយដែលបានបកស្រាយពីខាងលើ។ សមតុល្យ និងរយៈពេលនៃចំណាយដែលបានកត់ត្រា សម្រាប់ រាល់កាលបរិច្ឆេទដែលនឹងប៉ះពាល់ ដោយសារការផ្លាស់ប្តូរនូវកត្តាទាំងនេះរួមទាំងកាលៈទេសៈ ផងដែរ។ ការកាត់បន្ថយនូវអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មានរបស់ទ្រព្យសម្បត្តិ ហើយសិទ្ធិប្រើប្រាស់លើ ទ្រព្យសកម្ម និងធ្វើឱ្យកើនឡើងនូវចំណាយប្រតិបត្តិការដែលបានទទួលស្គាល់ ហើយថយចុះនូវទ្រព្យសកម្ម រយៈពេលវែង។

ឆ). ការប៉ាន់ស្មានថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ការកំណត់ថ្លៃដើមសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម គិតបញ្ចូលទាំងបំណុលភតិសន្យាដែលបានទទួលស្គាល់ និងថ្លៃដើមដែលបានប៉ាន់ស្មានដែលនឹងកើតឡើងនៅក្នុងការរុះរើ និងដកហូតទ្រព្យសកម្មមូលដ្ឋាន ឬការស្តារ ឡើងវិញនូវ ស្ថានភាពដែលតម្រូវដោយកិច្ចសន្យា។

បំណុលភតិសន្យា គឺត្រូវបានរាស់វែងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យា ដែលនឹងត្រូវធ្វើឡើងតាម លក្ខខណ្ឌនៃភតិសន្យា។ នៅក្នុងការគណនាបំណុលភតិសន្យា ធនាគារបានប្រើប្រាស់ចំណាយកម្ចី នាការល បរិច្ឆេទដំបូងនៃលក្ខខណ្ឌរបស់ភតិសន្យា។

ជ). ឱនភាពនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ឱនភាពនៃតម្លៃកើតមានឡើងនៅពេលតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់មានចំនួន លើសពី ចំនួនដែលអាចស្តារមកវិញបាន គឺដោយយកតម្លៃសមស្របដកចំណាយក្នុងការលក់និងតម្លៃក្នុង ការប្រើប្រាស់។ ការគណនាតម្លៃសមស្របដកចំណាយក្នុងការលក់ផ្អែកលើទិន្នន័យ ដែលអាចរកបាន ពីប្រតិបត្តិការលក់ដែលបានចងនឹង ប្រតិបត្តិការលក់ក្នុងតម្លៃទីផ្សារនៃទ្រព្យសម្បត្តិស្រដៀងគ្នា ឬតម្លៃទីផ្សារ ដែលអាចសង្កេតបានដកការចំណាយបន្ថែម សម្រាប់ការលក់ទ្រព្យសកម្ម។ ការគណនាតម្លៃប្រើប្រាស់ គឺ ផ្អែកលើគំរូលំហូរសាច់ប្រាក់អប្បហារ។ លំហូរសាច់ប្រាក់ ដែលបានមកពីគម្រោងថវិកាហើយដែលមិនរាប់ បញ្ចូលសកម្មភាពរៀបចំរចនាសម្ព័ន្ធដែលធនាគារមិនទាន់បានធ្វើ ឬការ វិនិយោគនាពេលអនាគត ដែល នឹងធ្វើឱ្យប្រតិបត្តិការទ្រព្យសកម្មនៃឯកតាបង្កើតសាច់ប្រាក់ដែលត្រូវធ្វើតេស្តមានភាពប្រសើរឡើង។ សមតុល្យ សាច់ប្រាក់ ដែលអាចស្តារមកវិញមានឥទ្ធិពលខ្លាំង ដោយសារអត្រាអប្បហារដែលត្រូវប្រើប្រាស់ សម្រាប់គំរូ លំហូរ សាច់ប្រាក់ ដែលធ្វើអប្បហារ ក៏ដូចជាអត្រាលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក និងអត្រា កំណើនដែលត្រូវបានប្រើ សម្រាប់គោលបំណងគណនាការប៉ាន់ស្មាន។

ឈ). ការរស់រវៃងតម្លៃសមស្រប

ក្រុមប្រឹក្សាភិបាលប្រើប្រាស់បច្ចេកទេសការវាយតម្លៃ ដើម្បីកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (នៅពេល ដែលការដាក់តម្លៃនៅក្នុងទីផ្សារសកម្មមិនត្រូវបានធ្វើឡើង និងទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ។ នេះ ពាក់ព័ន្ធទៅនឹងបង្កើតការប៉ាន់ស្មាន និងការសន្មតដែលស្របជាមួយនឹងការដាក់តម្លៃឧបករណ៍ហិរញ្ញវត្ថុរបស់ អ្នកចូលរួមក្នុងទីផ្សារ។ ក្រុមប្រឹក្សាភិបាលផ្អែកទៅលើការសន្មតរបស់ខ្លួនទៅលើទិន្នន័យដែលសង្កេតបានតាម ដែលអាចទៅរួច ប៉ុន្តែវាមិនតែងតែកើតមាន រហូតនោះទេ។ ក្នុងករណីនេះ ក្រុមប្រឹក្សាភិបាលបានប្រើប្រាស់ ព័ត៌មានដែលច្បាស់លាស់បំផុត។ តម្លៃសមស្របដែលបានប៉ាន់ស្មានអាចមានភាពខុសគ្នាពីតម្លៃជាក់ស្តែងដែល នឹងទទួលបានពីប្រតិបត្តិការនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍។

៦. សាច់ប្រាក់ក្នុងដៃ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ដុល្លារអាមេរិក	២៣.៨៣៧.២៦៦	៩៧.៣៧៥.២៣២	១៥.២២៩.៨៦៤	៦២.៧០១.៣៥០
ខ្មែររៀល	៤.០៤៦.៤៥៩	១៦.៥២៩.៧៨៥	៣.៥៨៦.៩៦៩	១៤.៧៦៧.៥៥១
	២៧.៨៨៣.៧២៥	១១៣.៩០៥.០១៧	១៨.៨១៦.៨៣៣	៧៧.៤៦៨.៩០១

៧. ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារកណ្តាល

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
គណនីចរន្ត	៣៦.២៩៣.៣៥៤	១៤៨.២៥៨.៣៥១	៦៥.៨៩៦.២១៣	២៧១.២៩៤.៧០៩
គណនីធាត់ទាត់	១២.៩២៦.៤៥៣	៥២.៨០៤.៥៦១	៤.៦៧២.២៥១	១៩.២៣៥.៦៥៧
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន (*)	៤.៥០៣.៣១០	១៨.៣៩៦.០២១	៤.៧១៤.២០២	១៩.៤០៨.៣៧០
	៥៣.៧២៣.១១៧	២១៩.៤៥៨.៩៣៣	៧៥.២៨២.៦៦៦	៣០៩.៩៣៨.៧៣៦

(*) ធនាគារបានដាក់វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន (“NCD”) ដែលមានសមតុល្យ ៤.៥០០.០០០ ដុល្លារអាមេរិក (ឆ្នាំ២០២២៖ មានសមតុល្យ ៤.១០០.០០០ ដុល្លារអាមេរិក) ជាមួយធនាគារកណ្តាល ជាទ្រព្យធានាសម្រាប់ ជាឧបករណ៍ធាត់ទាត់។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារក៏មិនទាន់បានប្រើប្រាស់ឧបករណ៍ណាមួយក្នុងការទូទាត់ នោះទេ។

អត្រាការប្រាក់ប្រចាំឆ្នាំនៃគណនីប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារកណ្តាលគឺមានដូចខាងក្រោម៖

	ឆ្នាំ២០២៣	ឆ្នាំ២០២២
គណនីចរន្ត	គ្មាន	គ្មាន
គណនីធាត់ទាត់	គ្មាន	គ្មាន
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន	០,៥៣% - ៣,៦០%	០,០៤% - ៣,៣៤%

ចំណូលការប្រាក់សរុបដែលទទួលបានពីការដាក់ប្រាក់ជាមួយធនាគារកណ្តាលមានចំនួន ៣៧៤.៥៤២ ដុល្លារ អាមេរិក ស្មើនឹង ១.៥៣៩.៣៦៧.៦០០ រៀល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងមានចំនួន ៦៣៣.៥៥៩ ដុល្លារ អាមេរិក ស្មើនឹង ២.៥៨៩.៣៥៥.៦០០ រៀល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

៨. ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ

(ក) តាមប្រភេទនិវាសនដ្ឋាន

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារ ក្នុងស្រុក	៣២.៣៤៧.០៨០	១៣២.១៣៧.៨២២	៤៣.៦៩១.៧២៤	១៧៩.៨៧៨.៨២៨
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារ ក្រៅប្រទេស	៣.៨៧៨.៦២៣	១៥.៨៤៤.១៧៥	២២.៤៥២.៤៩៥	៩២.៤៣៦.៩២២
ដក៖ សំវិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក (កំណត់សម្គាល់ ៣៤.១ (ច)(iii))	(៤៦.២០២)	(១៨៨.៧៣៥)	(៨៥.៤៨៣)	(៣៥១.៩៣៤)
	៣៦.១៧៩.៥០១	១៤៧.៧៩៣.២៦២	៦៦.០៥៨.៧៣៦	២៧១.៩៦៣.៨១៦

(ខ) តាមប្រភេទគណនី

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារក្នុងស្រុក				
គណនីចរន្ត	៤.៧០៨.៦៨៥	១៩.២៣៤.៩៧៩	២.០១៩.០៩៧	៨.៣១២.៦២២
គណនីសន្សំ	២.៩២២	១១.៩៣៦	១២.៤៨៧	៥១.៤០៩
គណនីបញ្ញើមានកាលកំណត់	២៧.៦៣៥.៤៧៣	១១២.៨៩០.៩០៧	៤១.៦៦០.១៤០	១៧១.៥១៤.៨០១
ដក៖ សំវិធានធននៃការខាតបង់ឥណទានដែលបាន រំពឹងទុក (កំណត់សម្គាល់ ៣៤.១ (ច) (iii))	(៤១.០៧៤)	(១៦៧.៧៨៧)	(៥៦.១៥០)	(២៣១.១៧០)
	៣២.៣០៦.០០៦	១៣១.៩៧០.០៣៥	៤៣.៦៣៥.៥៧៤	១៧៩.៦៤៧.៦៦២
ប្រាក់បញ្ញើ និងប្រាក់តម្កល់មួយធនាគារក្រៅប្រទេស				
គណនីចរន្ត	៣.៨៧៨.៦២៣	១៥.៨៤៤.១៧៥	២២.៤៥២.៤៩៥	៩២.៤៣៦.៩២២
ដក៖ សំវិធានធននៃការខាតបង់ឥណទានដែលបាន រំពឹងទុក (កំណត់សម្គាល់ ៣៤.១ (ច) (iii))	(៥.១២៨)	(២០.៩៤៨)	(២៩.៣៣៣)	(១២០.៧៦៨)
	៣.៨៧៣.៤៩៥	១៥.៨២៣.២២៧	២២.៤២៣.១៦២	៩២.៣១៦.១៥៤
	៣៦.១៧៩.៥០១	១៤៧.៧៩៣.២៦២	៦៦.០៥៨.៧៣៦	២៧១.៩៦៣.៨១៦

(គ) តាមកាលកំណត់

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
រយៈពេលខ្លី	<u>៣៦.១៧៩.៥០១</u>	<u>១៤៧.៧៩៣.២៦២</u>	<u>៦៦.០៥៨.៧៣៦</u>	<u>២៧១.៩៦៣.៨១៦</u>

(ឃ) តាមអត្រាការប្រាក់

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងមានដូចខាងក្រោម៖

	ឆ្នាំ២០២៣	ឆ្នាំ២០២២
គណនីចរន្ត	២,០៨%	២,០៨%
គណនីសន្សំ	០,២៥% ទៅ ១,០០%	០,២៥% ទៅ ២,០៨%
គណនីបញ្ញើមានកាលកំណត់	៣,១០% ទៅ ៦,២០%	១% ទៅ ៥,៥០%

៩. ឥណទាន និងបុរេប្រទាន

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
តាមវិស័យថ្លៃដើម				
ឥណទានពាណិជ្ជកម្ម៖				
គ្រឹះស្ថានហិរញ្ញវត្ថុ	៧.៧៧៦.១០៧	៣១.៧៦៥.៣៩៨	១១.០៧៣.២១១	៤៥.៥៨៨.៤១០
រយៈពេលខ្លី	៤៣.២៣៨	១៧៦.៦២៧	៦៦៣.៨៤៦	២.៧៣៣.០៥៤
ឥណទានវិបារូបន៍	២១.២១៤.០០៣	៨៦.៦៩៩.២០២	១៨.៨៨៦.៣០០	៧៧.៧៥៤.៨៩៧
ឥណទានរយៈពេលវែង	៤៤៤.៧៤១.៥២០	១.៨១៦.៧៦៩.១០៩	៤៥២.៤១៧.៨០០	១.៨៦២.៦០៤.០៨៣
	៤៧៣.៧៧៤.៨៦៨	១.៩៣៥.៣៧០.៣៣៦	៤៨៣.០៤១.១៥៧	១.៩៨៨.៦៨០.៤៤៤
ឥណទានអតិថិជន៖				
កម្ចីអចលនទ្រព្យ	១៩៧.៣៧៧.៣០៤	៨០៦.២៨៦.២៨៧	១៧៤.៥៣៩.៩៥៥	៧១៨.៥៨០.៩៩៥
ប័ណ្ណឥណទាន	៤.៦០៥.៤១៤	១៨.៨១៣.១១៦	២.៦០១.៦០៥	១០.៧១០.៨០៨
ផ្សេងៗ	៧៦.៨៤០.០៩៣	៣១៣.៨៩១.៧៨០	៥៦.៧១៣.៤៦០	២៣៣.៤៨៩.៣១៤
	២៧៨.៨២២.៨១១	១.១៣៨.៩៩១.១៨៣	២៣៣.៨៥៥.០២០	៩៦២.៧៨១.១១៧
ឥណទានសរុប	៧៥២.៥៩៧.៦៧៩	៣.០៧៤.៣៦១.៥១៩	៧១៦.៨៩៦.១៧៧	២.៩៥១.៤៦១.៥៦១
ដក៖ សំវិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក (កំណត់សម្គាល់ ៣៤.១ (ច)(i))				
	(២០.២៦៨.៩៩៧)	(៨២.៧៩៨.៨៥៣)	(៧.៥៩២.២៨១)	(៣១.២៥៧.៤២១)
ឥណទានសរុប - សុទ្ធ	៧៣២.៣២៨.៦៨២	២.៩៩១.៥៦២.៦៦៦	៧០៩.៣០៣.៨៩៦	២.៩២០.២០៤.១៤០

៩. ឥណទាន និងបុរេប្រទាន (បន្ត)

ក). សំវិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក

ការប្រែប្រួលនៃប្រាក់សំវិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុកមានដូចខាងក្រោម៖

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី១ ខែមករា	៧.៥៩២.២៨១	៣១.០១៤.៤៦៨	៣.៤៥៧.១២១	១៤.២៣២.៩៦៧
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	១០.៦៧០.០១៣	៤៣.៥៨៧.០០៣	២.៤៦៤.១៦៦	១០.១៤៤.៩៧១
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលត្រូវបានបង្កើតឡើងឬបានទិញ	៣.៣៣៤.២៩៣	១៣.៦២០.៥៨៧	២.៣៨១.៨៩៣	៩.៨០៦.២៥៤
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់ក្នុងការិយបរិច្ឆេទ ក្រៅពីការលុបចោល	<u>(១.៣២៧.៥៩០)</u>	<u>(៥.៤២៣.២០៥)</u>	<u>(៧១០.៨៩៩)</u>	<u>(២.៩២៦.៧៧១)</u>
សំវិធានធនការខាតបង់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	<u>២០.២៦៨.៩៩៧</u>	<u>៨២.៧៩៨.៨៥៣</u>	<u>៧.៥៩២.២៨១</u>	<u>៣១.២៥៧.៤២១</u>

ខ). តាមប្រភេទឧស្សាហកម្ម

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ពាណិជ្ជកម្មបោះដុំ និងលក់រាយ	១៨៧.៥៤៤.០០៩	៧៦៦.១១៧.២៧៧	២០១.៣០៩.៨២៣	៨២៨.៧៩២.៥៤១
អចលនទ្រព្យ និងទីភ្នាក់ងារ	២៥៨.៥៩២.០៩៤	១.០៥៦.៣៤៨.៧០៤	២១៥.៦៣៥.៦៨២	៨៨៧.៧៧២.១០៣
ការផ្តល់កម្ចីធ្វាល់ខ្លួន	៣៥.៦៨៩.៧៨៩	១៤៥.៧៩២.៧៨៨	៣៥.០៩០.៧៣១	១៤៤.៤៦៨.៥៤០
អគារ និងការសាងសង់	៩៨.១៦៩.៦១៨	៤០១.០២២.៨៩០	៨៦.៩៤៨.៩៣៩	៣៥៧.៩៦៨.៧៨២
សេវាកម្ម	៤៥.៥៤៤.៦៧៣	១៨៦.០៤៩.៩៨៩	៥៣.៨៦២.០០៧	២២១.៧៤៩.៨៨៣
ផលិតកម្ម	២៣.៥៦៦.៣៣១	៩៦.២៦៨.៤៦២	២៦.២០៥.៧៣៥	១០៧.៨៨៩.០១១
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១៦.៥៦៩.៤៤៥	៦៧.៦៨៦.១៨៣	១៧.៣៩៤.៥០៤	៧១.៦១៣.១៧៣
គ្រឹះស្ថានហិរញ្ញវត្ថុ	៧.៥១៣.០១៩	៣០.៦៩០.៦៨៣	១០.៩៩៩.៩៨១	៤៥.២៨៦.៩២២
ទំនិញ និងទំនិញ	៥.១៥៦.១១០	២១.០៦២.៧០៩	៦.៩០៦.៦៣៣	២៨.៤៣៤.៦០៨
កម្ចីផ្សេងៗ	<u>៥៣.៩៨៣.៥៩៤</u>	<u>២២០.៥២២.៩៨១</u>	<u>៥៤.៩៤៩.៨៦១</u>	<u>២២៦.២២៨.៥៧៧</u>
ឥណទានសរុបសុទ្ធ	<u>៧៣២.៣២៨.៦៨២</u>	<u>២.៩៩១.៥៦២.៦៦៦</u>	<u>៧០៩.៣០៣.៨៩៦</u>	<u>២.៩២០.២០៤.១៤០</u>

គ). តាមចំណាត់ថ្នាក់ឥណទាន

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ដំណើរការ				
សមតុល្យដុល	៦៣២.៣០៥.៦២៤	២.៥៨២.៩៦៨.៤៧៤	៦៧៤.៣៨៦.៤១០	២.៧៧៦.៤៤៨.៨៥០
ចំនួនអាចហានិភ័យទូទាត់សង	៩៣០.៧៥៧.៨៥១	៣.៨០២.១៤៥.៨២១	១.០១៧.១៩៦.៤៥៤	៤.១៨៧.៧៩៧.៨០១
សំវិធានធននៃការខាតបង់ឥណទានដែល បានរំពឹងទុក	៤.៦៧៦.៧១៧	១៩.១០៤.៣៨៩	២.៨២៨.៧១២	១១.៦៤៥.៨០៧
កំពុងដំណើរការ				
សមតុល្យដុល	៣៤.៦២៣.៥០២	១៤១.៤៣៧.០០៦	១៥.៦៩៣.៤២០	៦៤.៦០៩.៨១០

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ចំនួនអាចហានិភ័យទូទាត់សង	៤៧.៣៤១.១៧៥	១៩៣.៣៨៨.៧០០	២៥.២០០.៦០១	១០៣.៧៥០.៨៧៤
សំវិធានធននៃការខាតបង់ឥណទានដែល បានរំពឹងទុក	៦២១.៣៥៧	២.៥៣៨.២៤៤	២០៨.១៧០	៨៥៧.០៣៦
មិនដំណើរការ				
សមតុល្យដុល	៨៥.៦៦៨.៥៥៣	៣៤៩.៩២៦.០៣៩	២៦.៨១៦.៣៤៧	១១០.៤០២.៩០១
ចំនួនអាចហានិភ័យទូទាត់សង	១៤០.០៣៨.៧៧៤	៥៧២.០៥៨.៣៩២	៤១.០៨៨.៧២៦	១៦៩.១៦២.២៨៥
សំវិធានធននៃការខាតបង់ឥណទានដែលបាន រំពឹងទុក	១៤.៩៧០.៩២៣	៦១.១៥៦.២២០	៤.៥៥៥.៣៩៩	១៨.៧៥៤.៥៧៨
សរុប				
សមតុល្យដុល	<u>៧៥២.៥៩៧.៦៧៩</u>	<u>៣.០៧៤.៣៦១.៥១៩</u>	<u>៧១៦.៨៩៦.១៧៧</u>	<u>២.៩៥១.៤៦១.៥៦១</u>
ការប៉ះពាល់នៃការដែលគ្មានលទ្ធភាពសង	<u>១.១១៨.១៣៧.៨០០</u>	<u>៤.៥៦៧.៥៩២.៩១៣</u>	<u>១.០៨៣.៤៨៥.៧៨១</u>	<u>៤.៤៦០.៧១០.៩៦០</u>
សំវិធានធននៃការខាតបង់ឥណទានដែលបាន រំពឹងទុក	<u>២០.២៦៨.៩៩៧</u>	<u>៨២.៧៩៨.៨៥៣</u>	<u>៧.៥៩២.២៨១</u>	<u>៣១.២៥៧.៤២១</u>

ឃ). តាមកាលកំណត់ឥណទាន

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
មិនលើសពីមួយឆ្នាំ	៥៧.៥១១.៩១៣	២៣៤.៩៣៦.១៦៤	៤០.០១៥.៣៨៥	១៦៤.៧៤៣.៣៤១
យូរជាងមួយឆ្នាំ និងមិនលើសពីបីឆ្នាំ	៥៨.៦៤១.៦៧៨	២៣៩.៥៥១.២៥៥	៥០.៤១២.៩៣៤	២០៧.៥៥០.០៤៩
យូរជាងបីឆ្នាំ និងមិនលើសពីប្រាំឆ្នាំ	៤១.៣៦៦.៤៣១	១៦៨.៩៨១.៨៧១	៣៣.៤៧៧.៨០៦	១៣៧.៨២៨.១២៧
យូរជាងប្រាំឆ្នាំ	៥៧៤.៨០៨.៦៦០	២.៣៤៨.០៩៣.៣៧៦	៥៨៥.៣៩៧.៧៧១	២.៤១០.០៨២.៦២៣
ឥណទានសរុបសុទ្ធ	<u>៧៣២.៣២៨.៦៨២</u>	<u>២.៩៩១.៥៦២.៦៦៦</u>	<u>៧០៩.៣០៣.៨៩៦</u>	<u>២.៩២០.២០៤.១៤០</u>

ង). តាមហានិភ័យ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ហានិភ័យធំៗ	-	-	-	-
មិនមែនហានិភ័យធំៗ	៧៣២.៣២៨.៦៨២	២.៩៩១.៥៦២.៦៦៦	៧០៩.៣០៣.៨៩៦	២.៩២០.២០៤.១៤០
	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>
ឥណទានសរុបសុទ្ធ	<u>៧៣២.៣២៨.៦៨២</u>	<u>២.៩៩១.៥៦២.៦៦៦</u>	<u>៧០៩.៣០៣.៨៩៦</u>	<u>២.៩២០.២០៤.១៤០</u>

ហានិភ័យធំៗ ត្រូវបានកំណត់ដោយធនាគារកណ្តាលថាជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលផលជា លក្ខណៈបុគ្គលដែលលើសពី ១០ ភាគរយនៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

ច). តាមទំនាក់ទំនង

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ភាគីពាក់ព័ន្ធ	២.២៨៧.៣២៩	៩.៣៤៣.៧៣៩	២.៦៦០.២០៩	១០.៩៥២.០៨១
មិនមែនភាគីពាក់ព័ន្ធ	៧៣០.០៤១.៣៥៣	២.៩៨២.២១៨.៩២៧	៧០៦.៦៤៣.៦៨៧	២.៩០៩.២៥២.០៥៩
ឥណទានសរុបសុទ្ធ	<u>៧៣២.៣២៨.៦៨២</u>	<u>២.៩៩១.៥៦២.៦៦៦</u>	<u>៧០៩.៣០៣.៨៩៦</u>	<u>២.៩២០.២០៤.១៤០</u>

ឆ). តាមនិវាសដ្ឋាន

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
និវាសនជន	៧៣២.៣២៨.៦៨២	២.៩៩១.៥៦២.៦៦៦	៧០៩.៣០៣.៨៩៦	២.៩២០.២០៤.១៤០
អនិវាសនជន	-	-	-	-
គណនានសរុបសុទ្ធ	<u>៧៣២.៣២៨.៦៨២</u>	<u>២.៩៩១.៥៦២.៦៦៦</u>	<u>៧០៩.៣០៣.៨៩៦</u>	<u>២.៩២០.២០៤.១៤០</u>

ជ). តាមទ្រព្យបញ្ចាំ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
មានការធានា	៧០៩.៦១១.៤៥០	២.៨៩៨.៧៦២.៧៧៣	៦៨៩.៨០៨.៣៨០	២.៨៣៩.៩៤១.១០០
គ្មានការធានា	២២.៧១៧.២៣២	៩២.៧៩៩.៨៩៣	១៩.៤៩៥.៥១៦	៨០.២៦៣.០៤០
គណនានសរុបសុទ្ធ	<u>៧៣២.៣២៨.៦៨២</u>	<u>២.៩៩១.៥៦២.៦៦៦</u>	<u>៧០៩.៣០៣.៨៩៦</u>	<u>២.៩២០.២០៤.១៤០</u>

ឈ). តាមអត្រាការប្រាក់

គណនាន និងបុរេប្រទានទៅឱ្យអតិថិជនដែលទទួលបានពីអត្រាការប្រាក់ប្រចាំឆ្នាំមានដូចខាងក្រោម៖

	ឆ្នាំ២០២៣	ឆ្នាំ២០២២
គណនានអាជីវកម្ម៖		
គ្រឹះស្ថានហិរញ្ញវត្ថុ	៨,៥០% ទៅ ៩,០០%	៨,៥០% ទៅ ៩,០០%
គណនានរយៈពេលខ្លី	១២,០០% ទៅ ១៨,០០%	៧,៧៥% ទៅ ១៨,០០%
គណនានវិបារូបន៍	៧,៩៩% ទៅ ១៨,០០%	៧,២៥% ទៅ ១១,០០%
គណនានរយៈពេលវែង	៥,០០% ទៅ ១៨,០០%	៥,០០% ទៅ ១៨,០០%
គណនានអតិថិជន៖		
គណនានអចនលទ្រព្យ	៣,០០% ទៅ ១៨,០០%	៣,០០% ទៅ ១៤,៤០%
ប័ណ្ណគណនាន	១៨,០០%	១៨,០០%
ផ្សេងៗ	៥,៥០% ទៅ ១៨,០០%	៥,៥០% ទៅ ១៨,០០%

១០. វិនិយោគលើមូលបត្រ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
វិនិយោគមូលបត្រតាមរំលស់ថ្លៃដើម	៤៦.២២៤.៥២១	១៨៨.៨២៧.១៦៨	៤៦.១១០.២៤០	១៨៩.៨៣៥.៨៥៨
សំវិធានធននៃការខាតបង់				
(កំណត់សម្គាល់៣៤.១ (ច)(iv))	-	-	-	-
វិនិយោគលើមូលបត្រសុទ្ធ	<u>៤៦.២២៤.៥២១</u>	<u>១៨៨.៨២៧.១៦៨</u>	<u>៤៦.១១០.២៤០</u>	<u>១៨៩.៨៣៥.៨៥៨</u>

អំឡុងការិយបរិច្ឆេទ២០២៣ ធនាគារមានមូលបត្របំណុលចំនួន២ ជាមួយក្រុមហ៊ុន Techo International បានដល់កាលកំណត់ និងបានធ្វើការបន្តរយៈពេល ១ ឆ្នាំទៀត។ មូលបត្របំណុល ដែលមានតម្លៃ ១០.០០០.០០០ ដុល្លារអាមេរិក និង៥.០០០.០០០ ដុល្លារអាមេរិក ទទួលបាននៅការប្រាក់អត្រាដូចគ្នា ចំនួន ៥,៥០%ក្នុងមួយឆ្នាំ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មូលបត្របំណុលដើមដែលនៅសល់ មានសមតុល្យចំនួន ៤៥.០០០.០០០ ដុល្លារអាមេរិក។

១១. ប្រាក់បញ្ញើតាមបទប្បញ្ញត្តិជាមួយធនាគារកណ្តាល

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
រយៈពេលខ្លី-				
ប្រាក់បម្រុងកាតព្វកិច្ច (១)	៤៤.១១៧.៦៥៥	១៨០.២២០.៦២១	៤៤.២៣៩.៨២៥	១៨២.១៣៥.៣៦០
រយៈពេលវែង-				
ប្រាក់តម្កល់ធានាលើដើមទុន (២)	<u>២៥.១៦១.៦៧១</u>	<u>១០២.៧៨៥.៤២៦</u>	<u>២៥.០៨១.៩១៧</u>	<u>១០៣.២៦២.២៥២</u>
	<u>៦៩.២៧៩.៣២៦</u>	<u>២៨៣.០០៦.០៤៧</u>	<u>៦៩.៣២១.៧៤២</u>	<u>២៨៥.៣៩៧.៦១២</u>

(១) ទុនប្រាក់បម្រុងកាតព្វកិច្ច

ទុនបម្រុងតាមការតម្រូវតំណាងឱ្យទុនបម្រុងទាបបំផុត ដែលត្រូវបានគណនានៅអត្រា ៧% នៃប្រាក់បញ្ញើសរុបពីអតិថិជនក្នុងអំឡុងការិយបរិច្ឆេទ២០២២ ដូចដែលបានតម្រូវដោយធនាគារជាតិនៃកម្ពុជា តាមសេចក្តីប្រកាសលេខ ៨៧-០២០-២៣០ ប្រ.ក ស្តីពីការផ្តល់អាជ្ញាបណ្ណធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាស លេខ ៨៧-០២៣-០០៥ តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវរក្សាប្រាក់បម្រុងកាតព្វកិច្ច នៅធនាគារជាតិនៃកម្ពុជា នៅអត្រា ៩% និង ១២,៥% សម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចីជារូបិយប័ណ្ណបរទេស ដែលមានសុពលភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ និងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រៀងគ្នា។ ចំណែកប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើ និងប្រាក់កម្ចីជារូបិយវត្ថុជាតិត្រូវរក្សានៅកម្រិតអត្រា ៧% ដដែល។

បន្ទាប់មក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យរក្សាការតម្កល់ប្រាក់បម្រុងកាតព្វកិច្ចសម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចីជារូបិយប័ណ្ណបរទេសកម្រិតអត្រា ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ទុនបម្រុងតាមការតម្រូវនៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីដែលមិនទទួលបាននូវការប្រាក់នោះទេ។

(២) ប្រាក់តម្កល់ធានាលើដើមទុន

អនុលោមតាមប្រកាសលេខ ធ៧-០១-១៣៦ ស្តីពីការធានាដើមទុនរបស់ធនាគារចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ដែលចេញដោយធនាគារកណ្តាលធនាគារក្រូររក្សាទុក ១០% នៃដើមទុនដែលបានបង់របស់ខ្លួនជាប្រាក់តម្កល់តាមបទប្បញ្ញត្តិ នៅធនាគារកណ្តាល។ ប្រាក់បញ្ញើដែលមិនមានសម្រាប់ប្រើក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ អាចស្តារមកវិញបាន បើសិនធនាគារបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនដោយស្ម័គ្រចិត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

(៣) អត្រាការប្រាក់

	ឆ្នាំ២០២៣	ឆ្នាំ២០២២
ទុនបម្រុងកាតព្វកិច្ច	គ្មាន	គ្មាន
ប្រាក់តម្កល់ធានាលើដើមទុន	១,៣៣%	១,១៩%

១២. ទ្រព្យសកម្មផ្សេងៗ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ប្រាក់តម្កល់ដុល	៣.២៩៨.២៤៥	១៣.៤៧៣.៣៣១	២.៨១១.៦៦៤	១១.៥៧៥.៦២១
សំវិធានធននៃការខាតបង់ឥណទានដែលបាន រំពឹងទុក (កំណត់សម្គាល់៣៤.១ (ច)(v))	(៥២.៣៧៩)	(២១៣.៩៦៨)	(៣៩.៤២២)	(១៦២.៣០០)
	៣.២៤៥.៨៦៦	១៣.២៥៩.៣៦៣	២.៧៧២.២៤២	១១.៤១៣.៣២១
ចំណាយបង់មុន	១.៩២២.៩៦៤	៧.៨៥៥.៣០៨	១.៣០៨.២៤១	៥.៣៨៦.០២៨
ផ្សេងៗ	៦.៣៣៥.៧០៦	២៥.៨៨១.៣៥៩	២.៨០១.៤៧៤	១១.៥៣៣.៦៦៨
	១១.៥០៤.៥៣៦	៤៦.៩៩៦.០៣០	៦.៨៨១.៩៥៧	២៨.៣៣៣.០១៧

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
រយៈពេលខ្លី	២.៥៥៤.៣១៨	១០.៤៣៤.៣៨៩	១.៣៨១.៤៤២	៥.៦៨៧.៣៩៧
រយៈពេលវែង	៨.៩៥០.២១៨	៣៦.៥៦១.៦៤១	៥.៥០០.៥១៥	២២.៦៤៥.៦២០
	១១.៥០៤.៥៣៦	៤៦.៩៩៦.០៣០	៦.៨៨១.៩៥៧	២៨.៣៣៣.០១៧

១៣. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អ ទ្រព្យធូល	យានយន្ត	បរិក្ខារកុំព្យូទ័រ	គ្រឿងសង្ហារឹម និង បរិក្ខារការិយាល័យ	សំណង់កំពុង សាងសង់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្រាប់ដំណាច់ការិយបរិច្ឆេទ						
ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
តម្លៃយោងសុទ្ធដើមគ្រា	៤៦៣.៤១៦	១.៧៩៧.២៩៩	១.៦៤៩.២៧១	១.០១៤.៥៤៧	៥២៨.២៧១	៥.៤៥២.៨០៤
បន្ថែម	១៨០.៥២០	-	៩៩.២៦៣	១៨៦.៣៨២	៣៤៥.៣៦៤	៨១១.៥២៩
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	១៩០.៦៥៦	-	១៥៥.៤៧៥	៣៥២.០៥៥	(៦៩៨.១៨៦)	-
ការលក់ចេញ/ជម្រះចេញពីបញ្ជី	-	-	-	(៣.៦២៣)	(៩.១៨០)	(១២.៨០៣)
សេរាល់ស	(១៥០.០៨២)	(៣៩០.៩២១)	(៧៥៥.៣៤២)	(៦៧៤.២៥២)	-	(១.៩៧០.៥៩៧)
តម្លៃយោងសុទ្ធចុងគ្រា	៦៨៤.៥១០	១.៤០៦.៣៧៨	១.១៤៨.៦៦៧	៨៧៥.១០៩	១៦៦.២៦៩	៤.២៨០.៩៣៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
ថ្លៃដើម	១.០១០.៥៣០	៣.៣៩០.៩២៧	៥.០៤៥.០៦៦	៤.០៣៥.០៣០	៥២៨.២៧១	១៤.០០៩.៨២៤
បន្ថែម	១៨០.៥២០	-	៩៩.២៦៣	១៨៦.៣៨២	៣៤៥.៣៦៤	៨១១.៥២៩
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	១៩០.៦៥៦	-	១៥៥.៤៧៥	៣៥២.០៥៥	(៦៩៨.១៨៦)	-
ការលក់ចេញ/ជម្រះចេញពីបញ្ជី	-	-	-	(៤១.៤០០)	(៩.១៨០)	(៥០.៥៨០)
តម្លៃយោងសុទ្ធ	១.៣៧១.៧០៦	៣.៣៩០.៩២៧	៥.២៩៩.៨០៤	៤.៥៣២.០៦៧	១៦៦.២៦៩	១៤.៧៧០.៧៧៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
រំលស់បង្គរ	(៥៤៧.១១៤)	(១.៥៩៣.៦២៨)	(៣.៣៩៥.៧៩៥)	(៣.០២០.៤៨៣)	-	(៨.៥៥៧.០២០)
សេរាល់ស	(១៥០.០៨២)	(៣៩០.៩២១)	(៧៥៥.៣៤២)	(៦៧៤.២៥២)	-	(១.៩៧០.៥៩៧)
ការលក់ចេញ/ជម្រះចេញពីបញ្ជី	-	-	-	៣៧.៧៧៧	-	៣៧.៧៧៧
តម្លៃរំលស់បង្គរចុងគ្រា	(៦៩៧.១៩៦)	(១.៩៨៤.៥៤៩)	(៤.១៥១.១៣៧)	(៣.៦៥៦.៩៥៨)	-	(១០.៤៨៩.៨៤០)
តម្លៃយោងសុទ្ធ	៦៨៤.៥១០	១.៤០៦.៣៧៨	១.១៤៨.៦៦៧	៨៧៥.១០៩	១៦៦.២៦៩	៤.២៨០.៩៣៣
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	២.៧៩៦.២២៣	៥.៧៤៥.០៥៤	៤.៦៩២.៣០៥	៣.៥៧៤.៨២០	៦៧៩.២០៩	១៧.៤៨៧.៦១១
សម្រាប់ដំណាច់ការិយបរិច្ឆេទ						
ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
តម្លៃយោងសុទ្ធដើមគ្រា	២៥២.១១០	១.៩២៧.៣៦០	២.០០៣.៨៧២	១.៦៤៩.១៤៦	១៤៨.០១៨	៥.៩៨០.៥០៦
បន្ថែម	៣២៨.១៣២	២៥៤.៨០៥	២០៧.៧៨៨	២២០.២៨៥	៩៩៦.០៤០	២.០០៧.០៥០
ផ្ទេរ	១.៤៨៥	-	៥៧៣.១៩៥	៤១.១០៧	(៦១៥.៧៨៧)	-
ការលក់ចេញ/ជម្រះចេញពីបញ្ជី	-	-	(២.៨២៤)	-	-	(២.៨២៤)
សេរាល់ស	(១១៨.៣១១)	(៣៨៤.៨៦៦)	(១.១៣២.៧៦០)	(៨៩៥.៩៩១)	-	(២.៥៣១.៩២៨)
តម្លៃយោងសុទ្ធចុងគ្រា	៤៦៣.៤១៦	១.៧៩៧.២៩៩	១.៦៤៩.២៧១	១.០១៤.៥៤៧	៥២៨.២៧១	៥.៤៥២.៨០៤
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
ថ្លៃដើម	១.០១០.៥៣០	៣.៣៩០.៩២៧	៥.០៤៥.០៦៦	៤.០៣៥.០៣០	៥២៨.២៧១	១៤.០០៩.៨២៤
រំលស់បង្គរ	(៥៤៧.១១៤)	(១.៥៩៣.៦២៨)	(៣.៣៩៥.៧៩៥)	(៣.០២០.៤៨៣)	-	(៨.៥៥៧.០២០)
តម្លៃយោងសុទ្ធ	៤៦៣.៤១៦	១.៧៩៧.២៩៩	១.៦៤៩.២៧១	១.០១៤.៥៤៧	៥២៨.២៧១	៥.៤៥២.៨០៤
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១.៩០៧.៨៨៥	៧.៣៩៩.៤៨០	៦.៧៩០.០៤៧	៤.១៧៦.៨៨៩	២.១៧៤.៨៩៣	២២.៤៤៩.១៩៤

១៤. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារជាតិក៖។

ធនាគារជួលអគារមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការជាការិយាល័យកណ្តាល ការិយាល័យសាខា និងបរិក្ខារ។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើងសម្រាប់រយៈពេលកំណត់ថេរចាប់ពី ២ឆ្នាំ រហូតដល់១០ឆ្នាំ។ ភតិសន្យាទាំងនេះមានរយៈពេលជួល ដែលបញ្ជាក់ពីការឡើងថ្លៃ និងសិទ្ធិបន្តកិច្ចសន្យាខុសៗគ្នា។ ចំពោះការបន្តកិច្ចសន្យាជាថ្មី លក្ខខណ្ឌនៃភតិសន្យាទាំងនេះត្រូវបានចរចាឡើងវិញ។

ធនាគារ បានទទួលស្គាល់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មសម្រាប់ភតិសន្យាទាំងនេះ លើកលែងតែភតិសន្យារយៈពេលខ្លី។

(i) សមតុល្យសាច់ប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ៖

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
នៅដើមការិយបរិច្ឆេទ	១១.៨៤២.៨៧០	៤៨.៧៥៧.០៩៦	១០.៩៦៧.០២៥	៤៤.៦៧៩.៦៦០
បន្ថែមក្នុងអំឡុងការិយបរិច្ឆេទ	៦៥៩.២០១	២.៧០៩.៣១៦	៣.០២៣.៦៩១	១២.៤៤៨.៥៣៦
ការរំលស់ក្នុងអំឡុងការិយបរិច្ឆេទ	(២.៣៩២.៤២៨)	(៩.៨៣២.៨៧៩)	(២.១៤៦.៤២៤)	(៨.៧៧២.៤៣៤)
បញ្ចប់ភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទ	(៩.៧២៧)	(៣៩.៩៧៨)	(១.៤២២)	(៥.៨៥៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣៣៥.៣៩៨)	-	៤០៧.១៨៨
នៅចុងការិយបរិច្ឆេទ	<u>១០.០៩៩.៩១៦</u>	<u>៤១.២៥៨.១៥៧</u>	<u>១១.៨៤២.៨៧០</u>	<u>៤៨.៧៥៧.០៩៦</u>

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ				
ថ្លៃដើម	២០.២៤៣.៤២៨	៨២.៦៩៤.៤០៤	១៩.៥៩៣.៩៥៣	៨០.៦៦៨.៣០៥
	(១០.១៤៣.៥១២)	(៤១.៤៣៦.២៤៧)	(៧.៧៥១.០៨៣)	(៣១.៩១១.២០៩)
រំលស់បង្គរ	-	-	-	-
	<u>១០.០៩៩.៩១៦</u>	<u>៤១.២៥៨.១៥៧</u>	<u>១១.៨៤២.៨៧០</u>	<u>៤៨.៧៥៧.០៩៦</u>

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
សិទ្ធិលើការប្រើប្រាស់លើទ្រព្យសកម្ម (រយៈពេលវែង)				
អគារ	១០.០៧២.៩៣២	៤១.១៤៧.៩២៧	១១.៧០៧.៩៥២	៤៨.២០១.៦៣៩
បរិក្ខារ	<u>២៦.៩៨៤</u>	<u>១១០.២៣០</u>	<u>១៣៤.៩១៨</u>	<u>៥៥៥.៤៥៧</u>
	<u>១០.០៩៩.៩១៦</u>	<u>៤១.២៥៨.១៥៧</u>	<u>១១.៨៤២.៨៧០</u>	<u>៤៨.៧៥៧.០៩៦</u>

បំណុលភតិសន្យា

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
នៅដើមការិយបរិច្ឆេទ	១៣.៨០៥.៣៨៩	៥៦.៨៣៦.៧៨៧	១២.៤៧៤.៥៧៤	៥០.៨២១.៤១៤
បន្ថែមក្នុងអំឡុងការិយបរិច្ឆេទ	៦៥៩.២០២	២.៧០៩.៣២០	៣.០២៣.៦៩១	១២.៤៤៨.៥៣៦
ចំណាយការប្រាក់ក្នុងការិយបរិច្ឆេទ	៨៩៣.០៣៥	៣.៦៧០.៣៧៤	៩២៧.០២៧	៣.៧៨៨.៧៥៩
ការទូទាត់ប្រាក់ដើម និងការប្រាក់ក្នុងការិយបរិច្ឆេទ	(៣.១៥១.២៦៦)	(១២.៩៥១.៧០៣)	(២.៦១៨.៤១៦)	(១០.៧០១.៤៦៦)
បញ្ចប់ភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទ	(១០.១៣៦)	(៤១.៦៥៩)	(១.៤៨៧)	(៦.១២២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤០១.៥៤៤)	-	៤៨៥.៦៦៦
នៅចុងការិយបរិច្ឆេទ	<u>១២.១៩៦.២២៤</u>	<u>៤៩.៨២១.៥៧៥</u>	<u>១៣.៨០៥.៣៨៩</u>	<u>៥៦.៨៣៦.៧៨៧</u>

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
បំណុលភតិសន្យា				
តិចជាងមួយឆ្នាំ	២.៣៧០.១០៨	៩.៦៨១.៨៩១	២.២១២.៧៨៧	៩.១១០.០៤៤
មួយទៅប្រាំឆ្នាំ	៨.១៦២.៣២៥	៣៣.៣៤៣.០៩៨	៨.៦៨៤.៣៥៦	៣៥.៧៥៣.៤៩៤
ច្រើនជាងប្រាំឆ្នាំ	<u>១.៦៦៣.៧៩១</u>	<u>៦.៧៩៦.៥៨៦</u>	<u>២.៩០៨.២៤៦</u>	<u>១១.៩៧៣.២៤៩</u>
	<u>១២.១៩៦.២២៤</u>	<u>៤៩.៨២១.៥៧៥</u>	<u>១៣.៨០៥.៣៨៩</u>	<u>៥៦.៨៣៦.៧៨៧</u>

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
បំណុលភតិសន្យា				
រយៈពេលខ្លី	២.៣៧០.១០៨	៩.៦៨១.៨៩១	២.២១២.៧៨៧	៩.១១០.០៤៤
រយៈពេលវែង	<u>៩.៨២៦.១១៦</u>	<u>៤០.១៣៩.៦៨៤</u>	<u>១១.៥៩២.៦០២</u>	<u>៤៧.៧២៦.៧៤៣</u>
	<u>១២.១៩៦.២២៤</u>	<u>៤៩.៨២១.៥៧៥</u>	<u>១៣.៨០៥.៣៨៩</u>	<u>៥៦.៨៣៦.៧៨៧</u>

(ii) សមតុល្យសាច់ប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត របាយការណ៍ចំណេញ ឬខាត បង្ហាញនូវសមតុល្យសាច់ប្រាក់ដែលពាក់ព័ន្ធនឹងភតិសន្យាដូចខាងក្រោម៖

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
រំលស់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម				
អគារ	២.២៨៤.៤៩៣	៩.៣៨៩.២៦៦	២.០៣៨.៤៩០	៨.៣៣១.៣០៩
បរិក្ខារ	១០៧.៩៣៥	៤៤៣.៦១៣	១០៧.៩៣៤	៤៤១.១២៥
រំលស់ (កំណត់សម្គាល់ ២៨)	<u>២.៣៩២.៤២៨</u>	<u>៩.៨៣២.៨៧៩</u>	<u>២.១៤៦.៤២៤</u>	<u>៨.៧៧២.៤៣៤</u>
ចំណាយការប្រាក់លើបំណុលភតិសន្យា				
អគារ	៨៨៦.៩៦៤	៣.៦៤៥.៤២២	៩១៣.៧០២	៣.៧៣៤.៣០០
បរិក្ខារ	៦.០៧១	២៤.៩៥២	១៣.៣២៥	៥៤.៤៥៩
ចំណាយការប្រាក់ (កំណត់សម្គាល់ ២៣)	<u>៨៩៣.០៣៥</u>	<u>៣.៦៧០.៣៧៤</u>	<u>៩២៧.០២៧</u>	<u>៣.៧៨៨.៧៥៩</u>
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី				
(រួមបញ្ចូលក្នុងចំណាយប្រតិបត្តិការផ្សេងៗ)	<u>២២៥.៩៧៣</u>	<u>៩២៨.៧៤៩</u>	<u>២១៥.២១០</u>	<u>៨៧៩.៥៦៣</u>

(iii) សមតុល្យសាច់ប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
លំហូរសាច់ប្រាក់ចេញសម្រាប់ភតិសន្យាសរុប	<u>៣.១៥១.២៦៦</u>	<u>១២.៩៥១.៧០៣</u>	<u>២.១៤៦.៤២៤</u>	<u>៨.៧៧២.៤៣៤</u>

១៥. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ	ការងារកំពុងដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់			
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
កម្លែចុះបញ្ជីសុទ្ធដើមគ្រា	៥.៤៥២.៩៩៣	៦៦៧.១២២	៦.១២០.១១៥
បន្ថែម	៣៨៨.៣៥៩	៤០.៤៧២	៤២៨.៨៣១
ផ្ទេរ	៥៦.៨១៦	(៥៦.៨១៦)	-
រំលស់	(៨៤០.៣០០)	-	(៨៤០.៣០០)
កម្លែយោងសុទ្ធចុងគ្រា	<u>៥.០៥៧.៨៦៨</u>	<u>៦៥០.៧៧៨</u>	<u>៥.៧០៨.៦៤៦</u>
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
ថ្លៃដើមនាខែមករា ឆ្នាំ២០២៣	៧.៣៤២.៨៤៨	៦៦៧.១២២	៨.០០៩.៩៧០
បន្ថែម	៣៨៨.៣៥៩	៤០.៤៧២	៤២៨.៨៣១
ផ្ទេរ	៥៦.៨១៦	(៥៦.៨១៦)	-
កម្លែចុះបញ្ជីសុទ្ធ	<u>៧.៧៨៨.០២៣</u>	<u>៦៥០.៧៧៨</u>	<u>៨.៤៣៨.៨០១</u>
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
រំលស់បង្គរដើមគ្រា	(១.៨៨៩.៨៥៥)	-	(១.៨៨៩.៨៥៥)

	កម្មវិធីកុំព្យូទ័រ	ការងារកំពុងដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
រំលស់	(៨៤០.៣០០)	-	(៨៤០.៣០០)
រំលស់បង្គរចុងគ្រា	(២.៧៣០.១៥៥)	-	(២.៧៣០.១៥៥)
កម្លែយោងសុទ្ធ	<u>៥.០៥៧.៨៦៨</u>	<u>៦៥០.៧៧៨</u>	<u>៥.៧០៨.៦៤៦</u>
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	<u>២០.៦៦១.៣៩១</u>	<u>២.៦៥៨.៤២៨</u>	<u>២៣.៣១៩.៨១៩</u>
សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់			
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
កម្លែយោងសុទ្ធដើមគ្រា	៥.៩៥០.៤២៩	៦៦៣.៤១០	៦.៦១៣.៨៣៩
បន្ថែម	៨១.៨៨៣	១៨៩.៣២៥	២៧១.២០៨
ផ្ទេរ	១៨៥.៦១៣	(១៨៥.៦១៣)	-
រំលស់	(៧៦៤.៩៣២)	-	(៧៦៤.៩៣២)
កម្លែយោងសុទ្ធចុងគ្រា	<u>៥.៤៥២.៩៩៣</u>	<u>៦៦៧.១២២</u>	<u>៦.១២០.១១៥</u>
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
ថ្លៃដើម	៧.៣៤២.៨៤៨	៦៦៧.១២២	៨.០០៩.៩៧០
រំលស់បង្គរ	(១.៨៨៩.៨៥៥)	-	(១.៨៨៩.៨៥៥)
កម្លែយោង	<u>៥.៤៥២.៩៩៣</u>	<u>៦៦៧.១២២</u>	<u>៦.១២០.១១៥</u>
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	<u>២២.៤៤៩.៩៧៤</u>	<u>២.៧៤៦.៥៣៩</u>	<u>២៥.១៩៦.៥១៣</u>

១៦. ប្រាក់បញ្ញើរបស់អតិថិជន

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
គណនីចរន្ត	២១៦.៧១២.៩៨៧	៨៨៥.២៧២.៥៥២	២៩៤.៦៣៩.២៧០	១.២១៣.០២៩.៨៧៥
គណនីសន្សំ	២៧.១៩៧.១២៤	១១១.១០០.២៥២	១៩.៩៥០.១២៤	៨២.១៣៤.៦៦១
ប្រាក់បញ្ញើមានកាលកំណត់	៣៣៧.២៥៧.៥៤៦	១.៣៧៧.៦៩៧.០៧៥	២៨៧.៦១៧.៧០៦	១.១៨៤.១២២.០៩៦
	<u>៥៨១.១៦៧.៦៥៧</u>	<u>២.៣៧៤.០៦៩.៨៧៩</u>	<u>៦០២.២០៧.១០០</u>	<u>២.៤៧៩.២៨៦.៦៣២</u>
បង្គរការប្រាក់ត្រូវបង់	៨.៦៩៥.៨២៥	៣៥.៥២២.៤៤៥	៩.៤៨០.៨១៩	៣៩.០៣២.៥៣១
	<u>៥៨៩.៨៦៣.៤៨២</u>	<u>២.៤០៩.៥៩២.៣២៤</u>	<u>៦១១.៦៨៧.៩១៩</u>	<u>២.៥១៨.៣១៩.១៦៣</u>

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
រយៈពេលខ្លី	៤៨៤.៩៦២.៤៥៦	១.៩៨១.០៧១.៦៣៣	៥០០.៩៣១.៥៧៣	២.០៦២.៣៣៥.២៨៧
រយៈពេលវែង	១០៤.៩០១.០២៦	៤២៨.៥២០.៦៩១	១១០.៧៥៦.៣៤៦	៤៥៥.៩៨៣.៨៧៦
	<u>៥៨៩.៨៦៣.៤៨២</u>	<u>២.៤០៩.៥៩២.៣២៤</u>	<u>៦១១.៦៨៧.៩១៩</u>	<u>២.៥១៨.៣១៩.១៦៣</u>

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

	ឆ្នាំ២០២៣	ឆ្នាំ២០២២
គណនីចរន្ត	១,០០% - ១,៧៥%	១,០០% - ១,៧៥%
គណនីសន្សំ	១,០០% - ១,៧៥%	១,០០% - ១,៧៥%
ប្រាក់បញ្ញើមានកាលកំណត់	២,០០% - ៨,០០%	២,០០% - ៨,០០%

១៧. ប្រាក់កម្ចី

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
រយៈពេលវែង៖				
លោក Chen Zhi	៦៨.៣៥៧.៧៦៥	២៧៩.២៤១.៤៧០	៦៥.៧២៨.៦២១	២៧០.៦០៤.៧៣៣
OCEANIC OPPORTUNITY FUND	៤០.០០០.០០០	១៦៣.៤០០.០០០	៤០.០០០.០០០	១៦៤.៦៨០.០០០
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា	៣.៩៨៣.១៨៤	១៦.២៧១.៣០៧	៤.៧៨៦.៩២៣	១៩.៧០៧.៧៦២
សមតុល្យប្រាក់ដើម	១១២.៣៤០.៩៤៩	៤៥៨.៩១២.៧៧៧	១១០.៥១៥.៥៤៤	៤៥៤.៩៩២.៤៩៥
បំណុលការប្រាក់បង្គរ	២.៣១២.០៨១	៩.៤៤៤.៨៥១	១.២៨០.៤៩៨	៥.២៧១.៨១០
	<u>១១៤.៦៥៣.០៣០</u>	<u>៤៦៨.៣៥៧.៦២៨</u>	<u>១១១.៧៩៦.០៤២</u>	<u>៤៦០.២៦៤.៣០៥</u>

បម្រែបម្រួលបំណុលដែលកើតមកពីសកម្មភាពហិរញ្ញវត្ថុ – ប្រាក់កម្ចី

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
សមតុល្យប្រាក់ដើម				
នៅថ្ងៃទី១ ខែមករា	១១០.៥១៥.៥៤៤	៤៥៤.៩៩២.៤៩៥	១១៧.២១២.៩៥៧	៤៧៧.៥២៥.៥៨៨
ទូទាត់សង	(៨០៣.៧៤០)	(៣.២៨៣.២៧៨)	(១០.៥០៥.៩៣៦)	(៤៣.២៥២.៩៣៩)
បន្ទុកហិរញ្ញវត្ថុ	២.៦២៩.១៤៥	១០.៧៤០.០៥៧	៣.៨០៨.៥២៣	១៥.៦៧៩.៦៨៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣.៥៣៦.៤៩៧)	-	៥.០៤០.១៥៧
នៅថ្ងៃទី៣១ ខែធ្នូ	<u>១១២.៣៤០.៩៤៩</u>	<u>៤៥៨.៩១២.៧៧៧</u>	<u>១១០.៥១៥.៥៤៤</u>	<u>៤៥៤.៩៩២.៤៩៥</u>

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ការប្រាក់ត្រូវបង់				
នៅថ្ងៃទី១ ខែមករា	១.២៨០.៤៩៨	៥.២៧១.៨១០	១៩៩.៧២៤	៨១៣.៦៧៥
កត់ត្រាជាចំណាយក្នុងឆ្នាំ (កំណត់សម្គាល់ ២៣)	៣.៩៣០.៤៧១	១៦.១៥៤.២៣៦	៣.៨៩២.៣៨៥	១៥.៩០៨.១៧៧
បន្ទុកហិរញ្ញវត្ថុ	(២.៦២៩.១៤៥)	(១០.៨០៥.៧៨៦)	(២.៥២៨.០២៤)	(១០.៣៣២.០៣៤)
ការទូទាត់ការប្រាក់	(២៦៩.៧៤៣)	(១.១០៨.៦៤៤)	(២៨៣.៥៨៧)	(១.១៥៩.០២០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦៦.៧៦៥)	-	៤១.០១២
នៅថ្ងៃទី៣១ ខែធ្នូ	<u>២.៣១២.០៨១</u>	<u>៩.៤៤៤.៨៥១</u>	<u>១.២៨០.៤៩៨</u>	<u>៥.២៧១.៨១០</u>

១៧. ប្រាក់កម្ចី (បន្ត)

ក). តាមប្រភេទរូបិយប័ណ្ណ៖

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ដុល្លារអាមេរិក	១១៤.១១៨.៤០៩	៤៦៦.១៧៣.៧០១	១១១.១៤៧.៣២៨	៤៥៧.៥៩៣.៥៤៧
ប្រាក់រៀល	៥៣៤.៦២១	២.១៨៣.៩២៧	៦៤៨.៧១៤	២.៦៧០.៧៥៨
	<u>១១៤.៦៥៣.០៣០</u>	<u>៤៦៨.៣៥៧.៦២៨</u>	<u>១១១.៧៩៦.០៤២</u>	<u>៤៦០.២៦៤.៣០៥</u>

ខ). តាមកាលកំណត់៖

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
កិចធាង ១ ខែ	-	-	-	-
ពី ១ ខែ ទៅ ៣ ខែ	-	-	-	-
ពី ៣ ខែ ទៅ ១២ ខែ	៧០.៧៣៤.៨៣៧	២៨៨.៩៥១.៨១០	១.២៨០.៤៩៩	៥.២៧១.៨១៣
ច្រើនជាង ១ ឆ្នាំ	៤៣.៩១៨.១៩៣	១៧៩.៤០៥.៨១៨	១១០.៥១៥.៥៤៣	៤៥៤.៩៩២.៤៩២
	<u>១១៤.៦៥៣.០៣០</u>	<u>៤៦៨.៣៥៧.៦២៨</u>	<u>១១១.៧៩៦.០៤២</u>	<u>៤៦០.២៦៤.៣០៥</u>

គ). តាមអត្រាការប្រាក់៖

	ឆ្នាំ២០២៣	ឆ្នាំ២០២២
ប្រាក់កម្ចីពីភាគទុនិក	០% ក្នុង ១ ឆ្នាំ	០% ក្នុង ១ ឆ្នាំ
OCEANIC OPPORTUNITY FUND	៣% ក្នុង ១ ឆ្នាំ	៣% ក្នុង ១ ឆ្នាំ
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា	២% ទៅ ៣% ក្នុង ១ ឆ្នាំ	២% ក្នុង ១ ឆ្នាំ

១៨. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
នៅថ្ងៃទី១ ខែមករា	៥៦២.២៦៧	២.៣១៤.៨៥៣	១.១២៦.៦៨៥	៤.៥៩០.១១៥
បន្ថែម	-	-	១.៦១៥.៧១៥	៦.៦០៣.៤២៧
ទូទាត់	(៥៦២.២៦៧)	(២.៣១០.៩១៧)	(២.១៨០.១៣៣)	(៨.៩១០.២០៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣.៩៣៦)	-	៣១.៥១៥
នៅថ្ងៃទី៣១ ខែធ្នូ	<u>-</u>	<u>-</u>	<u>៥៦២.២៦៧</u>	<u>២.៣១៤.៨៥៣</u>

១៩. អត្ថប្រយោជន៍និយោជិត

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
នៅថ្ងៃទី១ ខែមករា	៣២.២៨៤	១៣២.៩១៣	៥៥.២២៨	២២៤.៩៩៩
បន្ថែម	៦០៣.៣៩៩	២.៤៧៩.៩៧០	៧៦៦.៩០៥	៣.១៣៤.៣៤១
ទូទាត់	(៦១៧.១៩២)	(២.៥៣៦.៦៥៩)	(៧៨២.៦៦៩)	(៣.១៩៨.៧៦៨)
និយ័តកម្ម	-	-	(៧.១៨០)	(២៩.៣៤៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦៨៨)	-	១.៦៨៦
នៅថ្ងៃទី៣១ ខែធ្នូ	<u>១៨.៤៩១</u>	<u>៧៥.៥៣៦</u>	<u>៣២.២៨៤</u>	<u>១៣២.៩១៣</u>

២០. បំណុលផ្សេងៗ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
សមតុល្យជំពាក់ភាគីពាក់ព័ន្ធ (កំណត់សម្គាល់ ៣៣.៥)	៣.៧៨០.១៨១	១៥.៤៤២.០៣៩	៤.៤៣២.៦៣៤	១៨.២៤៩.១៥៤
បង្គរ​បុព្វលាភ/ប្រាក់លើកទឹកចិត្តត្រូវបង់	២.២៨២.៨៩១	៩.៣២៥.៦១០	១.៧៥៨.២៤៩	៧.២៣៩.៧១២
ពន្ធត្រូវបង់	៣៦៨.២៨៩	១.៥០៤.៤៦១	២០៧.៣៥០	៨៥៣.៦៦០
ខាតបណ្តាលមកពីឱនភាពតម្លៃ សម្រាប់ ECL លើកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែក				
ហិរញ្ញវត្ថុ (កំណត់សម្គាល់ ៣៤.១ (៥) (ii))	១៨៤.១១៥	៧៥២.១១០	១០៣.៦៤២	៤២៦.៦៩៤
ផ្សេងៗ	<u>១.៤៥៤.៩៦៩</u>	<u>៥.៩៤៣.៥៤៨</u>	<u>៣.៦៣៨.៧៩០</u>	<u>១៥.៩៨០.៨៩៨</u>
	<u>៨.០៧០.៤៤៥</u>	<u>៣២.៩៦៧.៧៦៨</u>	<u>១០.១៤០.៦៦៥</u>	<u>៤១.៧៤៩.១១៨</u>

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
រយៈពេលខ្លី	៨.០៧០.៤៤៥	៣២.៩៦៧.៧៦៨	១០.១៤០.៦៦៥	៤១.៧៤៩.១១៨
រយៈពេលវែង	-	-	-	-
	<u>៨.០៧០.៤៤៥</u>	<u>៣២.៩៦៧.៧៦៨</u>	<u>១០.១៤០.៦៦៥</u>	<u>៤១.៧៤៩.១១៨</u>

២១. ពន្ធពន្យារជាបំណុល

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ទ្រព្យសកម្មពន្ធពន្យារ	៦.១៣២.២៨១	២៥.០៥០.៣៦៨	៣.៦៩២.៩២៩	១៥.២០៣.៧៨៩
បំណុលពន្ធពន្យារ	<u>(៧.៥៤៩.៤៥៤)</u>	<u>(៣០.៨៣៩.៥២០)</u>	<u>(៣.៥៥៦.០៤៤)</u>	<u>(១៤.៦៤០.២៣៣)</u>
(បំណុលពន្ធពន្យារ)/ទ្រព្យសកម្មពន្ធពន្យារសុទ្ធ – រយៈពេលវែង	<u>(១.៤១៧.១៧៣)</u>	<u>(៥.៧៨៩.១៥២)</u>	<u>១៣៦.៨៨៥</u>	<u>៥៦៣.៥៥៦</u>

២១. ពន្ធពន្យារជាបំណុល (បន្ត)

បម្រែបម្រួល(បំណុលពន្ធពន្យារ)/ទ្រព្យសកម្មពន្ធពន្យារសុទ្ធ ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
នៅថ្ងៃទី១ ខែមករា	១៣៦.៨៨៥	៥៦៣.៥៥៦	៦២០.៥៣៤	២.៥២៨.០៥៦
ទទួលស្គាល់ក្នុងចំណេញ ឬខាត (កំណត់សម្គាល់ ៣០ (ក))	(១.៥៥៤.០៥៨)	(៦.៣៨៧.១៧៨)	(៤៨៣.៦៤៩)	(១.៩៧៦.៦៧៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣៤.៤៧០	-	១២.១៧៣
នៅថ្ងៃទី៣១ ខែធ្នូ	<u>(១.៤១៧.១៧៣)</u>	<u>(៥.៧៨៩.១៥២)</u>	<u>១៣៦.៨៨៥</u>	<u>៥៦៣.៥៥៦</u>

បំណុលពន្ធពន្យារ បានមកពីលម្អៀងបណ្តោះអាសន្ន ហើយត្រូវបានទទួលស្គាល់ដោយសារធនាគារ អាចនឹងប្រើប្រាស់លម្អៀងបណ្តោះអាសន្នទាំងនោះបាននាពេលអនាគត។

ពន្ធពន្យារជាទ្រព្យសកម្ម៖

	រំលស់រហ័ស	កម្រៃឥណទានមិនទាន់រំលស់	បំណុលកតិសន្យា	ការទូទាត់ប្រាក់បំណាច់អតីត ភាពការងារ	ផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	-	៩៣១.៨៥១	២.៧៦១.០៧៨	-	-	៣.៦៩២.៩២៩
ទទួលស្គាល់ក្នុងចំណេញ ឬខាត	៥៤.៦៨៧	២៥.៨១៥	(៣២១.៨៣៣)	-	២.៦៨០.៦៨៣	២.៤៣៥.៣៥២
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	<u>៥៤.៦៨៧</u>	<u>៩៥៧.៦៦៦</u>	<u>២.៤៣៩.២៤៥</u>	<u>-</u>	<u>២.៦៨០.៦៨៣</u>	<u>៦.១៣២.២៨១</u>
គិតជាពាន់រៀល						
(កំណត់សម្គាល់៤.១.គ)	<u>២២៣.៣៩៦</u>	<u>៣.៩១២.០៦៦</u>	<u>៩.៩៦៤.៣១៦</u>	<u>-</u>	<u>១០.៩៥០.៥៩០</u>	<u>២៥.០៥០.៣៦៨</u>
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២	-	៦៤៤.០៤៦	២.៤៩៤.៩១៥	១១.០៤៥	-	៣.១៥០.០០៦
ទទួលស្គាល់ក្នុងចំណេញ ឬខាត	-	២៨៧.៨០៥	២៦៦.១៦៣	(១១.០៤៥)	-	៥៤២.៩២៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	<u>-</u>	<u>៩៣១.៨៥១</u>	<u>២.៧៦១.០៧៨</u>	<u>-</u>	<u>-</u>	<u>៣.៦៩២.៩២៩</u>
គិតជាពាន់រៀល						
(កំណត់សម្គាល់ ៤.១.គ)	<u>-</u>	<u>៣.៨៣៦.៤៣១</u>	<u>១១.៣៦៧.៣៥៨</u>	<u>-</u>	<u>-</u>	<u>១៥.២០៣.៧៨៩</u>

ពន្ធពន្យារជាបំណុល៖

	រំលស់រហ័ស	សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	ឱនភាព	ឱនភាពផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	(២០៨.៦៤៣)	(២.៣៦២.៥៧៤)	(៨៥២.០២៨)	(១២៦.៧៩៩)	(៣.៥៥៦.០៤៤)
ទទួលស្គាល់ក្នុងចំណេញ ឬខាត	២០៨.៦៤៣	៣៤៨.៥៩១	(៤.៣៤០.០៥៦)	(២១០.៥៨៨)	(៣.៩៩៣.៤១០)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	<u>-</u>	<u>(២.០១៩.៩៨៣)</u>	<u>(៥.១៩២.០៨៤)</u>	<u>(៣៣៧.៣៨៧)</u>	<u>(៧.៥៥៩.៤៥៤)</u>
គិតជាពាន់រៀល					
(កំណត់សម្គាល់៤.១.គ)	<u>-</u>	<u>(៨.២៥១.៦៣១)</u>	<u>(២១.២០៩.៦៦៣)</u>	<u>(១.៣៧៨.២២៦)</u>	<u>(៣០.៨៣៩.៥២០)</u>
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២	(១៧៤.៤២២)	(២.១៩៣.៤០៤)	(១១៧.២០៤)	(៤៤.៤៤២)	(២.៥២៩.៤៧២)
ទទួលស្គាល់ក្នុងចំណេញ ឬខាត	(៣៤.២២១)	(១៧៥.១៧០)	(៧៣៤.៨២៤)	(៨២.៣៥៧)	(១.០២៦.៥៧២)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	<u>(២០៨.៦៤៣)</u>	<u>(២.៣៦៨.៥៧៤)</u>	<u>(៨៥២.០២៨)</u>	<u>(១២៦.៧៩៩)</u>	<u>(៣.៥៥៦.០៤៤)</u>
គិតជាពាន់រៀល					
(កំណត់សម្គាល់ ៤.១.គ)	<u>(៨៥៨.៩៨៣)</u>	<u>(៩.៧៥១.៤២០)</u>	<u>(៣.៥០៧.៧៩៩)</u>	<u>(៥២២.០៣១)</u>	<u>(១៤.៦៤០.២៣៣)</u>

២២. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដើមទុនចុះបញ្ជីសរុបរបស់ធនាគារមានចំនួន ២៥០.០០០ ភាគហ៊ុន (ឆ្នាំ២០២២៖ មានចំនួន ២៥០.០០០ ភាគហ៊ុន) ដែលមានតម្លៃចារឹក១.០០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន (ឆ្នាំ២០២២៖ មានតម្លៃ ១.០០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន)។ រាល់ភាគហ៊ុនដែលបានអនុម័តទាំងអស់ ត្រូវបានចេញផ្សាយ និងទូទាត់រួចពេញលេញ។

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
នៅថ្ងៃទី១ ខែមករា	២៥០.០០០.០០០	១.០២៩.២៥០.០០០	២៥០.០០០.០០០	១.០១៨.៥០០.០០០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	១០.៧៥០.០០០
នៅថ្ងៃទី៣១ ខែធ្នូ	<u>២៥០.០០០.០០០</u>	<u>១.០២៩.២៥០.០០០</u>	<u>២៥០.០០០.០០០</u>	<u>១.០២៩.២៥០.០០០</u>

ភាគទុនិក						
	ឆ្នាំ២០២៣			ឆ្នាំ២០២២		
	ចំនួនភាគហ៊ុន	%	ដុល្លារអាមេរិក	ចំនួនភាគហ៊ុន	%	ដុល្លារអាមេរិក
លោក ចេន ហ៊ឺ	២៤៨.៩០០	៩៩.៥៦%	២៤៨.៩០០.០០០	២៤៨.៩០០	៩៩.៥៦%	២៤៨.៩០០.០០០
លោក ហ៊ុយ ឆាយ	១.១០០	០.៤៤%	១.១០០.០០០	១.១០០	០.៤៤%	១.១០០.០០០
	<u>២៥០.០០០</u>	<u>១០០%</u>	<u>២៥០.០០០.០០០</u>	<u>២៥០.០០០</u>	<u>១០០%</u>	<u>២៥០.០០០.០០០</u>
គិតជាពាន់រៀល (កំណត់សម្គាល់៤.១.គ)			<u>១.០២៩.២៥០.០០០</u>			<u>១.០២៩.២៥០.០០០</u>

២៣. ចំណូលការប្រាក់សុទ្ធ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរាស់វែងតាមវិស័សថ្លៃដើម៖				
ឥណទាន និងបុរេប្រទាន	៦៥.២៣៣.៣៩៥	២៦៨.១០៩.២៥៣	៥៣.៣៩៣.២៧៤	២១៨.២១៨.៣១១
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	២.៦៩៧.០១៧	១១.០៨៤.៧៤០	១.២០៣.៣៤៦	៤.៩១៨.០៧៥
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ				
កណ្តាល	៣៧៤.៥៤២	១.៥៣៩.៣៦៨	៦៣៣.៥៥៩	២.៥៨៩.៣៥៦
មូលបត្រវិនិយោគ	២.២០១.៧៨១	៩.០៤៩.៣២០	១.៦៩៤.២៨១	៦.៩២៤.៥២៦
កម្រៃសេវាផ្តល់ឥណទាន	១.៣២៣.៤០២	៥.៤៣៩.១៨២	១.១៦០.៧៥៩	៤.៧៤៤.០២២
	<u>៧១.៨៣០.១៣៧</u>	<u>២៩៥.២២១.៨៦៣</u>	<u>៥៨.០៨៥.២១៩</u>	<u>២៣៧.៣៩៤.២៩០</u>

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុដែលបានរាស់វែងតាមវិស័សថ្លៃដើម៖				
ប្រាក់បញ្ញើរបស់អតិថិជន	២២.៨៦៤.៩១៨	៩៣.៩៧៤.៨១៣	១៧.៤២៣.៩៦៦	៧១.២១១.៧៥០
ប្រាក់កម្ចី (កំណត់សម្គាល់ ១៧)	៣.៩៣០.៤៧១	១៦.១៥៤.២៣៦	៣.៨៩២.៣៨៥	១៥.៩០៨.១៧៧
បំណុលភតិសន្យា (កំណង់សម្គាល់ ១៤ (ii))	៨៩៣.០៣៥	៣.៦៧០.៣៧៤	៩២៧.០២៧	៣.៧៨៨.៧៥៩
ប្រាក់តម្កល់ធានាកតិសន្យា	៣០.២០១	១២៤.១២៦	២៦.៣៥៩	១០៧.៧២៩
	<u>២៧.៧១៨.៦២៥</u>	<u>១១៣.៩២៣.៥៤៩</u>	<u>២២.២៦៩.៧៣៧</u>	<u>៩១.០១៦.៤១៥</u>
ចំណូលការប្រាក់សុទ្ធ	<u>៤៤.១១១.៥១២</u>	<u>១៨១.២៩៨.៣១៤</u>	<u>៣៥.៨១៥.៤៨២</u>	<u>១៤៦.៣៧៧.៨៧៥</u>

២៤. ចំណូលកម្រៃសេវា និងកម្រៃជើងសាសុទ្ធ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ចំណូលកម្រៃសេវា និងកម្រៃជើងសា៖				
កម្រៃសេវាចំពោះការបង់យឺតយ៉ាវ	៣.១៨០.០០២	១៣.០៦៩.៨០៨	១.៧៣៨.៣៧៣	៧.១០៤.៧៣០
សេវាឥណទានផ្សេងៗ	២២.១៧៣	៩១.១៣១	៣៧.៩៥៣	១៥៥.១១៤
កម្រៃសេវាផ្សេងៗ	១.៩៨៤.៨៨៨	៨.១៥៧.៨៩០	១.៣៤២.៧៥២	៥.៤៨៧.៨២៨
	៥.១៨៧.០៦៣	២១.៣១៨.៨២៩	៣.១១៩.០៧៨	១២.៧៤៧.៦៧២
ចំណាយកម្រៃសេវា និងកម្រៃជើងសា	(១៤១.០២០)	(៥៧៩.៥៩២)	(១៥២.៩៥០)	(៦២៥.១០៧)
ចំណូលកម្រៃសេវា និងកម្រៃជើងសាសុទ្ធ	<u>៥.០៤៦.០៤៣</u>	<u>២០.៧៣៩.២៣៧</u>	<u>២.៩៦៦.១២៨</u>	<u>១២.១២២.៥៦៥</u>

២៥. ចំណេញ/(ខាត) ផ្សេងៗ - សុទ្ធ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ចំណេញ/(ខាត)ពីការប្តូររូបិយប័ណ្ណ	៦០៣.៨៥៩	២.៤៨១.៨៦១	(៦២៩.៤២៧)	(២.៥៧២.៤៦៩)
ខាតពីការលក់ទ្រព្យសកម្ម	(១.៣២៣)	(៥.៤៣៨)	(១.៦២៥)	(៦.៦៤១)
	<u>៦០២.៥៣៦</u>	<u>២.៤៧៦.៤២៣</u>	<u>(៦៣១.០៥២)</u>	<u>(២.៥៧៩.១១០)</u>

២៦. ឱនភាពគណទាន- សុទ្ធ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
គណទានខាតវិធីងទុក (ECL)៖				
គណទាន និងបុរេប្រទាន	១២.៦៦៧.៤៦៨	៥២.០៦៣.២៩៣	៤.១៣៥.១៦០	១៦.៩០០.៣៩៩
កិច្ចសន្យាផ្តល់គណទាន និងការធានាផ្នែកហិរញ្ញវត្ថុ	៨០.៤៧២	៣៣០.៧៤០	៦៤.០៣៤	២៦១.៧០៧
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	(៣៩.២៨១)	(១៦១.៤៤៥)	៦.១៣២	២៥.០៦១
វិនិយោគមូលបត្រ	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១២.៩៥៨	៥៣.២៥៧	១២.១២១	៤៩.៥៣៩
បុរេប្រទានផ្សេងៗ	-	-	៤.២៣៤	១៧.៣០៤
	<u>១២.៧២១.៦១៧</u>	<u>៥២.២៨៥.៨៤៥</u>	<u>៤.២២១.៦៨១</u>	<u>១៧.២៥៤.០១០</u>

២៧. ចំណាយលើនិយោជិត

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ប្រាក់បៀវត្សរ៍ និងថ្លៃពលកម្ម	១២.៤៧៦.៩៥២	៥១.២៨០.២៧៣	១២.១០៨.៩៥៩	៤៩.៤៨៩.៣១៥
បុព្វលាភ និងប្រាក់លើកទឹកចិត្ត	២.៧៨០.៧៧១	១១.៤២៨.៩៦៩	៣.២០៤.៦៤៦	១៣.០៩៧.៣៨៨
ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ	៨៥០.០៨៣	៣.៤៩៣.៨៤១	៧៩៩.៣៧៣	៣.២៦៧.០៣៧
ចំណាយបណ្តុះបណ្តាលនិយោជិត	១៦៨.៦៤៤	៦៩៣.១២៧	២៣៧.៩២៤	៩៧២.៣៩៧
អត្ថប្រយោជន៍និយោជិតផ្សេងៗ	៨០១.៩១៦	៣.២៩៥.៨៧៤	៨៧៨.៤១៩	៣.៥៩០.០៩៨
	<u>១៧.០៧៨.៣៦៦</u>	<u>៧០.១៩២.០៨៤</u>	<u>១៧.២២៩.៣៦១</u>	<u>៧០.៤១៦.២៣៥</u>

២៨. រំលស់ទ្រព្យសកម្មរូបី និងអរូបី

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១៣)	១.៩៧០.៥៩៧	៨.០៩៩.១៥២	២.៥៣១.៩២៨	១០.៣៤៧.៩៨៩
រំលស់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម				
(កំណត់សម្គាល់ ១៤)	២.៣៩២.៤២៨	៩.៨៣២.៨៧៩	២.១៤៦.៤២៤	៨.៧៧២.៤៣៤
រំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១៥)	៨៤០.៣០០	៣.៤៥៣.៦៣៣	៧៦៤.៩៣២	៣.១២៦.២៧៧
	<u>៥.២០៣.៣២៥</u>	<u>២១.៣៨៥.៦៦៤</u>	<u>៥.៤៤៣.២៨៤</u>	<u>២២.២៤៦.៧០០</u>

២៩. ចំណាយប្រតិបត្តិការផ្សេងៗ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
កម្រៃសេវាវិជ្ជាជីវៈ	២.៩២៩.៩០១	១២.០៤១.៨៩៣	២.៥៥៦.០២៤	១០.៤៤៦.៤៧៤
ចំណាយទីផ្សារ និងផ្សាយពាណិជ្ជកម្ម	៨៩១.៩៥៥	៣.៦៦៥.៩៣៥	១.១៨៥.១២៦	៤.៨៤៣.៦០៦
ចំណាយលើប័ណ្ណផ្សេងៗ	៩៤៧.៥១៩	៣.៨៩៤.៣០៣	៦០៩.៥៧៧	២.៤៩១.៣៤១
កម្រៃអាជ្ញាបណ្ណ និងប៉ាតង់	៤៧៤.៣៧០	១.៩៤៩.៦៦១	៤៥៤.០៤៥	១.៨៥៥.៦៨២
ចំណាយទំនាក់ទំនង	៤៦១.៥៦៤	១.៨៩៧.០២៨	៤៤៩.១៥៦	១.៨៣៩.៧០១
ទឹកភ្លើង	៤៩០.១៣០	២.០១៤.៤៣៤	៤៣១.៦៨២	១.៧៦៤.២៨៤
កម្រៃរបស់ក្រុមប្រឹក្សាភិបាល	៤៥០.៤៦០	១.៨៥១.៣៩១	៤១៣.០៩៤	១.៦៨៨.៣១៥
សម្ភារៈផ្គត់ផ្គង់ការិយាល័យ	១៧១.៤៥៦	៧០៤.៦៨៤	៣៥០.០៦៧	១.៤៣០.៧២៤
ជួសជុល និងថែទាំ	៥៦៨.២៩៧	២.៣៣៥.៧០១	៣០៩.៩៨៧	១.២៦៦.៩១៧
យានយន្ត និងចំណាយដំណើរការ	៣០៣.១០០	១.២៤៥.៧៤១	៣០១.០៩៤	១.២៣០.៥៧១
អាជីវកម្ម និងទំនាក់ទំនងសាធារណៈ	២៧៤.៨៣៣	១.១២៩.៥៦៤	២៦៧.០៧០	១.០៩១.៥១៥
សន្តិសុខ	៣០៥.០៨៧	១.២៥៣.៩០៨	២៦៣.៦៤៤	១.០៧៧.៥១៣
ការជួល	២២៥.៩៧៣	៩២៨.៧៤៩	២១៥.២១០	៨៧៩.៥៦៣
ធ្វើដំណើរ	១៧២.៧០៨	៧០៩.៨៣០	២០៦.០៩៥	៨៤២.៣១០
ធានារ៉ាប់រង	៧០.៣០២	២៨៨.៩៤១	៧១.៤២១	២៩១.៨៩៨
ការបោះត្រា និងចំណាយចុះបញ្ជី	៥៥.៣៦១	២២៧.៥៣៤	៤៥.៨៣៣	១៨៧.៣១៩
បោះពុម្ព	៣៨.៥១២	១៥៨.២៨៤	៥៣.៦៤៧	២១៩.២៥៥
កម្រៃសរនកម្ម	៣០.២៥៦	១២៤.៣៥២	៤៩.៣៦៣	២០១.៧៤៧
ការបរិច្ចាគសប្បុរសធម៌	៤៦៥	១.៩១១	១៨.៩៤៨	៧៧.៤៤០
ផ្សេងៗ	៨៦៨.០៦៨	៣.៥៦៧.៧៦១	៨២៦.៦៨២	៣.៣៧៨.៦៥២
	<u>៩.៧៣០.៣១៧</u>	<u>៣៩.៩៩១.៦០៥</u>	<u>៩.០៧៧.៧៦៥</u>	<u>៣៧.១០០.៨២៧</u>

៣០. ចំណាយពន្ធលើប្រាក់ចំណេញ

ក). ចំណាយពន្ធលើប្រាក់ចំណេញ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ពន្ធលើប្រាក់ចំណេញ	-	-	១.១១១.៥១៣	៤.៥៤២.៧៥៤
ពន្ធពន្យារ	១.៥៥៤.០៥៨	៦.៣៨៧.១៧៨	៤៨៣.៦៤៩	១.៩៧៦.៦៧៣
	<u>១.៥៥៤.០៥៨</u>	<u>៦.៣៨៧.១៧៨</u>	<u>១.៥៩៥.១៦២</u>	<u>៦.៥១៩.៤២៧</u>

ខ). ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និងចំណេញតាមគណនេយ្យ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ប្រាក់ចំណេញមុនដកពន្ធលើប្រាក់ចំណេញ	៥.២៣៣.៩៨៨	២១.៥១១.៦៩១	២.៣៧៦.១៤៤	៩.៧១១.៣០០
ពន្ធលើប្រាក់ចំណេញតាមអត្រា ២០%	១.០៤៦.៧៩៨	៤.៣០២.៣៣៨	៤៧៥.២២៩	១.៩៤២.២៦០
ផលប៉ះពាល់នៃការបង់ពន្ធទាក់ទងនឹង៖				
ចំណាយមិនអាចកាត់កងបាន	៨៩២.១៧១	៣.៦៦៦.៨២៣	៨៣២.៥៦៥	៣.៤០២.៦៩៣
ផលប៉ះពាល់នៃពន្ធពន្យារដែលមិនបានទទួលស្គាល់ពីការិយបរិច្ឆេទមុន	(៣២០.៦៥២)	(១.៣១៧.៨៨០)	២៨៧.៣៦៨	១.១៧៤.៤៧៤
ផ្សេងៗ	(៦៤.២៥៩)	(២៦៤.១០៣)	-	-
ចំណាយពន្ធលើប្រាក់ចំណេញ	១.៥៥៤.០៥៨	៦.៣៨៧.១៧៨	១.៥៩៥.១៦២	៦.៥១៩.៤២៧

ពន្ធអប្បបរមា

យោងតាមច្បាប់ស្តីពីសារពើពន្ធនៃកម្ពុជា ធនាគារមានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលតាមចំនួនណា មួយដែលខ្ពស់ជាងរវាង ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា ១% នៃប្រាក់ចំណូលសរុបដោយមិនរាប់បញ្ចូល អាករលើតម្លៃបន្ថែម។

ពន្ធអប្បបរមាត្រូវបានគណនាក្នុងអត្រា ១% នៃចំណូលប្រចាំឆ្នាំ។ ពន្ធអប្បបរមានេះអាចត្រូវបានលើកលែង ប្រសិនបើក្រុមហ៊ុនរក្សាបាននូវកំណត់ត្រាគណនេយ្យត្រឹមត្រូវ ដូចដែលបានកំណត់ក្នុងប្រកាសលេខ ៦៣៨ ចេញនៅ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ដោយអគ្គនាយកដ្ឋានពន្ធដារ (“GDT”) ដែលនឹងត្រូវអនុម័តដោយGDT។

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលការបញ្ជាក់ពី អគ្គនាយកដ្ឋានពន្ធដារ (“GDT”) លេខ ១៣៣៥៣ ដែលធនាគាររក្សាបាននូវកំណត់ត្រាគណនេយ្យត្រឹមត្រូវ ដែលក្រុមហ៊ុនទទួលបានការលើកលែងពីការបង់ពន្ធអប្បបរមាសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ ២០២៣ និង ២០២៤ ដូចដែលបានកំណត់ក្នុងប្រកាសលេខ ៦៣៨ ដែលចេញនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧។ ហេតុដូចនេះ ចំនួនលើសនៃការបង់ប្រាក់ពន្ធដែលមានចំនួន ៧៣០.៦៤៦ ដុល្លារអាមេរិក (កំណត់សម្គាល់ ១២) ត្រូវបានទទួលស្គាល់ជាទ្រព្យសកម្ម។ នាថ្ងៃចេញរបាយការណ៍នេះ ធនាគារមិនទាន់ធ្វើការស្នើសុំដើម្បីកាត់កងពន្ធអប្បបរមាដែលទទួលបានការលើកលែងនេះឡើយ។

គ). បញ្ហាផ្សេងៗ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននា កាលបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងរាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទិនទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន។ ធនាគារកត់ត្រា សំវិធានធន តាមការសមស្របទៅតាមមូលដ្ឋាននៃសមតុល្យសាច់ប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ ចុងក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែល លទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

៣១. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ ៦)	២៧.៨៨៣.៧២៥	១១៣.៩០៥.០១៧	១៨.៨១៦.៨៣៣	៧៧.៤៦៨.៩០១
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល៖				
គណនីចរន្ត (កំណត់សម្គាល់ ៧)	៣៦.២៩៣.៣៥៤	១៤៨.២៥៨.៣៥១	៦៥.៨៩៦.២១៣	២៧១.២៩៤.៧០៩
គណនីធាត់ទាត់ (កំណត់សម្គាល់ ៧)	១២.៩២៦.៤៥៣	៥២.៨០៤.៥៦១	៤.៦៧២.២៥១	១៩.២៣៥.៦៥៧
វិញ្ញាបនបត្រនៃប្រាក់បញ្ញើដែលបានចរចា (កំណត់សម្គាល់ ៧)	-	-	៦១៤.២០២	២.៥២៨.៦៧០
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ				
គណនីចរន្ត (កំណត់សម្គាល់ ៨)	៨.៥៨៧.៣០៨	៣៥.០៧៩.១៥៣	២៤.៤៧១.៥៩២	១០០.៧៤៩.៥៤៤
គណនីសន្សំ (កំណត់សម្គាល់ ៨)	២.៩២២	១១.៩៣៦	១២.៤៨៧	៥១.៤០៩
ប្រាក់បញ្ញើមានកាលកំណត់ (ផុតកំណត់ក្នុងរយៈពេលបីខែ ឬ តិចជាង) (កំណត់សម្គាល់ ៨)	-	-	-	-
	៨៥.៦៩៣.៧៦២	៣៥០.០៥៩.០១៨	១១៤.៤៨៣.៥៧៨	៤៧១.៣២៨.៨៩០

៣២. បំណុលយថាហេតុ និងកិច្ចសន្យាផ្សេងៗ

ក). កិច្ចសន្យាផ្តល់ឥណទាន លិខិតធានា និងហ្វាស៊ីលីដ៍ហិរញ្ញវត្ថុផ្សេងៗ

ធនាគារមានឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការតាមកិច្ចសន្យារបស់ខ្លួន ដែលសន្យាផ្តល់ឥណទានជូនអតិថិជនប័ណ្ណធានា និងហ្វាស៊ីលីដ៍ផ្សេងៗ ដូចខាងក្រោម៖

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
កិច្ចសន្យាផ្តល់ឥណទាន	៤០.៧០៦.៧៧៥	១៦៦.២៨៧.១៧៦	២៥.៤៨០.៩២៩	១០៤.៩០៤.៩៨៥
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៤.៧២៨.៧៨៩	១៩.៣១៧.១០៣	៤.៣២០.៤៧៩	១៧.៧៨៧.៤១២
ហានិភ័យសរុប	៤៥.៤៣៥.៥៦៤	១៨៥.៦០៤.២៧៩	២៩.៨០១.៤០៨	១២២.៦៩២.៣៩៧

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៤៥.៤៣៥.៥៦៤	១៨៥.៦០៤.២៧៩	២៩.៨០១.៤០៨	១២២.៦៩២.៣៩៧
សំវិធានធនការខាតបង់ឥណទានរំពឹងទុក(កំណត់សម្គាល់ ៣៤.១)	(១៨៤.១១៥)	(៧៥២.១១០)	(១០៣.៦៤២)	(៤២៦.៦៩៤)
ហានិភ័យសុទ្ធ	៤៥.២៥១.៤៤៩	១៨៤.៨៥២.១៦៩	២៩.៦៩៧.៧៦៦	១២២.២៦៥.៧០៣

៣២. បំណុលយថាហេតុ និងកិច្ចសន្យាផ្សេងៗ (បន្ត)

ខ). កិច្ចសន្យាដើមទុន

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ទ្រព្យសកម្មអរូបី	២.០៣២.៤៣៥	៨.៣០២.៤៩៧	២.០២៣.២៦៨	៨.៣២៩.៧៩៤
ទ្រព្យសកម្មរូបី	៣៥.៣៣២	១៤៤.៣៣១	១០៧.១៦៦	៤៤១.២០២

គ). កិច្ចសន្យាភតិសន្យាប្រតិបត្តិ

ធនាគារបានទទួលស្គាល់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលភតិសន្យាចំពោះកិច្ចសន្យាភតិសន្យាដែលធនាគារជាតិកៈ លើកលែងតែភតិសន្យាទាំងឡាយដែលមានរយៈពេលខ្លី សូមមើលកំណត់សម្គាល់ ៤.១០ និងកំណត់សម្គាល់ ១៤ សម្រាប់ព័ត៌មានបន្ថែម។ កិច្ចសន្យាភតិសន្យាដែលមានរយៈពេលខ្លី មិនមានភាពជាសារវន្តទេ។

៣៣. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

ក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការភាគីពាក់ព័ន្ធ សមតុល្យនាការិយបរិច្ឆេទដែលបានបញ្ចប់ ដែលនៅមិនទាន់ទូទាត់ និងចំណាយ និងចំណូលដែលពាក់ព័ន្ធក្នុងឆ្នាំមានដូចខាងក្រោម៖

ក). ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ទំនាក់ទំនង និងភាគីពាក់ព័ន្ធរបស់ធនាគារ មានដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ	ទំនាក់ទំនង
លោក ចេន ហ៊ឿ	ភាគទុនិក
លោក ហុយ ឆាយ	ភាគទុនិក
ក្រុមហ៊ុនពាក់ព័ន្ធ	ក្រុមហ៊ុនដែលស្ថិតនៅក្រោមភាគទុនិកតែមួយ
គណៈគ្រប់គ្រងសំខាន់ៗ	សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ ដែលមានសិទ្ធិធ្វើការសម្រេចចិត្ត សំខាន់ៗពាក់ព័ន្ធទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ និយោជិត និងគណៈគ្រប់គ្រងជាន់ខ្ពស់ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធិរបស់ពួកគេផងដែរ)។

ខ). ឥណទាន និងបុរេប្រទានផ្តល់ឱ្យភាគីពាក់ព័ន្ធ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ក្រុមហ៊ុនពាក់ព័ន្ធ	៨៥៧.៣៣១	៣.៥០២.១៩៧	៩២០.១២៤	៣.៧៨៨.១៥១
ចំណូលការប្រាក់	១០.៤១៧	៤៣.០១៩	៧៨.០២៣	៣១៨.៨៨១

ឥណទាន និងបុរេប្រទានផ្តល់ឱ្យក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងតែមួយមានការធានា និងមានអត្រាការប្រាក់ ៨,៥% ក្នុងមួយឆ្នាំ។

គ). ឥណទាន និងបុរេប្រទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ	១.៨៨៧.៥៦៨	៧.៧១០.៧១៥	១.៩១៧.២៨៤	៧.៨៩៣.៤៥៨
ចំណូលការប្រាក់	១២០.៤២៨	៤៩៤.៩៦០	៩៦.៨៩២	៣៩៥.៩៩៧

ឥណទាន និងបុរេប្រទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ មានការធានា និងមានអត្រាការប្រាក់ ៤% ទៅ ៩% ក្នុងមួយឆ្នាំ។

ឃ). ប្រាក់បញ្ញើរបស់ភាគីពាក់ព័ន្ធ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ក្រុមហ៊ុនពាក់ព័ន្ធ	២៥.៧៨៦.០៩០	១០៥.៣៣៦.១៧៨	២១.១៤៤.៥៧៤	៨៧.០៥២.២១៣
ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	៨០.៩១២.១៥៧	៣៣០.៥២៦.១៦១	១៩១.៦៩៣.០៣០	៧៨៩.២០០.២០៤
	១០៦.៦៩៨.២៤៧	៤៣៥.៨៦២.៣៣៩	២១២.៨៣៧.៦០៤	៨៧៦.២៥២.៤១៧
ចំណាយការប្រាក់	៣.២៥៣.២៤២	១៣.៣៧០.៨២៥	៣.១០៤.៧៤០	១២.៦៨៩.០៧២

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងកាលិយបរិច្ឆេទ មានដូចខាងក្រោម៖

	ឆ្នាំ២០២៣	ឆ្នាំ២០២២
ក្រុមហ៊ុនពាក់ព័ន្ធ	១% - ៥%	១% - ២%
ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	១% - ៦,៩៩%	១% - ២%

ង). ប្រាក់កម្ចីពីភាគទុនិក

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ប្រាក់កម្ចីពីភាគទុនិក	៦៨.៣៥៧.៧៦៥	២៧៩.២៤១.៤៧០	៦៥.៧២៨.៦២១	២៧០.៦០៤.៧៣៣
ចំណាយការប្រាក់ (កំណត់ដោយផ្អែកលើ អត្រាទីផ្សារ ៤%)	២.៦២៩.១៤៥	១០.៨០៥.៧៨៦	២.៥២៨.០២៤	១០.៣៣២.០៣៤

ប្រាក់កម្ចីពីភាគទុនិកមានអត្រាការប្រាក់សូន្យភាគរយសម្រាប់ឆ្នាំ២០២៣ (ឆ្នាំ២០២២៖ ០% ក្នុងមួយឆ្នាំ) (កំណត់សម្គាល់ ១៧)។

ច). សមតុល្យជំពាក់ភាគីពាក់ព័ន្ធ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ក្រុមហ៊ុនពាក់ព័ន្ធ	៣.៧៨០.១៨១	១៥.៤៤២.០៣៩	៤.៤៣២.១៣៤	១៨.២៤៩.១៥៤

៣៣. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (បន្ត)

សមតុល្យជំពាក់ភាគីពាក់ព័ន្ធ គឺជាបំណុលដែលមិនមានការប្រាក់ និងមិនមានការធានា ហើយអាចសងវិញតាមតម្រូវការ។

ឆ). កម្រៃរបស់គណៈគ្រប់គ្រងសំខាន់ៗ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍រយៈពេលខ្លី	២.៦១៨.៦៩៥	១០.៦៩៧.៣៦៩	២.៦៨៣.៦៦២	១១.០៤៨.៦៣៥

ជ). ប្រតិបត្តិការផ្សេងៗជាមួយភាគីពាក់ព័ន្ធ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ការផ្តល់ការិយាល័យ	២.១៩៧.១៨៥	៩.០៣០.៤៣០	១.៥៦៧.៧៨៣	៦.៤០៧.៥២៩
ការទិញសេវាកម្ម	១៨៧.១៥៩	៧៦៩.២២៣	១៦៤.៦១៩	៦៧២.៧៩៨
	២.៣៨៤.៣៤៤	៩.៨៩៩.៦៥៣	១.៧៣២.៤០២	៧.០៨០.៣២៧

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្ម ប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្ត របស់ធនាគារ។ ក្នុងការធ្វើឱ្យប្រាកដថា ធនាគារសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការក្នុងបរិយាកាសអាជីវកម្មល្អ ក្រុមការងារផ្នែកគ្រប់គ្រងហានិភ័យបានចូលរួមតាំងពីដំណាក់កាលដំបូងក្នុងដំណើរការទទួល យកហានិភ័យ ដោយផ្តល់នូវការចូលរួមឯករាជ្យ រួមមានរបាយការណ៍រាយតម្លៃពាក់ព័ន្ធ ការរាយតម្លៃឥណទាន ការ រាយតម្លៃលើផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ ការចូលរួមទាំងនេះជួយជម្រុញឱ្យផ្នែកអាជីវកម្មផ្សេងៗធ្វើការរាយតម្លៃហានិភ័យធៀបនឹងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឱ្យហានិភ័យត្រូវបានកំណត់តម្លៃសមស្របពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ គឺដើម្បី៖

- កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យ ហើយ ស្ថានភាពនៃបណ្តុំហានិភ័យ គឺស្ថិតក្នុងកម្រិតហានិភ័យដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ។

ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (បន្ត)

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ទ្រព្យសកម្ម				
ទ្រព្យសកម្មហិរញ្ញវត្ថុរក្សាសំរែងតាមរំលស់ថ្លៃដើម				
សាច់ប្រាក់ក្នុងដៃ	២៧.៨៨៣.៧២៥	១១៣.៩០៥.០១៧	១៨.៨១៦.៨៣៣	៧៧.៤៦៨.៩០១
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល	៥៣.៧២៣.១១៧	២១៩.៤៥៨.៩៣៣	៧៥.២៨២.៦៦៦	៣០៩.៩៣៨.៧៣៦
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	៣៦.១៧៩.៥០១	១៤៧.៧៩៣.២៦២	៦៦.០៥៨.៧៣៦	២៧១.៩៦៣.៨១៦
ឥណទាន និងបុរេប្រទាន	៧៣២.៣២៨.៦៨២	២.៩៩១.៥៦២.៦៦៦	៧០៩.៣០៣.៨៩៦	២.៩២០.២០៤.១៤០
វិនិយោគមូលបត្រ	៤៦.២២៤.៥២១	១៨៨.៨២៧.១៦៨	៤៦.១១០.២៤០	១៨៩.៨៣៥.៨៥៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ*	៥៨៤.៦៧០	២.៣៨៨.៣៧៧	៥៩២.៥៣៩	២.៤៣៩.៤៨៣
ទ្រព្យសកម្មសរុប	៨៩៦.៩២៤.២១៦	៣.៦៦៣.៩៣៥.៤២៣	៩១៦.១៦៤.៩១០	៣.៧៧១.៨៥០.៩៣៤

*លើកលែងចំណាយបង់មុន និងប្រាក់តម្កល់ដែលមិនអាចដកមកវិញបាន

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
បំណុលហិរញ្ញវត្ថុ				
បំណុលហិរញ្ញវត្ថុរក្សាសំរែងរំលស់ថ្លៃដើម				
ប្រាក់បញ្ញើរបស់អតិថិជន	៥៨៩.៨៦៣.៤៨២	២.៤០៩.៥៩២.៣២៤	៦១១.៦៨៧.៩១៩	២.៥១៨.៣១៩.១៦៣
ប្រាក់កម្ចី	១១៤.៦៥៣.០៣០	៤៦៨.៣៥៧.៦២៨	១១១.៧៩៦.០៤២	៤៦០.២៦៤.៣០៥
អត្ថប្រយោជន៍វិនិយោគិត	១៨.៤៩១	៧៥.៥៣៦	៣២.២៨៤	១៣២.៩១៣
បំណុលហិរញ្ញវត្ថុផ្សេងៗ*	៧.៧០២.១៥៦	៣១.៤៦៣.៣០៧	៩.៩៣៣.៣១៥	៤០.៨៩៥.៤៦១
មិនស្ថិតក្នុងវិសាលភាពរបស់ CIFRS ៩				
បំណុលភតិសន្យា	១២.១៩៦.២២៤	៤៩.៨២១.៥៧៥	១៣.៨០៥.៣៨៩	៥៦.៨៣៦.៧៨២
បំណុលហិរញ្ញវត្ថុសរុប	៧២៤.៤៣៣.៣៨៣	២.៩៥៩.៣១០.៣៧០	៧៤៧.២៥៤.៩៤៩	៣.០៧៦.៤៤៨.៦២៤

*មិនរាប់បញ្ចូលបំណុលពន្ធផ្សេងៗ

៣៤.១. ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យធនាគារ។ ហានិភ័យឥណទាន កើតមកពីការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ ប្រាក់កម្ចី។

(ក) ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាក្រុម។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅគ្រប់គ្រងហានិភ័យ តម្រូវឱ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមបម្រែបម្រួលលក្ខខណ្ឌលើទីផ្សារ លំហូរសាច់ប្រាក់ដែលបានរំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្ម មួយតម្រូវឱ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជាលទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិន សងប្រាក់ទៅវិញទៅមករវាងភាគីដៃគូ។ ធនាគារវាស់វែងហានិភ័យឥណទានដោយប្រើប្រាស់លីតេនៃការមិនសងប្រាក់ (“PD”) ចំនួនដែលមានហានិភ័យមិនសង (“EAD”) និងការខាតបង់នៅពេលមិនមានការសងប្រាក់ (“LGD”) ក្នុងការវាស់វែងការខាតបង់ឥណទានរំពឹងទុក (“ECL”) ក្រោម CIFRS ៩ ។

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ត្រូវបានចាត់ទុកថាមានហានិភ័យឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីស្វែងរកការថយចុះតម្លៃនៃឥណទាន។ ការវាស់វែងឱនភាពតម្លៃត្រូវបានកំណត់ត្រឹមការខាតបង់ឥណទានរំពឹងទុក១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗដែលត្រូវបានវាស់វែងតាមវិធីសាស្ត្រប្រើប្រាស់ថ្លៃដើម ត្រូវបានតាមដានដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់វែង ឱនភាពតម្លៃគឺអនុវត្តតាមវិធីសាស្ត្រប្រើប្រាស់ចំណាត់ថ្នាក់ឥណទានក្នុងកំណត់សម្គាល់ ៣៤.១ (គ)។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាននិងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬសហគ្រាសនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្តោតការយកចិត្តទុកដាក់លើហានិភ័យឥណទាននៅពេលដែលហានិភ័យត្រូវបានរកឃើញ។

ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់រូបបញ្ចាំលើឥណទាន និងបុរេប្រទានអតិថិជន ដែលជាការអនុវត្តទូទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់នៃរូបបញ្ចាំ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃរូបបញ្ចាំសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទានអតិថិជន មានដូចជា៖

- រូបបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈដាស់នៅជ្ជាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានលក្ខខណ្ឌ ប្រសិនបើមាន។

(គ) គោលការណ៍ឱនភាពតម្លៃ (ការខាតបង់ឥណទានរំពឹងទុក)

ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ក្រោមវិធីសាស្ត្រប្រើប្រាស់ចំណាត់ថ្នាក់លើស CIFRS ៩ គឺដើម្បីកត់ត្រាសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមាន កំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមានឱនភាពតម្លៃ ឥណទាន គិតត្រឹមកាលបរិច្ឆេទរបាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានឱនភាពតម្លៃគួរឱ្យកត់សម្គាល់ក្នុងហានិភ័យឥណទាន នឹងត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។

ក្រោមវិធីសាស្ត្រប្រើប្រាស់ចំណាត់ថ្នាក់លើស ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាមបម្រែបម្រួលដែលពាក់ព័ន្ធនៅក្នុងហានិភ័យឥណទាន។

ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង និងមិនមានការថយចុះតម្លៃឥណទានគិតត្រឹមកាលបរិច្ឆេទរបាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។

ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។

ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃនាការបរិច្ឆេទរបាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។

ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទានចាប់តាំងពីការកត់ត្រាលើកដំបូង។ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក តែងតែត្រូវបានវាស់វែងតាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី ៣)។

ការវិនិច្ឆ័យ និងការសន្មតសំខាន់ៗដែលធនាគារបានអនុវត្តដើម្បីបំពេញតាមតម្រូវការនានារបស់ស្តង់ដារ ក្នុងការវាស់វែងសំវិធានធនមានដូចខាងក្រោម៖

(i) កំណើនហានិភ័យឥណទានជាសារវន្ត - (‘SICR’)

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជារួម អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាង ព័ត៌មានផ្នែកបរិមាណ និង/ឬ គុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទាន បានកើនឡើងគួរឱ្យកត់សម្គាល់ឬទេ ចាប់តាំងពីការកត់ត្រាលើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេលបច្ចុប្បន្នប្រៀបធៀបជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាពេលកត់ត្រាលើកដំបូង។ អ្នកខ្ចីប្រាក់ដែលត្រូវបានចាត់ទុក ថាមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ប្រសិនបើលក្ខខណ្ឌរបស់គាត់ស្របទៅ តាមលក្ខណៈវិនិច្ឆ័យណាមួយដូចខាងក្រោម៖

- ហួសកាលកំណត់សង ៣០ថ្ងៃ ទៅតាមកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យាចំពោះឥណទានរយៈពេលខ្លី និង
- ហួសកាលកំណត់សង ៩០ថ្ងៃ ទៅតាមកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យា ចំពោះឥណទានរយៈពេលវែង។

(ii) និយមន័យនៃការមិនសងប្រាក់ និងឱនភាពតម្លៃឥណទាន

ស្របតាមការគ្រប់គ្រងហានិភ័យឥណទានផ្ទៃក្នុងរបស់ធនាគារ ដែលមានសង្គតិភាពជាមួយនឹងនិយមន័យរបស់ធនាគារកណ្តាលស្តីពីការមិនសងប្រាក់ ដែលមានចែងក្នុងប្រកាសលេខ ៨៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី “ការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុបកែរមិន” ធនាគារកំណត់ថាឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់ និងមានការថយចុះតម្លៃឥណទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយដូចខាងក្រោម៖

- ប្រាក់ដើម ឬការប្រាក់ ឬទាំងប្រាក់ដើម និងការប្រាក់នៃឥណទានហួសកាលកំណត់សងលើសពី៣០ថ្ងៃ ចំពោះឥណទានរយៈពេលខ្លី និងហួសកំណត់កាលសងលើសពី៩០ថ្ងៃ ចំពោះឥណទានរយៈពេលវែង។ ក្នុងករណីហ្វាស៊ីលីពីរដ្ឋលដុំ (ឧ. ឥណទានវិបារូបន៍) ហ្វាស៊ីលីពីត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ នៅពេលដែលចំនួនទឹកប្រាក់ដែលនៅមិនទាន់ទូទាត់ នៅសល់លើសពីកម្រិតដែលបានអនុម័ត ក្នុងរយៈពេល៩០ថ្ងៃ ឬលើស ក្នុងថ្ងៃបន្តបន្ទាប់។ ដើម្បីបញ្ជាក់ពីរយៈពេលនៃបំណុលដែលនៅដំណាក់កាល មានដូចខាងក្រោម៖

(១) ការទូទាត់សងតាមគ្រានីមួយៗ ត្រូវធ្វើឡើងឱ្យគ្រប់ចំនួន។ ការទូទាត់សងតែមួយចំណែកនៃការសងតាមគ្រាត្រូវចាត់ទុកជាការសងយឺត។

(២) នៅពេលដែលការបង់សងឥណទានត្រូវបានផ្អាកឬពន្យារ អាស្រ័យទៅតាមការច្បាច់ និងការរៀបចំឥណទានឡើងវិញ នោះការកំណត់រយៈពេលនៃបំណុលដែលនៅដំណាក់កាល នឹងត្រូវបានដកចេញពីរយៈពេលនៃការផ្អាកឬពន្យារនោះ។ ការផ្អាកឬពន្យារមិនត្រូវលើសពីរយៈពេល៦ខែទេ គិតចាប់ពីកាលបរិច្ឆេទនៃពាក្យស្នើសុំផ្អាកឬពន្យាររបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។

(៣) នៅពេលដែលការបង់សងប្រាក់ត្រូវបានរៀបចំឡើងវិញ ក្នុងចន្លោះពេល៩០ថ្ងៃ ឬយូរជាងនេះ នោះឥណទាន ត្រូវបានចាត់ថ្នាក់ថាមានឱនភាពតម្លៃ នៅពេលដែលការមិនសងប្រាក់បានកើតឡើង លុះត្រាតែវាមិនមានបង្ហាញពីចំណុចខ្សោយណាមួយ ដែលអាចបណ្តាលឱ្យវាត្រូវបានចាត់ថ្នាក់អាស្រ័យ ទៅតាមគោលការណ៍ចំណាត់ថ្នាក់ហានិភ័យឥណទាន។

- ឥណទានត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃ អាស្រ័យទៅតាមហេតុផលជាច្រើនដូចជា ការក្លែងបន្លំ ផលវិបាកផ្នែកហិរញ្ញវត្ថុជាសារវន្តជាដើម។ ក្នុងព្រឹត្តិការណ៍ដែលឥណទានមិនស្ថិតក្នុងការមិនសង ប្រាក់ ឬមិន ហួសកំណត់សង ប៉ុន្តែត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃ ឥណទាននោះត្រូវបាន ចាត់ថ្នាក់ថា មានការថយចុះតម្លៃ អាស្រ័យទៅតាមការអនុម័តរបស់គណៈកម្មាធិការឥណទាន។
- ការរៀបចំ និងការកំណត់កាលវិភាគហ្វាស៊ីលីធីឥណទានមួយឡើងវិញ ពាក់ព័ន្ធនឹងការកែប្រែរយៈពេល និង លក្ខខណ្ឌបង់ប្រាក់លើកដំបូងនៃហ្វាស៊ីលីធីឥណទាន អាស្រ័យទៅតាមកំណើននៃហានិភ័យឥណទានរបស់ អ្នក ជាប់កាតព្វកិច្ច/ភាគីដៃគូ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយធនាគារ ហើយមានការអនុវត្តកាតព្វ កិច្ចការសងប្រាក់គ្នាទៅវិញទៅមក (cross default obligation applies) នោះតម្រូវឱ្យមានការប៉ាន់ស្មាន សំវិធានធន ក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ច បំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានឃ្លាដែលចែងពីសិទ្ធិដើម្បីទាមទារការទូទាត់ សង នោះការរាយការណ៍សំវិធានធន ចាំបាច់ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតឯកត្តជនជំនួសឱ្យកម្រិតអ្នកជាប់ កាតព្វកិច្ច/ភាគីដៃគូជារួម។
- គណនីដែលត្រូវលុបចោល/ជម្រះចេញពីបញ្ជី។

(iii) ការរាស់វែង (ECL - លទ្ធផលវិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន)

ECL ត្រូវបានរាស់វែងតាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាមកំណើន ហានិភ័យឥណទានជាសារវន្តដែលបានកើតឡើង ចាប់តាំងពីការកត់ត្រាលើកដំបូង ឬប្រសិនបើទ្រព្យសកម្មមួយត្រូវ បាន ចាត់ទុកថាមានឱនភាពតម្លៃឥណទាន។ ECL ត្រូវបានរាយការណ៍ តម្លៃ និងរាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ។

ចំពោះការរាយការណ៍ជាត្រឹមត្រូវ ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD LGD និង EAD សម្រាប់ខែបន្ទាប់ ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនារក ECL សម្រាប់ឆ្នាំនីមួយៗក្នុង ពេលអនាគត ដែលបន្ទាប់មកវាត្រូវបានធ្វើអប្បហារត្រឡប់ទៅវិញនាកាលបរិច្ឆេទរាយការណ៍ និងត្រូវបានបូកបញ្ចូលគ្នា វិញ។ អត្រាអប្បហារដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រាដែល ប្រហាក់ប្រហែល។

ប្រូបាបនៃការមិនសងប្រាក់ (Probability of Default)

PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេល១២ខែ បន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ច នោះ។

PD ពេញមួយអាយុកាល ត្រូវបានបង្កើតឡើងដោយអនុវត្តទម្រង់កាលផុតកំណត់ រហូតដល់ PD ១២ ខែនា ពេលបច្ចុប្បន្ន។ ទិន្នន័យផុតកំណត់ពិនិត្យមើលទៅលើរបៀបដែលការមិនសងប្រាក់ត្រូវបានចាប់ផ្តើមបង្កើតឡើង ចំពោះ portfolio មួយចាប់ពីចំណុចកត់ត្រាដំបូងនិងពេញមួយអាយុកាលនៃឥណទាននោះ។ ទិន្នន័យផុតកំណត់ អាស្រ័យ ទៅលើទិន្នន័យដែលត្រូវបានអង្កេតរួចក្នុងគ្រាកន្លងមក និងត្រូវបានសន្មតថាមានភាពដូចគ្នាចំពោះទ្រព្យសកម្ម ទាំងអស់ ដែលស្ថិតនៅក្នុងទម្រង់នោះ ហើយវាត្រូវបានគាំទ្រដោយការវិភាគដែលបានធ្វើក្នុងគ្រាកន្លងមក។

ចំនួនដែលមានហានិភ័យមិនសង (Exposure at Default)

EAD គឺជាសមតុល្យសាច់ប្រាក់សរុបដែលធនាគារមានហានិភ័យ នៅពេលដែលអ្នកខ្ចីប្រាក់មិនសងប្រាក់ ដែល នៅជំពាក់។

EAD ១២ខែ ឬ ពេញមួយអាយុកាល ត្រូវបានកំណត់អាស្រ័យទៅតាមទិន្នន័យការបង់ប្រាក់រំពឹងទុក ដែលមាន ភាពខុសគ្នាអាស្រ័យទៅតាមប្រភេទផលិតផល។

- ចំពោះផលិតផលដែលត្រូវដករំលស់ និងឥណទានដែលត្រូវសងប្រាក់ទាំងស្រុង គឺអាស្រ័យទៅលើការសង ប្រាក់ ក្នុងកិច្ចសន្យាដែលអ្នកខ្ចីប្រាក់នៅជំពាក់ ក្នុងរយៈពេល១២ខែ ឬរយៈពេលផុតកំណត់ដែលនៅសល់។
- ចំពោះផលិតផលរដ្ឋលំដាប់ ហានិភ័យនៃការមិនសងប្រាក់ត្រូវបានព្យាករដោយយកសមតុល្យទឹកប្រាក់ដែលបាន ដកនាពេលបច្ចុប្បន្ន និងបូកបន្ថែម “កត្តាបង្គិលឥណទាន” ដែលអនុញ្ញាតឱ្យមានការរំពឹងលើការដកប្រាក់លើ កម្រិតដែលនៅសល់គិតដល់ពេលដែលមានហានិភ័យមិនសង។

ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default)

LGD គឺជាការរំពឹងទុករបស់ធនាគារអំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នា អាស្រ័យទៅតាមប្រភេទភាគីដៃគូ ប្រភេទ និងអតីតភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬ ការ គាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យ នាចំណុច ពេលមិន សងប្រាក់ (EAD)។ LGD ត្រូវបានគណនាទាំងចំពោះរយៈពេល១២ខែ និងរយៈពេលពេញមួយអាយុកាល។ LGD គឺជាភាគរយនៃការខាតបង់ដែលរំពឹងថាត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់កើតឡើង លើ រយៈពេលពេញ មួយអាយុកាលរំពឹងទុកដែលនៅសល់របស់ឥណទាន។

ដោយសារមិនមានទិន្នន័យពីគ្រាមុនគ្រប់គ្រាន់សម្រាប់ការសិក្សាលើ LGD និងមិនមានទិន្នន័យដែលអាច អង្កេតបានលើទីផ្សារនៅក្នុងប្រទេសកម្ពុជា ធនាគារបានរាយការណ៍ថាមានភាពសមស្របក្នុងការកំណត់យក LGD ០%សម្រាប់សាច់ប្រាក់ក្នុងដៃ និងប្រាក់បញ្ញើមានកាលកំណត់ កំណត់យកLGD ១០% សម្រាប់ហ្វាស៊ីលីធីដែល មានការធានាដោយប្លង់រឹង និងLGD ២០% សម្រាប់ហ្វាស៊ីលីធីដែលមានការធានាដោយប្លង់ទន់ ៥០% សម្រាប់ហ្វា ស៊ីលីធីទ្រព្យអសកម្មមានធានា និង១០០% សម្រាប់ហ្វាស៊ីលីធីដែលមិនមានការធានា។

ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិន មានការប្រែប្រួលជាសារវន្តណាមួយចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតជាក់លាក់ណាមួយ ត្រូវបានធ្វើឡើង ក្នុង ការិយបរិច្ឆេទរាយការណ៍នេះទេ។

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការគណនា ECL ត្រូវបានបញ្ចូលនូវព័ត៌មាននាពេលអនាគត។ ធនាគារបានអនុវត្តការវិភាគក្នុងគ្រាមុន និង បានកត់សម្គាល់នូវធាតុអថេរផ្នែកសេដ្ឋកិច្ចសំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាន និងការខាត ឥណទានរំពឹងទុក សម្រាប់ portfolio នីមួយៗ។

ធាតុអថេរផ្នែកសេដ្ឋកិច្ចសំខាន់ៗ និងផលប៉ះពាល់ពាក់ព័ន្ធរបស់វាចំពោះ PD EAD និង LGD មានភាព ខុសប្លែកគ្នាទៅតាមឧបករណ៍ហិរញ្ញវត្ថុ។ ការវិនិច្ឆ័យរបស់អ្នកឯកទេស ក៏ត្រូវបានអនុវត្តនៅក្នុងដំណើរការនេះផងដែរ។ ការព្យាករណ៍ក្នុងគ្រា កន្លងមកចំពោះធាតុអថេរផ្នែកសេដ្ឋកិច្ចទាំងនេះ (“សេណារីយ៉ូសេដ្ឋកិច្ចមូលដ្ឋាន”) ត្រូវបាន ដកស្រង់ប្រភពមកពីការស្រាវជ្រាវខាងក្រៅ។ ផលប៉ះពាល់នៃធាតុអថេរផ្នែកសេដ្ឋកិច្ចទាំងនេះ ចំពោះ PD EAD និង LGD ត្រូវបានកំណត់ដោយការអនុវត្តការវិភាគស្ថិតិត្រឡប់ថយក្រោយ ដើម្បីស្វែងយល់អំពីបម្រែបម្រួលនៃផល ប៉ះពាល់នៅក្នុងធាតុអថេរទាំងនេះ ដែលធ្លាប់មានប្រវត្តិនៃអត្រាមិនសងប្រាក់ និងផ្នែកលើសមាសធាតុនៃ LGD និង EAD។

បន្ថែមពីលើសេណារីយ៉ូដែលពឹងផ្អែកទៅលើសេដ្ឋកិច្ច ធនាគារពិចារណាទៅលើលទ្ធភាពនៃសេណារីយ៉ូផ្សេងៗទៀត ជាមួយនឹងការការថ្លឹងសេណារីយ៉ូ។ ចំនួននៃសេណារីយ៉ូផ្សេងៗដែលត្រូវបានប្រើប្រាស់ ត្រូវបានកំណត់ដោយពឹងផ្អែកទៅលើការវិភាគប្រភេទផលិតផលចម្បងនីមួយៗ ដើម្បីធានាថាមិនមាន non-linearities។ ចំនួនសេណារីយ៉ូ និង លទ្ធផលសន្មតរបស់វា ត្រូវបានវាយតម្លៃនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារបានសន្និដ្ឋានថា មានសេណារីយ៉ូចំនួនបីដែលចាប់បាន non-linearities យ៉ាង សមស្រប។ ការថ្លឹងសេណារីយ៉ូត្រូវបានកំណត់ដោយការផ្តុំបញ្ចូលគ្នានៃការវិភាគស្ថិតិ និងការវិនិច្ឆ័យរបស់អ្នកជំនាញ ខាងផ្នែកឥណទាន ដោយគិតទៅលើលទ្ធភាពដែលអាចកើតមានឡើងមួយចំនួនដែលមានសេណារីយ៉ូនីមួយៗជាតំណាង។

ជាមួយនឹងការព្យាករណ៍ផ្នែកសេដ្ឋកិច្ច ការធ្វើគម្រោង និងលទ្ធភាពដែលអាចកើតមានឡើងនានា គឺប្រឈមនឹងភាពមិនច្បាស់លាស់ពាក់ព័ន្ធក្នុងកម្រិតខ្ពស់ ដូចនេះ លទ្ធផលជាក់ស្តែងអាចមានភាពខុសគ្នាជាសារវន្តពីការធ្វើគម្រោងទាំងនេះ។ ធនាគារពិចារណាទៅលើការព្យាករណ៍ទាំងនេះ ដើម្បីបង្ហាញពីការប៉ាន់ស្មានល្អបំផុតទៅលើលទ្ធភាពដែលអាចកើតមានឡើង និងបានធ្វើការវិភាគទៅលើ non-linearities និងភាពមិនស៊ីមេទ្រីគ្នានៃ portfolio ខុសៗគ្នារបស់ធនាគារ ដើម្បីកំណត់ថាសេណារីយ៉ូដែលត្រូវបានជ្រើសរើស គឺជាតំណាងដ៏សមស្របចំពោះសេណារីយ៉ូនានាដែលអាចកើតមាន ឡើង។

ការសន្មតធាតុអថេរម៉ាក្រូសេដ្ឋកិច្ច

ការសន្មតនាចុងការិយបរិច្ឆេទជាសារវន្តបំផុត ដែលត្រូវបានប្រើប្រាស់សម្រាប់ការប៉ាន់ស្មាន ECL គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានបង្ហាញដូចខាងក្រោម។ សេណារីយ៉ូ “មូលដ្ឋាន” “ល្អបំផុត” និង “អាក្រក់បំផុត” ត្រូវបានប្រើប្រាស់សម្រាប់ portfolios ទាំងអស់។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
	២០២៤	២០២៥	២០២៦	២០២៧	២០២៨
ការវិនិយោគថេរដុល					
មូលដ្ឋានគោល	២៦,៤១	២៦,៥៧	២៦,៤៥	២៦,៣៤	២៦,៧៥
ល្អបំផុត	២៤,០៦	២៤,២២	២៤,០៩	២៣,៩៩	២៤,៤០
អាក្រក់បំផុត	២៨,៧៦	២៨,៩២	២៨,៨០	២៨,៦៩	២៩,១០

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				
	២០២៣	២០២៤	២០២៥	២០២៦	២០២៧
ការវិនិយោគថេរដុល					
មូលដ្ឋានគោល	២៨,០០	២៧,៥០	២៧,០០	២៧,០០	២៧,០០
ល្អបំផុត	២៦,៧២	២៦,២២	២៥,៧២	២៥,៧២	២៥,៧២
អាក្រក់បំផុត	២៩,២៨	២៨,៧៨	២៨,២៨	២៨,២៨	២៨,២៨

ធនាគារបានបង្កើតចំនួន និងការថ្លឹងថ្លែងដែលទាក់ទងទៅនឹងព័ត៌មានព្យាករណ៍នាពេលខាងមុខហើយពាក់ព័ន្ធទៅនឹងសេណារីយ៉ូនីមួយៗ។ ធនាគារបានអនុវត្តគម្លាតស្តង់ដារដើម្បីព្យាករណ៍ពី MEVs សម្រាប់សេណារីយ៉ូល្អ និងអាក្រក់ពី មូលដ្ឋានជាមធ្យម។ នៅពេលអនុវត្តការវិនិច្ឆ័យយ៉ាងប្រុងប្រយ័ត្ននេះ ធនាគារបានអនុវត្តសេណារីយ៉ូមូលដ្ឋានព្រោះថារនឹងមកដល់ក្នុងការគណនា ECL ដែលមានការការពារជាងមុន ហើយកាន់តែឆ្លុះបញ្ចាំងពីការអនុវត្តផលបត្ររបស់ធនាគារនាពេលបច្ចុប្បន្ន។

ចំពោះការពិចារណាទៅលើអនាគតផ្សេងៗទៀត ដែលមិនត្រូវបានដាក់បញ្ចូលទៅក្នុងសេណារីយ៉ូខាងលើ ដូចជាផលប៉ះពាល់ដោយបទប្បញ្ញត្តិ បម្រែបម្រួលផ្លូវច្បាប់ ឬនយោបាយ ក៏ត្រូវបានយកពីពិចារណាដែរ ប៉ុន្តែវាមិនត្រូវបានចាត់ទុកថាមានផលប៉ះពាល់ជាសារវន្តទេ ដូចនេះមិនមាននិយ័តកម្មត្រូវបានធ្វើឡើងចំពោះ ECL ដោយសារកត្តាទាំងនេះទេ។ វាត្រូវបានត្រួតពិនិត្យ និងតាមដានចំពោះភាពសមស្របរបស់វាជាបន្តបន្ទាប់។

ការវិភាគរំញ័រ (Sensitivity analysis)

ការសន្មតដែលមានភាពជាសារវន្តបំផុត ដែលធ្វើឱ្យប៉ះពាល់ដល់សំវិធានធន ECL គឺការវិនិយោគថេរដុលដែលវាធ្វើឱ្យមានផលប៉ះពាល់ជាសារវន្តលើលទ្ធភាពរបស់អ្នកជាប់កាតព្វកិច្ច ក្នុងការបំពេញការសងប្រាក់ទៅតាមកិច្ចសន្យា ក៏ដូចជាដំណើរការអាជីវកម្ម និងតម្លៃនៃវត្ថុបញ្ចាំរបស់ពួកគេ។

បម្រែបម្រួល ECL គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលអាចកើតមានដោយសារការប្រែប្រួលប៉ារ៉ាម៉ែត្រដ៏សមហេតុផល ខុសពីការសន្មតជាក់ស្តែង ដែលត្រូវបានប្រើប្រាស់ក្នុងការសន្មតធាតុ អថេរសេដ្ឋកិច្ចរបស់ធនាគារ មានដូចខាងក្រោម៖

ECL ដុល្លារអាមេរិក	
ការវិនិយោគថេរដុល	
អត្រាប្រចាំឆ្នាំមានការកើនឡើងចំនួន ២៥%	២០.៤៥៣.១១១
មិនមានការប្រែប្រួល	១៩.០៥៥.៣៩៨
អត្រាប្រចាំឆ្នាំមានការថយចុះចំនួន ២៥%	១៧.៦៥៧.៦៨៦

(v) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL ដែលត្រូវបានវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ

ចំពោះសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំហានិភ័យត្រូវបានធ្វើឡើងតាមមូលដ្ឋាននៃលក្ខណៈហានិភ័យជារួម ក៏ធ្វើបែបនេះហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយគឺមានភាពដូចគ្នា។

ក្នុងការដាក់ជាក្រុម តម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិនានា។ ប្រសិនបើមិនមានព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះធនាគារបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើប្រាស់សម្រាប់ការធ្វើគំរូ។

ភាពសមស្របក្នុងការដាក់ជាក្រុម ត្រូវបានតាមដាន និងត្រួតពិនិត្យ តាមមូលដ្ឋានប្រចាំការិយបរិច្ឆេទ ដោយផ្អែកហានិភ័យឥណទាន។

(vi) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើងគ្រប់មធ្យោបាយរួចហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបាន ឬមិនអាចទទួលយកបាន ដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន វាត្រូវបាន ជម្រះចេញពីបញ្ជីក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជី ទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យ បញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូល ប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរ ដែលបានទទួលសិទ្ធិ។

(vii) ការកែប្រែឥណទានឡើងវិញ

ពេលខ្លះ ធនាគារបានចរចាឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឥណទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ធនាគាររាយកម្លៃថាតើខ្លឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជាសារវន្តពីលក្ខខណ្ឌដំបូងឬទេ។ ធនាគារធ្វើបែបនេះដោយ គិតពិចារណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើនដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់។
- ថាតើមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ។
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ។
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់។
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន។
- ការដាក់បញ្ចូលទ្រព្យបញ្ចាំ ការធានាផ្សេងៗ ឬការពង្រីកទំហំឥណទាន ដែលមានផលប៉ះពាល់ជាសារវន្តលើហានិភ័យនៃឥណទាននោះ។

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានរាយកម្លៃនាការលបរិច្ឆេទរាយការណ៍ និងត្រូវបានរៀបរៀបជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលកត់ត្រាដំបូងនៅ ពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឱ្យមានការឈប់កត់ត្រាឥណទានដំបូង។ ធនាគារតាមដាន ដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ ធនាគារអាចកំណត់ថាហានិភ័យឥណទាន ត្រូវបានកែលម្អគួរឱ្យ កត់សម្គាល់ បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។ ករណីនេះគឺសម្រាប់តែទ្រព្យសកម្មដែលមានដំណើរការល្អស្របទៅតាមលក្ខខណ្ឌថ្មី ក្នុងរយៈពេល៦ខែបន្តបន្ទាប់ ឬលើសពីនេះ។

(viii) ហានិភ័យក្រៅតារាងតុល្យការ

ហានិភ័យក្រៅតារាងតុល្យការមានដូចជា ហ្វាស៊ីលីពីពាណិជ្ជកម្ម និងកិច្ចសន្យាដែលមិនទាន់បានដកប្រាក់។ ធនាគារបានប្រើ Credit Conversion Factor (CCF) ដើម្បីប៉ាន់ស្មាន EAD នៃខ្ទង់ក្រៅតារាងតុល្យការ។ EAD ត្រូវបានប៉ាន់ស្មានចំនួន ១០០% នៃហានិភ័យខ្ទង់ក្រៅតារាងតុល្យការ ដោយប្រើ CCF។

(ឃ) ហានិភ័យឥណទានអតិបរមាមុនពេលរឹបអូសវត្ថុបញ្ចាំ ឬមុនពេលពង្រីកឥណទានផ្សេងៗ

ហានិភ័យឥណទានអតិបរមា ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺស្មើនឹងសមតុល្យយោងរបស់វា។ ចំពោះបំណុលយថាហេតុ ហានិភ័យឥណទានអតិបរមាគឺស្មើនឹងសមតុល្យសាច់ប្រាក់អតិបរមា ដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ដែលបានចេញផ្សាយត្រូវបានគេស្នើឱ្យបង់។ ចំពោះកិច្ចសន្យាផ្តល់ឥណទាន ហានិភ័យឥណទានអតិបរមា គឺជាសមតុល្យសាច់ប្រាក់ទាំងស្រុងនៃហ្វាស៊ីលីពីឥណទានបានផ្តល់ឱ្យអតិថិជនដែលមិនទាន់បានដក។ តារាងខាងក្រោមនេះ បង្ហាញពីហានិភ័យឥណទានអតិបរមាចំពោះធនាគារចំពោះឧបករណ៍ហិរញ្ញវត្ថុដែលអាចមានឱនភាពតម្លៃ៖

៣៤.១. ហានិភ័យឥណទាន (បន្ត)

(ឃ) ហានិភ័យឥណទានអតិបរមាមុនពេលរឹបអូសវត្ថុបញ្ចាំ ឬមុនពេលពង្រីកឥណទានផ្សេងៗ (បន្ត)

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ហានិភ័យឥណទានពាក់ព័ន្ធនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ				
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	៣៦.២២៥.៧០៣	១៤៧.៩៨១.៩៩៧	៦៦.១៤៤.២១៨	២៧២.៣១៥.៧៤៦
ឥណទាន និងបុរេប្រទាន	៧៥២.៥៩៧.៦៧៩	៣.០៧៤.៣៦១.៥១៩	៧១៦.៨៩៦.១៧៧	២.៩៥១.៤៦១.៥៦១
វិនិយោគមូលបត្រ	៤៦.២២៤.៥២១	១៨៨.៨២៧.១៦៨	៤៦.១១០.២៤០	១៨៩.៨៣៥.៨៥៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៦៣៧.០៤៩	២.៦០២.៣៤៥	៥៩២.៥៣៩	២.៤៣៩.៤៨៣
ហានិភ័យឥណទានពាក់ព័ន្ធនឹងខ្ទង់ក្រៅតារាងតុល្យការ				
កិច្ចសន្យាពាក់ព័ន្ធនឹងឥណទាន	៤០.៧០៦.៧៧៥	១៦៦.២៨៧.១៧៦	២៥.៤៨០.៩២៩	១០៤.៩០៤.៩៨៥
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៤.៧២៨.៧៨៩	១៩.៣១៧.១០៣	៤.៣២០.៤៧៩	១៧.៧៨៧.៤១២
ហានិភ័យឥណទានដុលសរុប	៨៨១.១២០.៥១៦	៣.៥៩៩.៣៧៧.៣០៨	៨៥៩.៥៤៤.៥៨២	៣.៥៣៨.៧៤៥.០៤៥
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(២០.៥៥១.៦៩៣)	(៨៣.៩៥៣.៦៦៦)	(៧.៨២០.៨២៨)	(៣២.១៩៨.៣៤៩)
ហានិភ័យឥណទានសុទ្ធសរុប	៨៦០.៥៦៨.៨២៣	៣.៥១៥.៤២៣.៦៤២	៨៥១.៧២៣.៧៥៤	៣.៥០៦.៥៤៦.៦៩៦

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាត្រកប់ផុតនៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបានគិតដល់ទ្រព្យបញ្ចាំដែលបានកាន់កាប់ និង/ឬការពង្រីកឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ ដូចបានបង្ហាញខាងលើ ៨៥,៤១% (២០២២៖ ៨៣,៤១%) នៃហានិភ័យ ឥណទានអតិបរមាសរុប កើតមកពីឥណទាន និងបុរេប្រទាន។ គណៈគ្រប់គ្រងជឿជាក់លើលទ្ធភាពរបស់ខ្លួនក្នុងការបន្ត ការគ្រប់គ្រង និងរក្សាហានិភ័យឥណទានដែលកើតមកពីឥណទាន និងបុរេប្រទានរបស់ធនាគារ ឱ្យស្ថិតក្នុងកម្រិត អប្បបរមា តាមវិធីដូចខាងក្រោម៖

- ស្ទើរតែគ្រប់ឥណទាន និងបុរេប្រទានទាំងអស់ ត្រូវបានធានាដោយទ្រព្យបញ្ចាំ ហើយទ្រព្យបញ្ចាំមានតម្លៃប្រហាក់ប្រហែលនឹង ៤២% នៃឥណទាន។
- ធនាគារមាននីតិវិធីរាយកម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជន។
- ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ ត្រូវបានធ្វើនៅធនាគារក្នុងស្រុក ហើយគណៈគ្រប់គ្រងបានធ្វើការរាយកម្លៃហានិភ័យសមស្រប ហើយជឿជាក់ថាធនាគារមិនមានការខាតបង់ជាសារវន្តពីធនាគារក្នុងស្រុកទាំងនេះទេ។

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគាររាយកម្លៃគុណភាពឥណទាន នៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើវិធីសាស្ត្ររាយកម្លៃចំណាត់ថ្នាក់ក្នុង ដែលត្រូវបានកាត់តែងឡើងយ៉ាងសមស្របជាមួយនឹងប្រភេទផលិតផល និងភាគីដៃគូផ្សេងៗគ្នា។ វិធីសាស្ត្រទាំងនេះត្រូវបានបង្កើតឡើងផ្ទៃក្នុងធនាគារ និងបានគូបផ្សំជាមួយនឹងការវិភាគស្តីពី រួមជាមួយនឹងការវិនិច្ឆ័យរបស់និយោជិតផ្នែកឥណទាន។

ការពណ៌នាពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
ការតាមដានស្តង់ដារ	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការបំពេញកាតព្វកិច្ចសង ប្រាក់។
	ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សង ៣០ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ទាំងចំពោះហ្វាស៊ីលីធីរយៈពេលខ្លី និងហ្វាស៊ីលីធីរយៈពេលវែងគឺស្ថិតនៅក្នុងការតាមដានស្តង់ដារ។
ការតាមដានពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។
	ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សង ៣០ថ្ងៃ ក្នុងកិច្ចសន្យាសង ប្រាក់ចំពោះហ្វាស៊ីលីធីរយៈពេលខ្លី ឬហួសកាលកំណត់សងចាប់ពី៣១ថ្ងៃ ដល់៨៩ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វាស៊ីលីធីរយៈពេលខ្លីហ្វាស៊ីលីធីរយៈពេលវែង ត្រូវបានរួមបញ្ចូលទៅក្នុងការ តាមដានពិសេស។
ការមិនសងប្រាក់/ឱនភាព តម្លៃឥណទាន	អ្នកជាប់កាតព្វកិច្ចត្រូវបានរាយតម្លៃថាមានឱនភាពតម្លៃ។

គុណភាពឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុក្រៅពីប្រាក់កម្ចី បុរេប្រទាន និងហិរញ្ញប្បទានត្រូវបានកំណត់ ដោយផ្អែកលើការរាយតម្លៃរបស់ដៃគូ ដែលជាការរាយតម្លៃសមមូលដែលបានកំណត់របស់អ្នករាយតម្លៃអន្តរជាតិផ្សេងទៀតដូចដែលបានកំណត់ខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
សញ្ញាប័ណ្ណ Sovereign	សំដៅទៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលចេញដោយធនាគារកណ្តាល/រដ្ឋាភិបាល ឬការធានាដោយធនាគារកណ្តាល/រដ្ឋាភិបាល។
ចំណាត់ថ្នាក់នៃការវិនិយោគ	សំដៅលើគុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកអនុម័ត អាចបំពេញកាតព្វកិច្ចទូទាត់ និងបង្ហាញម្ចាស់បំណុលនៃហានិភ័យឥណទានទាបនៃការបាត់បង់នោះ។
ចំណាត់ថ្នាក់មិនបាន វិនិយោគ	សំដៅទៅលើគុណភាពឥណទានទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលប្រឈមខ្ពស់នឹងហានិភ័យដែលមិនអាចទូទាត់បាន។
មិនមានចំណាត់ថ្នាក់	សំដៅទៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលបច្ចុប្បន្នមិនត្រូវបានចាត់ថ្នាក់ជាមួយនឹងការរាយតម្លៃដោយសារតែមិនមានគំរូនៃការរាយតម្លៃ។
ឱនភាពឥណទាន	សំដៅលើទ្រព្យសកម្មដែលត្រូវបានបាត់បង់។

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមដំណាក់កាល រួមជាមួយនឹងសំវិធានធន ECL៖

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ECL ១២ខែ	ECL ពេញមួយអាយុកាល មិនមានឱនភាព តម្លៃឥណទាន	ECL ពេញមួយអាយុកាល មិនមានឱនភាព តម្លៃឥណទាន	សរុប	ECL ១២ខែ	ECL ពេញមួយអាយុកាល មិនមានឱនភាព តម្លៃឥណទាន	ECL ពេញមួយអាយុកាល មិនមានឱនភាព តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ								
មានចំណាត់ថ្នាក់វិនិយោគ	៣១.១១២.៥៣៧	-	-	៣១.១១២.៥៣៧	៦៣.១០៤.១៤៨	-	-	៦៣.១០៤.១៤៨
មិនមានចំណាត់ថ្នាក់	៥.១១៣.១៦៦	-	-	៥.១១៣.១៦៦	៣.០៤០.០៧១	-	-	៣.០៤០.០៧១
សមតុល្យយោងដុល	៣៦.២២៥.៧០៣	-	-	៣៦.២២៥.៧០៣	៦៦.១៤៤.២១៩	-	-	៦៦.១៤៤.២១៩
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(៤៦.២០២)	-	-	(៤៦.២០២)	(៨៥.៤៨៣)	-	-	(៨៥.៤៨៣)
សមតុល្យយោងសុទ្ធ	៣៦.១៧៩.៥០១	-	-	៣៦.១៧៩.៥០១	៦៦.០៥៨.៧៣៦	-	-	៦៦.០៥៨.៧៣៦
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៤៧.៧៩៣.២៦២	-	-	១៤៧.៧៩៣.២៦២	២៧១.៩៦៣.៨១៦	-	-	២៧១.៩៦៣.៨១៦
ឥណទាន និងបុរេប្រទានរវាងតាមរំលស់ថ្លៃដើម								
ការតាមដានស្តង់ដារ	៦៣២.៣០៥.៦២៤	-	-	៦៣២.៣០៥.៦២៤	៦៧៤.៣៨៦.៤០៩	-	-	៦៧៤.៣៨៦.៤០៩
ការតាមដានពិសេស	-	៣៤.៦២៣.៥០២	-	៣៤.៦២៣.៥០២	-	១៥.៦៩៣.៤២១	-	១៥.៦៩៣.៤២១
ខកខានទូទាត់	-	-	៨៥.៦៦៨.៥៥៣	៨៥.៦៦៨.៥៥៣	-	-	២៦.៨១៦.៣៤៧	២៦.៨១៦.៣៤៧
សមតុល្យយោងដុល	៦៣២.៣០៥.៦២៤	៣៤.៦២៣.៥០២	៨៥.៦៦៨.៥៥៣	៧៥២.៥៩៧.៦៧៩	៦៧៤.៣៨៦.៤០៩	១៥.៦៩៣.៤២១	២៦.៨១៦.៣៤៧	៧១៦.៨៩៦.១៧៧
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(៤.៦៧៦.៧១៧)	(៦២១.៣៥៧)	(១៤.៩៧០.៩២៣)	(២០.២៦៨.៩៩៧)	(២.៨២៨.៧១២)	(២០៨.១៧០)	(៤.៥៥៥.៣៩៩)	(៧.៥៩២.២៨១)
សមតុល្យយោងសុទ្ធ	៦២៧.៦២៨.៩០៧	៣៤.០០២.១៤៥	៧០.៦៩៧.៦៣០	៧៣៦.៣២៨.៦៨២	៦៧១.៥៥៧.៦៩៧	១៥.៤៨៥.២៥១	២២.២៦០.៩៤៨	៧០៩.៣០៣.៨៩៦
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	២.៥៦៣.៨៦៤.០៨៥	១៣៨.៨៩៨.៧៦២	២៨៨.៧៩៩.៨១៩	២.៩៩១.៥៦២.៦៦៦	២.៧៦៤.៨០៣.០៣៨	៦៣.៧៥២.៧៧៨	៩១.៦៤៨.៣២៣	២.៩២០.២០៤.១៤០

(ច) ខាតបង់លើឱនភាព

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ECL ១២ខែ	ECL ពេញមួយអាយុកាល មិនមានឱនភាព តម្លៃឥណទាន	ECL ពេញមួយអាយុកាល មានឱនភាព តម្លៃឥណទាន	សរុប	ECL ១២ខែ	ECL ពេញមួយអាយុកាល មិនមានឱនភាព តម្លៃឥណទាន	ECL ពេញមួយអាយុកាល មានឱនភាព តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
វិនិយោគមូលបត្រ								
ការតាមដានស្តង់ដារ	៤៦.២២៤.៥២១	-	-	៤៦.២២៤.៥២១	៤៦.១១០.២៤០	-	-	៤៦.១១០.២៤០
ការតាមដានពិសេស	-	-	-	-	-	-	-	-
ឧកខានទូទាត់	-	-	-	-	-	-	-	-
សមតុល្យយោងដុល	៤៦.២២៤.៥២១	-	-	៤៦.២២៤.៥២១	៤៦.១១០.២៤០	-	-	៤៦.១១០.២៤០
សំវិធានធនសម្រាប់ការខាតបង់ (ECL)	-	-	-	-	-	-	-	-
សមតុល្យយោងសុទ្ធ	៤៦.២២៤.៥២១	-	-	៤៦.២២៤.៥២១	៤៦.១១០.២៤០	-	-	៤៦.១១០.២៤០
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៨៨.៨២៧.១៦៨	-	-	១៨៨.៨២៧.១៦៨	១៨៩.៨៣៥.៨៥៨	-	-	១៨៩.៨៣៥.៨៥៨
កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានា ហិរញ្ញវត្ថុ								
ការតាមដានស្តង់ដារ	៤៥.៤៣៥.៥៦៤	-	-	៤៥.៤៣៥.៥៦៤	២៩.៨០១.៤០៨			២៩.៨០១.៤០៨
ការតាមដានពិសេស	-	-	-	-	-	-	-	-
ឧកខានទូទាត់	-	-	-	-	-	-	-	-
សមតុល្យយោងដុល	៤៥.៤៣៥.៥៦៤	-	-	៤៥.៤៣៥.៥៦៤	២៩.៨០១.៤០៨			២៩.៨០១.៤០៨
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(១៨៤.១១៥)	-	-	(១៨៤.១១៥)	(១០៣.៦៤២)	-	-	(១០៣.៦៤២)
សមតុល្យយោងសុទ្ធ	៤៥.២៥១.៤៤៩	-	-	៤៥.២៥១.៤៤៩	២៩.៦៩៧.៧៦៦	-	-	២៩.៦៩៧.៧៦៦
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៨៤.៨៥២.១៦៩	-	-	១៨៤.៨៥២.១៦៩	១២២.២៦៥.៧០៣	-	-	១២២.២៦៥.៧០៣

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ECL ១២ខែ	ECLពេញមួយ អាយុកាល មិនមាន ឱនភាពតម្លៃឥណទាន	ECLពេញមួយ អាយុកាល មាន ឱនភាពតម្លៃឥណទាន	សរុប	ECL ១២ខែ	ECLពេញមួយ អាយុកាល មិនមាន ឱនភាពតម្លៃឥណទាន	ECLពេញមួយ អាយុកាលមាន ឱនភាពតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មផ្សេងៗ (ថ្លៃជួលកក់)								
ការតាមដានស្តង់ដារ	៦៣៧.០៤៩	-	-	៦៣៧.០៤៩	៥៩២.៥៣៩	-	-	៥៩២.៥៣៩
ការតាមដានពិសេស	-	-	-	-	-	-	-	-
ឧកខានទូទាត់	-	-	-	-	-	-	-	-
សមតុល្យយោងដុល	៦៣៧.០៤៩	-	-	៦៣៧.០៤៩	៥៩២.៥៣៩	-	-	៥៩២.៥៣៩
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(៥២.៣៧៩)	-	-	(៥២.៣៧៩)	(៣៩.៤២២)	-	-	(៣៩.៤២២)
សមតុល្យយោងសុទ្ធ	៥៨៤.៦៧០	-	-	៥៨៤.៦៧០	៥៥៣.១១៧	-	-	៥៥៣.១១៧
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	២.៣៨៨.៣៧៧	-	-	២.៣៨៨.៣៧៧	២.២៧៧.១៨៣	-	-	២.២៧៧.១៨៣

(i) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាន ឱនភាពតម្លៃឥណទាន	ECLពេញមួយ អាយុកាល មាន ឱនភាពតម្លៃឥណទាន		ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាន ឱនភាពតម្លៃឥណទាន	ECLពេញមួយ អាយុកាល មាន ឱនភាពតម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតបង់ឥណទានរំពឹងទុក								
សំវិធានធនបាត់បង់	២.៨២៨.៧១២	២០៨.១៧០	៤.៥៥៥.៣៩៩	៧.៥៩២.២៨១	១.៩២៣.១២៣	២២៤.១០៧	១.៣០៩.៨៩១	៣.៤៥៧.១២១
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី១ ខែមករា៖								
ធ្វើទៅដំណាក់កាលទី១	១៣.៩៧៩	(១៣.៩៧៩)	-	-	៤៧.១០៥	(៣៥.០៤៣)	(១២.០៦២)	-
ធ្វើទៅដំណាក់កាលទី២	(៩១.៨២៥)	៩១.៨២៥	-	-	(២០.៦៨០)	៩០.៥១០	(៦៩.៨៣០)	-
ធ្វើទៅដំណាក់កាលទី៣	(១៤៣.៤៥៧)	(១៤៥.៦០០)	២៨៩.០៥៧	-	(៣៣.០៨៨)	(៩៤.០២៥)	១២៧.១១៣	-
ការរាស់រែងសំវិធានធនបាត់បង់ឡើងវិញសុទ្ធ (*)	១.០៦៧.០៧២	៤១០.៤៨២	៩.១៩២.៤៥៩	១០.៦៧០.០១៣	(១១៤.៤៣៦)	(១៦.២៩៥)	២.៥៩៤.៨៩៧	២.៤៦៤.១៦៦
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	១.៤៨៥.៦២៣	៩០.០៨៦	១.៧៥៨.៥៨៤	៣.៣៣៤.២៩៣	១.៥៦៩.៧៦២	៧៦.៧៤៣	៧៣៥.៣៨៨	២.៣៨១.៨៩៣

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាន ឱនភាពតម្លៃឥណទាន	ECLពេញមួយ អាយុកាល មាន ឱនភាពតម្លៃឥណទាន		ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាន ឱនភាពតម្លៃឥណទាន	ECLពេញមួយ អាយុកាល មាន ឱនភាពតម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់កត់ត្រា ក្នុងអំឡុង								
ការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(៤៨៣.៣៨៧)	(១៩.៦២៧)	(៨២៤.៥៧៦)	(១.៣២៧.៥៩០)	(៥៤៣.០៧៤)	(៣៧.៨២៧)	(១២៩.៩៩៨)	(៧១០.៨៩៩)
	-	-	-	-	-	-	-	-
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	៤.៦៧៦.៧១៧	៦២១.៣៥៧	១៤.៩៧០.៩២៣	២០.២៦៨.៩៩៧	២.៨២៨.៧១២	២០៨.១៧០	៤.៥៥៥.៣៩៩	៧.៥៩២.២៨១
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៩.១០៤.៣៨៩	២.៥៣៨.២៤៣	៦១.១៥៦.២២០	៨២.៧៩៨.៨៥៣	១១.៦៤៥.៨០៧	៨៥៧.០៣៦	១៨.៧៥៤.៥៧៨	៣១.២៥៧.៤២១
សមតុល្យយោងដុល								
សមតុល្យយោងដុលនៅថ្ងៃទី១ ខែមករា	៦៧៤.៣៨៦.៤១០	១៥.៦៩៣.៤២១	២៦.៨១៦.៣៤៧	៧១៦.៨៩៦.១៧៨	៤៥៨.០២៤.៩៥៦	២០.៧៩២.៣១០	៥.៣៩២.១៩៤	៤៨៤.២០៩.៤៦០
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រា នៅថ្ងៃទី១ ខែមករា៖								
ធ្វើទៅដំណាក់កាលទី១	១.០៦៩.២៥៣	(១.០៦៩.២៥៣)	-	-	៣.១២០.៦០៦	(៣.០៦៣.១៣៧)	(៥៧.៤៦៩)	-
ធ្វើទៅដំណាក់កាលទី២	(២៨.៩២៨.៩១៧)	២៨.៩២៨.៩១៧	-	-	(៦.១៩៧.៦៣២)	៦.៤៣១.០៨៦	(២៣៣.៤៥៤)	-
ធ្វើទៅដំណាក់កាលទី៣	(៤៣.៣១០.៩៤៥)	(១១.១៩៦.១៩៩)	៥៤.៥០៧.១៤៤	-	(៩.៤៨៣.៣២៨)	(៨.៧១១.០៥៧)	១៨.១៩៤.៣៨៥	-
ការរាស់រែងសមតុល្យយោងដុលសុទ្ធ	(៣៣.៩៩៣.៦០៨)	(២៩០.២០៤)	២.៦៤៦.១០៤	(៣១.៦៣៧.៧០៨)	(២០.៨១៤.២៤៦)	(១.៥៩៣.២៩៨)	៦០.៧១៩	(២២.៣៤៦.៨២៥)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	១៥៥.៨៤២.៩៣៣	៤.០៣២.០៥៥	៧.៣៩៦.៤១៩	១៦៧.២៧១.៤០៧	៣៥៩.៩២៤.៤៤៥	៥.៩៣៩.៧៨២	៤.១៨០.០៤២	៣៧០.០៤៤.២៦៩
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់កត់ត្រា ក្នុងអំឡុងការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(៩២.៧៥៩.៥០២)	(១.៤៧៥.២៣៥)	(៥.៦៩៧.៤៦១)	(៩៩.៩៣២.១៩៨)	(១១០.១៨៨.៣៩២)	(៤.១០២.២៦៥)	(៧២០.០៧០)	(១១៥.០១០.៧២៧)
សមតុល្យយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៦៣២.៣០៥.៦២៤	៣៤.៦២៣.៥០២	៨៥.៦៦៨.៥៥៣	៧៥២.៥៩៧.៦៧៩	៦៧៤.៣៨៦.៤០៩	១៥.៦៩៣.៤២១	២៦.៨១៦.៣៤៧	៧១៦.៨៩៦.១៧៧
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	២.៥៨២.៩៦៨.៤៧៤	១៤១.៤៣៧.០០៦	៣៤៩.៩៥៦.០៣៩	៣.០៧៤.៣៦១.៥១៩	២.៧៧៦.៤៤៨.៨៥០	៦៤.៦០៩.៨១៤	១១០.៤០២.៩០១	២.៩៥១.៤៦១.៥៦១

(*) ផលប៉ះពាល់នៃការរាស់រែង ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងការិយបរិច្ឆេទ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មានទៅក្នុងគំរូថ្មីៗជាប្រចាំ។

(ii) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាន ឱនភាពតម្លៃឥណទាន	ECLពេញមួយ អាយុកាល មាន ឱនភាពតម្លៃឥណទាន		ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាន ឱនភាពតម្លៃឥណទាន	ECLពេញមួយ អាយុកាល មាន ឱនភាពតម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតបង់ឥណទានរំពឹងទុក								
សំវិធានធនបាត់បង់	១០៣.៦៤២	-	-	១០៣.៦៤២	៣៩.៦០៨	-	-	៣៩.៦០៨
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី១ ខែមករា៖								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ការកត់ត្រាបញ្ញត្តិសន្និសីទសំវិធានធនឆ្នាំចាស់	(៣.០៩៨)	-	-	(៣.០៩៨)	(២៩.៥៧៣)	-	-	(២៩.៥៧៣)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	៨៣.៥៧១	-	-	៨៣.៥៧១	៩៣.៦០៧	-	-	៩៣.៦០៧
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	១៨៤.១១៥	-	-	១៨៤.១១៥	១០៣.៦៤២	-	-	១០៣.៦៤២
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៧៥២.១១០	-	-	៧៥២.១១០	៤២៦.៦៩៤	-	-	៤២៦.៦៩៤
សមតុល្យយោងដុល								
សមតុល្យយោងដុលនៅថ្ងៃទី១ ខែមករា	២៥.៤៨០.៩២៩	-	-	២៥.៤៨០.៩២៩	១៨.៨៣២.៥៧៣	-	-	១៨.៨៣២.៥៧៣
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រានៅថ្ងៃទី១ ខែមករា៖								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	(១២.៧៣១.៦៥៣)	-	-	(១២.៧៣១.៦៥៣)	(១៧.១៥៥.៤៤៧)	-	-	(១៧.១៥៥.៤៤៧)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់កត់ត្រា	១០.៦២៦.១៦៦	-	-	១០.៦២៦.១៦៦	២៣.៨០៣.៨០៣	-	-	២៣.៨០៣.៨០៣
សមតុល្យយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	២៣.៣៧៥.៤៤២	-	-	២៣.៣៧៥.៤៤២	២៥.៤៨០.៩២៩	-	-	២៥.៤៨០.៩២៩
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៩៥.៤៨៨.៦៨០	-	-	៩៥.៤៨៨.៦៨០	១០៤.៩០៤.៩៨៥	-	-	១០៤.៩០៤.៩៨៥

(iii) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាន និន្នាកាតព្វកិច្ចឥណទាន	ECLពេញមួយ អាយុកាល មាន និន្នាកាតព្វកិច្ចឥណទាន		ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាន និន្នាកាតព្វកិច្ចឥណទាន	ECLពេញមួយ អាយុកាល មាន និន្នាកាតព្វកិច្ចឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតបង់ឥណទានរំពឹងទុក								
សំវិធានធនបាត់បង់នៅថ្ងៃទី១ ខែមករា	៨៥.៤៨៣	-	-	៨៥.៤៨៣	៧៩.៣៥២	-	-	៧៩.៣៥២
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី១ ខែមករា៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	(៤០.៧៤៥)	-	-	(៤០.៧៤៥)	៦.១៣១	-	-	៦.១៣១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់កត់ត្រា	១.៤៦៤	-	-	១.៤៦៤	-	-	-	-
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	៤៦.២០២	-	-	៤៦.២០២	៨៥.៤៨៣	-	-	៨៥.៤៨៣
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៨៨.៧៣៥	-	-	១៨៨.៧៣៥	៣៥១.៩៣៤	-	-	៣៥១.៩៣៤
តម្លៃយោងដុល								
តម្លៃយោងដុលនៅថ្ងៃទី១ ខែមករា	៦៦.១៤៤.២១៨	-	-	៦៦.១៤៤.២១៨	៦០.៩៥៥.៧៣២	-	-	៦០.៩៥៥.៧៣២
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រានៅថ្ងៃទី០១ ខែមករា៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	១.១០៦.០៤៣	-	-	១.១០៦.០៤៣	៥.១៨៨.៤៨៦	-	-	៥.១៨៨.៤៨៦
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់កត់ត្រា	(៣១.០២៤.៥៥៨)	-	-	(៣១.០២៤.៥៥៨)	-	-	-	-
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៣៦.២២៥.៧០៣	-	-	៣៦.២២៥.៧០៣	៦៦.១៤៤.២១៨	-	-	៦៦.១៤៤.២១៨
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៤៧.៩៨១.៩៩៧	-	-	១៤៧.៩៨១.៩៩៧	២៧២.៣១៥.៧៤៦	-	-	២៧២.៣១៥.៧៤៦

(iv) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានដែលបានរំពឹងទុក វិទិយោគមូលបត្រ

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាន និន្នាកាតព្វកិច្ចឥណទាន	ECLពេញមួយ អាយុកាល មាន និន្នាកាតព្វកិច្ចឥណទាន		ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាន និន្នាកាតព្វកិច្ចឥណទាន	ECLពេញមួយ អាយុកាល មាន និន្នាកាតព្វកិច្ចឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតបង់ឥណទានរំពឹងទុក								
សំវិធានធនបាត់បង់នៅថ្ងៃទី១ ខែមករា	-	-	-	-	-	-	-	-
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី១ ខែមករា៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់កត់ត្រា	-	-	-	-	-	-	-	-
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	-	-	-	-	-	-	-	-
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	-	-	-	-	-	-	-	-
សមតុល្យយោងដុល								
សមតុល្យយោងដុលនៅថ្ងៃទី១ ខែមករា	៤៦.១១០.២៤០	-	-	៤៦.១១០.២៤០	១៥.០៧៨.៤៥៩	-	-	១៥.០៧៨.៤៥៩
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រានៅថ្ងៃទី១ ខែមករា៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ការប្រមូល	១១៤.២៨១	-	-	១១៤.២៨១	(១៥.០៧៨.៤៥៩)	-	-	(១៥.០៧៨.៤៥៩)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	-	-	-	-	៤៦.១១០.២៤០	-	-	៤៦.១១០.២៤០
សមតុល្យយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៤៦.២២៤.៥២១	-	-	៤៦.២២៤.៥២១	៤៦.១១០.២៤០	-	-	៤៦.១១០.២៤០
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៨៨.៨២៧.១០៨	-	-	១៨៨.៨២៧.១០៨	១៨៩.៨៣៥.៨៥៨	-	-	១៨៩.៨៣៥.៨៥៨

(v) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានដែលបានរំពឹងទុក ប្រាក់តម្កល់ការជួល

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាន ឱនភាពតម្លៃឥណទាន	ECLពេញមួយ អាយុកាល មាន ឱនភាពតម្លៃឥណទាន		ECL ១២ ខែ	ECLពេញមួយ អាយុកាល មិនមាន ឱនភាពតម្លៃឥណទាន	ECLពេញមួយ អាយុកាល មាន ឱនភាពតម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ការខាតបង់ឥណទានរំពឹងទុក								
សំវិធានធនបាត់បង់នៅថ្ងៃទី១ ខែមករា	៣៩.៤២២	-	-	៣៩.៤២២	២៧.៣០១	-	-	២៧.៣០១
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី១ ខែមករា៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលត្រូវបានបង្កើតឡើង ឬបានទិញ	១២.៩៥៧	-	-	១២.៩៥៧	១២.១២១	-	-	១២.១២១
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	៥២.៣៧៩	-	-	៥២.៣៧៩	៣៩.៤២២	-	-	៣៩.៤២២
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	២១៣.៩៦៨	-	-	២១៣.៩៦៨	១៦២.៣០០	-	-	១៦២.៣០០
សមតុល្យយោងដុល								
សមតុល្យយោងដុលនៅថ្ងៃទី១ ខែមករា	៥៩២.៥៣៩	-	-	៥៩២.៥៣៩	៥៧៥.៤៨១	-	-	៥៧៥.៤៨១
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រានៅ								
ថ្ងៃទី១ ខែមករា៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលត្រូវបានបង្កើតឡើង ឬបានទិញ	៤៤.៥១០	-	-	៤៤.៥១០	១៧.០៥៨	-	-	១៧.០៥៨
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់កត់ត្រា	-	-	-	-	-	-	-	-
សមតុល្យយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៦៣៧.០៤៩	-	-	៦៣៧.០៤៩	៥៩២.៥៣៩	-	-	៥៩២.៥៣៩
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	២.៦០២.៣៤៥	-	-	២.៦០២.៣៤៥	២.៤៣៩.៤៨៣	-	-	២.៤៣៩.៤៨៣

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមតំបន់ភូមិសាស្ត្រ

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរបស់វា ដោយ ចាត់ថ្នាក់តាមតំបន់ភូមិសាស្ត្រ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងតារាងនេះ ធនាគារបានបែងចែកហានិភ័យទៅតាមប្រទេសនីមួយៗ ដោយផ្អែកតាមប្រទេសនៃភាគីដៃគូរបស់ខ្លួន។

	ប្រទេសកម្ពុជា	ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	៣២.៣០៦.០០៦	៣.៨៧៣.៤៩៥	៣៦.១៧៩.៥០១
ឥណទាន និងបុរេប្រទាន	៧៣២.៣២៨.៦៨២	-	៧៣២.៣២៨.៦៨២
វិនិយោគមូលបត្រ	៤៦.២២៤.៥២១	-	៤៦.២២៤.៥២១
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥៨៤.៦៧០	-	៥៨៤.៦៧០
កិច្ចសន្យាផ្តល់ឥណទាន	៤០.៥២២.៦៦០	-	៤០.៥២២.៦៦០
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៤.៧២៨.៧៨៩	-	៤.៧២៨.៧៨៩
ហានិភ័យឥណទានសរុប	៨៥៦.៦៩៥.៣២៨	៣.៨៧៣.៤៩៥	៨៦០.៥៦៨.៨២៣
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៣.៤៩៩.៦០០.៤១៥	១៥.៨២៣.២២៧	៣.៥១៥.៤២៣.៦៤២
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	៤៣.៦៣៥.៥៧៤	២២.៤២៣.១៦២	៦៦.០៥៨.៧៣៦
ឥណទាន និងបុរេប្រទាន	៧០៩.៣០៣.៨៩៦	-	៧០៩.៣០៣.៨៩៦
វិនិយោគមូលបត្រ	៤៦.១១០.២៤០	-	៤៦.១១០.២៤០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥៥៣.១១៧	-	៥៥៣.១១៧
កិច្ចសន្យាផ្តល់ឥណទាន	២៥.៣៧៧.២៨៧	-	២៥.៣៧៧.២៨៧
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៤.៣២០.៤៧៩	-	៤.៣២០.៤៧៩
ហានិភ័យឥណទានសរុប	៨២៩.៣០០.៥៩៣	២២.៤២៣.១៦២	៨៥១.៧២៣.៧៥៥
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៣.៤១៤.២៣០.៥៤១	៩២.៣១៦.១៥៧	៣.៥០៦.៥៤៦.៦៩៨

(i) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមសមតុល្យយោងដុលរបស់រាងការថយចុះតម្លៃ ប្រសិនបើមានដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្មរបស់ ភាគីដៃគូ។

	កសិកម្ម ព្រៃឈើ និងនេសាទ	អគារ និងសំណង់	គ្រឹះស្ថានហិរញ្ញវត្ថុ	នាំចូល និងនាំចេញ	ផលិតកម្ម	ឥណទានផ្សេងៗ	ឥណទានឯកជន	ឥណទានអចលនទ្រព្យ	សេវាកម្ម	ជំនួញលក់ដុំ និងលក់រាយ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣											
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	-	-	៣៦.១៧៩.៥០១	-	-	-	-	-	-	-	៣៦.១៧៩.៥០១
ឥណទាន និងបុរេប្រទាន	១៦.៥៦៩.៤៤៥	៩៨.១៦៩.៦១៨	៧.៥១៣.០១៩	៥.១៥៦.១១០	២៣.៥៦៦.៣៣១	៥៣.៩៨៣.៥៩៤	៣៥.៦៨៩.៧៨៩	២៥៨.៥៩២.០៩៤	៤៥.៥៤៤.៦៧៣	១៨៧.៥៤៤.០០៩	៧៣២.៣២៨.៦៨២
វិនិយោគមូលបត្រ	-	-	៤៦.២២៤.៥២១	-	-	-	-	-	-	-	៤៦.២២៤.៥២១
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	-	៥៨៤.៦៧០	-	៥៨៤.៦៧០
កិច្ចសន្យាផ្តល់ឥណទាន	១៧៤.១៨៥	២.២៤៧.០២៣	-	៨០.៨៤៨	៥៦៤.២៤៣	៨០៧.៩៧៩	១៧.៤២៤.២៦៥	១៦.៥២៥.១៤៦	៥៣៥.២៦៩	២.១៦៣.៧០៣	៤០.៥២២.៦៦១
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	១៥០.៥៨១	-	-	-	-	-	២.៩០៩.៥០១	២១.៤៣៥	១.៦៤៧.២៧២	៤.៧២៨.៧៨៩
ហានិភ័យឥណទានសរុប	១៦.៧៤៣.៦៣០	១០០.៥៦៧.២២២	៨៩.៩១៧.០៤១	៥.២៣៦.៩៥៨	២៤.១៣០.៥៧៤	៥៤.៧៩១.៥៧៣	៥៣.១១៤.០៥៤	២៧៨.០២៦.៧៤១	៤៦.៦៨៦.០៤៧	១៩១.៣៥៤.៩៨៤	៨៦០.៥៦៨.៨២៤
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៦៨.៣៩៧.៧២៩	៤១០.៨១៧.១០២	៣៦៧.៣១១.១១២	២១.៣៩២.៩៧៣	៩៨.៥៧៣.៣៩៥	២២៣.៨២៣.៥៧៦	២១៦.៩៧០.៩១១	១.១៣៥.៧៣៩.២៣៧	១៩០.៧១២.៥០២	៧៨១.៦៨៥.១១០	៣.៥១៥.៤២៣.៦៤៦
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២											
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	-	-	៦៦.០៥៨.៧៣៦	-	-	-	-	-	-	-	៦៦.០៥៨.៧៣៦
ឥណទាន និងបុរេប្រទាន	១៧.៣៩៤.៥០៤	៨៦.៩៤៨.៩៣៩	១០.៩៩៩.៩៨១	៦.៩០៦.៦៣៣	២៦.២០៥.៧៣៥	៥៤.៩៤៩.៨៦០	៣៥.០៩០.៧៣១	២១៥.៦៣៥.៦៨២	៥៣.៨៦២.០០៧	២០១.៣០៩.៨២៣	៧០៩.៣០៣.៨៩៦
វិនិយោគមូលបត្រ	-	-	៤៦.១១០.២៤០	-	-	-	-	-	-	-	៤៦.១១០.២៤០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	-	៥៩២.៥៣៩	-	៥៩២.៥៣៩
កិច្ចសន្យាផ្តល់ឥណទាន	៩៩.៧១៧	៥២៨.៧៥៧	-	៦១.១២៤	១១៦.៨៦៦	១៤១.៤៦៨	២.៤៨០.៧៥២	១៥.៦៥៧.៦០៧	៦.៦៨០.១៧៦	២.០០០.១៩១	២៧.៧៦៦.៦៥៩
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	១.៤៩៥	៣៩.៦២៣	-	៥០.០០០	-	-	-	២.៦៨០.៤៣៣	-	១.៥៤៨.៩២៨	៤.៣២០.៤៧៩
ហានិភ័យឥណទានសរុប	១៧.៤៩៥.៧១៦	៨៧.៥១៧.៣១៩	១២៣.១៦៨.៩៥៧	៧.០១៧.៧៥៧	២៦.៣២២.៦០១	៥៥.០៩១.៣២៨	៣៧.៥៧១.៤៨៣	២៣៣.៩៧៣.៧២២	៦១.១៣៤.៧២២	២០៤.៨៥៨.៩៤២	៨៥៤.១៥២.៥៤៩
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៧២.០២៩.៨៦៥	៣៦០.៣០៨.៨០៤	៥០៧.០៨៦.៥៩៦	២៨.៨៩២.១០៦	១០៨.៣៧០.១៤៧	២២៦.៨១០.៩៩៧	១៥៤.៦៨១.៧៩៤	៩៦៣.២៦៩.៨១២	២៥១.៦៩១.៦៥៣	៨៤៣.៤០៤.២៦៦	៣.៥១៦.៥៤៦.០៤៤

(ឆ) ការរឹបអូសទ្រព្យបញ្ចាំ

ទ្រព្យសម្បត្តិដែលបានរឹបអូសត្រូវលក់ចេញឱ្យបានឆាប់ តាមដែលអាចធ្វើបាន។ ធនាគារមិនប្រើប្រាស់ទ្រព្យ បញ្ចាំដែលបានរឹបអូស សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទេ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារមិនបានរឹបអូស ទ្រព្យសម្បត្តិដែលបានដាក់ជាវត្ថុបញ្ចាំនោះទេ។

៣៤.២. ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរ-សាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួល ទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គម្លាតឥណទាន អត្រា ឬរូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បី គ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបាន កត់ត្រាជាប្តូររូបិយប័ណ្ណមួយ ដែលមិនមែនជាប្តូររូបិយប័ណ្ណមុខងាររបស់ធនាគារ។

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើរូបិយវត្ថុច្រើនប្រភេទ ដែលបណ្តាលឱ្យមាន ហានិភ័យរូបិយប័ណ្ណផ្សេងៗ ដែលភាគច្រើនគឺទាក់ទងនឹងប្រាក់រៀល។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណគោល ប៉ុន្តែធនាគារមិនត្រូវបានតម្រូវឱ្យការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និង បំណុលដែលបានកត់ត្រាដោយប្រើកិច្ចសន្យានាពេលអនាគតទេ។

គោលការណ៍របស់ធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និង ស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជា ឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (បន្ត)

	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	ផ្សេងៗ	សរុប
ជាប្រាក់ដុល្លារអាមេរិក				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	២៣.៨៣៧.២៦៦	៤.០៤៦.៤៥៩	-	២៧.៨៨៣.៧២៥
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល	៤៩.៤៦៤.៥៣០	៤.២៥៨.៥៨៧	-	៥៣.៧២៣.១១៧
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	៣៥.៤៨៤.១១១	៤០០.៨៧៩	២៩៤.៥១១	៣៦.១៧៩.៥០១
គណនាទិ និងបុរេប្រទាន	៦៥៦.៥៧៤.៣៤៥	៧៥.៧៥៤.៣៣៧	-	៧៣២.៣២៨.៦៨២
វិនិយោគមូលបត្រ	៤៦.២២៤.៥២១	-	-	៤៦.២២៤.៥២១
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥៨៤.៦៧០	-	-	៥៨៤.៦៧០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៨១២.១៦៩.៤៤៣	៨៤.៤៦០.២៦២	២៩៤.៥១១	៨៩៦.៩២៤.២១៦
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	៥៨១.៦៥១.១៩២	៨.២១២.២៩០	-	៥៨៩.៨៦៣.៤៨២
ប្រាក់កម្ចី	១១៤.១១៨.៤០៩	៥៣៤.៦២១	-	១១៤.៦៥៣.០៣០
អត្ថប្រយោជន៍និយោជិត	១៨.៤៩១	-	-	១៨.៤៩១
បំណុលហិរញ្ញវត្ថុផ្សេងៗ	៧.៧១៦.៨៨២	(១៤.៧២៦)	-	៧.៧០២.១៥៦
បំណុលហិរញ្ញវត្ថុសរុប	៧០៣.៥០៤.៩៧៤	៨.៧៣២.១៨៥	-	៧១២.២៣៧.១៥៩
ស្ថានភាពសុទ្ធ	១០៨.៦៦៤.៤៦៩	៧៥.៧២៨.០៧៧	២៩៤.៥១១	១៨៤.៦៨៧.០៥៧
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៤៤៣.៨៩៤.៣៥៦	៣០៩.៣៤៩.១៩៥	១.២០៣.០៧៧	៧៥៤.៤៤៦.៦២៨
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
ក្រៅតារាងគុណ្យការ				
កិច្ចសន្យាផ្តល់គណនាទិ	៣៩.៧៣១.៤២៨	៧៩១.២៣២	-	៤០.៥២២.៦៦០
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៤.៦៣៧.០៣៩	៩៦.៧៥០	-	៤.៧២៨.៧៨៩
	៤៤.៣៦៨.៤៦៧	៨៨៧.៩៨២	-	៤៥.២៥៦.៤៤៩
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៨១.២២៤.៧៦៣	៣.៦២៧.៤០៦	-	១៨៤.៨៥២.១៦៩

	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	ផ្សេងៗ	សរុប
ជាប្រាក់ដុល្លារអាមេរិក				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	១៥.២២៩.៨៦៤	៣.៥៨៦.៩៦៩	-	១៨.៨១៦.៨៣៣
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល	៧១.៦៣៧.៩១៧	៣.៦៤៤.៧៤៩	-	៧៥.២៨២.៦៦៦
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	៦៥.៧៤៥.២៧៨	១៣០.៧៨៧	១៨២.៦៧០	៦៦.០៥៨.៧៣៦
គណនាទិ និងបុរេប្រទាន	៦៣៤.៦២១.១០៩	៧៤.៦៨២.៧៨៨	-	៧០៩.៣០៣.៨៩៦
វិនិយោគលើមូលបត្រ	៤៦.១១០.២៤០	-	-	៤៦.១១០.២៤០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥៩២.៥៣៩	-	-	៥៩២.៥៣៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៨៣៣.៩៣៦.៩៤៧	៨២.០៤៤.២៩៣	១៨២.៦៧០	៩១៦.១៦៤.៩១០
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	៦០២.៩៨៤.២៤១	៨.៧០៣.៦៧៧	-	៦១១.៦៨៧.៩១៩
ប្រាក់កម្ចី	១១១.១៤៧.៣២៧	៦៤៨.៧១៥	-	១១១.៧៩៦.០៤២
អត្ថប្រយោជន៍និយោជិត	៣២.២៨៤	-	-	៣២.២៨៤
បំណុលហិរញ្ញវត្ថុផ្សេងៗ	៨.០៦១.៥៨៣	១.៨៧១.៧៣២	-	៩.៩៣៣.៣១៥
បំណុលហិរញ្ញវត្ថុសរុប	៧២២.២២៥.៤៣៥	១១.២២៤.១២៤	-	៧៣៣.៤៤៩.៥៦១
ស្ថានភាពសុទ្ធ	១១១.៧១១.៥១២	៧០.៨២១.១៦៩	១៨២.៦៧០	១៨២.៧១៥.៣៥១
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៤៥៩.៩១៦.២៩៥	២៩១.៥៧០.៧៥៣	៧៥២.០៥២	៧៥២.២៣៩.០៩២
ក្រៅតារាងគុណ្យការ				
កិច្ចសន្យាផ្តល់គណនាទិ	២៤.៨៨១.៥៦៤	៤៩៥.៧២៣	-	២៥.៣៧៧.២៨៧
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៤.៣២០.៤៧៩	-	-	៤.៣២០.៤៧៩
	២៩.២០២.០៤៣	៤៩៥.៧២៣	-	២៩.៦៩៧.៧៦៦
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១២០.២២៤.៨១១	២.០៤០.៨៩២	-	១២២.២៦៥.៧០៣

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ដូចបានបង្ហាញក្នុងតារាងខាងលើ ធនាគារមានហានិភ័យជាចម្បងបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ ដុល្លារអាមេរិក/ប្រាក់រៀល។ ភាពប្រែប្រួលនៃចំណេញឬខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ ភាគច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិក។

	ផលប៉ះពាល់លើប្រាក់ចំណេញក្រោយបង់ពន្ធ		ផលប៉ះពាល់លើធាតុមូលធនផ្សេងៗ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឆ្នាំ២០២៣				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង៥%	(២.៨៩៦.០៩៩)	(១១.៨៣០.៥៦៤)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ ៥%	៣.២០០.៩៥១	១៣.០៧៥.៨៨៥	-	-
ឆ្នាំ២០២២				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង ៥%	(២.៧២៨.៧៤៩)	(១១.២៣៤.២៦០)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ ៥%	៣.០១៥.៩៨៦	១២.៤១៦.៨១៤	-	-

(ខ) ហានិភ័យតម្លៃ

ធនាគារមិនប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រទេ ដោយសារធនាគារមិនមានការវិនិយោគ ឬរក្សាទុកការវិនិយោគ ដែលត្រូវបានចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាមតម្លៃសមស្របទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់ នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃ សមស្រប គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់ លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុង ករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។ នៅដំណាក់កាលនេះគណៈគ្រប់គ្រងមិនមានគោលការណ៍ដើម្បីកំណត់ កម្រិតនៃភាពមិនស៊ីគ្នានៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ទៅលើភាពមិនស៊ីគ្នានេះ។

តារាងខាងក្រោមនេះ ដែលមានភ្ជាប់នៅទំព័របន្ទាប់ បានសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ នៅក្នុងតារាងនេះ ក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមសមតុល្យយោងដោយបានចាត់ថ្នាក់តាមតម្លៃក្នុង កិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សងដោយផ្អែកលើមូលដ្ឋានមួយណាដែលកើតឡើងមុន។

	១ខែ	១ខែទៅ៣ខែ	៣ខែទៅ១២ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ						២៧.៨៨៣.៧២៥	២៧.៨៨៣.៧២៥
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារភក្តិភាគី	-	៤.៥០០.០០០	-	-	-	៤៩.២២៣.១១៧	៥៣.៧២៣.១១៧
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	-	២៧.៥៩៤.៧៧៨	-	-	-	៨.៥៨៤.៧២៣	៣៦.១៧៩.៥០១
ឥណទាន និងបុរេប្រទាន	២.០០១.៣៨៤	៤៨០.៣០៤	៣៥.៦៥០.៣៨៧	៩៨.៧៦៥.៦៣៦	៥៩៥.៤៣០.៩៧១	-	៧៣២.៣២៨.៦៨២
វិនិយោគមូលបត្រ	-	-	៣១.២២៤.៥២១	១៥.០០០.០០០	-	-	៤៦.២២៤.៥២១
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៥៨៤.៦៧០	៥៨៤.៦៧០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	<u>២.០០១.៣៨៤</u>	<u>៣២.៥៧៥.០៨២</u>	<u>៦៦.៨៧៤.៩០៨</u>	<u>១១៣.៧៦៥.៦៣៦</u>	<u>៥៩៥.៤៣០.៩៧១</u>	<u>៨៦.២៧៦.២៣៥</u>	<u>៨៩៦.៩២៤.២១៦</u>
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	២.១៦៤.៧៧១	២.៨៩៥.៩៣១	៤៥៣.៤៣៧.៩៦៥	១០០.២០០.៨៦៥	-	៣១.១៦៣.៩៥០	៥៩៩.៨៦៣.៤៨២
ប្រាក់កម្ចី	-	-	-	៤៦.២៩៥.២៦៥	-	៦៨.៣៥៧.៧៦៥	១១៤.៦៥៣.០៣០
អត្ថប្រយោជន៍និយោជិត	-	-	-	-	-	១៨.៤៩១	១៨.៤៩១
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៧.៧០២.១៥៦	៧.៧០២.១៥៦
បំណុលហិរញ្ញវត្ថុសរុប	<u>២.១៦៤.៧៧១</u>	<u>២.៨៩៥.៩៣១</u>	<u>៤៥៣.៤៣៧.៩៦៥</u>	<u>១៤៦.៤៩៦.១៣០</u>	<u>-</u>	<u>១០៧.២២២.៣៦២</u>	<u>៧១២.២៣៧.១៤៤</u>
គម្លាតតម្លៃអត្រាការប្រាក់សរុប	<u>(១៦៣.៣៨៧)</u>	<u>២៩.៦៧៩.១៥១</u>	<u>(៣៨៦.៥៦៣.០៥៧)</u>	<u>(៣២.៧៣០.៤៩៤)</u>	<u>៥៩៥.៤៣០.៩៧១</u>	<u>(២០.៩៦៦.១២៧)</u>	<u>១៨៤.៦៨៧.០៥៧</u>
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	<u>(៦៦៧.៤៣៦)</u>	<u>១២១.២៣៩.៣៣២</u>	<u>(១.៥៧៩.១១០.០៨៨)</u>	<u>(១៣៣.៧០៤.០៦៨)</u>	<u>២.៤៣២.៣៣៥.៥១៧</u>	<u>(៨៥.៦៤៦.៦២៩)</u>	<u>៧៨៤.៤៤៦.៦២៨</u>
ក្រៅតារាងតុល្យការ							
កិច្ចសន្យាផ្តល់ឥណទាន	៤០.៥២២.៦៦០	-	-	-	-	-	៤០.៥២២.៦៦០
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	៤.៧២៨.៧៨៩	-	-	-	៤.៧២៨.៧៨៩
គម្លាតកំណត់ការប្រាក់ឡើងវិញសរុប	<u>៤០.៥២២.៦៦០</u>	<u>-</u>	<u>៤.៧២៨.៧៨៩</u>	<u>-</u>	<u>-</u>	<u>-</u>	<u>៤៥.២៥១.៤៤៩</u>
សមមូលពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	<u>១៦៥.៥៣៥.០៦៦</u>	<u>-</u>	<u>១៩.៣១៧.១០៣</u>	<u>-</u>	<u>-</u>	<u>-</u>	<u>១៨៤.៨៥២.១៦៩</u>

	១ខែ	១ខែទៅ៣ខែ	៣ខែទៅ១២ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១៨.៨១៦.៨៣៣	១៨.៨១៦.៨៣៣
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល	-	៤.៧០០.០០០	-	-	-	៧០.៥៨២.៦៦៦	៧៥.២៨២.៦៦៦
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	-	៤១.៥៨៧.១៦៤	-	-	-	២៤.៤៧១.៥៧២	៦៦.០៥៨.៧៣៦
ឥណទាន និងបុរេប្រទាន	១០.១៧៧.៩៨២	១០.៥៨២.៣១៤	២៦.៧៣៧.៩២០	៧៦.៤០៧.៩០៩	៥៨៥.៣៩៧.៧៧១	-	៧០៩.៣០៣.៨៩៦
វិនិយោគមូលបត្រ	-	-	១.១១០.២៤០	៤៥.០០០.០០០	-	-	៤៦.១១០.២៤០
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៥៩២.៥៣៩	៥៩២.៥៣៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១០.១៧៧.៩៨២	៥៦.៨៦៩.៤៧៨	២៧.៨៤៨.១៦០	១២១.៤០៧.៩០៩	៥៨៥.៣៩៧.៧៧១	១១៤.៤៦៣.៦១០	៩១៦.១៦៤.៩១០
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	២.៤៤៥.៣៤៩	៣.៨៤៦.៥៧៨	៤៦៣.២៩៩.១៤០	១១០.៧៦១.២៥១	-	៣១.៣៣៥.៦០១	៦១១.៦៨៧.៩១៩
ប្រាក់កម្ចី	-	-	-	៤៦.០៦៧.៤២១	-	៦៥.៧២៨.៦២១	១១១.៧៩៦.០៤២
អត្ថប្រយោជន៍និយោជិត	-	-	-	-	-	៣២.២៨៤	៣២.២៨៤
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៩.៩៣៣.៣១៥	៩.៩៣៣.៣១៥
បំណុលហិរញ្ញវត្ថុសរុប	២.៤៤៥.៣៤៩	៣.៨៤៦.៥៧៨	៤៦៣.២៩៩.១៤០	១៥៦.៨២៨.៦៧២	-	១០៧.០២៩.៨២១	៧៣៣.៤៤៩.៥១០
គម្លាតតម្លៃអត្រាការប្រាក់សរុប	៧.៧៣២.៦៣៣	៥៣.០២២.៩០០	(៤៣៥.៤៥០.៩៨០)	(៣៥.៤២០.៧៦៣)	៥៨៥.៣៩៧.៧៧១	៧.៤៣៣.៧៨៩	១៨២.៧១៥.៣៥០
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៣១.៨៣៥.២៥០	២១៨.២៩៥.២៧៩	(១.៧៩២.៧៥១.៦៨៥)	(១៤៥.៨២៧.២៨១)	២.៤១០.០៨២.៦២៣	៣០.៦០៤.៩០៩	៧៥២.២៣៩.០៩៥
ក្រៅតារាងតុល្យការ							
កិច្ចសន្យាផ្តល់ឥណទាន	២៥.៣៧៧.២៨៧	-	-	-	-	-	២៥.៣៧៧.២៨៧
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	៤.៣២០.៤៧៩	-	-	-	៤.៣២០.៤៧៩
សាច់ប្រាក់ងាយស្រួលក្រៅតារាងតុល្យការ	២៥.៣៧៧.២៨៧	-	៤.៣២០.៤៧៩	-	-	-	២៩.៦៩៧.៧៦៦
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១០៤.៤៧៨.២៩១	-	១៧.៧៨៧.៤១២	-	-	-	១២២.២៦៥.៧០៣

៣៤.៣. ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាននៅពេលដែល បានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឱ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅ អ្នកផ្ញើប្រាក់ និងកង្វះសាច់ប្រាក់ដើម្បីឱ្យអតិថិជនខ្ចី។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួល និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ ដោយសាររាជារយៈពេលគន្លឹះ ក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងតាមដានអំពីបម្រែបម្រួលនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។

(ខ) ដំណើរការរកប្រភពទុន

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់ធនាគារបានមកពីដើមទុនបានបង់របស់ភាគទុនិក ប្រាក់កម្ចី និងប្រាក់បញ្ញើរបស់អតិថិជន។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលប្រចាំថ្ងៃយ៉ាង ទៀងទាត់ តាមរយៈការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកផ្ញើប្រាក់សំខាន់ៗ។

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ

តារាងខាងក្រោមនេះ បង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ ក្រោមបំណុលហិរញ្ញវត្ថុអនិស្សន្ទ ដោយផ្អែកតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ នាការបរិច្ឆេទរាយការណ៍។ សមតុល្យដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បហារ ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលភ្ជាប់ជាមួយដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បហារ។

	១ខែ	១ខែទៅ៣ខែ	៣ខែទៅ៦ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	២៧.៨៨៣.៧២៥	-	-	-	-	២៧.៨៨៣.៧២៥
ប្រាក់បញ្ញើ និងប្រាក់នៅធនាគារកណ្តាល	៤៩.២២៣.១១៧	៤.៥០០.០០០	-	-	-	៥៣.៧២៣.១១៧
ប្រាក់បញ្ញើ និងប្រាក់នៅធនាគារផ្សេងៗ	៨.៥៨៤.៧២៣	២៧.៥៩៤.៧៧៨	-	-	-	៣៦.១៧៩.៥០១
គណនាន និងបុរេប្រទាន	១.៩៧០.៣០១	៤៨៧.៤៤៨	៣៧.៥៤៨.៧៨២	១១៨.៤៨៣.៥៥៧	៩៨០.៤៨៥.៩៩៦	១.១៣៨.៩៧៦.០៨៤
វិនិយោគមូលបត្រ	-	-	៣១.២២៤.៥២១	១៥.០០០.០០០	-	៤៦.២២៤.៥២១
ទ្រព្យសកម្មផ្សេងៗ	២.០០០	១.០០០	៣៨.៧៨០	២៩៥.១៥០	៣០០.១១៩	៦៣៧.០៤៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា	៨៧.៦៦៣.៨៦៦	៣២.៥៨៣.២២៦	៦៨.៨១២.០៨៣	១៣៣.៧៧៨.៧០៧	៩៨០.៧៨៦.១១៥	១.៣០៣.៦២៣.៩៩៧
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	៣៥.១៣៤.៧០៧	៤.៩២៨.៤៥៨	៤៧៤.១៩០.៦៥២	១១១.៣៨៣.៦៧៥	-	៦២៥.៦៣៧.៤៩២
ប្រាក់កម្ចី	១០១.៩១៨	១៩៣.៩៧៣	៨១៨.២១៨	១១៥.០១៩.៦០២	-	១១៦.១៣៣.៧១១
អត្ថប្រយោជន៍និយោជិត	១៨.៤៩១	-	-	-	-	១៨.៤៩១
បំណុលហិរញ្ញវត្ថុផ្សេងៗ	៧.៧០២.១៥៦	-	-	-	-	៧.៧០២.១៥៦
បំណុលហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា	៤៦.៩៥៧.២៧៦	៥.១២២.៤៣១	៤៧៥.០០៨.៨៧០	២២៦.៤០៣.២៧៧	-	៧៤៩.៤៩១.៨៥០
លើស/(ខ្វះ) នៃសាច់ប្រាក់ងាយស្រួលសុទ្ធ	៤៤.៧០៦.៥៩៤	២៧.៤៦០.៧៩៥	(៤០៦.១៩៦.៧៨៧)	(៩២.៦២៤.៥៧០)	៩៨០.៧៨៦.១១៥	៥៥៤.១៣២.១៤៧
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៨២.៦២៦.៤៣៦	១១២.១៧៧.៣៤៨	(១.៦៥៩.៣១៣.៨៧៥)	(៣៧៨.៣៧១.៣៦៨)	៤.០០៦.៥១១.២៨០	២.២៦៣.៦២៩.៨២០
ក្រៅតារាងតុល្យការ						
កិច្ចសន្យាផ្តល់គណនាន	៤០.៥២២.៦៦០	-	-	-	-	៤០.៥២២.៦៦០
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	៤.៧២៨.៧៨៩	-	-	៤.៧២៨.៧៨៩
សាច់ប្រាក់ងាយស្រួលសុទ្ធក្រៅតារាងតុល្យការ	៤០.៥២២.៦៦០	-	៤.៧២៨.៧៨៩	-	-	៤៥.២៥១.៤៤៩
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៦៥.៥៣៥.០៦៦	-	១៩.៣១៧.១០៣	-	-	១៨៤.៨៥២.១៦៩

	១ខែ	១ខែទៅ៣ខែ	៣ខែទៅ៦ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	១៨.៨១៦.៨៣៣	-	-	-	-	១៨.៨១៦.៨៣៣
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល	៧០.៥៨២.៦៦៦	៤.៧០០.០០០	-	-	-	៧៥.២៨២.៦៦៦
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	២៤.៤៧១.៥៧២	៤១.៥៨៧.១៦៤	-	-	-	៦៦.០៥៨.៧៣៦
គណនាន និងបុរេប្រទាន	១០.៣៤១.២៦៩	១០.៨៣៧.៩៨៣	២៨.០៧១.៦២៣	៩១.៣៣៦.៤៣៩	៩៤២.៨៩៨.៤៦៦	១.០៨៣.៤៨៥.៧៨០
វិនិយោគមូលបត្រ	-	-	១.១១០.២៤០	៤៥.០០០.០០០	-	៤៦.១១០.២៤០
ទ្រព្យសកម្មផ្សេងៗ	២.២៤០	-	៣.៣០០	២០០.០៨៥	៣៨៦.៩១៤	៥៩២.៥៣៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា	១២៤.២១៤.៥៨០	៥៧.១២៥.១៤៧	២៩.១៨៨.១៦៣	១៣៦.៥៣៦.៥២៤	៩៤៣.២៨៥.៣៨០	១.២៩០.៣៤៦.៧៩៤
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	៣៤.៤០០.២៤២	៥.២៩៧.៤៩៥	៤៨០.៣២១.៣០៧	១១៩.៨៥៤.៦៥៦	-	៦៣៩.៨៧៣.៧០០
ប្រាក់កម្ចី	-	-	១.៣០៨.៩៦៥	១១៧.០៣១.៩០៣	-	១១៨.៣៤០.៨៦៨
អត្ថប្រយោជន៍និយោជិត	៣២.២៨៤	-	-	-	-	៣២.២៨៤
បំណុលហិរញ្ញវត្ថុផ្សេងៗ	៩.៩៣៣.៣១៦	-	-	-	-	៩.៩៣៣.៣១៦
បំណុលហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា	៤៤.៣៦៥.៨៨២	៥.២៩៧.៤៩៥	៤៨១.៦៣០.២៧២	២៣៦.៨៨៦.៥៥៩	-	៧៦៨.១៨០.១៦៨
លើស/(ខ្វះ) នៃសាច់ប្រាក់ងាយស្រួលសុទ្ធ	៧៩.៨៤៨.៧៣៨	៥១.៨២៧.៦៥២	(៤៥២.៤៤៥.១០៩)	(១០០.៣៥០.០៣៥)	៩៤៣.២៨៥.៣៨០	៥២២.១៦៦.៦២៦
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៣២៨.៧៣៧.២៥៤	២១៣.៣៧៤.៤៤៣	(១.៨៦២.៧១៦.៥១៤)	(៤១៣.១៤១.០៩៤)	៣.៨៨៣.៥០៥.៩០៩	២.១៤៩.៧៥៩.៩៩៩
ក្រៅតារាងតុល្យការ						
កិច្ចសន្យាផ្តល់គណនាន	២៥.៣៧៧.២៨៧	-	-	-	-	២៥.៣៧៧.២៨៧
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	៤.៣២០.៤៧៩	-	-	៤.៣២០.៤៧៩
សាច់ប្រាក់ងាយស្រួលសុទ្ធក្រៅតារាងតុល្យការ	២៥.៣៧៧.២៨៧	-	៤.៣២០.៤៧៩	-	-	២៩.៦៩៧.៧៦៦
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១០៤.៤៧៨.២៩១	-	១៧.៧៨៧.៤១២	-	-	១២២.២៦៥.៧០៣

៣៤.៤. ការវិភាគកាលកំណត់នៃទ្រព្យសកម្ម និងបំណុល

តារាងខាងក្រោមនេះ គឺជាការបង្ហាញពីការវិភាគនៃទ្រព្យសកម្ម និងបំណុលដែលវិភាគដោយយោងទៅតាមរយៈពេលដែលគេបានរំពឹងថា នឹងអាចទទួលបានមកវិញ ឬបានទូទាត់មកវិញ។

	ឆ្នាំ២០២៣			ឆ្នាំ២០២២		
	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	២៧.៨៨៣.៧២៥	-	២៧.៨៨៣.៧២៥	១៨.៨១៦.៨៣៣	-	១៨.៨១៦.៨៣៣
ប្រាក់បញ្ញើ និងប្រាក់នៅធនាគារកណ្តាល	៥៣.៧២៣.១១៧	-	៥៣.៧២៣.១១៧	៧៥.២៨២.៦៦៦	-	៧៥.២៨២.៦៦៦
ប្រាក់បញ្ញើ និងប្រាក់នៅធនាគារផ្សេងៗ	៣៦.១៧៩.៥០១	-	៣៦.១៧៩.៥០១	៦៦.០៥៨.៧៣៦	-	៦៦.០៥៨.៧៣៦
គណនាន និងបុរេប្រទាន	៣៨.១៣២.០៧៥	៦៩៤.១៩៦.៦០៧	៧៣២.៣២៨.៦៨២	៤៧.៤៩៨.២១៦	៦៦១.៨០៥.៦៨០	៧០៩.៣០៣.៨៩៦
វិនិយោគមូលបត្រ	៣១.២២៤.៥២១	១៥.០០០.០០០	៤៦.២២៤.៥២១	១.១១០.២៤០	៤៥.០០០.០០០	៤៦.១១០.២៤០
ទ្រព្យសកម្មផ្សេងៗ	៤១.៧៨០	៥៤២.៨៩០	៥៨៤.៦៧០	៥.៥៤០	៥៨៦.៩៩៩	៥៩២.៥៣៩
	១៨៧.១៨៤.៧១៩	៧០៩.៧៣៩.៤៩៧	៨៩៦.៩២៤.២១៦	២០៨.៧៧២.២៣១	៧០៧.៣៩២.៦៧៩	៩១៦.១៦៤.៩១០
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ						
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិនៅធនាគារកណ្តាល	-	៦៩.២៧៩.៣២៦	៦៩.២៧៩.៣២៦	-	៦៩.៣២១.៧៤២	៦៩.៣២១.៧៤២
ទ្រព្យសម្បត្តិ និងបរិក្ខារ	-	៤.២៨០.៩៣៣	៤.២៨០.៩៣៣	-	៥.៤៥២.៨០៤	៥.៤៥២.៨០៤
សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម	-	១០.០៩៩.៩១៦	១០.០៩៩.៩១៦	-	១១.៨៤២.៨៧០	១១.៨៤២.៨៧០
ទ្រព្យសកម្មអរូបី	-	៥.៧០៨.៦៤៦	៥.៧០៨.៦៤៦	-	៦.១២០.១១៥	៦.១២០.១១៥
ពន្ធពន្យារទ្រព្យសកម្ម	-	-	-	-	១៣៦.៨៨៥	១៣៦.៨៨៥
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗ	២.៥១២.៥៣៧	៨.៤០៧.៣២៩	១០.៩១៩.៨៦៦	១.៣០៣.៨៥១	៤.៩៨៥.៥៦៧	៦.២៨៩.៤១៨
	២.៥១២.៥៣៧	៩៧.៧៧៦.១៥០	១០០.២៨៨.៦៨៧	១.៣០៣.៨៥១	៩៧.៨៥៩.៩៨៣	៩៩.១៦៣.៨៣៤
ទ្រព្យសកម្មសរុប	១៨៩.៦៩៧.២៥៦	៨០៧.៥១៥.៦៤៧	៩៩៧.២១២.៩០៣	២១០.០៧៦.០៨២	៨០៥.២៥២.៦៦២	១.០១៥.៣២៨.៧៤៤
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៧៧៤.៩១៣.២៩១	៣.២៩៨.៧០១.៤១៩	៤.០៧៣.៦១៤.៧១០	៨៦៤.៨៨៣.២៣០	៣.៣១៥.២២៥.២០៩	៤.១៨០.១០៨.៤៣៩

	ឆ្នាំ២០២៣			ឆ្នាំ២០២២		
	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើពីអតិថិជន	៤៥៨.៤៩៨.៦៦៧	១៣១.៣៦៤.៨១៥	៥៨៩.៨៦៣.៤៨២	៤៦៩. ៥៩១. ០៦៧	១៤២.០៩៦.៨៥២	៦១១.៦៨៧.៩១៩
ប្រាក់កម្ចី	៧០.៧៣៤.៨៣៦	៤៣.៩១៨.១៩៤	១១៤.៦៥២.០៣០	១.៣០៨.៩៦៥	១១០.៤៨៧.០៧៧	១១១.៧៩៦.០៤២
អត្ថប្រយោជន៍និយោជិត	១៨.៤៩១	-	១៨.៤៩១	៣២.២៨៤	-	៣២.២៨៤
បំណុលហិរញ្ញវត្ថុផ្សេងៗ	៧.៧០២.១៥៦	-	៧.៧០២.១៥៦	៩.៩៣៣.៣១៥	-	៩.៩៣៣.៣១៥
	៥៣៦.៩៥៤.១៥០	១៧៥.២៨៣.០០៩	៧១២.២៣៧.១៥៩	៤៨០.៨៦៥.៦៣១	២៥២.៥៨៣.៩២៩	៧៣៣.៤៤៩.៥៦០
បំណុលមិនមែនហិរញ្ញវត្ថុ						
បំណុលភតិសន្យា	២.៣៧០.១០៨	៩.៨២៦.១១៦	១២.១៩៦.២២៤	២.២១២.៧៨៧	១១.៥៩២.៦០២	១៣.៨០៥.៣៨៩
បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	-	-	-	៥៦២.២៦៧	-	៥៦២.២៦៧
បំណុលពន្ធពន្យារ	-	១.៤១៧.១៧៣	១.៤១៧.១៧៣	-	-	-
បំណុលមិនមែនហិរញ្ញវត្ថុផ្សេងៗ	៣៦៨.២៨៩	-	៣៦៨.២៨៩	២០៧.៣៥០	-	២០៧.៣៥០
	២.៧៣៨.៣៩៧	១១.២៤៣.២៨៩	១៣.៩៨១.៦៨៦	២.៩៨២.៤០៤	១១.៥៩២.៦០២	១៤.៥៧៥.០០៦
បំណុលសរុប	៥៣៩.៦៩២.៥៤៧	១៨៦.៥២៦.២៩៨	៧២៦.២១៨.៨៤៥	៤៨៣.៨៤៨.០៣៥	២៦៤.១៧៦.៥៣១	៧៤៨.០២៤.៥៦៦
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	២.២០៤.៦៤៤.០៥៥	៧៦១.៩៥៩.៩២៨	២.៩៦៦.៦០៣.៩៨៣	១.៩៩២.០០២.៣៦០	១.០៨៧.៦១៤.៧៧៩	៣.០៧៩.៦១៧.១៣៩

៣៤.៥. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) ឧបករណ៍ហិរញ្ញវត្ថុរាស់វែងតាមតម្លៃសមស្រប

ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុរាស់វែងតាមតម្លៃសមស្របទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនរាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងសមតុល្យយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ

សមតុល្យយោងនៃប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ឥណទាន និង បុរេប្រទានទៅអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ហើយមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅសមតុល្យយោងរបស់វាគឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្រប ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បហារលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្នដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែល-គ្នា ហើយត្រូវបានរាយការណ៍ថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និងបុរេប្រទានទៅអតិថិជនដែលមានរយៈពេលវែង អាចមានតម្លៃប្រហាក់-ប្រហែលនឹងតម្លៃយោងរបស់វានាកាលបរិច្ឆេទរាយការណ៍។

(iii) ប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាង ១ ឆ្នាំ មានតម្លៃប្រហាក់ប្រហែល នឹងតម្លៃយោងរបស់វា ដោយសារប្រាក់បញ្ញើទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែល មានកាលកំណត់លើសពី១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបាន ផ្តល់អត្រាការប្រាក់ប្រហែលគ្នា ទៅនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ ប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាសមតុល្យសាច់ប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

(iv) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

សមតុល្យយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

(v) ប្រាក់កម្ចី

ប្រាក់កម្ចីមិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា មានតម្លៃប្រហាក់ប្រហែលនឹងសមតុល្យយោងរបស់វា។

៣៤.៦. ការគ្រប់គ្រងដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបានបង្ហាញនៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធនភាព អនុបាតសាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ដើមទុនថ្នាក់ទី១				
ដើមទុន	២៥០.០០០.០០០	១.០២១.២៥០.០០០	២៥០.០០០.០០០	១.០២៩.២៥០.០០០
ខាតបង្គរ	(២៦.២៨៦.៥៥០)	(១០៧.៨០៩.៦៥០)	(៨.៩១៣.៩០៦)	(៣៦.៣៦៧.១៨៩)
ដក៖ ទ្រព្យសកម្មអរូបី	(៥.៧០៨.៦៤៦)	(២៣.៣១៩.៨១៩)	(៦.១២០.១១៥)	(២៥.១៩៦.៥១៣)
ដក៖ ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(២.៧៧០.០៩៣)	(១១.៣១៥.៨៣០)	(២.៨៥៩.១០៥)	(១១.៧៧០.៩៣៥)
	២១៥.២៣៤.៧១១	៨៧៨.៨០៤.៧០១	២៣២.១០៦.៨៧៤	៩៥៥.៩១៥.៣៦៣
ដើមទុនថ្នាក់ទី២-ដើមទុនបន្ថែម				
សំវិធានធនទូទៅ	៧.៦២៦.៨០២	៣១.១៥៥.៤៨៦	៨.០៥០.៨៩៩	៣៣.១៤៥.៥៥០
ដក៖ ការចូលរួមមូលធនក្នុងធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុ	-	-	-	-
	៧.៦២៦.៨០២	៣១.១៥៥.៤៨៦	៨.០៥០.៨៩៩	៣៣.១៤៥.៥៥០
សរុប ដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២	២២២.៨៦១.៥១៣	៩០៩.៩៦០.១៨៧	២៤០.១៥៧.៧៧៣	៩៨៩.០៦០.៩១៣

៣៥. ព្រឹត្តិការណ៍កើតឡើងបន្តបន្ទាប់នៃការិយបរិច្ឆេទរាយការណ៍

លើកលែងតែផលប៉ះពាល់ជាបន្តនៃកូវីដ-១៩ ចំពោះធនាគារដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់៥ នៃរបាយការណ៍ហិរញ្ញវត្ថុ ហើយក៏មិនមានព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀតកើតឡើង បន្ទាប់ពីចុងការិយបរិច្ឆេទនៃរយៈពេលរាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលតម្រូវឱ្យមានការកែតម្រូវ ឬការបង្ហាញ ត្រូវធ្វើក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះឡើយ។

៣៦. ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ត្រូវបានអនុម័តឱ្យចេញផ្សាយ ដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ធនាគារ ព្រីនស៍

លេខទូរស័ព្ទ៖ 1800-20-8888 (ឥតគិតថ្លៃ)

អ៊ីម៉ែល៖ info@princebank.com.kh

គេហទំព័រ៖ www.princebank.com.kh

ទីស្នាក់ការកណ្តាល៖ ជាន់ទី១៨ អគារព្រីនស៍ ភ្នំពេញ ចៅវើ លេខ៤៤៥
មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។